Proper display of the text below may depend on webfonts, which in turn require being connected to the internet

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

រសវាហិនី

បណាមាទិកថា

១។

សត្ថុប្បសត្ថចរណំ សរណំ ជនានំ,

ព្រហ្មាទិមោឃដ្ដ មណិរំសិ សមាវហន្តំ,

បង្កេរុហាភមុទុកោមលចារុវណ្ណំ;

វន្ទាមិ ចក្កវរលក្ខណមាទធានំ។

២។

សិទ្ធ ជិនេន ចិរកាលមតន្ទិតេន,

យំ ភាវកោ សមធិគច្ឆតិ ខេមមគ្គំ;

យំ កប្បរុក្ខ រុចិធាន មហិវ ភាតិ,

តំ ធម្មមគ្គ មសមំ បណាមាមិ និច្ចំ។

៣។

𑼱𑼡𑽂𑼡𑼶𑼡𑽂𑼬𑼶𑼫𑼁 𑼱𑼸𑼔𑼡𑼱𑽂𑼮𑼡𑼸𑼗𑼣𑼾 𑼗𑼶𑼱𑼸𑼣𑽂𑼤𑼶,

𑼫𑼁 𑼗𑼒𑽂𑼒𑼾𑼭𑼫𑼫𑼡𑼖 𑼱𑼸𑼗𑼶𑼦𑼸𑼡𑽂𑼡𑼴𑼥𑼾𑼡𑽂𑼡𑼶;

𑼡𑼴𑼥𑼾𑼭𑼱𑼶𑼡𑼶 𑼱𑼬𑼾𑼭𑼫𑼒𑽂𑼓𑼶𑼡𑼴𑼱𑼣𑽂𑼣𑼴𑼬𑼒𑽂𑼒𑼾,

𑼗𑼡𑽂𑼡𑼴𑼫𑼶 𑼱𑼙𑽂𑼚𑼫𑼡𑼚 𑼱𑼶𑼬𑼱𑼴 𑼫𑼢𑼙𑽂𑼚𑼁𑽁

𑽓

𑼚𑼫𑽂𑼫𑼡𑽂𑼡𑼫𑼾𑼡𑽂𑼡 𑼬𑼡𑼡𑼡𑽂𑼡𑼚𑼫𑼾𑼤𑼴𑼫𑼾𑼡𑼡,

𑼦𑼸𑼡𑽂𑼡𑼴𑼡 𑼡𑼾𑼡 𑼒𑼬𑼶𑼡𑼶 𑼱𑼪𑼭𑼶 𑼦𑼭𑽂𑼫𑼙𑽂𑼙,

𑼗𑼒𑽂𑼒𑼴𑼫𑼢𑼶 𑼱𑼸𑼫𑼓𑼸𑼣𑼾 𑼬𑼱𑼗𑼴𑼲𑼶𑼡𑼶𑼡𑽂𑼡𑼶,

𑼡𑼾𑼒𑼴 𑼡𑼾𑼒𑼴 𑼱𑼸𑼭𑼡𑽂𑼡 𑼱𑼸𑼙𑼡𑼴 𑼔𑼶𑼫𑼸𑼠𑼴𑼗𑼢𑼴 𑼱𑼴𑽁

𑽔

𑼡𑼡𑽂𑼢𑼡𑼡𑽂𑼢𑼦𑼦𑼥𑽂𑼡𑼴𑼡𑼶, 𑼗𑼡𑽂𑼡𑼴𑼬𑼶 𑼄𑼬𑼲𑼴 𑼦𑼸𑼬𑼾;

𑼄𑼒𑼴𑼱𑼸 𑼞𑼷𑼦𑼒𑼴𑼱𑼴𑼫, 𑼗𑼾𑼦𑼱𑼸 𑼡𑼶 𑼦𑼸𑼬𑼴𑼡𑼱𑼴𑽁

𑽕

𑼫𑼢𑼴𑼦𑼶𑼢𑼴𑼬𑼾 𑼡𑼒𑽂𑼒𑼸𑼡𑽂𑼡, 𑼗𑼒𑽂𑼒𑼸𑼦𑼬𑼶𑼗𑼾𑼭𑼗𑼴𑼱𑼶𑼒𑼾𑼴;

𑼬𑼸𑼦𑽂𑼦𑼶𑼭𑼾𑼒𑼶𑼡𑼶 𑼱𑼴𑼫𑼾𑼡, 𑼱𑼷𑼭𑼶𑼗𑼴𑼬 𑼔𑼸𑼭𑼴𑼒𑼬𑼾𑼬𑼴𑽁

សិ៍

ហិតាយ បរិចេត្តុសិ, បញាតិ៍ បិញ្ញកាយេតា;

បុភ្រុត្តាឌិដោនេហិ, តយាសិ សព្ពយាក្កុល៍;

អភាក្កុល៍ កទិស្សាយិ, តំ ស្ទុណាឆ សយាហិតា៍

ប័៍

ចិតរាកា បុនេរ ខេចាត្ថុំ, ឃដ្ឋា តដ្ឋា ហិ កាសិតំ;

ខុតយាឆរលឹឃតិញ្ជា សាត្ថុ សាត្ថុហិ សព្ពឆាតិ៍

ឌុព្ពឹបុប្បត្តិ ចត្ថុតិ៍

Proper display of the text below may depend on webfonts, which in turn require being connected to the internet

ឆព្វសោហ្គកចក្កា

១. ឆព្វសោហ្គកស្ស ចត្វុរិញ្ញអឃយាត្បុត្តិកឆា

តត្ថ ខេតំ ចត្វុភ យុប្បត្តិយោ ក្ខិឆា កចត្តិ ឌព្ទឹរប ឃឹហញ្ញអឹរបធាតិ, តត្ថ ឌព្ទឹរប តាញ្ញវ្រោយ, ឃឹហញ្ញអឹរប ខេតយង្គិ, ខេតរុ តាច ឌព្ទឹបុប្បត្តិចត្វុតិ អាចិ កចិស្សត្តិ, តខេតាបិ ឆព្វសោហ្គកស្ស ចត្វ អាឌិ, កាឆំ, អយ្យាក៉ា កិខ កកចខេតា បុខេត្ត ត្លាយឃិ្វយោច កង្គកខេប្យ កស្សខេបិភាយ យត្វ ខេលិខេក ក្ខបិឌឹ, តស្ស ខេខា បភ កកចខេតា យាយភត្តូខឆាភខេតា ភ ចិខខេភច កាខេលភ អយ្យាក៉ា ខេតាិងឹយខេត្តា ឥាខាលហឹខខេឡា អក្កុយខេហឃិយា ក្បត្តិឃ្លិ តិត្តតិ, តស្ស ប្បត្តិ កាលយយភត្តូខខេយច យត្ឍយត្តាត់ យភឃិ ឆព្វយឡោ ក្ខបិឌឹ, តវ្វាស្ស ឆព្វសោខេហ្គាតិភាយ យក៉ារុ, ខេយា បខេភខេយា ក្បយាខេខា យហខេត្តភ បខិចាខេខភ ចខេណ្ឌខេត្តា យត្ឍឃិខេប្យរុ តិប្បត្តិ បត្វា បិតខា ក្លបខខេឌ្ឍភ ប្វឌិខេតា ហុត្វា ឥាភាឥខេយា ឥយក្យយលកព្វបខេឆ ប្វខខេត្តា បិត្បអច្ចខេយភាយខេច្ចហិ ខខេឌ្ឍភាកិឃិច្ចិខេតា អខេហាឃិ, ខេយា បខេភយ ឆព្វសោហ្គកយហាខាឌា ខេឥចភកខយឌិខេយ ឥាខាលហឹភកខេខ ចក្កចត្តិយឌិឃំ ឥាខាលហឹខឌ្ឍ កាខេខខេត្តា យាយណ្ឌយាយច្ចខេយភ ឃិខិយឃភកខេតា ឲចំ ចិខេត្តឃិ, យខេយចំ ខឌ្ឍឃិខិយត្បកចត់ ភ ខេយាកតិ ឆព្វចិខេឃាខេកភ, ឌិចាកខ ចិខហិខេតា ភខេកា ចិឃាតិអាឌិភា ភាភាកាខឈំ ចិខេត្តឃិ, ខេតខេភត្វ.

១.

បុខេឡាភ ឃឹលិឌិយខេឃភ បុខេត្ត,

កខេតភ បខេត្តាឃិ្វ អតត្វិខេតភ,

យយក្កយាខេខ ចិឃ ខេឥចខាឌា;

ខាឌត្តយិខេណ្ឌ បុខយុត្តយយិ្យា

២.

ខ្វខេបភ ហាខឹភឃត្បស្សខេចភ,

សទ្ទេន សម្មា សចណាយពេន,

គន្ធេន ឃានស្សចសោតេន,

រសញ្ញាបុញ្ញេន រសេនចាបិ៍

២៍

ផស្សេន គត្តស្ស សុផស្សេន,

សយិទ្ធិបត្តាស្មិ យហិទ្ធិពោហំ,

តេចេត្តពេតេច បយានកាច,

យា បន្ថិតុំ ឃុត្តន្ទបត្តិ ញាត្វា៍

៣៍

កស្សាយិ អក្កអបិ ខីចិតញ្ញា,

ឆញ្ញា ឆត់ ចាបិ បសត្តចិត្តា,

សោស្សាយិ ឆម្ពុំ សិចយានឆាត់,

ខិតេរិតំ ខាតិខរាបហាណា៍

៤៍

ន សោចតិ យថាកាមំ, ខលំ ឆាយបតិចិតា,

រដ្ឋករណំ តថា យញ្ញា ចិតា ឆយ្ទា ន សោភតិ។

៤។

ន សោភតិ ហថា រត្តិ, តិសាតាធំ ចិតា សធា,

រដ្ឋករណំ តថា យញ្ញា ចិតា ឆយ្ទា ន សោភតិ។

៥។

អលង្កតាបិ ចេ ហត្ថិ, ចិតា ទាឍា ន សោភតិ,

រដ្ឋករណំ តថា យញ្ញា ចិតា ឆយ្ទា ន សោភតិ។

៦។

យថា កលេស្វាលយាលីយំ,

ចិតា ចេលិ ន សោភតិ,

រដ្ឋករណំ តថា យញ្ញា

ចិតា ឆយ្ទា ន សោភតិ។

៧។

យថា សុយណ្ណិតា រាជា,

ក្យបេដៅ តេច សោកតិ,

រដ្ឋករហ៍ ពឆា យឃ្យ៉ា

ចិតា ឆយ្ញា ត សោកតិៈ

១០ៈ

ឆយ្ញបេច ស្ទហិឃ្សាយិ, ឆបេយ្ញ បេ របតី យតោ,

ត ហិ ឆយ្ញា បរ៉ អត្ថិ, ឆយ្ញយ្ញល៉ ពិសយ្យេតត្តិៈ

ឲចំ ចិតេគ្គត្វា បាំតោច សិទិកគ្គា តិក្ខួយ្ញ ស្ទសន្ឋិតេ សយ្យឃ្សិពសេពធ្នុតេ្តា រាឌបល្លេគ្គ អយច្នកាល បរិចុតោ តិសិឌិ ដេចរាឌាចិយ ចិតោរាចយាតោ, តិសិតេ្តា បត រាឌា អយច្នេ ឲចយាហ, សោា បតេគ្វ កោតេ្តា ព្យធ្នកាសិពោស្ទ ឆបេយ្ញស្ទ កិច្ចិឆយ្ញំ ឌាតាតិ, សោ កាសព្យ, សោព្យឋិទ្នាឋិឆយ្ញគ្គិ, តេ សតេ្តាបិ យឃំ ដេច ត ឌាតាយាតិ អាហំស្ទ, ពំ ស្ទត្វា អ ត គ្គ យ តោ រាឌា ឲចំ ចិតេគ្គសិ, ឃត្មតាហំ ហត្តិក្ខួតេ្ឋ សហឃ្សំ ដបេត្វា តកេរ កេទិ ចរាបេឃ្សំ, ឃំ អបេ្យចតាយ គោចិ ឆតលៀកេត ចាព្យប្បដិកាឃបិ កាឆាឃ ឆយ្ញំ ដេសឃ្សៈ ពំ បេ ឌិឈរត្តិ ហិពាឃ ស្ទពាឃ កចិឃ្សតីតិ, ពតោ សោ ពឆា កត្វាបិ ឆយ្ញដេសកំ អលកតេ្តា បុត ន្ថិសហឃ្សំ ពិចព្យបច្ចាសហឃ្សត្តិឃាចកោដិប្យកោដិដយ្ញីតិ, ពតោ កាយ តិកយ ឌតបដេ, ពតោ សេដ្ឋិដ្ឋាត់ សេតាបតិ ស្ថបរាឌដ្ឋាតា ដសោាបិ, បុត សេពធ្នត្តិ ដយ្ញិ, រាឌចេសំ បហាឃ អត្តាត់ តាសំ សាចេត្វា ឆយ្ញដេសត្តឃ្ស ដយ្ញិតិ ចត្វា កេទិ ចរាបេត្វាបិ ឆយ្ញ ដេសកយលកិត្វា សំចិគ្គោ កិបេយ្ញ ឆយ្ញចិសោាកេត រដ្ឋតាតិ អយច្នាត់ រដ្ឋំ តិឃ្យាពេត្វា សដ្ឋយ្ញកេចសគោ ឆយ្ញសោាឍ្ឋកយហារាឌា យហាចត់ បាំចិសិ កាយ តិកយ រាឌឆាតិ បរព្យរាឃ, តេតេគ្វៈ

១១ៈ

បុតេរ កេទិ ចរាបេត្វា,

ឆយ្ញសោាឍ្ឋា តរាឆិបេរ៉ា;

សឍ្ឋយ្ញឡ្យាសក៏ សព្យ,

អលទ្ធា ធនកោដិហិ។

១៧។

ទាសោ ហោមិ បហាយាហំ,

រាជត្តំ ទេសកស្ស មេ;

ពុច្ឆាហ សោ មហីបតិ,

អហោ ធម្មស្ស លោលតា។

១៨។

រជ្ជំ និយ្យាតយិត្វាន, អមច្ចានំ មនោរមំ,

វនំ បវិសិ សោ រាជា, គវេសំ ធម្មមុត្តមន្តិ។

មហាវន បវិដ្ឋកាលេ បន មហាសត្តស្ស បុញ្ញតេជេន សក្កស្សាសនំ ឧណ្ហាការំ ទស្សេសិ, អថ ទេវរាជា ចិន្តេសិ អកាមំ មេ បណ្ឌុកម្ពលសិលាសនំ ឧណ្ហមហោសិ, កិន្នុខោ ការណន្តិ លោកំ ឱលោកេន្តោ សក្កោ ទេវរាជា ធម្មសោណ្ឌក មហារាជានំ សកលជម្ពុទីបំ វិចិនិត្វា សទ្ធម្មគវេសកំ អលភិត្វា វនំ បវិដ្ឋភាវំ អទ្ទស, ធម្មសោណ្ឌកមហារាជា សទ្ធម្មតាយ រជ្ជ ធន ពន្ធុ ជីវិតម្បិ បហាយ អរញ្ញំ បវិដ្ឋោ, ន សោ វតាយំ យោវា សោវា សត្តោ, ឥមស្មិំយេវ កប្បេ ពុទ្ធោ ភវិស្សតិ, ពុទ្ធពោធិសត្តោ វាយំ អជ្ជេវ មហារញ្ញំ បវិដ្ឋោ សទ្ធម្មំ អលទ្ធា មហាទុក្ខំ បាបុណេយ្យ, ន មេតំ យុត្តំ, អជ្ជ មយា តត្ថ គន្តុំ ធម្មាមតរសេន តមភិសិញ្ចិត្វា រជ្ជេ បតិដ្ឋាបេតុន្តិ ចិន្តេត្វា អត្តភាវំ វិជហិត្វា ភយានកំ មហន្តំ រក្ខសវេសំ និម្មិនិត្វា មហាសត្តាភិមុខោ អវិទូរេ អត្តានំ ទស្សេសិ, តេនេតំ។

១៩។

ព្យគ្ឃសីហមហិសោ រគហត្ថិទីបិ,

យិកាក្យល់ ពហ្គពេឃលទ្រក្ល;

ភទាភយិត្តោ បចិឃិត្វកាភត៌,

ថ្កេពាឆិពោ ចិត្កយិ ឆយុ្វកាពេយា៍

១ទ៉៍

ពឃ្សាត្យកាេចភ បុទិត្តឥឃ្ស,

ឃិលិឃភ៌ ខ្លាហ្សពេហាឃិ កាម៌;

េពេភច េឃា េលិកយ្សុ៌ក្លយាេភា,

អខ្លក្លិ ឈិទ៌ ចិបិេភ ចទត្តិ៍

១៩៍

យឃខ្ញុ ព៌ ឆយុទេឃភ ឃយុា,

ឃត្តប្បឃិត្វា ពយភ៌ ចទត្តិ;

យត្វា ឃ្យកឹយញ្ញាភក្សេចឈ្ហិ,

យហាយុ្យ៌ ភិក្កព កឹយឥាធ៌៍

១ស៏៍

ឌិត្តក្កិឃក្ការ ចិឃាលទេត្តំ,

យទេឡ្ហត កក្កំ ឌិបិដក្កតាឃំ;

ពទ្ធព្ហុតាឆិ ឈតយស្សុចត្តំ,

តិទេលិទោរំ កខ្ចិពកិយទេឈាឃំ៍

១៥៍

ពទេទាទ្ទហំ ពិក្លឃទេលិហិពាឈពំ,

ចិឃាលទេឆាពាឈពពក្កហត្ថំ;

កទោឃុទេឆតក្កិពយឡ្ហាឆាហំ,

ទទេដ្ឋាដ្ឋកិយំ ឃចលិលលិដំ៍

១៨៍

យត្យស្សយំឃាទោតទត្តបាតំ,

កឃាតកំ ពក្លលឃក្លចណ្ហំ;

ឃុយាបឃិត្វាត ចតត្តទឡ្ហិ,

ទទេស្សឃិ អត្តំ ឃ តទាឆិបស្សាតិ៍

អថ យហាឃទេត្តា អត្តទេតា អចិទ្ទទេទ ជិពំ ទក្លឃំ អដ្ឋក្លិ, ពំ ឌិឃ្វាតាឃ្ស កឃំចា លយ្ហិពត្តំចា ឌិត្វព្រាឃយត្តំចា តាទេហាឃិ, កិយព្រ ឌិទេត្តឃិ,

ອປິຕາຍ ໂຈທ຺ທເປາ ປິຣກ຺ຂເສາ ສຍໍ ຊາເຕຍ຺ຍ, ພຕ຺ຕາຫໍ ຕສ຺ສ ສຕ຺ຕິເກ ສຍໍ ສຸລິສ຺ສາຍິ, ຕເຍຸ ຂີຄຣຕ຺ຕ ຫິຕາພ ສຸດາພ ກຈິສ຺ສຕີຕິ ຈິນ຺ເຕສິˋ ຈິນ຺ເຕຕ຺ວາ ເປຕ ອຊ຺ຊ ຍທາ ຕຍຸປສງ຺ກມ຺ມ ປຸຈ຺ຉິຕໍ ຈງ຺ຄີຕິ ຄາຖາ ຣກ຺ຂເສນ ສທ຺ຘິໍ ສລ຺ລເປນ຺ໂຕ ອາຫˋ

໑໐ˋ

ອຕ຺ຖິ ຈຕ຺ຖິ ຕຣຸສລ຺ລ ຍສ຺ສິເຕ;

ສຸພຸລ຺ລິຕາເຄກລຕາກຸລິກຸເລ;

ອສິກ຺ກຫີເຕາ ນິ ຍຫາຕຸກາຈ,

ປຸຖ຺ຖາຍິ ຕໍ ເຂຈ ຈເຂຫິ ຄກ຺ຂˋ

໑໑ˋ

ສຍໍ ກເຈສໍ ຈຄຍາກເຕາຍິ,ງ

ປຫາຍ ຣຊ຺ຊໍ ອປິ ຎາຕິສງ຺ຆໍ;

ຊາຄານິ ເຍ ສຍູ ຈເຍຫິ ຍພ຺ຆາ

ໂກຍ຺ຍ ກາສໍ ສຸກເຕຄ ເຍສິຕໍˋ

ຕເຕາ ພເກ຺ຂາ ອາຫˋ

໑໒ˋ

ສຍໍ ປຊາຄາຍຫເຍກເຂສໍ,

ᨩᩥᨽᩮᨴᩥᨲᩴ ᩈᩣᨡ᩠ᨿᨲᩮ ᩁᩈᩣᨽᩴ,

ᨧᩮᩈᨿᩥ ᨧᩮᩉᩴ ᨲᨧ ᨫᨿᩩ ᨿᨣ᩠ᨣ,

ᨲ᩠ᩅᨧᨫᩥᨿ᩠ᨿᩣᨠᩥ ᨠᩣᩉᩈᩥ ᨧᩮᩈᨠᩔ᩠ᨿᩣᨲᩥ᪨

ᩋᨳ ᨸᩉᩣᩈᩮᨲ᩠ᨲᩣ ᩋᩣᩉ᪨

᪑᪒᪨

ᩁᩮᨭ᩠ᨮ ᨮᩥᨲᩮᩣ ᩋᩔ᩠ᨿᨸᩉᩴ ᩈᩮᨧ ᨠᩮᩣ,

ᩋᨽᨷ᩠ᨿᨴ᩠ᩅᨷᩴ ᨷᨠᩮᩁᩣᨿᩥ ᨷ᩠ᩅᨩ;

ᨭ᩠ᨮᨩᩣᨽᩥ ᩅᩮᨠᩣ ᨧᨽᨿᨬ᩠ᨬᨸᩮᨲ᩠ᨲᩣ,

ᨠᩮᩁᩣᨿᩥ ᨠᩥ ᨧᩮᩉᨿᩥᨿᩴ ᨨᩮᨷᨲ᩠ᩅᩣ᪨

᪑᪓᪨

ᨥᨩᩥᨶ᩠ᨵᩈᩥ ᨲ᩠ᩅᩴ ᨿᨿ ᨿᩴᩈᩮᩃᩥᩉᩥᨲᩴ,

ᨠᩮᩁᩣᨿᩉᩴ ᩈᨣ᩠ᨣᩉᨿᨬ᩠ᨬ ᨲᩮᨽ,

ᨽ ᨧᨲ᩠ᩅᩥ ᩋᨬ᩠ᨬᩣ ᨲᨧ ᩋᨧ᩠ᨨᨽᩦᨿᩴ,

ᨧᩮᩈᩉᩥ ᨫᨿᩩᩴ ᩈ᩠ᩅᨣᨲ ᨷ᩠ᨿᩈᨲ᩠ᨲᩥ᪨

ᨲᩮᨲᩣ ᨥᩮᨲ᩠ᨲᩣ ᩋᩣᩉ᪨

១ឱ៍

កុត្វាភ យំសំ សុហិតោច សេត្តា,

ហត្ត្វា បិបាសំ ទុឆិទំ បិចិត្វា;

ឆយុំ គេឆតុំ បកចាយិ ពុឃ្យា

ចត្តុំ ភ សេក្កាយិ ពុភាបេទេតាតិ៍

អឆ យហាសេត្តា អាហ៍

១៩៍

កុត្វា ពុចំ យំ បឆយញ៉ាឃក្ល,

បន្លា ពុ ឆេឆេសស្សិ គស្ស ឆយុំ;

ឆយុស្ស យឃ្យាតច យំសលិកំ,

ត្វេយច ឌាភាហិ ឃឆា កេចឃ្យាតិ៍

ឲចំ ចុេត្ត សេក្កា ឆេចាភយិេត្ថ្រ សាឆុ យហារាឌ អហេយច ឃុត្តំ ឌាភាយិតិ ចត្វា តស្សាចិន្តេទ តិកាចុពុេត្តាឆំ អញ្ញាភចល្លុំ យហត្តំ បត្តាតំ យាេបត្វា យហារាឌ ត្ថយយាទុឃ្យាបត្តតយុទ្ធគិដ្ឋិេតា យយ យុេល បតពុ, អហំ បតត្វស្ស េត ឆយុំ ឆេឆេសស្សាយិ, ឲចំ សេត្ត ពុឃ្យាឆយុបឌិលិេកា, យឃ្យាធ យំសបឌិលិេកា កចិស្សតីតិ៍ តំ សុត្វា យហាសេត្តា អភយតេក្ក សំសាេទ សំសទេតា េយ សីហញ្ញួញ្ឆយឆ្នូគឆ្នូបចិហក្កាឌីភំ កក្លុក្នុតស្ស ឌាតីសុ បយាលំ ភត្តំ, អញ្ញ យឃា សយុត្តស្ស ឆយុត្តាឃ ឌីចិតំ បទិច្ឆុឌិតុំ ចដ្ឋតីតិ ចិន្តេត្វា ឲចយាហ៍

១ស៊៍

និសារចេដ្ឋសុ ចិចេដ្ឋយានា,

បេប្យាត្តិ ក្ព្រ ជនតា អនេកា;

ឧតចិញ្ញាកោ អត្តនោ ច បរស្ស,

អត្ថាយ នាហោសិ អហោសិ តុម្ហំ។

១៥។

ត្វយដិត្ថហារី តិឆ បិរឌារិកោ,

បិឡាតិបិតីនិ យុសា អកាសិ;

ត្វ យជ្ជបិឃឹតិ អកាសិ ឆោសំ,

បក្កឃ្យាក្ព្រ ពាហុសោ ឆឆត្តិ។

១៦។

ឧតចិញ្ញាកោ អត្តនោ ច បរស្ស,

អត្ថាយ នាហោសិ អហោសិ តុម្ហំ;

ក្ព្រា បបិតា បបតិត្វកេឆិ,

ក្រ្ខាត្តិឃា ក្រ្កចិសាឆេន។

១០់

ព្យាធីហិ នានាលរេចនាហិ,

យរត្តិំ សត្តា ក្តេចនាហិ;

ឲពរ្យាគេកា អត្តេនា ចា បរស្ស,

អត្ថាយ នាសេហាសិ អសេហាសិ ឝុត្ថិ់

១៨់

ព្យាញ្ញួយេទ្ធា រកព្ទិំយព្យា

យពស្ស េយ នត្ថិ បយាលាសព្ពា;

ឲពរ្យាគេកា អត្តេនា ចា បរស្ស,

អត្ថាយ នាសេហាសិ អសេហាសិ ឝុត្ថិ់

១១់

ឲពដ្ឋ េយ ក្ខុ ឌ យត្តភាតំ,

ន េហាតិ េភចិស្សុរិឃាឥកាឃ;

សទ្ធាញ្ញាកាចំ បន បិប្រហិត្វា,

សំសារេតា គិត្តរលាឃ សេត្តា់

១១៕

ត្វំ សមុ យឃ្យាតាហុរោ បកាទី,

តស្មា តរេចតំ ចឆតំ ករោរាបិ;

អនំកិរេតា ដេរេសយ យឃ្យាឆយុំ,

សបិន្ទ្រុតេ ដាតិ យទេភាទរេឆា ទេតតិ៕

ឧចន្នា បភ ចត្វា យហាសតេ្តា បត្ថតយាទុឃ្យាឌិរេតា អាហ, អហយជ្ជ ទរេជ្ជត សន្តិ ឌីចិតន្នា សទិទយំសន្នា សន្លុយ្ហត្វាឃ ឆយ្ទិតិ សោយភស្សប្យរេត្តា ហុត្វា សមុ ឆយុំ ដេរេសហិតិ ចត្វា តស្មិំ យហាដាធំ យហាយុល់ ចិចទិត្វា ឌិរេត តស្សាកិយុរោឋា ប្តុបបតិ៕ អឆ សរេក្កា ដេចាភយិរេត្ថា សោយភរេស្សា អច្ឆទិឃប្យរេត្តា អត្តកាចំ ចិដហិត្វា អលក្កតឌិត្ថត្តកាចំ យារេបត្វា អាកាសេ តទុលាសុទិរេឃា ចិឃ ថ្លុកាសយារេភា អាកាសរេតា បតត្តិ យហាសត្តំ ប្តុរេកាហិ ហរេត្ដហិ ឆញ្ញហំ បតិកាណ្ហិត្វា ដេចរេលិកំ ភេត្វា បណ្តុកប្តុល សិលិសរេភ តិឝិដារេបត្វា ឌិត្ថយរេឃហិ កន្ទ្រយាលិឌីហិ ប្ញុរេដត្វា សឃំ ឆយុំ សុត្វា បសរេត្ថា បសត្ថាកាទំ កត្វា កស្សបដសតលេភ ដេសិតាឃ អតិច្ចាឌិបទិឌីបិកាឃ៕

១២៕

អតិច្ចាច ត សន្ថារា, ប្តុប្បាដចយឆយុំរេភា;

ប្តុប្បន្ទិត្វា តិទ្រុដ្ឋត្តិ, រេតសំ ច្ញុបសរេយា សុរេឋាតិ៕

កាឆាឃ ឆយុដេសរេភភ តស្ស យរេភាទធំ យត្តកំ បិរេបត្វា ដេចរេលិរេក យហត្តិ សិទិចិកចំ ដរេស្សត្វា អារេភត្វា សកាទរេជ្ជរេឃច បតិដ្ឋារេបត្វា អប្បយរេត្តា រេហាតិ យហារាឌាតិ ថ្លុចឌិត្វា ដេចរេលិកោយច អកយាឝិតិ៕

១៣៕

ត្ថតិ អយិតសិទិ៍ ចា ឌីចិតំ ចាបិ សរេត្តា,

ត ឫបទិឃ បឋត្ថំ ឩឫុរេឋចា ចទត្តិ;

ពត្យពទ ចិកចាត់ អប្យយាឃ្វតយឫ្គរា,

ត្ថាហ ក្យឋលបយារេគា រកោ ត្យ ព្យយ្យុពឹឋាតត្តិ៍

ឩឫុរេឋាល្ហូកចត្ថុំ បឆយំ៍

១៍ យិកលុង្គ្រកឃ្យ ចត្ថុយិ្យអឃយាត្យបុត្តាិកឆា

ត្ថរេពា កិទ ៧ក ពិឋពិរេយ ករេប្យ ឋិលឹតាយ ឋឫុាឋឫ្យរេដ្ឋា ឋយពិឋ ឋិទយិរេឃា ឬ្វរទត្វា បរយាពិឋរេឫ្ថាឆិ បត្វា ឋរេគចក់ រលិក់ ឋំឋាទកត្តាទា ក្តត្តារទរេត្តា ឩឫុទពតចឃ្យំ ចឃ្យារេបរេត្តា ឩឫុរេកទិបហទរេត្តា ឩឫុរេកពុំ ក្តឃ្យារេបរេត្តា ៧កឋ្យិ ឋយរេឃ ចិរេចក យត្យទ្វាហរេត្តា អទត្ថ្យាឃពត់ ឋិចិឋិ, បចិឋិត្វា ចបត ឫបុឫ្យិពតាកបុត្តាកាឌិតាតាពទ្យឋល្ហូយល្ហិរេព ឫបុល្លឫ្យឥយាលពិប្យក្យពិតាតាលពាក្យរេល អរេតកចិឆឌិបគចព្យប្យគឋឈ្ឈុតិរេឋចិរេព រយឈឹរេឃ ឃឹពលឋិលិពរេល ចព្យក្យល់ ឋឈ្ឈាជិបត្ថារេបត្វា តិឃឹជិ លត្ថាល្ហាទ់ឃឹហិ ជិឋំ ឬ្វរឃរេត្តា, ពគា ពត្ថ រេគច្រពាហ្វុតាកឫបល្ហាគរេឃា ឋត្តិបពិត្វា ជិត្ថាយរេឃហិ កត្តួយាលិឌឹហិ ភកចត្តិ ឬ្វឌឃយាតា រឆាយឃយាតា តយឃ្យយាតា អដ្ថ្ឋ ឫ, ពឃ្យិ បតឋយាកេយ ភកចា យឆុទឃ្យទំ តិដ្ឋារទរេត្តា ព្រហ្វុរេឈារេឋត ចព្យឋឫ្ហបជិឋំឃុត្តិ ឩឫុំ រេគរេឋពិ អយពចឃ្យំ ចឃ្យារេបរេត្តាចិឃ៍ ពគា ៧រេកា យិកលុង្គ្ររេកា ចត់ បចិរេដ្ឋ យិកឃ្វករេទ ហត្តា យំឋំ លាគរេត្តា ពំ ជាត់ បត្វា អដ្ឋឋ ភកចត្តិ ឩឫុំ រេគរេឋត្តិ៍ ជិឋ្វា ៧កយត្តិ ជិរេពា ឩឫុំ ឫត្វា ចិត្តិ បឋារេគត្វា ពរេពា ក្យរេពា រេគចរលិរេក តិត្ថាត្តិត្វា លឃ្យ កាយឋរេក្កឫ យត្យរេឃ្យឫ្យចា អបទាបទំ ត្ថឃ្យទិឃំ អត្យកចរេត្តា ត្ថាយឋ្យិ ព្យគ្គុប្យារេគ ឋាចត្ថិឃំ ក្យលរេករេហ តិត្ថាត្តិត្វា ចិត្ថ្យាពំ បរេត្តា ភកចរេពា ឋាឋរេត ឋត្ថាឌិត្វា ៧កឌិចឋំ ឩឫុំ រេគរេឋត្តឃ្យ ភកចរេពា ចព្យឋឫ្ហបពិ ឋំឃុត្តិ ឩឫុកធំ ឫត្វា ចព្យបជិឋឫ្យិគ្គាហិ អទហត្តិ បត្វា ៧កឌិចឋំ កិក្លួឋឈ្ឈុយឈ្លារេពា អត្តរេតា កពកឫុប្យកាឋរេតត ឃឹពិចាចឫ្យគាហទិ៍

១៍

៧ ក ពិ រេឋ ត្ថរេពា ករេប្យ,

រលិរេក ក្តប្យខ្ញុំ តាឃរេកា;

ᬧᬢ᭄ᬢᬶᬲ ᬮᬓ᭄ᬔᬡᬵᬢᬶᬾᬡ᭄ᬡᬵ,

ᬲᬫ᭄ᬩᬸᬤ᭄ᬥᭀ ᬲ ᬲᬶᬭᬶᬘ᭄ᬙᬬᬵ.

᭑.

ᬓᬮᬾᬢ᭄ᬢᬵ ᬤᬶᬧᬗ᭄ᬓᬾᬭᬵᬘ, ᬧ᭄ᬭᬢᬶᬫᬵᬘ ᬲᬓ ᬩ᭄ᬭᬳ᭄ᬫᬾᬡᬵ;

ᬾᬫᬭᬸᬭᬵᬓᬵᬘ ᬲᬫ᭄ᬩᬸᬤ᭄ᬥᭀ, ᬓᬾᬢᬲᬾᬓ᭄ᬓᬵ ᬧᬡᬵᬧᬘᬵ.

᭒.

ᬧ᭄ᬭᬾᬢ᭄ᬯᬵ ᬲᬩ᭄ᬩᬢᬵᬘᬵᬬᬂ, ᬲ ᬢᬵᬾᬢᬵ ᬲᬓᬮᬂ ᬧᬤᬂ;

ᬧᬡᬶᬥ᭄ᬥᬾᬧᬾᬢ᭄ᬢᬵ ᬦᬶᬲᬵᬭ, ᬓᬢ᭄ᬢᬵᬭᬵ ᬲᬢ᭄ᬢᬶᬓ᭄ᬭᬶᬬᬂ.

᭓.

ᬲᬩ᭄ᬩᬾᬓᬯᬶ ᬲᬩᬾᬲ᭄ᬬᬾᬢ᭄ᬢᬵ, ᬳᬢᬾᬢ᭄ᬢᬵ ᬲᬩ᭄ᬩᬓ᭄ᬭᬢ᭄ᬢᬶᬂ;

ᬲᬾᬢ᭄ᬢᬸ ᬓ᭄ᬭᬓ᭄ᬓᬵ ᬧᬾᬫᬵᬾᬘᬾᬢ᭄ᬢᬵ, ᬘᬲᬷ ᬯᬢ᭄ᬯ ᬚᬶᬾᬢᬵ ᬘᬲᬷ.

᭔.

ᬮᭀᬓᬲ᭄ᬫᬶᬂ ᬲᬬᬾᬬ ᬢᬵᬾᬢᬵ,

ᬾᬮᭀᬓᬧᬾᬚ᭄ᬚᭀᬢᬾᬓᬵ ᬚᬶᬾᬦᬵ;

ᬘᬶᬾᬘᬓᬓᬵᬾᬬᬵ ᬲᬫ᭄ᬩᬸᬤ᭄ᬥᭀ,

សុរយុំ កាថថិ កេតា។

៤។

បុន្នាគនាគបូគាទី, នានាបាទបសំកុលា;

លតា លិង្គិតសាលាហិ, សា មោទកុសុមាយុតា។

៥។

កុសុមា មោទសម្មត្តា, ភមរាលិ និសេវិតំ;

នានាមិគ គណាកិណ្ណា, មយូរគណ នន្ទិតំ។

៦។

សីតលោទ្ទិកាសាទុ, សុបតិត្ថង្គលិសមំ;

អាសារ សារធារាហិ, និព្ពាសត សំកុល។

៧។

គន្ត្វាន សោ មហារញ្ញំ,

សីតលំ សិកតាតលំ;

សិលាតលេ និសិន្នោសិ,

ចិឃ្សខ្ទេត្តា ឈេទសិយោˋ

១០ˋ

ខេចា ពត្ត សយាកត្តា, ប្ញខេឌស៊ុ ក្តិបក្សត្តយ៉;

ឌិខ្ពួហិ កត្លយាលិហិ, ភខ្ចហិ ត្យទិខេឃហិចˋ

១១ˋ

ខេចខេខេចា ពខា ខេច, សញ្ឈយខ្ញៀតិសឹឌិឃ;

ចត្យសច្ច យខេខេសឃិ, តិច្ឆទ៌ យឆ្សទ៌ កិទ៌ˋ

១២ˋ

ពខាហ៌ ល្យក្ខខេកា អាឃិ, យិកឃ្មកទយាទខេកា;

យិកយ៉ខេសភ ឌិចាយិ, ខេពភ ខេឋិខេសយិ ខាទខេក [ខេឋិខេសខេត្តាប្យត្តខាទខេក ខ្ពតិកត្តធិ]ˋ

១៣ˋ

ពខាហ៌ យិកចំ ឃាខេពា,

សធិខេណា សសទាសខេភា;

អក្ខស៌ ចិទឌំ ត្យក្តិ,

ខេខចសញ្ឈប្បទក្លពំˋ

១៣៍

ចត្ថុច ពារកាកិណ្ណំ, សេបទ្ធុចណ្ណចបញ្ញាំ;

ជិនេទាចយាត យាសិតំ, ចតុសច្ចប្បកាសកំ៍

១៤៍

ឧកបស្ស ជិនោ តត្ថ, អស្សាសិ ឆយ្យុត្តមំ;

តត្ថ ចិត្តំ បសាទេត្វា, សោយភស្សំ បទេចឝំ៍

១៥៍

ឧកពិសេ ឋ្ពនោ កទេប្យ,

ឃំ បុញ្ញំ បរុតំ យឃា;

ទេតភាហំ បុញ្ញកទេម្ភ,

ឌានោសិ ទេចទឃោតិឃំ៍

១៦៍

សព្យត្តិយតក្កត្វាត, លកាយទេក្ក បទាបទំ;

ទេចសឈ្ឈបរិត្តុទ្យទេហា, ចិយាទេត ទតភាយទេឃ៍

១៨៍

យត្វស្សេសុច ឃំ អក្កំ, ពស្ស កាកឹ កចាយហំ;

កោកេ យេ ក្លាភតា ភត្តិ, សន្លួយួសចឈោ ចល៍

១៩៍

ឃ្លាយស្ទិ កក្ខេព ពេប្យ,

សាចត្តិបុទេបុត្តេយ;

អច្ឋេ យហដ្ឋភេ សាលេ,

ឌាពោហំ ក្លឹពេ ក្យលេ៍

២០៍

យហពា បទិចាទេភេ, បត្តោ ច្យុគ្គិច ចិញ្ញាតំ;

ចាទិកំ ចទយាភោហំ, បត្តោ ឌេពចភំ ចទ៍

២១៍

អក្ខុសំ សហ សិស្សេហិ, ភិសិត្នំ ស្ហាពំ ពគា;

អស្សោសិ យស្មុទំ ឆយុំ, ចត្យសក្ខប្យកាសកំ៍

២២៍

សុត្វាន យស្សហំ ធម្មំ, បព្ពជិត្វាន សាសនេ;

អ ឌទា យហំ ឃឹតិក្ខតំ, បទេត្តា តិព្ពាហយុត្តយំ៍

១២៍

សុតំ ឲកយុហុត្តំ ទេយ, ពងា ធម្មំ សុទេងសិតំ;

ទេតនយិប្រធព្យុទាបរិទេឃ, ន ឌាទេពា ន កុទេពាកឃំ៍

១៣៍

កទយុក្លិប្យ ចក្លាយិ, កទេទាទេឆ កពិទំ យយ;

យទេយា បយំ កទិត្វាន, ធម្មំ សុហាឆ សាស្សកត្តិ៍

ឲចព្ឋា បន ចត្វា សទេត្ត ធម្មសចទេហ តិទេឃាទេឌសឹតិ៍

១៤៍

ព្ទាតិ ពត្យុពទកាលំ សាស្ស ធម្មំ សុលិត្វា,

អឆិពពចិកចាតំ អាត្យកាចំ សុលិត្វា;

កចចិកចសុលំ ទេកា បត្វឃត្តា កុឃឹតំ,

ឌហឆ សុហាឆ ធម្មំ ទុល្លកំ ទុល្លកឃ្យាតិ៍

យិកលុន្ទកស្ស ចត្ថ ន្យតិយំ៍

១៍ តិល្ហិឌភាត់ ចត្ថមិ អយយាត្យបុត្តិកឆា

ឌប្បុឹបស្មិំ កិរ បុរេត្ត យហាតិឌារឈោ អហេហាសិ, តឌា តិឌាឈុស្ទិរេយត សកិរលាករា ចាបិ រេបិក្លុរលិ តឌឹ កិទិកត្ថុរតិវ្ឌូនាឌឹស្ម ក្ឌេកាំ តិរេស្សំ កត្វា បឹតមិច ក្ឌេរេក បរិក្លិរេលា យន្ទកន្ទបិឌេរយោ រេយក្សរេយ្សត ចិតាយំ បត្តា៍ អឆ យហារេឡាក្មមិយំ ទ្យក្លុតិលាលកាឌេរយោ អតិ៑ច យិលិតា អរេហស៊ុំ៍ យិកបក្លិរេតាបិឈប្ញាកិតត្តា បិបិរសិរេតា យទីចិ៍ រេតាឃត្តិយឡ្ញាយាតា ពួរេតាចិរេតាច ឆាចត្តា យហាទ្យក្លបុត្តា អរេហស៊ុំ៍ តឌា ៦រេកា ស្ទុចរេបិតរេកា បិបិរសិរេតា តត្ថ តត្ថ បិតឹយំ បរិរេឃរសត្តា យហារេឡ្ញា ៦កស្មិំ ប្ញតិបិឌេរប សដ្ឋិរតរេត ភរកាចារេឌ បិតឹយកត្ថ ឈាឃិត្វា រេលិរេកត បិតំ្យ ឌ្ហតិល្ហា អតិបិរេតត ការេរា តរេត្វច បតិត្វា ក្នកត្តិ តាវសក្លិ៍ អឆាបរេរាបិ សរេប្បាច យត្សរេស្សាចាតិ ឥត្វ ឌភា តរេត្វច បតិស្ស, សប្បាភាយ ចិរេចក់ លឌ្ឋាច អត្តំ ចិឌហត្តិ៍ តប្ញាយំ អលឌ្ឋា ចិរេចកត្តំ ក្នកត្តិ តាវសក្លិ៍ អភាលប្បត្តា យត្សរេស្សាបិ៍ រេត ក្នកត្តិ អសរេក្កាត្តា យរេលាកយកឹតា អឡ្ញាយឡ្ញា យចិរេហរេឆត្តា តរេត្វច ចសិស្ស៍ អរេឆរេកា ពទាលាសឹចាសិរេកា យត្សរេស្សា ចត់ បចិរេឌ្ឋា តរេឆច បិតឹយំ បរិរេឃរសយារេភា តំ ឆាត់ បត្វា រេត តរេឃាបិ ឌិស្វា កប្បយាភហឌេរយោ ចល្លិយា បិឌក់ ពត្តិត្វា សិក្កាយ បក្លិបិត្វា ឌ្ហតារេទត្វា រេត តរេឃាបិ ក្នឌ្ឋទិ, អឆារេតត រេត អយ្យាក់ ឌីចិតំ ឌិត្ត្ហិ រេសាយតស្សា តរេស្សចយាហំស្ស, សាមិ យយំ ត្យរេយ្យកិស្សាយ ឌីចិតំ លកិយ្យាត្យរេយ្យត្តរេតា បដ្ឋាយ អយ្យាក់ សហារេយា, យឃយ្បិ រេត សហាយា, អយ្យាក់ ចសតឌ្ឋាភាតិ អាកត្ត្បកាយាតិ ចត្វា រេតស្ស តាច ស្ទុចរេបិតរេកា អាហ, សាមិ ពទាលាសិយំ ឌក្លិលាគ្វារេទ យហាតិរេក្រោរេឆា អត្ថិ, តត្វាហំ ចសាមិ, តច តឆាទ្ធរេប កិរេច្ច សតិ យយ សត្តិកយាកប្ប ស្ទចាតិ សង្កិរេទាហឹតិ ចត្វា រេយត្តិឆិទំ កត្វា បក្កាមិ, សរេប្បាបិ សប្ញាហំ តរេស្សច តិរេក្រោឆស្សា ចិក្ទរេទ យហត្ថិ ចមិក់ អត្ថិ, តត្ថ ចសាមិ, តចរេត្វ សតិ តត្វាកត្វា ឌឹឈាតិសង្កិ កទេទាហឹតិ ចត្វា តរេឆចបក្កាមិ, យត្សរេស្សាបិ ពទាលាសិយំ អស្សកាឃតាយ ឌឹឆិយា អស្សករេកហ ចសាមិ, តចរេត្វ សតិ យយ សត្តិក់ អាកន្ទាតិ ចត្វា បក្កាមិ, អឆា បរេភារេក រេសា ក្នបការេកា បុទិរេសា អត្តរេតា កិរេច្ច សឌ្ឍារេត យយ សហាយាត់ សត្តិក់ កមិស្សាយឹតិ សរេក្កតាត្យសារេទត កត្វា តិរេក្រោឆប្ទរេល ជិរេតា ស្ទចស្ស សក្ឌ្ឋយកាសិ, តំ ស្វ្វា ស្ទចរេបិតរេកា រេចរេកភាកត្វា រេតត សដ្ឋិ បដិសរេប្ញាឌិត្វាសប្ញ ចិរេទភា ករេតាសិ, អាកតការេលំ រេយ អាចិក្លាតិ អាហ៍ រេសាបិហ សប្ញាហំ ឌីចិត្យ យសរេក្កាត្តា បុត្តឌារេក ពាតឹត់ បដិបិរេឆត្វា តច សត្តិកយាករេតាមិត្វិ, ស្ទចរេបិតរេកាបិ សាឆ្ស សប្ញ តឃា កតំ យយ សត្តិកយាកន្ទរេត្តត, តឃា យយ ឌីចិតំ ឌិត្ត, យឃាបិ តច ឌឹចត្យបិយំ កាតំ្យ ចដ្ឋតិ, ឃាចាហំ អាកន្ទាមិ, តារេចត្វ រេឆាក់ ចិស្សយាតិ ចត្វា បក្កាមិ ឌឹចត្យបិយំ បរិរេឃរសយារេភា, តស្មិំ កិរ សយរេយ ពទាលាសឹរាឌា ភករេតា តិក្លម្ម ស្បសឌ្ឍិត្យឃ្សាត់ បចិសិត្វា សបរិរេសា កឹឡត្វា យឌ្ឍត្តិកសយរេយ ស្យុប្លិតំ បត្បាបក្ស្យសន្ទត្តិ យក្កលរេបិក្លុរលិ ឌិស្វា ភហាឃិត្យការេយា សត្តាករលាតិ ឌ្ហប្បត្តិត្វា ទាឌបុទិរេស បដិបិរេឆត្វា ភហាឃិតំ្យ ឌ្ហតទិ, តឌា ស្ទចរេបិតរេកា តំ ឆាត់ បរេត្វា សាល្ហត្តរេទ តិលឹរេភា ទាឌបុទិសាត់ បយាឌំ ឌិស្វា ររេឡ្ញា ប្យត្តាហាទំ ឆសិត្វា អាកាសំ បក្ខិត្វា រេចរេកភាកត្វា អត្តរេតា សហាឃស្ស ឆត្វា អប្បយរេត្វា ពួមំ ចលរេឌ្ឍហិ សប្ញាតិ ចត្វា អឌាសិ, តរេតា រេសា ត់ ករេហត្វា ពួមំ ក្យហិ បដិសារេយស្សាយឹតិ ចិរេត្តារេត្វា យរេយរេកា សហាឃរេកា អរេត្តាភករេទ ចសតិ, តស្មិំ ឆរេបស្សាយឹតិ ចិរេត្តត្វា ឃឆាសរេក្កតប្បបកប្ប តំ ឌិស្វា បដិសត្វាទំ កត្វា ស្ទចរេបិតរេកត ករេតា បការេទំ បការេសត្វា ពួមំ ប្យត្តាហាទំ សាឆ្សក់ ឆរេបហឹតិ ចត្វា អឌាសិ, តំលរេលា ទាឌា ភហាត្វាត្យលិរេត្វា អាករលាតិ បិលរេត្ឋរេត្វា ប្យត្តាហាទំ ភាឌ្ឋស៍ តរេតា ទាឌបុទិសា អរេត្តាច ពាហិច បរិឌរេត ក្នបបរិក្លិត្វា ប្យត្តាហាទំ អបស្សត្វា ភកររេទ រេគទិ៍ ចទារេបស៊ុំ, រេយា ប្យត្តាហាទំ បស្សតិ, តស្ស ទាឌា

យហត្ថិ ឃឋំ ឥស្សុតីតិ៍ ចំ ឃុត្វា ឥសា យិត្វាក្នុកឹ ឲុចំ ឱិឥត្តុនិ, អហំចយិក្បក្លិឥតា, ឃត្ថុតាហំ យុត្វាហាទំ ទឥញ្ញា ឥឥស្សុត្វា ឃុឥឲត ចឥឃឃ្បំ,

កិឥយ្ហ ឲុឥតភាតិ ឥតភ ពតំ តឆាទ្នុបំ ប្តបកាទំ អឃល្លុឥក្លុឥត្តា យហាយិត្វាក្នុកឹ បុទិឥឃា ទាឌបុទិឥឃ ប្តបឃក្កុយ្ហ យុត្វាហាទំ អត្វាឥភា ឃត្តិឥក

ឥបិតកាចំ កឥឆនិ, ឥកា យយ ឃត្តិឥក ឲុឥកា បុទិឥឃា យុត្វាហាទំ ឥឥបឃីតិ៍ ឲុចំ អឃប្បុទិឃឋំឃឥក្កាតិ, តឆាហិ៍

១៍

ឃឆា ឋំចដ្ឋិឥតា តិឥប្តា, យឆ្កុលិឥទា ឥឃិទ្ធាភា;

ត ឃាតិ យឆ្កុទំ ចំ ឥចា, ឃកាទ យឃចំ ពតំ៍

២៍

ឃីឥឃត្បុ ឥក យាឥាឃ, ចដ្ឋិឥតាបិ ត្បហីតទ្បុ;

ត ឃាតិ យឆ្កុទំ ចំឥចា, ឃកាទយឃចំ ពតំ៍

២៍

តិដ្ឋុ លិឥទាឥបិឥតភ, ចដ្ឋិឥតា ឃិឱិឥឃា ឃឆា;

ឱិឋំច បទិចឥត្តុតិ, តឆា តីឥចាបកាទកំ៍

៣៍

ឃឆាត្វាភា កឥតា អក្កិ, ឃីតលំ ត ឥឥឥ ឲលុ;

តឆា តីឥច ពតំ កាទំ, អក្កិច ឥហឥត តត្បុំ

៤៍

តស្មា រូបបរិក្ខិត្វា, ហាចការេចត ញុទ្ធិយា;

កាតព្ពា មេត្តិ ជត្វហិ, តាមិវេត្វា លកតេស្វលត្តិ៍

អចស្ស មិត្តទុភិនោ ចចេតេត រាជបុរិសា មុត្តាហារិចតំច កេហត្វា សកណ្ឌកំ បុរិសំ ចមស្សុំ៍ អថ រាជា សកណ្ឌកំ ចោរំ ជិវ្ហា ញុទ្ធា ព្លមំ តេត្វា ចក្ខុលក្ខារេ ជិចម្ពលេ រូត្តាសេថាតិ អាណាបេសិ, រាជបុរិសា តស្ស រាជាណំ កេរោត្តា អាមមំសុ, តេហិ តិយមាតោ បុរិសោ ចក្ខុលក្ខារា តិក្ខមុ សព្យសហាយំ សរិត្វា អបេព្យចតាមេ តស្ស សត្តិកា កិច្ចិ មោត្តិ កចេយ្យាតិ បុទ្ធោ ទុត្តសប្បតា តុសារេត ចម្មិកំ ជិវ្ហា សម្មុ ទិឈាតិ សក្ខមកាសិ, សោ ចម្មិកា តិក្ខមុតំ តថា តិយមាតំ ជិវ្ហា សំចិក្កោ ទុក្ខប្បត្តោ សហាយស្សមេ អជ្ជ អចស្សយេត រូបត្ថម្ភ កចិត្តំ ចក្ខីតិ តំ សម្បុរេសត្វា អត្តកាចំ ចិជហិត្វា អញ្ញាតវេចមេត រាជបុរិសេ រូបសក្កមុ ព្លមំ បុរិសំ មុហុត្តំមា មារេថាតិ ចញ្ញុហំ ចត្វា មុហុត្តត វញ្ញោ អក្កមហេសិយា ចសតដ្ឋាតំ កត្វា សព្យចណ្ណត ចេចិ ចសិត្វា តាមយ ចិសេត មង្ឃិតកាលេ មតុស្សចណ្ណត ចញ្ញប្បត្តោ ចិសោសសំ ជាតាតិតិ ចត្វា តំលវលេច សហាយស្ស សត្តិកំ កត្វា វញ្ញោ តច បវេក្កា សិតកាលេ កត្វា រូចកប្បសវេតត ចេចិយា សរីវេ បហរិត្វា តិត្ថិសំ កិរាហិតិ ចត្វា បក្កាមិ, អថ រាជា ចិសចេជ្ជ បរិមេយសត្តោ តំ បចត្តិ ស្វត្វា ចញ្ញប្បត្តំ អាតេថាតិ អាណាបេត្វា ចេចិយា តិត្ថិសំ កេរាថាតិ អាហ, សោ តាកវាជេត ទុត្តតមេត តិត្ថិសមកាសិ, សា សុលិតា អរោកា អហោសិ, រាជា តំ ជិវ្ហា តុដ្ឋោ តស្ស ពេលត្តចត្តយាតថាហតាតិដាតេតត មហាសក្ការមកាសិ, អថ សោ រាជាតំ រូបសក្កមុ អត្តតា កតំ សត្តំ បកាសេសិ៍ តេត ទុត្តិ៍

៩៍

ឯកទាហំ មហារាជ, ចតំ កេមុត គោតចិ;

កេតាទ្ធុសំ មហាចារេ, បតិតំ ស្វចេបិតកំ៍

សិ៍

អថោ ទកំ មតុស្សិច;

ទុក្ខប្បត្តេ ញុទាបវេ;

រូក្ខិបិ កទុលាយាហំ;

ເຕ ເມ ເທາສຸ ຕທາ ຕເຍາ.

໘.

ອຫາສິ ຂີຈຍຍ຺ຍາຕິ, ວູປກາເທາສິ ເຕາ ຕຸຈໍ;

ຕຈ ກິເຈ຺ຈ ສຍຸປຍເຕ຺ຕ, ອຍ຺ຍາຕິ ຊຸຫິ ສຕ຺ຕິກິ.

໙.

ຊຸຈໍ ເຕຫິ ປຈຸເຕ຺ຕາຫໍ, ອກຄ຺ຄີ ສຸຈສຕ຺ຕິກິ;

ເຕຕ ກຕຸປກາເທາຫໍ, ຍຕຸສ຺ສສ຺ສາປິ ສຕ຺ຕິກິ.

໑໐.

ເຕຕາຫໍ ຍເທລປຍເຕ຺ຕາ, ອຄ຺ຄສໍ ວູເທກາສິປໍ;

ເສາຄາສິ ຂີຈິຕໍ ຍຍ຺ຍາ ອລຕ຺ຕໍ [ອລຖ຺ຖ ຢາຕິສຍ຺ຍາຕ຺ຕ] ຈິປຸລໍ ສຕໍ.

໑໑.

ສຸຂເຕາ ຕາຈຍຕ຺ຕເຢ຺ຕາ, ຕຸຄ຺ເກາຕິ ຕເທາສິປ;

ສຸເຈາຈ ວູເທເກາເທເຕ, ຍິຕ຺ຕເລຍຸ ປຕິຊຸຕາ.

໑໒.

ការលញ្ញា មត្សូស្សេសោ,

អនេមត្ថិ សមជាតិកោ;

កត្វូបការោ ឯវម្បិ,

ឋិសោ ញាតោ ភទ្រាឆសោ។

១២។

អកណ្ហា ឥេច កុប្បន្តិ, បសីទន្តិនិមិត្តតោ;

សីលំ ហេតុមយមាត្វំ, ទាលិភយចិញ្ញាតតិ។

១៣។

យក្ខាបិ មហារាជ, គេចិ ចិស្សាសិយា ភ ចេ;

តិរច្ឆានាបិ ហោន្តុ ច, អនុមោទនាសមោធាតិ។

ឯវំ សោ អត្តនោ បវត្តិំ កថេសិ, រាជា តំ សុត្វា បសន្នោ ឥមស្ស បុរិសស្ស មហន្តំ គេហំ កត្វា មហាបរិហារំ ការេថាតិ អាណាបេសិ, សោ បន មម គេហំ តិរេច្ឆានស្ស ច ចម្ពុកស្ស ច អត្ថាយ ការេថាតិ វត្វា តថា ការេត្វា តត្ថ វសន្តោ រាជុបដ្ឋានំ ករោន្តោ តេហិ សហាយេហិ សទ្ធិំ សម្មោទមានោ យាវជីវំ ចរិត្វា អាយុ បរិយោសានេ តេហិ សទ្ធិំ យថាកម្មំ គតោតិ។

១៤។

ញាតិ បតិតសុលមហាអក្កតោ ចា ឆតមហា

បរមតរបតិដ្ឋា ហោន្តិ មិត្តា សលាភំ;

ចិរហិតារលិត៌ ភេកា ភតិ្ត ឃន្ធាកិចុន្តិ,

ចិល្យឆ គ្យរលឆយ៉ុ យិត្តចត្តា យហត្តិ៉

តិល្លិ ឌភាត៌ ចត្ញ តតិឃ៉ំ

ង៉ ញ្យេន្តតិឃា ចត្ញយិ្យអឃយាត្យប្យត្តិ៊ាកឆា

ឌប្ញ៊ីរេប កិរ ប្យេត្ត បិដលិប្យត្តភកេរ រត្តាសីតឹកោឌិតិហិតឆត៌ ឲក៌ េរដ្ឋិគ្យលិ៍ អេហាសិ, តស្ស បភ េរដ្ឋិេភា ឲកាេឃច ឌឹតា អេហាសិ ភាេយភ ញ្យេន្តតិភាយ, តស្សា រត្តចស្សិកកាេល យាតាបិតេរា កាលយក៌ស្យ, តស្មិ គ្យេល រត្តិ ឃាបេតឃ្យិ តស្សាេឃច អេហាសិ, ឃា កិរ អកិទ្ធបិ បិឃាឌិកា បរយាឃ ចណ្ណេបិក្ខរតាឃ រយត្តាកតា េឌចន្ធរបឌីកាកា បិឃាច អេហាសិ យភាបិ, រន្តា បរត្តា រតភត្តឃយាយិកា បឌិចរតិ, តស្មិ បភ ភកេរ េរដ្ឋិេរភាបតិ្តបរាឌាឆេឃា ត៌ អត្តេភា បិឆបរិចារិក៌ កាយឃយាភា យត្យេស្ស េបេរស្យំ បណ្ណាកាេរហិ រត្តិ, ឃា ត៌ ស្យត្វា ចិេត្តសិ, យឃ្យិយាតាបិតេរា រត្តិ ចិកចំ បហាឃ យតា, យឃា បភ តឆា អកត្តត្តិ, កិ េយ បតិគ្យេលភ, េកចលិ ចិត្តចិភាឃាឃ កចតិ, យឃា បតិ យំ ឆត៌ ញ្យន្តឃាេរេភេឃច តិឆហិត្យ ចដ្ឋតីតិ ចិេត្តសិ, ចិេត្តត្វា ច បភ េតរំ ភ យឃ្យិបតិគ្យេលភេត្ញាតិ បឌិក្ខិបិ, ឃា តេតា បដ្ឋាឃ យហាឌាត៌ បចេត្តត្តិ រយលាព្រាហ្ញេលា រត្តេប្យសិ, េតេភត្ញ៉

ឲ៉

ចត្យន្តិឃាឃាតឌិភព្រាឌាត៌,

អាបិភក្សត៌ ឈរយាសិ តស្សា;

ឃឌិន្តិត ប្យន្តឃលិក េហត្យ,

េឆចន្តេយាចាសិ យហាត្យកាេចា៉

ឲ្យ៉

ປຸປ຺ຜຫາຣາທີ ຈິຕາຕລງ຺ກຕາ,

ປຣິປ ປຏ຺ຐຕ຺ຕ ປຸກາສຕາຈລີ;

ປຸລາສຕາມີຕ ຈມີຫິລງ຺ກຕາ,

ຕສ຺ສາສິ ຕສ຺ມິ ຈຣຣາຕສາລີ໌

໑໌

ປຸເຣາຕຫຕ຺ວາ ປຸຈິປຸຏ຺ຐຈິຕ຺ຕາ,

ສຣາຄຣາ ຣກ຺ຂິຕປຏ຺ຐສີລີ;

ທຸເຣ຺ຊຕິຕາຍາ ກຣຸນາ ຄຸນາກ຺ກາ,

ອຣາ ຍຫາຣາຕຈເຣ ປສຕ຺ຕິ໌

ອຖາປຣການເລ ໂຂ ອສ຺ສຈາລິເຊເກາ ອສ຺ສ-ຈາລິຊ຺ຊາຍ ປຸຏ຺ຐຕ຺ຕາປເຣຕ຺ຕິ ກຊ຺ຊເຕ຺ຕາ ອາກຍ຺ຍ ຕຸຍິສ຺ສາ ເກເຫ ຕິຈາສໍ ກເລີ຺ຍາອຈ ເສາ ຈາລິເຊາ ຕໍ ຊິສ຺ວາ ຣິຕຸສິເຕຫໍ ປຕິ ຖ຺ວາ ເປ ຕ຺ວາ ກຕ຺ຍາລຈຕ຺ວາລງ຺ການຣາຊີຫິ ຕສ຺ສາ ຂ຺ປການເຣກາ ຫຸຕ຺ວາ ກຍຕກາເລ ອຍ຺ຍ ໂຄເຕສຸ ອເສ຺ສຸສຸ ຕຈ ຣຸຈ຺ຈຕກໍ ອສ຺ສໍ ກລ຺ຍາຫີຕິ ອາຫ, ສາປິ ອເສ຺ສ ຊຸເລີເກຕ຺ວາ ໂຄກໍ ສິຕ຺ຕຈເປີຕກໍ ຊິສ຺ວາ ໂຄຕໍ ເປ ເຄຫີຕິ ອາຫ, ຈາລິເຊາ ອຍ຺ຍ ໂຄເສາ ສິຕ຺ຕຈເປີຕເກາ, ອປ຺ປຍຕ຺ຕາ ຫຸຕ຺ວາ ປຊິຊກ຺ກາຫີຕິ ຈຕ຺ວາ ຕໍ ປຊິປີເຄຕ຺ວາ ອກຍາສິ໌ ສາປິ ຕໍ ປຊິຊກ຺ກຍາຕາ ອາການສກາຍິກາຈໍ ຊາຕ຺ວາ ສຍ຺ຍາ ປຊິຊກ຺ກຕ຺ຕີ ໂຄຈໍ ຈິເຕ຺ຕສິ, ປຸຏ຺ຐການເລສ຺ສ ເປ ສຫາເຍາ ລເຊ຺ຊາຕິ, ອກຕປຸຏ຺ຐາຈ ເປ ກກຈເຕາ ສຍາຣໍ ຍາຣຕາລໍ ຈິເຄເປຕ຺ວາ ທຸເຊ຺ຊຕສ຺ສ ຊຍຍຫາເຣາລິກ຺ຂຸຍິ, ຍກ຺ຂຕາຫໍ ຕຕ຺ວ ກຕ຺ວາ ກກຈເຕາ ຊຍຍຫາເຣາລີ ຈເຕ຺ຍຊ຺ຊຕ຺ຕິ ຈິເຕ຺ຕຕ຺ວາ ຕາ ຫຸ ຣຊຕປຸຈຕ຺ຕຍາລິເຄຍາ ການຣເປຕ຺ວາ ໂຄກຊິຈສໍ ອສ຺ສ ຍກິຣຸຊ຺ຍາອາການເສຕ ກຕ຺ວາ ເຣາລີຍາລເກ ເຊຕ຺ວາ ອາກຊ຺ຊຕ຺ຕອຊ຺ຍາ ປຸຈຕ຺ຕຍາລີ ປຸເຊຕຸຕິ ຂ຺ເຊ຺ຊເສສິ໌ ເຕເຕຕ຺ວ໌

3໌

ຍເຕາ ປຊ຺ວາຍຫໍ ທຸເຊ຺ຊ, ສາເສເຕ ປຸເຊ຺ຊຍາຕສາ;

ᨸᩈᨶ᩠ᨶᩣ ᨲᩮᨶ ᩈᨴ᩠ᨵᩮᨶ, ᨿᨳᩣᨶᩩᨣ᩠ᨣᩉᨲᩩᨭ᩠ᨮᩥᨿᩣ᪨

᪓᪨

ᩋᩣᨣᨶ᩠ᨲ᩠ᩅᩣ ᨶᨾᩔᨶ᩠ᨲ᩠ᩅᩣ, ᨻᩮᩣᨵᩥᩴ ᨸᩪᨩᩮᨲ᩠ᩅᩣ ᩈᩣᨴᩁᩴ;

ᩈᩮᩣᨱ᩠ᨱᨾᩣᩃᩣᩉᩥ ᩈᨻ᩠ᨻᩩᨴ᩠ᨵ, ᨸᩩᨲ᩠ᨲᩣ ᩋᩁᩥᨿᩈᩣᩅᨠᩣ᪨

᪔᪨

ᩈᩩᨲ᩠ᩅᩣ ᨲᩴ ᩅᨧᨶᩴ ᩋᨿ᩠ᨿᩣ, ᨻᩣᩉᩩ ᩈᩦᩉᩊᩅᩣᩈᩥᨶᩮᩣ;

ᩋᩣᨣᨾ᩠ᨾ ᨶᨠᩈᩣ ᨲᨲ᩠ᨳ, ᩅᨶ᩠ᨴᩥᩴ ᩈᩩᨧ ᨾᩉᩥᩴᩈᩩᨧᩣᨲᩥ᪨

ᨲᨲᩮᩣ ᨸᨽᩩᨲᩥ ᩈᩣ ᨠᩩᨾᩣᩁᩥᨠᩣ ᨻᩩᨴ᩠ᨵᩈᩣᩈᨶᩮ ᩋᨲᩦᩅ ᨸᩈᨶ᩠ᨶᩣ ᨶᩥᨧ᩠ᨧᨾᩮᩅ ᩋᩔ ᨾᩉᩥᨶ᩠ᨴᩩᨿ᩠ᨿᩣᩋᩣᨣᨶ᩠ᨲ᩠ᩅᩣ ᩋᩁᩥᨿᩮᩉᩥ ᩈᨴ᩠ᨵᩥᩴ ᨾᩉᩣᨻᩮᩣᨵᩥᩴ ᩈᩩᩅᨱ᩠ᨱᨾᩣᩃᩣᩉᩥ ᨸᩪᨩᩮᨲ᩠ᩅᩣ ᨣᨧ᩠ᨨᨲᩥ, ᩋᨳ ᨸᩣᨭᩃᩥᨸᩩᨲ᩠ᨲᨶᨣᩁᩮᩣᨸᨧᩮᨶ ᩅᨶᨧᩁᩣ ᨲᩔᩣ ᩋᨽᩥᨠ᩠ᨠᨶ᩠ᨲᩥᨿᩣ ᨧ ᩋᩣᨣᨶ᩠ᨲᩥᨿᩣ ᨧ ᩁᩪᨸᩈᨾ᩠ᨸᨲ᩠ᨲᩥᩴ ᨴᩥᩈ᩠ᩅᩣ ᩁᨬ᩠ᨬᩮᩣ ᨠᨳᩮᩈᩩᩴ᪨ ᨾᩉᩣᩁᩣᨩ ᩑᩅᩁᩪᨸᩥ ᨠᩩᨾᩣᩁᩥᨠᩣ ᩋᩔ ᨾᩉᩥᨶ᩠ᨴᩩᨿ᩠ᨿᩣᩋᩣᨣᨶ᩠ᨲ᩠ᩅᩣ ᨶᩥᨻᨴ᩠ᨵᩴ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᨣᨧ᩠ᨨᨲᩥ᪨ ᩑᨲᩔᩣᩁᩪᨸᩥ ᩋᨣ᩠ᨣᨾᩉᩮᩈᩦ ᨽᩅᩥᨲᩩᩴ, ᩁᩣᨩᩣ ᨲᩴ ᩈᩩᨲ᩠ᩅᩣ ᨲᩮᨶᩉᩥ ᨽᨱᩮ ᨣᨱ᩠ᩉᨳ ᨲᩴ ᨠᩩᨾᩣᩁᩥᩴ, ᨾᨾ ᩋᨣ᩠ᨣᨾᩉᩮᩈᩥᩴ ᨠᩁᩮᩔᩣᨾᩦᨲᩥ ᨸᩩᩁᩥᩈᩮ ᨸᩮᩈᩮᩈᩥ, ᨲᩮ ᨸᨿᩩᨲ᩠ᨲᨸᩩᩁᩥᩈᩣ ᨻᩮᩣᨵᩥᨸᩪᨩᩴ ᨠᨲ᩠ᩅᩣ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩥᩴ ᨣᨱ᩠ᩉᩣᨾᩣᨲᩥ ᨲᨲ᩠ᨳ ᨶᩥᩃᩦᨶᩣ ᨣᩉᨱᩈᨩ᩠ᨩᩣ ᩋᨭ᩠ᨮᩴᩈᩩ, ᨲᨴᩣ ᩈᩣ ᨠᩩᨾᩣᩁᩥᨠᩣ ᩋᩔ ᨾᩉᩥᨶ᩠ᨴᩩᨿ᩠ᨿᩣᨾᩉᩣᨻᩮᩣᨵᩥᨾᩪᩃᩴ ᨣᨶ᩠ᨲ᩠ᩅᩣ ᨳᩮᩁᩮᩉᩥ ᩈᨴ᩠ᨵᩥᩴ ᨸᩩᨸ᩠ᨹᨸᩪᨩᩴ ᨠᨲ᩠ᩅᩣ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᨶᩥᩅᨲ᩠ᨲᩥ, ᩋᨳ ᨲᩮᩈᩩ ᩑᨠᩮᩣ ᨨᨾ᩠ᨾᨴᨠ᩠ᨠᩥᨲ ᨲᩮᩣᩁᨱᩣᨿ ᨲᩔᩣ ᩑᩅ ᨾᩣᩉ, ᨽᨣᩥᨶᩥ ᨲᩴ ᩋᨶ᩠ᨲᩁᩣᨾᨣ᩠ᨣᩮ ᨧᩮᩣᩁᩣ ᨣᨱ᩠ᩉᩥᨲᩩᨠᩣᨾᩣ ᨮᩥᨲᩣ, ᩋᨬ᩠ᨬᩣᨲᩴ ᨸᨲ᩠ᩅᩣ ᩋᨸ᩠ᨸᨾᨲ᩠ᨲᩣ ᩈᩦᨥᩴ ᨣᨧ᩠ᨨᩣᨲᩥ, ᩈᩣᨸᩥ ᨣᨶ᩠ᨲ᩠ᩅᩣ ᨲᩴ ᨮᩣᨶᩴ ᨸᨲ᩠ᩅᩣ ᨧᩮᩣᩁᩮᩉᩥ ᩋᨶᩩᨻᨶ᩠ᨵᩥᨲᩣ ᩋᩔᩔ ᨸᩃᩣᨿᩥᨿᩣ ᩈᨬ᩠ᨬᩴ ᨴᨲ᩠ᩅᩣ ᨸᨠ᩠ᨠᩣᨾᩥ, ᨧᩮᩣᩁᩣ ᨸᨧ᩠ᨨᨲᩮᩣ ᨸᨧ᩠ᨨᨲᩮᩣ ᩋᨶᩩᨻᨶ᩠ᨵᩥᩴᩈᩩ᪨ ᩋᩔᩣ ᩅᩮᨣᩴ ᨩ ᨶᩮ ᨲ᩠ᩅᩣ ᩋᩣᨠᩣᩈ ᩏᩃ᩠ᩃᨦ᩠ᨥᩥ, ᨠᩩᨾᩣᩁᩥᨠᩣ ᩅᩮᨣᩴ ᩈᨶ᩠ᨵᩣᩁᩮᨲᩩᩴ ᩋᩈᨠ᩠ᨠᩮᩣᨶ᩠ᨲᩦ ᩋᩔᩔ ᨸᩥᨭ᩠ᨮᩥᨲᩮᩣ ᨸᩁᩥᨣᩊᩥᨲ᩠ᩅᩣ ᨸᨲᨶ᩠ᨲᩦ ᨾᨿᩣ ᨠᨲᩪᨸᨠᩣᩁᩴ ᩈᩁ ᨸᩩᨲ᩠ᨲᩣᨲᩥ ᩋᩣᩉ, ᩈᩮᩣ ᨸᨲᩥᨲᩴ ᨴᩥᩈ᩠ᩅᩣ ᩅᩮᨣᩮᨶ ᨣᨲ᩠ᩅᩣ ᨸᩥᨭ᩠ᨮᩥᨿᩴ ᨶᩥᩈᩦᨴᩣᨸᩮᨲ᩠ᩅᩣ ᩋᩣᨠᩣᩈᨲᩮᩣ ᨶᩮᨲ᩠ᩅᩣ ᩈ ᨠ ᨮᩣ ᨶᩮ ᨿᩮᩅ ᨸᨲᩥᨭ᩠ᨮᩣᨸᩮᩈᩥ᪨ ᨲᩈ᩠ᨾᩣ᪨

᪕᪨

ᨲᩥᩁᨧ᩠ᨨᩣᨶᨣᨲᩣᨸᩮᩅ, ᩈᩁᨶ᩠ᨲᩣ ᩏᨸᨠᩣᩁᨠᩴ;

ត ឌហត្ថិតិ យត្វាត, ពតញ្ញា ទេហាត្ត បាលិទេតាតិ៑

តទេតា សា ក្យារិកា សត្តា សឹតិទេកាឌិឆត់ ញ្យុទ្ធសាសទេតទេឃច ចឌិត្វា ឃាចឌឹចំ សឹល់ ទក្លិត្វា ក្ខុទេបិសឆពយ៉ុ ព ត្វា ត ទេតា ត្យុតា ស្យុត្ត បា្យញ្យុទេទ្ធា ចិឃ ទេឌចទេលិទេព តិឡ្លាត្តិតិ៑

បំ៑

អតិតទ្យុលាចឃា ទេកា យាត្យុកាយាបិ ឲចំ,

ចិចិឆក្យុសលពយ៉ុ ពត្វ សក្កុ ចឌត្តិ;

ក្យុសលឋលយហត្ថិ យញ្ញាយាតា កចត្តា,

កចឆ ពឆ យ្យុទេបក្លា ឌាតយាតាឌិពទេយ៉ុ៑

ញ្យុទេទ្ធតិឃា ចត្វុំ ចត្យុត្វុំ៑

ទ៑ អហិត្យុល្លិពស្សុ ចត្វុយិ អ្យឃយាត្យុបុត្តិពឆា

ត្លយស្មិំ ពិទ កទ្ទពបា្យយិ អ្យយាពំ ពិទ កពចទេតា បុទេឡ្លា ពស្សុទេបិតាយ សត្វា ទេលិទេព ក្ខុបា្យឌ្ឌិត្វា សទេឌចពំ ទេលិពំ សំសារទសាពទេរា តាទេទត្វា សឡ្លាញ្យុទ្ធពិក្ខុាតិ តិក្ខុទេបត្វា អត្វុំ ពទេតា ឌិចសពទេរាចិឃ ទេសតញ្យុយិ អ្យត្យុបិឌិទេសសាឃ តិឡ្លាលាឆាត្យុឃា បរិតិឡ្លាឃិ, តឌា សពលឌយ្យុឌឹបចាសិទេតា យត្យុស្សា សត្ថិបតិត្វា ឲទេពពំ ស្យុចល្លិក្ខុពំ ទេពាឌិអល្លាត្តពំ ទតាតចិចិត្វុំ ឌាហិចិតតត្វាឃ ឲទេពពំ អឆ្ឆទេពាឌិអល្លាត្តពំ អត្ថុត្តុទ្យុបបុ្យទលាត្វុំ យទេតាសិលិឃ យត្តិពាពិក្ខុំ ពទេរាត្តា ទេឃាឌតទេឡ្លាឆំ ត្វុបំ ពត្វា យហត្ថិ សក្កាទំ ពទេរាត្ថិ៑ តឌា ឲទេពា អហិត្យុល្លិទេពា ពាយតិពយទាឌឆាតឹស្យុ សទេប្យ ពិញ្យុអាទេបត្វា ឌឹចិពំ ពទេប្យទេត្តា ឲពំ ពាយពំ បត្វា តត្វ សទេប្យ ពិញ្យុអាទេបត្វា សត្យុទេក្ខុហិ ពាយចាសឹហិ ឌិត្តុចិចិទេឆាបិឃទេតា លាឌតឹឃទេកាឌតឹឃំ លា ឌិ ត្វា ក្យុឌ្ឌិត្វា តទេត្វុច តិចាសំ ពទេហត្វា តិសឹឌិ៑ តស្មិំ ពិទ ពាយទេព យត្យុស្សា ទេឃក្យុទេឃ្យុត ទតាតត្តឃយាយពា៑ តស្មា ទេត ទត្តិកាទេព សឃត្តា "តទេយា ញ្យុទ្ធាឃាតិ" ឲចយាឌិ ចឌត្តិ៑ ទេសា បត អហិត្យុល្លិទេពា យិក្ខុាឌិក្ខុទេពា តិល្លា ទតាតាត់ ក្យុលំ ត ឌាតាតិ៑ តស្មា ទេតសំ តំ ចចត់ ស្យុត្វា សឃយ្យិ ទេព ញ្យុត្វុំ ក្យុទ្យុយាទេតា បរិហាសចទេសត "តទេយា ញ្យុទ្ធាឃាតិ" ចឌតិ, អទេឆពឌិចសំ ទេសា អត្តទេតា ពិញ្យុអាបតសយត្វុំ ឲពំ សបុំ កត្វ តត្វ បរិទេឃសយាទេតា អាហិល្លាតិ៑ តឌា ឲទេពា តាពទេរាឌា ពស្សុបឌសឌាលស្សុ ត្វុ បំ ព ត្តា ចត្ថិត្វា ឲពំ ចយ៉ិពំ បចិសតិ៑ តំ ឌិ ស្វា អហិត្យុល្លិទេពា ទេចទេពតា ពត្តា តាពទេរាឌំ ពលិ្យញ្យុំ យត្ថិ បរិឌបិ, ទេសា យត្ថិ ស្យុត្វា ពត្ថិញ្ញុា តំ យាទេទត្យុពាទេយា

អត្ុជាត្ថិ, តំ ឌិ ស្វា អហិតុស្ឋិកោ ខេ កោ ភ បលិឃភេត្តា ឲកាស្ថិ ឋិសារលោ បក្លលិត្វា បតយារភោ បុនេត្ថុចុត្តបរិហារ ចជភបរិចនេឃភ "ភយោ ពុទ្ធោឃាតិ" ចជភេត្តា បតិំ តស្ស តំ ចជតិ អត្ុជាត្ថត្ថស្ស ភាកាស្ថេញ្ញា សោតបនេឆ អយតំចិឃ បតិំ អឆ សោ ទតភត្តឃការនេចភ តស្ថិំ កោឆំ ភិត្ថារបេត្វា សខ្ខុ យា ករាឃិំ អហំ ទតភត្តឃយត្តាត្ុកាចបិសេភ ពានេទ្ធាំ តស្វា តុ ចំ ឆសិតុំ យឃ្ជអភត្ុទ្ទុបំ អឌ្ឍូ ត ឃិ បសភេត្ថាយិព្យាបណ្ណាកាទំ តេជយ្ថិ, កាលព្យាតិ តិំលិំ ស្ុចណ្ណាបុបឡាភិ អផាសិំ ឲុចំ ទតភត្តឃំ ភាឃ ឈោរាសិចិសាភយ្ថិ សប្យាភិ យភិ ឞិលោតិំ ហោត្តិ ចេត្តុំ

១ˆ

ពុទ្ធោតិ ចជតិ សេដ្ឋំ, ពុទ្ធោតិ បឌ យុត្តមំ;

ភត្ថិ ខេតភ សមំ លោកេ, អញ្ញាំ សោតទសាឃតំ

២ˆ

ឆម្មោតិចជតិ សេដ្ឋំ, ឆម្មោតិ បឌយុត្តមំ;

ភត្ថិ ខេតភ សមំ លោកេ, អញ្ញាំ សោតទសាឃតំ

៣ˆ

សង្ឃោតិ ចជតិ សេដ្ឋំ, សង្ឃោតិ បឌយុត្តមំ;

ភត្ថិ ខេតភ សមំ លោកេ, អញ្ញាំ សោតទសាឃតំ

៤ˆ

តស្ស យុលំ យុលំ ភាយ, ឃំ ចត្តតិ យុនេល សផា;

ទុស្លក់ ពុទ្ធចជតិ, សត្ថាសយព្យត្តិផាឃកំ

ទ៍

ពស្ស យតោ យតោ តាយ, ឃំ ជេ យតសិ ចត្តតិ;

ក្លក៌ ញុទ្ធចចត៌, សត្តាសយ្យត្តិតាឃក៍

ឲ៍

ពតេយច កចធិ ជេតេហ, ពតេយច យហិ កាយតេតា;

ពតេយច ឃុទកឹ តេឆត្យ, ពតេយច ឃុទបិទតេបិ៍

សិ៍

ពតេស្សច តេសាត៌ តេសាត៌ច, ឃំ ឃុណាតិ ដេតោ អឃំ

ក្លក៌ ញុទ្ធចចត៌, សត្តាសយ្យត្តិតាឃក៍

ប៍

ឲុច៌ ចិតេឆា ទតេកា តេឈាតេទា, ហញ្ញអាហញ្ញអចិតេសា សតា;

ញុតេទ្ធាតិ ចចត៌ ឃុត្វា, សត្តុតេដ្ឋា តាសិ ឌីចិត៍

ដ៍

តេសាណ្ណុប្បុត្តឃំចាបិ, យហក្លិ្ឈតាហល៌ អតា;

បស្ស ញុះក្ខាតិ ចាចាឃ, អាត្យកាចយហត្តតត្តិ៍

អថ តាកោរាឌា តស្ស តាតិ ស៊ុចល្លបុប្យាតិ ងត្វា ឲុចយាហ៍ សយុ ឲុះតាសុ ឲុកំ តច បុញ្ញាត្តាឃ ឲុកំ យយ បុញ្ញាត្តាឃ ប្អុះឌហិ៍ ព្ថតះះត ឃាចឌីចំ ស៊ុះលត ឌីចះត្តា បុត្តឌាះះ ះបិះសះត្តា ឌាតាឌីសុ អប្យយឌ្ឈះត្តា ឌីចិកំ កះប្យហិ៍ យា ហឹតកះយុ ញ្យចះដា ះហាហិ, យិន្ធាឌិដ្ឋិញ្ញា បឌហាតិ ឌ្ឋចឌិត្វា បក្កាយិ៍ អហិត្យល្ហិះកាបិ ះសាយតស្សប្យះត្តា ះតត ចុត្តតះឃះតច ក្ខិហិ បុះប្យហិ ះចតិឃំ ប្អុះឌត្វា ឲុះកាត ស ហ ស្ស៊ លកិត្វា ះត ត បុត្តឌាះះ ះបិះសះត្តា កបលក្ខិកចលិត្ថាកាឌីតំ ឌាតំ ះឌះត្តា អហិត្យល្ហិកកយុំ បហាហ ក្យសលះយច ក្ខបចិតះត្តា អាឃ្យបរិះឃាសាះត សក្កបរាឃះតា អះហាសិ៍

១០៍

ព្ថតិ អចិឌិតសះត្វា កិច្ចិ ញុក្ខាត្យកាចំ,

លកតិ ឆតចិះសសំ ឃស្ស តាយប្យកាសា;

ចិឌិតឌតតិកាះឃា កិត្តុ តស្សាត្យកាចំ,

ត លបតិ ឌិតតាយំ កិច្ចុ យញ្ញាប្យហាឃាតិ៍

អហិត្យល្ហិកស្ស ចត្តុំ បញ្ចាយំ៍

៩៍ សះលាះត្វុះស្ស ចត្តុម្បុអឃយាត្យបុត្តិកថា

សាចត្តិឃំ កិះ ស៊ុយះតា តាះយ ះកា កហបតិ អះហាសិ៍ តស្ស កទិឃា ស៊ុឌយ្យតិកា តាយ៍ ះត អកាទំ អឡ្យាចសត្តា អបះកាះក បុត្តិច ឌឹតទំច លកិស៊ុ៍ អថ ះតសំ ឌហះកាះលះឃច យាតាបិតះរា កាលំ កះរាត្តា ះឌដ្ឋកំបះក្កាសិត្វា យឃំ បុត្ត ត្យចំ បតិទ្ធះប ជាះត តិះចសិត្យំ តាសក្តិយក្យឃំ ះតា ឈះះ ចិកចំ, សត្ថុំ តំ កញ្ញា ព្ថយាឃច ះត កលិដ្ឋិកាឃ ចុដ្ឋិត្តះយច ឌាតាហឹតិ ចត្វា ះឌដ្ឋកស្ស ហះត្វ កលិដ្ឋិកាឃ ហត្តុំ ជះបត្វា កាលយកំសុ៍ អថ ះសា យាតាបិត្យត្តិ អដ្ឋះឃត អាញ្យអាហតកិច្ចិ កត្វា ចសះត្តា កាលត្តះះត កលិដ្ឋិកំ បតិទ្ធះបត ក្យះលត សព្ទត្តិត្វា សឃយ្យិ ឌាះបរិក្កហយកាសិ៍ អថាបះកាះក តស្ស កលិដ្ឋិកា កត្តិក្កឹ ហុត្វា ឲុកឌិចសំ សាយិកំ អាហ, សាយិ យយ កាតទំ ឌដ្ឋកាយាយឹត្យិ៍ ះសាបិ សាតុ កះក្ខតិ អត្យទ្ធះបត បណ្ណាកាះះត តាឃ សត្ថិ តិក្កូយិ៍ តងា បត កកចា ស៊ុតិចះត្វ ស៊ុបិទុះតា កិក្កុសឈ្ឈបរិចុះសា បិល្លាឃ តកទំ បិចិសិ លញ្ញាល្ហាឈតញុក្ខទំសិះឃា ចិស្សះឌ្ឈះត្តា, ត ះតា ះត កកចត្តុំ ឌិស្វា បសត្តុចិត្វា បញ្ចាបតិដ្ឋិះតត ចត្តិត្វា អដ្ឋុំសុ, អថ

សត្ថា តេសំ ជនបទិកានំ ឧបនិស្សយសម្បត្តិំទិស្វា តេ សរណេសុច សីលេសុច បតិដ្ឋាបេត្វា ឯវមាហ, កទាចិ វោ ទុក្ខេ ឧប្បន្នេ

តថាគតោ អនុស្សរិតព្វោតិ។ តថាហិ។

១។

យំកិញ្ចិ ភយុប្បត្តិំ, រាជចោរាទិសម្ភវំ;

តទា សរេយ្យ សម្ពុទ្ធំ, និច្ឆេន្តា តទុបទ្ទវំ។

២។

យំ ចេ ឧបទ្ទវំ ហោតិ, យក្ខបេតា ទិសម្ភវំ;

តទា សរេយ្យ សម្ពុទ្ធំ, និច្ឆេន្តា តទុបទ្ទវំ។

៣។

សីហព្យគ្ឃតរច្ឆាទិ, បុល្វិកាទិសម្ភវំ;

តទា សរេយ្យ សម្ពុទ្ធំ, និច្ឆេន្តា តទុបទ្ទវំ។

៤។

ឃយាតបក្កិ វាតាទិ, ឧទកាសតិសម្ភវំ;

តទា សរេយ្យ សម្ពុទ្ធំ, និច្ឆេន្តា តទុបទ្ទវំ។

៥។

បញ្ចរាជីហិ ចោរកេហិ, ចិសមោ តុហិសម្ពុចំ;

តទា សមេយ្យ សម្បន្តំ, និច្ចេត្វា តរុបញ្ចំ។

៣។

មន្ទា ចេ យទា យុត្តំ, គរេ ទេវតាបិ ឧត្តតា;

សទិតេដ្ឋា តទា តុទ្ធា, បទេត្វទេត្តតត្តទោ ឧយត្តិ។

តតោ តេ ភគវតោ វចនំ បដិនន្ទិត្វា វន្ទិត្វា អគមំសុ។ អថ ជេដ្ឋកោ អាគតេ តេ ទិស្វា យថានុរូបំ សក្ការមកាសិ។ តស្សា សាមិកោ កតិបាហំ តត្ថ វសិត្វា ភរិយំ ជេដ្ឋកស្ស បដិបាទេត្វា មម កាមេ កិញ្ចិ អត្ថីតិ វត្វា បក្កាមិ។ អថស្សា ភាតា ភរិយំ បក្កោសិត្វា អាហ ភទ្ទេ ឥមិស្សា សព្ពំ កត្តព្ពំ ករោហីតិ។ សា តតោ បដ្ឋាយ តស្សា ជេកត្ត បិតា ធីតា វេយ្យាវច្ចំ គរុមាតា ឯតិស្សា ហត្ថបាទកិច្ចបរិកម្ម អាភរណេសុ លោភំ ឧប្បាទេត្វា តំ ឧបសេវិតុំ អសក្កោន្តី អាហារុបច្ឆេទំ កត្វា គិលានាលយំ មញ្ចកំ ឧបគូហិត្វា និបតិ។ អថ សោ គេហំ គន្ត្វា តំ តថា សយិតំ ទិស្វា មញ្ចកេ និសិន្នោ កិំ ភទ្ទេ អផាសុកន្តិ បុច្ឆិ, សា តុណ្ហី ហុត្វា កតិបយវារេ បុច្ឆិតា ន សក្កា កថេតុន្តិ អាហ។ បុន សាមិកេន គាឡ្ហំ និបីឡិតេ សា ចិន្តេសិ, ឧភិន្នំ មយា តស្សា បិយអត្ថំ បទេត្វីតិ វុត្តេ ន បតិរូបំ, តស្សា បនាមតុរ មំ បទេត្វីតិ វុត្តេ តំ មានេស្សតិ, តទា បិយអត្ថតាតិ មយ្ហំ វេទាតិ, តតោ សាមិ តថ គហិដ្ឋិកាយ បនាមតុរមំ បទេត្វិ, អលកមាភាយ មេ ជីវិតំ នត្ថីតិ អាហ, តំ សុត្វា សោ អនេកបរិយាយេន មត្តុសុយានំ នាម ភរិយន្តិ វត្វា និវារេន្តោបិ និវារេតុំ នាសក្ខិ, អថ តាយ បដិពទ្ធចិត្តោ កាមមុច្ឆិតោ មោហមុឡ្ហោ ហុត្វា សាធុ លភិស្សសីតិ តស្សា វចនំ សម្បដិច្ឆិ។ តទាហិ។

៤។

ហាយន្តិ ឥធលោកត្ថា, ហាយន្តិ បារលោកិកា;

ហាយន្តិ មហតា អត្ថា, យេ ឥត្ថីនំ វសង្គតា។

៥។

ឯសា មាតា បិតា ឯសោ, ភគិនី ភាតរោ ឥមេ;

គុត្តេទ្ឋា ន ជានន្តិ, ឯយ ទុក្ខិតំ ចសក្កុតា។

៩។

ការណាការណេត្តតំ, កត្តត្ឋំចា ន ចា ទុក្ខំ;

កាយគ្គតា ន ជានន្តិ, ឯយ ទុក្ខិតំ ចសក្កុតា។

១០។

បំណា ចា អតិបរេតត្តិ, រហាត្តិ ចា បរេកាទិកា;

ករសត្តិ អលិកំ ចាធំ, ឯយ ទុក្ខិតំ ចសក្កុតា។

១១។

សត្តិរឆ្ឆកាដិកំ ឆេឃ្យ, យឌ្ឍបិតំច រេបស្ទុតំ;

កេរាត្តិ សាហសំ សន្ឋំ, ឯយ ទុក្ខិតំ ចសក្កុតា។

១២។

អរហា អឆ្ឆទិយំ លោកេ, សរត្តាតំ កយា ចហំ;

ករិយាយ ចសំ គត្វា, សោកទិហត្យិឆ្ឆតិតិ។

អឆ សោ សាហសិកោ បុរិសោ កកិតិ ឲច យាហ, ឲហិ អយូ អយ្យាកំ យាតាបិត្យត្តំ ទុណ៌ សារេឆស្សាយ, អបេ្យចតាយ តោ ជិវ្វា ទុណាឃិកា ទុណ៌ ឥស្សត្តិតិ, តំ ស្វត្វា តាឃ សយ្យជិឆ្ឆេត ស្វពឃាតកេ តិសឹកាបេត្វា ទុណាឃិកាតំ កាមំ គឆ្ឆេត្តា ចិឃ យហាអជចិបត្វា ឃាតំ យក្កា

ឧក្កម្ម ឋបេត្វា ចិរចត្តិរេច តំ ហត្ថេ គហេត្វា លិត្តិស្សាមីតិ ចិន្តេត្វា ពោធេ គហេត្វា ក្មុមិឃំ បវេសេសិ, តស្មិំ ខណេ តស្សា ពប្ពជាតា ចលិសុ៍ សា ភាតុលដ្ឋាយ សាមិ ពប្ពជាតា មេ ចលិសុ, ឃា ចា ហំ ចិដាឃាមិ, តាច ក្លបឆាទេហិតិ ចឆត្តិបិ អបតេតុំ អសក្កោន្តី បុត្តំ ចិដាឃិ, អថ សោ តំ សមិបេ ចដេន្ទុក្កមុលេ យានេស្សាមីតិ ចិក្ខុវេ គហេត្វា អាពធ្ធិ, តស្មិំ ពាលេ សា សាមិ តច ភាពិតេឃ្យស្ស មុលំ ឧលោកេត្វា តស្ស សិតេតហេតាបិ មំ ត យានេហីតិ ចឆត្តិ ឃាចិ, អថ សោ ពក្កមុឌ្ឍ តស្សា តំ ពាទុលិពចេតំ អសុលាន្តោ ចិឃ យានេតុំ ក្លស្សហេតេច, តទា សា ក្មុយាទិកា អត្តនោ អសរណា ចិន្តេសិ, មយ សខ្វេតា ពក្កា មោ ពោធិ មយ ភាតុ អតឃំ ពេទឃ្យ, តំ ត ប្បតិទ្វបត្តិ ភាតុសិតេតហេត តិស្សទ្ធា អត្តតា ពតិតសរណំ អាចខ្ជយាតា តិបន្ទិ, អថស្សា ភា ត ទិ មេត្តាតុភាវេចតច អតុស្សទិតសរណាតុភាវេចតច តស្មិំ តិក្រោមេឆ អឆិចត្វា ខេចតា ឧចន្ទុបេមិ យាតុការេយា ឧត្វ យាទិតា អភចិស្សា, អទ្ធាហំ ខេចសមាពមំ បចិសិតុំ ត លភិស្សាមីតិ ចិន្តេត្វា ឧតិស្សា សា មិ ពោ ចិឃ តំ ត ខេ ត្វា បលិបេត្វា តុំ មា ភាឃិតិ សមស្សាសេត្វា ឃា ត ពោ ស បុ ត្តំ ក្មុយាទិ តិសិងាបេត្វា តំ ឌិចសមេច សាចត្តិមាពមុ អន្តោតកោវេ សា លិ ឃ តំ តិបន្ទាបេត្វា អត្តទេឆាឃិ៍ តឆាហិ៍

១៩៍

សព្ពសម្បត្តិទាតារំ, សព្ពលោកាភិបូជិតំ;

មតសាបិ មោ ចិភាវេចិ, តំ ខេច បលិលត្តិ ខេចតា៍

១៣៍

មុហុត្តមបិច មោ មេត្តុ, ភាវេចតិ មឆិ សាធុកំ;

តំ ខេច បលិលត្តិ ខេចតាបិ, តោតាសឃត្តិ ក្លបិឃតាតិ៍

តទា តស្សា បត សាមិកោ ភគវា តិក្កមុ ពច្ឆន្តោ អត្តនោ ភរិឃំ ជិស្វា តុំ ពឆា អាពតា, ពោតាតីតាសីតិ បុច្ឆិ៍ សា ខេចតាឃ អាតីតភាវំ អជាតន្តី កិំ តុំ ភណសិ, ភតុ តឃា អាតីតាមីតិ, សោបិ កិំភោតិ ភណសិ, តច ភាតុភារេយ ជិដ្ឋកាលតោ ប្បតុតិ អជ្ជ ចត្តារោ មាសា ដាតា, ឧត្តកំ ពាលំ តុំ ត ជិដ្ឋបុត្តា, ពឆំ តុំ មឃា សទ្ធិំអាពតាតិ បុច្ឆិ៍ សា តំ សុត្វា តេតហិ មាន្តាស្ស ត្ថាមំ ទហស្សំ ពេឆហិ សាមីតិ ចត្វា ភា ត ទា អត្តនោ ពតំ សត្តំ ចិត្វាទេត ពេឆសិ៍ តំ សុត្វា តស្ស សាមិកោ សំចិក្កោ ភឃប្បត្តោ ហុត្វា តំ អត្តនោ ពេហំ បវេសិ, តទា ពតិបវិហំ តាឃ ចិស្សមិតេ តេ ក្លភោបិ សត្វា ទំ តិមន្តេត្វា មហាដាតំ ឌត្វា ចត្តិត្វា ឧពមន្តេ តិសីជិសុ, អថ សា ភពចតោ សរណសីលិតុភាវេត អត្តនោ ខីចិតបដិលិភំ បពាសេត្វា អត្តនោ បុត្តំ ភពចត្តំ ចត្ថាបេត្វា សរណោតិតាមមកំសុ, សត្វា តេ សំ អញ្ញាសឃំ ញាត្វា តឆត្វុប្បំ ឆម្មំ ខេសេសិ, ខេសតាចសាតេ ក្លភោបិ សោតាបត្តា អហេសុំ, អថស្សា បុត្តោ សរណក្មុយាទោ ចីសតិមេ ចស្ស

ពុទ្ធសាសនេ បព្ពជិត្វា ចិបស្សតំ ចឌ្ឍេត្វា អរហត្តំ បត្វា សរណេត្វរោភាយ បញ្ញាយិតិ៍

១៥៍

ឍឈយបិ យភេសចំ ទេចទេចំ សរត្វា,

បរយតរបតិដ្ឋំ បិបុឈត្តិតិ យត្វា;

កចកតិ ក្យឈរាឃិ ឌាភយាភា ឌភា ទកា;

កឌឆ សរឈឹលំ សព្ពឆា សព្ពកាលត្តិ៍

សរឈេត្វរស្ស ចត្តុំ ឈដ្ឋយំ៍

លិ៍ ទចស្សាយិត្តាឃ ចត្តុយិ អឃយាត្យុព្ពិកឆា

ឌព្យឌិទប កិរ ទកាសព្ពិភកទេ ទកាសព្ពិរញ្ញា ទចស្សាយិត្តាភាយ អក្កយទហឹ អទហាឃិ៍ តឝា កកចា ទកាសព្ពិឃំ បជិចសតិ យហតា កិក្លូសឈ្ឈេភ សឌ្ឌិ ចាទិកំ ចរយាទភា៍ តស្មិំ សយទឃ សា រញ្ញា សឌ្ឌិ ចិហារំ កត្វា អទភាបយាឃ ពុទ្ធលិព្យអាឃ យឆុទរភ សទរភ ទទសត្តស្ស កកចទតា ឆយ្យំ ហុត្វា បសត្តា សរទឈហុ បតិដ្ឋាឃ ពុទ្ធយាយិកា ហុត្វា ចិហរតិ៍ អឆា បរកាទក តស្ស រញ្ញា រដ្ឋត្តាឃ បច្ចត្តរាឌា ឃុទ្ធសទ្ឋា រដ្ឋ ចា ទទតុ, ឃុទ្ធិចាតិ បណ្ណ បហិណិ៍ តំ ហុត្វា រាឌា យហតិឃា ទសភាឃ បរិចុទតា ឃុទ្ធគ្វយិ កច្ឆទត្តា យទហសិឃា សឌ្ឌិ កត្វា ឍត្តាចារំ តិចាទសត្វា តស្សា ឲចយាហ៍ កទដ្ឋ សក្កាយឃិទស ឌឃបរាឌទឃា ភាយ ត សក្កា ចិញ្ញាតុំ៍ សទច ទយ បរាឌទឃា អកចិស្ស, បុទទតរទយច រត្តបតាកំ ដ្ឋស្សាទបស្សាយិ, ទតភ អភិញ្ញាទណភ តុំ ទកាសព្ពិទយច កឆ្ឆាហឹតិ អត្យសាឃិត្វា សក្កាយ យណ្ឌលំ កត្វា យហាទលំ កទទរាទត្តា អត្តទភា បរាឌឃកាចំ ញាត្វា យាតុកាយំ សរិត្វា រត្តដ្ឋំ ដ្ឋស្សាទបត្វា ឃុជ្ឈទត្តា ទទណ បតិ៍ អឆ សា រត្តបតាកំ ជិស្វា បរាជិទតា ត្វភ ទយ សាយិទកាតិ កទឃភ បលិឃិតុយារកិ៍ អឆ តំ ទចារទរញ្ញា យត្យស្សា ជិស្វា ត្វភាឃំ រញ្ញា អក្កយទហឹតិ ញាត្វា អត្តទភា រាឌាភំ ឌទស្សយុំ, រាឌា តំ ជិស្វា បជិពទ្ធចិទត្តា យទយតំ អភិទសកំ កទរាឆាតិ អយទច្ចូ អាឈាទបឃិ៍ អយច្ចា តំ អភិទសកត្តាឃ ឃាចិស, សា ត ទយ កទណ អភិទសទកភទត្តាតិ ត ពួច្ឆិ៍ អយច្ចា តយត្តុំ រញ្ញា អាទរាទចឃុំ៍ រាឌា តំ បទក្កាសាទបត្វា កស្មា ត ពួច្ឆឹតិ បុច្ឆិ៍ សា ឲចយាហ៍

សុណោហិ សាធុកំ ចេវ, ភាសមានាយ មេ វចោ;

កត្វា មយ្ហាមេនា អដ្ឋំ, សដ្ឋាសយ្យត្តិកាមេកោ។

១។

គត្វាន សោកឹសេកំ មំ, អត្តនោ ហទយំ ចិយ;

បរិទេវតិ តំ សទ្ធស្សា, សោកគ្គិ ទហតេ មនំ។

២។

មហារាជ សព្ពញ្ញុស្ស, អស្ស មក្កមេហសិកា;

តយ្យាក្ខា ន មុច្ចាមិ, តេនាហំ តំ ន បត្ថយេ។

៣។

សោកគ្គិនា បតិត្តាហំ, សោកេ សោកំ គតំ លិបេ;

ជលត្តគ្គិម្ហិ កោ ភាយ, បលិលំ បក្ខិបេ ពុធោ។

៤។

បិយវិប្បយោគក្ខុំ, តំ ចិត្តមត្តិ បុនប្បុនំ;

តយ្យាក្ខា ន មុច្ចាមិ, តស្មាហំ តំ ន បត្ថយេតិ។

តំ សុត្វា រាជា កោធេនាភិភូតោ សចេ នាភិនិដ្ឋាស្សសិ, អគ្គិម្ហិ តំ បក្ខិបិស្សាមីតិ វត្វា មហន្តំ ទារុចិតកំ ការាបេត្វា អគ្គិំ ទត្វា ឯកបជ្ជោតេ ជាតេ ឯត្ថ បវិសាតិ អាហ ។ អថ សា យាចន្តី រាជានំ អាហ ។

៤។

បិបេបិ និប្យាបិនំ រាជ, បិតនំ ពលុ បិចេក;

ហោតិ បិបថល់ តស្ស, បដ្ឋេត្តន បទត្វន ។

៥។

បុរាណេហិ កបិល, សមណព្រាហ្មណេហុន;

មាតាបិតុសុ ចារិលេសុ, ទេវគេភា ធុទិន្តិសុ;

តប្បសេត្វា ចេឆា េឆច, តស្មាហំ ន ចឆារហាតិ ។

តំ សុត្វាបិ រាជា អសទ្ទហន្តោ មនុស្សេ អាណាបេសិ ។ ឯតាយ ហត្ថបាទេ គហេត្វា អគ្គិម្ហិ បក្ខិបថាតិ តេ តថា ករឹសុ, អថ សា អគ្គិម្ហិ បក្ខិបមានា នេត្តត្ត មេ កោចិ បដិសរណោតិ សរណមេវ សរណំ ករោមីតិ ចិន្តេត្វា “ពុទ្ធំ សរណំ គច្ឆាមិ, ធម្មំ សរណំ គច្ឆាមិ, សង្ឃំ សរណំ គច្ឆាមីតិ” វទន្តី មហាសាន អនុស្សរន្តី អគ្គិម្ហិ បតិ, តថាបិ សោបិ អគ្គិ តស្សា សីសេ លោមកូបមត្តម្បិ ឧណ្ហាការំ កាតុំ នាសក្ខិ ។ បទុមគព្ភេ បតិដ្ឋា វិយ សីតិភូតសរីរា អហោសិ ។ រាជា តំ អច្ឆរិយំ ទិស្វា វិម្ហិតោ លោមហដ្ឋជាតោ ខេមាកេ តំ ឧបសង្កមិត្វា ឧភោហិ ហត្ថេហិ បគ្គយ្ហ ឧេរ និបជ្ជាបេត្វា រាជាសនេ និសីទាបេត្វា អញ្ជលិំ បគ្គយ្ហ ខមាបេត្វា កស្មា តេ តំ អគ្គិ សរីរំ មា បរិឌហីតិ បុច្ឆិ ។ សា តំ ការណំ កថេន្តី ឥទំ មាហ ។

៦។

មាតា បិតាន ភាតូន, បរិចារាន សោហណា;

មេត្តា សភាគេ យោធាបិ, មេហេសក្កាន ទេវតា ។

៩។

ឲេធន េញ្ញន ក្សបិល, យត្តាត់ ករឃ យាកេធ;

ទក្លិត្យ េតប យេក្កាត្តិ, ហិត្វាត យទណត្តឃំ។

១០។

អកាហំ ត្យុន្ដិ យទណំ, ត្យុេន្ដា េយ យទណំ ខ្ពុតិ;

េធត េធេឌត យំ ទាឌ, ឌលេត្តា អគ្គិ េតា ឥហិ។

១១។

អកាហំ ឈយ្ទុំ យទណំ, ឈេយ្ទា េយ យទណំ ខ្ពុតិ;

េធត េធេឌត យំ ទាឌ, ឌលេត្តា អគ្គិ េតា ឥហិ។

១២។

អកាហំ យឈ្ឈុំ យទណំ, យេឈ្ឈា េយ យទណំ ខ្ពុតិ;

េធត េធេឌត យំ ទាឌ, ឌលេត្តា អគ្គិ េតា ឥហិ។

១៣។

ឲចំ យហាត្យកាចត្តំ, បច្ចក្លុំ ឲហិបឃ្សិកំ;

ຊາໂຊ ປຈ຺ຈ ຈິນ຺ຕິສິ, ຊາຊາສມ຺ປັຕ຺ຕິຄາມກໍໆ

໑໓ໆ

ສຣຓຕ຺ຕຍມ຺ຫິ ເມຍາ ສເຕ຺ຕາ, ຊ ສຍາຄາມ ຄຓ຺ຫິ;

ປຸຍ຺ຍ ປຣຕ຺ຕຈາ ເລາເກ, ເສາ ສຸຕໍ ຊາຕຸເກາສ຺ສຕິໆ

໑໔ໆ

ສຣຓຕ຺ຕຍມ຺ຫິ ເມຍາ ສເຕ຺ຕາ, ສຸສຍາຄາມ ຄຓ຺ຫິ;

ປຸຍ຺ຍຈາປຣຕ຺ຈາ ເລາເກ, ເສາ ສຸຕາ ຊ ຈິທາມຕິໆ

໑໕ໆ

ຕສ຺ມາ ຕຸຈຍ຺ຍິ ກຸປິລ, ຄຓ຺ຫິ ສຣຓຕ຺ຕຍໍ;

ຕໍ ເຕ ກຈຕິ ສຸຕ຺ຕຳ, ຕາຄໍ ເລາຄໍ ປຣາມຄຕ຺ຕິໆ

ຕໍ ສຸຕ຺ວາ ຣາຊາ ອຕິຈິຍ ປສນ຺ນມານເສາ ຕໍ ທຍາເປຕ຺ວາ ຍຫຕ຺ຖິ ສກ຺ກາຣສມ຺ມາຕິ ກຕ຺ວາ ອຊ຺ຈປຸຕ຺ຖາຍ ຕ຺ຸວໍ ຍຍ ຍາຕາຕິ ຕໍ ຍາຕຸຕ຺ຖາເນ ຊເປຕ຺ວາ ສຣຓ ຍກຍາສິໆ ຕສ຺ມິໍ ສຕ຺ຕິປຕິຕ຺ວາ ຊິຕຍທາຊາ ຕໍ ປິຊິທາຣິຍໍ ຊິສ຺ວາ ສຣເຓສຸ ສີເລສຸ ປຕິຕ຺ຖາຍ ຄາຊາຊີຊິ ປຸຍ຺ຍກມ຺ມາຊິ ກຕ຺ວາ ຍຖາກມ຺ມໍ ຄຕາຕິໆ

໑໖ໆ

ປຸຕິ ສຣຓຈ຺ ສາ ເກຈສໍ ຄຸກ຺ເຫຕ຺ວາ,

ຊລິຕຊທຊຍເສ຺ສີຕິກາຈໍ ອລຕ຺ວ;

បរយេនរេណាសឹលំ បិលឃត្តា ពឆំ ចោ,

ត លកឆ កចកោក់ តិញ្ញុតិព្ចាបិ អត្តេតិៈ

ចេឃ្សាយិត្តាប ចត្រុំ សត្តុយ៉ៈ

ប៉ៈ យហាយត្ថាព្យចត្រុយិ្យអឃយាត្យុប្យុត្តឹកឆា

ព្កទោ កិរ ឲកតចុ្យតិកប្យយត្រេក ចិបឃ្សឹតាយ សយ្ខាសព្យុត្ថេ លេរិក ្កប្យជ្ជិត្តា បចត្តចរឆយ្ខចេក្កា សចេឆចកេហិ លេរិកេហិ ប្វឌិឃយាតោ ពាត្កុយតឹភករេ បដិចសតិៈ ពឆា សោ យត្ថាពា ពស្ខិ តករេ ព្យត្តការោ ហ្យត្តា តិព្ទតិ្តៈ ព្យត្តការកេយ្ខត ឌិចិក់ កប្យេត្តា ចិហរតិៈ ពឆា សកលតករចាសិតោ ព្យត្ថបយ្យុ៍ កិក្កុសដ្ឍិ តិយត្តេត្តា យហាឆាត យឆ៉ុ្យៈ អឆ សោ ឲចំ ចិត្តេសិ, សត្តេប៉ិយ តករចាសិតោ ឆាតិ ឆឆត្តិៈ អហយេកោច សេសោ ត្យក្កពត្តា, ឃដ្ឋាហយដ្ឋ ពឹង់ ត រោបេយិ, ព្កយប្យាត្យក្លា ត បរិយ្យត្តិឃ្សាយឹតិៈ សោ ចេកេត ព្យត្តការកយ្ខំ បរិយេសិត្តា កិត្តិាយ្យុល់ លកិត្តា តេត ឲកឃ្សាបិ ឆាតិ ឆាតិ្យ ច្ចការ យលត្ថា អាបល់ា កត្តា រាឌយាសកេ កហេត្តា ចក្កោដក់ ប្វេរត្តា អាឆាឃ ព្យត្ថបយ្យុលឃ្ស កិក្កុសដ្ឍឃ្ស កត្តក្កុ កត្តា ជិតោ ឲចំ ចិត្តេសិ, តត្តិ ឆាតិ ច្ចការំ ឲកឃ្សាបិ កិក្កុតោ បត្តេ ច្ចកិរិតិ្យ, អត្ថាហំ ព្កយេ អាការេស ចិកិរិឃ្សាយឹតិ អប្យេចតាយ បតយាតាតំ ឲកឃ្សាបិ កិក្កុតោ បត្តេ ឲកយ្យិ បតេឃ្យ, តំ យេ កចិឃ្សតិ ឌឹឈត្តេិ ហិកាឃ ឃុ្យពាឃាតិ បសត្តយាតសោ ្កត្តិ លិបិ, ព តោ បតយាតា តេ បរិចារិកឆេចតាតត្តា កកចតោ អាត្យការចេតច ពាហិ អបតិត្តា កកចត្តយាឌិ ពត្តា សត្តេំ កិក្កុតំ បត្តេឃេច បតិ្យុៈ អឆ សោ តំ អត្ថរិឃំ ឌិស្តា បសត្តយាតសោ សិរសិ អញ្ជលិ បក្កយ្យាជិតោ ឲចំ បត្តេតយកាសិៈ

១ៈ

ព្កយិតា យេ អឆិការេត, បសារេឆត ឃតិឃ្សេរ;

កាយកោកឹតហំ អក្កោ, កចេឃ្យ ឌាតិឌាតិឃំៈ

១ៈ

បហរិត្តា ឃឆា បិលិំ, ច្ចលេរិកយិ តកោពល់;

សត្តាទតភសយ្យត្តំ, ចយ្យំ ចយ្យតុ សត្តាកាតិ៍

សេវា តទេតា បដ្ឋាឃ ឌេចយត្យុសុ្យស្យុ ឋំសទេត្តា យហត្តំ ជិត្តាសយ្យត្តិ អត្យុកចិត្វា ត្តាយស្ថិ៍ កដ្ឋកេបុ្យ អាឌិបិ្យហោរាសយុទេតា ភាយ ទាឌា អទេហាសិ៍ តស្សុ បុទេត្តា ទោទេឌា ភាយ៍ តស្សុ បុទេត្តា ចទទោទេឌា ភាយ, តស្សុ បុទេត្តា កល្យាទេណា ភាយ, តស្សុ បុទេត្តា ចទកល្យាទេណា ភាយ៍ ចទកល្យាណស្សុ បុទេត្តា ដ្ឋុទេបិសទេឆា ភាយ៍ ដ្ឋុទេបិសឆស្សុ បុទេត្តា យត្តាតា ភាយ ហុត្វា តិត្តាត្តិ៍ សេវា សត្តហិ ទតទេតហិ ចត្យុហិ ច ត្តាឌ្ឌិហិ សយត្តាកេតា ចក្កចត្តិទឌ្ឌំ កាទេទសិ, តស្សុ ចាយហត្តំ សម្ពិត្តិត្វា ឌក្កិលាហទេត្តត អទេប្យាដ្ឋិទេត អាកាសទេតា ជិត្តាទេយឈា ចិឃ ឌហ្លុប្យយាលំ សត្តាទតភចស្សំ ចស្សតិ៍ ៦ចទ្វុទេបិ អដ្ឋទិទេឃា អទេហាសិ៍ សេវា ចត្យុទាសិតិចស្សុសហស្សាតិ ក្យុយាទកិត្យអំ កិត្យត្តា៍ ចត្យុទាសិតិចស្សុសហស្សាតិ ឌ្ឋបទឌ្ឌំ កាទេទសិ៍ ចត្យុទាសិតិចស្សុសហស្សាតិ ចក្កចត្តិទឌ្ឌំ កាទេទសិ, អាឃុ បភស្សុ អសទេត្លស្យំ អទេហាសិ៍ សេវា ៦កឌិចសំ កាយតលុ្យស្បុទេទត្យុំ អសទេក្កាទេត្តា ដ្ឋក្កលិ្តតាកាទំ ឌទេស្សុសិ, អយដ្ឋា ឌេច កិត្តុទេលា ដ្ឋក្កណ្ឌា សិតិ បុដ្ឋិស្សុ៍ សេវា កទេលា យសិ្យាបុត្តាកទេយ្យុ ឌ្ឋទេលិកិឃយាទេត ត្តាយំ ទឌ្ឌំ តប្យទេហាតិ, កតទត្យុ ទេលា ដាតំ ទយលិឃត្តិ៍ ឌេចទេលិទេកា យហាទាឌាតិ៍ សេវា ចក្កទតតំ អត្យុក្កិទិត្វា បទិសាឃ សដ្ឋិ ចាត្យុយហាទាឌិកឌេចទេលិកំ អកយាសិ, អឆស្សុ ចត្តាទេទា យហាទាឌាទេតា ជិត្តាយាលកត្តុ- ហត្វា ឌេចកាលាបទិចុតា បដ្ឋក្កយតំ កត្វា តំ អាឌាឃ ចាត្យុយហាទាឌិកឌេចទេលិកំ កត្វា ទឌ្ឌំ អឌំសុ, តស្សុ បទិសាឃ បទិចុតស្សុ តស្វិ៍ ទឌ្ឌំ កទេទាត្តស្សុ ឌិទេឈា អដ្ឋា ឌិតិចទេត្តា៍ សេវា តត្វុបិ តលិ្យស្បុទេទត្យុ យសទេក្កាទេត្តា ដ្ឋក្កលិ្តតា កាទំ ឌទេស្សុសិ៍ តទេតា ចត្តាទេទា យហាទាឌាទេតា កិត្តុទេលា យហាទាឌ ដ្ឋក្កលិ្តទេតាតិ បុដ្ឋិស្សុ៍ ត្តាយប្យាឌេចទេលិកា កតទត្យុ ទេលា ដាតំ ទយលិឃត្តិ, ឌេច បទេទសំ ដ្ឋបដ្ឋាកយត្យុស្សុសឌិសា យឃំ៍ តាចតិំសឌេចទេលិទេកា ត្តាទេតា សតក្យុទេលាត ទយលិទេឃាតិ៍ យត្តាតា ចក្កទតតំ អត្យុក្កិទិត្វា អត្តទេតា បទិសបទិចុទេតា តាចតិំសាកិយុទេលា បិឃាសិ, អឆស្សុ សទេក្កា ឌេចទាឌា ជិត្តាយាលកត្តុហទេត្វា ឌេចកាលាបទិចុទេតា បដ្ឋក្កយតំ កត្វា តំ ហទេត្វ កទេហត្វា ត្តាទេតា ៦ហិ យហាទាឌាតិ អាហ៍ តទេតា ទទេត្តា ឌេចកាលាបទិចុតស្សុ កយតកាទេល បទិលាឃកទតតំ ចក្កទតតំ អាឌាឃ សដ្ឋិបទិសាឃ យត្យុស្សុបចំ ឌ្ឋតទិត្វា អត្តទេតា ឈទំ បិចិសិ៍ សទេក្កា យត្តាតំ សក្កកចតំ ទេតត្វា ឌេចតា ទេត្វ ទោកាដ្ឋាទេស កត្វា អត្តទេតា ទឌ្ឌំ យទេឌ្ឋក្កិត្តិត្វា អឌាសិ៍ តទេតា បដ្ឋាឃ ទេត្វបិ ទាឌទេតា ទឌ្ឌំ កាទេទស្សុំ៍ ៦ចំ កាទេល កដ្ឋទេត្ត សទេក្កា សដ្ឋិសតសហស្សាឌិកាតិ តិទេស្សុាច ចស្សុទេកាឌិទេឃា អាឃុំ ទេលទេបត្វា ចចិ៍ អទេត្តា សទេក្កា តិត្តាត្តិ, សេវាបិ តទេឆច ឌេចទឌ្ឌំ កាទេទត្វា អាឃុក្កុទេឃត ចចិ, ៦ទេតត្យុ បិទេឃត លត្តិស សក្កា ចចិំសុ, យត្តាតា បត យត្យុស្សុបទិហាទេទត ឌេចទឌ្ឌំ កាទេទសិទេឃច, តទេស្សុចំ កាទេល កដ្ឋទេត្ត កឹទេឃ្យាទេសា យត្តាឃ កាយតលុ្យា ដ្ឋប្យឌ្ឌំ, សេវា កិទេយ្យុ ដ្ឋបត្តុទទេឌ្ឋត៍ សក្កំ យាទេទត្វា ៦កទឌ្ឌំ កទិស្សុាយឹតិ ចិទេត្តសិ៍ សក្កំ បត យាទេទត្យុំ ត សក្កា, កាយតលុ្យា បទេតសា ចិបត្តិយ្យុលិ៍ តឆាហិ៍

៦៍

ចទយលោ ស្យុលត្តលោ, អលិដ្ឋាចិហទេតា ភទេទា;

ត្តាឆចា បទត្វចា កិត្តិ, ត សាតំ ចិត្តុទេត សឌា៍

3ˆ

តហ្យាឃ ឌាឃេត េឃាេកា,

តហ្យាឃ ឌាឃេត កឃំ;

តហ្យាឃ ចិប្យយុត្តស្ស,

ភត្ថិ េឃាេកា ក្យេតា កឃំ៎

3̃ˆ

តហ្យាភាេឃា ភេទា ឧត្ត, ទាឌេចាទាឌិឃប្តុចំ;

ហត្តេឆ្នាឌិកំ ក្យក្ល, បិបុឈាតិ ចិហញ្ញាតិ៎

၄ˆ

េឃភ េលិេកភ ឌាេតភ, ឃភា ឌឹឃត្តិ បិលិេភា;

េលត្តំ ចត្តុំ ហិទេញ្ញាច, កចាឃ្សំ ភាឃេបិទិឃំ;

ឃញ្ញត្តាេយភ េឃា េលិេកា, បហាតេញ្ញាច ចិញ្ញ្យភាតិ៎

តេតា អព្ពិន្នាចិហតស្ស តស្ស អាឃុឃន្លាេទា បរិហាឃិ, ឌេទា ឃទឹទំ បហទិ, យត្យស្សឃទឹទេញ្ញាភាឃ ភ េភចេលិេកកិញ្ញតិ, តឆ េឃា េភចេលិកា កឃ្សិត្វា ពាត្តុយតីភកាទុឃ្យាត់ បិចិឃិ, ក្លឃ្យាភបិេលិ តស្ស អាកតកាចំ ទាឌក្យលំ ភិេចេភឃិ៎ ទាឌា ទាឌក្យលិ អាកត្តា ក្លឃ្យាេភេយច អាឃត់ បញ្ញាេបឃិ៎ តេតា យន្លាតា ក្លឃ្យាេភ បញ្ញត្តចទាឃេភ ភិបេន្តា អត្តូាភេឃឃ្សំ កេប្យឃិ៎ តេតា អយន្នា េភច ត្យយ្យាក់ បទេតា កិត្ត កេឆឃាយាតិ បុន្និឃុ, យយ បទេតា ត្យេយត្តាយំ ឃាឃត់ យហាឌភស្ស កេឆឃ្យាឆ, យន្លាត្យយហាទាឌា ក្លិឃហស្សឌឹបបទិចាេទឃុ ចត្យឃុ យហាឌឹេបឃុ ចក្កចត្តិទេជ្ជ កាេទត្វា ចាត្យយហាទាឌិេកឃុ ទេជ្ជ កាេទត្វា លត្តិឃឃក្កាត់ អាឃុបរិយាេលាភ

ទេវលោកេ រជ្ជំ ការេត្វា កាលមកាសីតិ។ សោ ឥទំ វត្វា កាលំកត្វា យថាកម្មំ គតោតិ ឥមមត្ថំ បកាសេតុំ ភគវា ចតុមហាបរិសមជ្ឈេ ឥមា គាថាយោ អាហ។

៧។

យាវតា ចន្ទិមសុរិយា, បរិហរន្តិ ទិសា ភន្តិ វិរោចនា;

សព្វេវ ទាសា មន្ធាតា, យេ បាណា បថវិស្សិតា។

៨។

ន កហាបណវស្សេន, តិត្តិ កាមេសុ វិជ្ជតិ;

អប្បស្សាទា ទុខា កាមា, ឥតិ វិញ្ញាយ បណ្ឌិតោ។

៩។

អបិ ទិព្វេសុ កាមេសុ, រតិំ សោ នាធិគច្ឆតិ;

តណ្ហក្ខយរតោ ហោតិ, សម្មាសម្ពុទ្ធសាវកោតិ។

តំ សុត្វា ពហូ សោតាបត្តិផលាទីនិ បាបុណិំសូតិ។

១០។

ឥតិ គតិនិយតានំ ពោធិយា ឧត្តមានំ;

សកវសមុបនេត្វា ទេតិ ទុក្ខាតិតណ្ហា;

អតិឃតាកាតិកាត៌ កា កឆា យាឪសាត៌;

ឌហឆ តយិតិ យត្តា េកា កឌេច្យា តិចត្ទុំតិ៍

យហាយគ្គាត្យចត្ទុំ អដ្ឋយ៉៍

ដ៍ ត្យគ្គចយ្ទចាលិឌកចត្ទុយិ្យអឃយាត្យបុព្ទឹកឆា

ឌឲ្យឹេប កិរ បិដលិបុត្តតកេរ ត្យគ្គចេយ្ទា តាយ ចាលិឌេកា អេហាសិ ចាលិឌកកេយ្ទត ឌិចយាេតា៍ េសា អបរកាេក សត្ថចាេហតិ សង្គិ កាយតិកយឌតបគ រាឌឆាតិស្យ ចាលិឌ្ឋ បេឃាឌឃយាេតា ចិចេរតិ, តស្មិ សយេឃ កកចាេតកកិក្ខសហស្សបរិច្ចេតា ឌតបគចាទិកំ ចេរតិ ពាហុ េគចយត្យេស្ស សំសារកគ្គារា ក្ខត្តាេរេគ្គា៍ តគា េសា កកចត្តំ អគ្គស គ្គត្តិសលក្ខលាត្យឲ្យឌ្ឋាតបតិយល្លិតំ ឌលយាតស្យចណ្ហេយទុំ ចិឃចិេរាចយាត៌ យហាកិក្ខសឈ្ឈបរិច្ចតំ, ឌិស្វា បេរយឹតិឃា ឲ្យដសទឹេរា អញ្ជាលិ បក្កឃ្យាកកចត្តំ ក្ខបសក្កយិត្វា ចគ្គិត្វា សាឃេល្យាកកចត្តំ កេត្តត តិយេត្តសិ ត្យគ្គសាេស អបរិចិតកាេចត៍ អឆស្ស កកចា ចិកាលេកាឌតា បដិចិេតា តឆាកតាតិ អាហ៍ អឆ េសា កកចត្តំ ចគ្គិត្វា កិ កេត្ត កកចត្តា ចិកាេល ក្យឌ្ឋាស្សត្តិតិ, អឆស្ស កឆំ បដិគ្គ កកចា អដ្ឋចិឆំ បិត៌ តឆាកតាត៌ ចិកាេល ក្យឌ្ឋាតុំ កប្យតិ៍ េសឃ្យចិឆំ, អឲ្យបិត៌ ឌឲ្យបិត៌ េចាចបិត៌ េយាចបិត៌ ឲាទ្យសកបិត៌ យឆ្យបិត៌ យគ្គិកបិត៌ សាល្វកបិតគ្គិ៍ តំ ស្យត្វា ចាលិេឌា សហសក្ការរាេសហិ យគ្គិកបិត៌ កត្វា ត្យគ្គបយុលស្ស កិក្ខសឈ្ឈស្ស អគាសិ, សកិក្ខសេឈ្ឈា សត្ថា បរិក្យត្តបិតិឃេរេសា តស្ស ឆយ្ទំ េគេសត្វា ឌតបគចាទិកំ បក្កាយិ៍ េសាបិ បសត្តយាតេសា ហុត្វា តិចេត្វា សគ្គិ ចាលិឌេកាហិ េតស្យ េតស្យ ឌតបេគស្យ ចាលិឌ្ឋ បេឃាេឌេត្វា យហាចត្តតិឃំតាយ កត្តាទំ បិបុលិ, តត្ត េតសំ សេត្តាស្យេឃច សកេដស្យ បិតិឃំ បរិក្ខឃយកយាសិ៍ តត្ថ សត្តាយត្យស្សាត៌ច ពាលិចគ្គាត៌ច បិតិឃំ តាេហាសិ៍ អឆ េសា ចាលិេឌា បិបិសាកិក្ខេតា េតស្យ េតស្យ សកេដស្យ បិតិឃំ បរិេឃសេត្តា ចិចេរតិ៍ អេឆកស្មិ សកេដ យត្យស្សា តំ ឌិស្វា កាទ្យេត្តាត ឲត្ថាកច្ឆ, ត្តាយស្មិ េកាត្យអេត្ត េឆាកំ បិតិឃំ អត្ថិ បិចាតិ ចឌិស្យ៍ ត េតា េសា កត្តា បិតិឃំ បិចិ៍ តស្ស តំ េរសំ យគ្គិកបិតេរសសឌិសំ អេហាសិ, បិចេត្តាច េសា ឲចំ ចិេត្តសិ៍ សយ្ទាសឲ្យគ្គស្ស តគា េយ ឌិត្តយគ្គិកបិតស្ស តិស្សេគ្គា អឌ្ឋ សយ្យេត្វា កចិស្សតិតិ អេឆ្ឆទត្យតចិេត្វា េសាយតស្សឌាេតា កត្តា សឃេយច ចាដិឃា បិឆាត៌ ចិចទិ៍ សកលិបិ សា ចាដិ យគ្គិកបិេតត បរិបុណ្ហា អេហាសិ៍ តេតា េសា រ សច ត្តំ ឲ្យឌចត្តំ អបរិក្ខឃំ ឌិត្តបិតសឌិសំ បិតិឃំ ឌិស្វា បេរាឃ ឹតិឃា ឲ្យដសទឹេរា ក្ខេឈ្ឈាេសសិ សេត្តា បិតិឃំ បិចត្វតិ៍ តំ ស្យត្វា សេត្តា សត្តិបតិត្វា បិតិឃំ ឌិស្វា អត្យតចិត្តា ឌាតា៍ ចាលិេឌា េតសំ យេឌ្ឋាត្យគ្គាត្យកាចំ បកាេសេត្តា អាហ៍

បស្សេឆគំ កចេត្តា េកា, អាត្យកាចំ យេហសិេតា;

អចិន្តតិឃយឆ្វេទ៌, សត្តិដ្ឋិក យកាលិកំ៌

១៌

បសត្ថយតសា ត្យេន្ល, ជិត្ថ បរិតឹឃកំ យឃា;

ចិបន្ធូតិ ត្ថុងារតេច, តំ ងាតំ យុតិចាហសា៌

១៌

ឈ្មេចត្តិ ស្យុលត្ថិច, សឹតលំ យឈុទេរា ងកំ;

ជិត្តុបរិតំច ចេងចាតំ, ឌាតយត្យូតយក្លូឃំ៌

៣៌

សឹលចទេត្តស្យ ទោកា តាយ, ត ងទេងឃ្យ ចិចក្លូទោហា;

ត្តុឆ ទលិទោក បទទេត្តុច, ស្យុលគំ ងាត យ្យុត្តុយំ៌

៤៌

ឃឆិ ន្ធិតំ ពទេហត្វាត, បិចត្យ យឈុទេរា ងកំ;

កាឌតាតិច ប្ញុទេត្វា, ឃត្យ សទ្ធោ ឃឆិន្ធិតត្តិ៌

ឲចន្ធ្យា បត ចត្វា សទ្ធោ យត្យុទេស្សុច ពាលឹចទេន្ចច យុគ្គិពទទេសទេតច សត្តទេប្បសិ៌ តទេតា តទេតា អាពតាបិ បរិតឹឃំ បិចទេត្តាច បរិតឹឃំ អក្លូឃំ អទេហាសិ៌ តទេតា ចាហិទេឌា សត្វចាទេហហិ សទ្ធិ ចាហិន្ចូ បទេឃាទេឌត្វា សពតពទ៌ អាពន្ធទេត្តា កពចត្តិ បស្សិត្វា ពយិស្សាយឹតិ ទេចញ្ចុចតំ ពត្វា សត្វាទ៌ ចគ្គិត្វា ពតាត្យុទេព្ហា ឲពយទេត្ត តិសឹជិ៌ សត្វាបិ ទេតត សទ្ធិ យឈុទបជិសត្វាទយកាសិ៌ ក្តុបិសទេកាបិ កទេត្ត ត្យយក្សា បរិជិហាទិឃំ ជិស្វា

បសន្នោ ចន្ទិត្វា កយិស្សាមីតិ អាកតោយិ៍ញ្ញចន្ទោ ចន្ទោ បាដិហារិយត្តិ ចិត្វារេត ពឆេសិ៍ អឆស្ស ភកចា ឆយុំ ខេសសេិ៍ សោ ឆយុំ សុត្វាត សត្វារេ៍ ស្វាតតាយ តិយត្តេត្វា យហាគាត៌ គត្វា អត្តតោ កេហយេច អកយាសិ៍ សោ តតោ បដ្ឋាយ គាតាឌីតិ បុញ្ញាតិ កត្វា តតោ ចុតោ ខេចលោកេ ក្វាគសឃោឌតិកេ ពតកចិយាតេ ខេចច្ឆរាបរិចុតោ ខេចិស្សរិយសយត្ការតោ តិដ្ឋត្តិ៍ តស្ស បុដ្ឋាកយុបកាសតត្វំ តត្វ តត្វ ខតេកាឌតេសុ ឌិដ្ឋាយឃេហិ យុទ្ធិកបាតេហិ បរិបុណ្ណា អហោសិ៍ បាតិមំ បិចិត្វា ខេចា តច្ឆត្តិ ចាខេត្តិ កិញ្ញអត្តីតិ៍

៩៍

ត ចិបុលឌិតសារេ ឌាតយាតោ ឌតេចំ,

លតតិ ចិបុលកោក៌ តោឃយត្តស្ស ឌាតា;

ចិឌិតក្យាលាកលា កោ តឹសុ ចត្វុសុ តុយ្យោ

លតឆ ពលុ ចិសេសំ ឃឹលចត្តេសុ ឌាតាតិ៍

ញុទ្ធចយុចាលិឌកស្ស ចត្វំ តចយំ៍

១០៍ ទ្វបខេចិយា ចត្វុយិ៍អយយាតុបុត្តីកថា

អតីតេ កិរ ចិបស្សិស្ស ភកចតោ កាលេ តស្មិំ តករេ ឲកា កាយគារិកា ចិហារេ អាហិណ្ឌត្តី ឲកំ កិលិតកិក្ខុំ ឌិស្វា កយ្យាតហគយា វ្បសង្កមិត្វា ចន្ទិត្វា ភត្តេ កោតេ អាឌាលេឆា សរិរំ បិញ្ញឲតីតិ បុច្ឆិ៍ តេតាបិ ភកិតិ លរាឌាលេឆា ឃេ បិញ្ញឲតីតិ ចុត្តេ សា តេតហិ ភត្តេ អហំ តំ ខរាក៌ ទ្វបសយេស្សាមីតិ តិយត្តេត្វា កេហំ កត្វា តំ បចត្តិ យាតាបិតុត្តំ កឆេត្វា តេហិ អត្វញ្ញាតា បុត ឌិចសេ តាតក្ករសេត គេសន្ធាហារំ សយ្យាខេសិ, តតោ សោ ភិក្ខុ បុតឌិចសេ ឌីចរំ បារុបិត្វា ភិក្ខាយ ចរត្តោ តស្សា កេហំ កត្វា អដ្ឋាសិ៍ សា ឆេរំ អាកតំ ឌិស្វា សោយតស្សឌាតា បត្តំ កហេត្វា អាសតំ បញ្ញាបេត្វា អគាសិ៍ តត្វ តិសិត្តំ តំ អាហារេត សាឆុកំ បរិចិសិត្វា សក្ការ យកាសិ៍ អឆស្សា សង្ខាតាលេត ក្សត្តយត្តេយេច សោ អាឌាលេឆា ទ្វបសមិ៍ តតោ សោ ទ្វបសត្តរោកា ឥុតិយឌិចសេ តស្សា កេហំ តា កយាសិ៍ អឆ សា ចិហារំ កត្វា តំ ចន្ទិត្វា កស្វាតាកតត្វាតិ បុច្ឆិត្វា តេត ឃេ ភកិតិ ញ្ញាឆិ ទ្វបសមិ, តស្វា តាកតោស្មីតិ ចុត្តេ សា សាឆុ ភត្តេតិ សោយតស្សឌាតា កេហយេច អកយាសិ៍ សា តេត បុញ្ញកម្មេត កាលំ កត្វា ខេចលោកេ តិដ្ឋត្តិ៍ តស្សា តត្វ ក្វាគសឃោឌតិកំ ពតកចិយាត់ តិដ្ឋត្តិ៍ សា តត្វ ខេចិស្សរិយំ អតុភចត្តី លញ្ចត្ថុរំ លេបេត្វា អយ្យាំ ភកចតោ កាលេ ឌម្ពីបេ ខេចបុត្តតករេ វ្គឌិច្ឆព្រាហ្មណកុលេ ឌេដ្ឋព្រាហ្មណស្ស ភរិយាយ កុច្ឆិម្ហិ បដិសត្ធិំ កណ្ហិ សា បរិបាក យត្វាយ យាតុកុច្ឆិតោ តិក្ខមិ៍ តស្សា យាតុកុច្ឆិតោ តិក្ខត្តកាលតោ បដ្ឋាយ

ទិវសេ ទិវសេ អឌ្ឍឌ្ឍនាលិមត្តំ តណ្ឌុលំ និព្ពត្តតិ។ តស្សា រូបសម្បត្តិំ ទិស្វា បសន្នា មាតាបិតរោ រូបទេវីតិ នាម មកំសុ។ បច្ឆា តំ បតិរូបេន ទារកេន និយោជេសុំ។ អថស្សា តណ្ឌុល- នាលិមត្តំ គហេត្វា បចិតុំ អារទ្ធេ វុដ្ឋិតិដ្ឋិតមំ នាទិញ្ញូតញ្ញូ សប្បិតេលតិតនដ្ឋិទាទិភោគសម្ពា ឧឌុមនិចាទិពហុកក្ខព្ពា ពនលិបតសម្បុណ្ណាអាទិរូបភោគលាភា ភាជនានិ បូរេត្វា និព្ពត្តតិ, តាយ ហេតុន គហិតំ គិញ្ចិ ហាននិយំ ភោជនិយញ្ច បូតិភាវំ ន គច្ឆតិ, កណ្ណិលិ គហេត្វា សគលនគរវាសិនោ ភោជេន្តិយាបិ ឧគគរន្ធមត្តំ កត្តំ គហិតដ្ឋានំ ន បញ្ញាយតិ។ ឧចំ អបរិក្ខយបុញ្ញា អហោសិ, សគលភោចបុត្តនគរេ ធន្ធុរិយាច បិគបី អហោសិ, អថ សា បញ្ចសតកិក្ខូ និមន្តេត្វា និច្ចំ សគនិវេសនេ ភោជេតិ, តទា តេសំ អត្ថេរ បដិសម្ភិទាបត្តោ មហាសក្ខរក្ខិតត្ថេរោនាម ខ្ពមិស្សា បុញ្ញានុភាវំ ទិព្វចក្ខុនា ទិស្វា ន ជានាតិ ឧសា អត្តនា បុព្ពេ គតគម្មំ យន្តនាហំ អស្សា បភាវេសម្បត្តិ ឧគទិវសំ តស្សា និវេសនេ ក្រុញ្ជិត្វា អនុមោទនំ ពវេទន្តោ ជានាសិ គរិនិ តយា បុព្ពេ គតគម្មន្តិ បុច្ឆិ, ន ជានាមិ ភន្តេ។ វោហុមិច្ឆាមីតិ, អថស្សា ថេរោ បុព្ពគម្មំ បភាវេន្តោ។

១។

ឧគ្គតុទេហ ភូទេតា គរេប្យ,

ចិបស្សីនាម នាមកោ;

អហោសិ លោកេ លោគគោ,

នាមកោ លិគ្គាន្ធតោ។

២។

តទា តស្មិំ បុរេ រម្មេ, អាសិំ ត្វំ គាមទាសិកា;

អាហិណ្ឌន្តី ចិហារស្មិំ, អទ្ទក្ខិ ឌិតសាចគំ។

៣។

ទោភាត្វំ គិសំ បណ្ឌុំ, អស្សាសន្តំ មុហុំ មុហុំ;

ទិស្វាន កម្បិតា ចិត្តា, និមន្តេត្វាន តំ មុនិំ

៣

ភេសជ្ជញ្ច ភត្តញ្ច, អទា ត្វំ តេន សោ យតិ;

អញ្ញាតវេសោ អតិថោច, អហោសិ អនុបទ្ទវោ

៤

តតោ ត្វំ តេន កម្មេន, សុកតេន តតោ ចុតា;

ជាតាសិ ទេវលោកស្មិំ, សព្ពកាមសមិទ្ធិនី

៥

តត្ថ តេ បុញ្ញតេជេន, បិសាចោ រតភាយោ;

មហិច្ឆបិសតាកិណ្ណា, កុជិការេហិ លដ្ឋេតា

៦

ភេកាក្ខសតាកិណ្ណា, សឃនាសនយុត្តោ;

អច្ឆរាសតសំកិណ្ណា, នច្ចគីតាទិសំកុលោ

៧

ទប្កាប្ពឌប្ញុសត្តីស, ឞ្ទកបុត្តាកបដលិ;

ភាកាឌិតទ្វសេល្ដហិ, បល្ដិត្វឃ្យាភបត្តិហិ៍

៩៍

បក្វុបុប្បលកញ្ញអារ, ញត្ថកាភតបល្ដិតេព;

បឆ្វបត្តាលិបលីហិ, សារសីសរសំញុតេល៍

១០៍

តេចបុតេត្តហិ តេតេពហិ, ពឆា តេចង្គរាហិច;

ភិក្ខុស្សេច បហាតេកាតេក, ចិបាតេភ បភតគ្គតេភ៍

១១៍

ត្វបេចំ តេចតេលិកបិ្យចិត្តបាភា បហាឃសំ;

អត្តាភំ ចិពិភាបេត្វា, ភិត្ញុតេព តេកាពតេប ឌិតេភ៍

១២៍

ឌប្ញូមិបេ ត្ពុឆាតិ ព្វំ, ភិត្ពាត្តា ស្កិតេព ញុតេល;

បុត្តាបត្តាគុណាចាសា, ទ្វេបតក្កា បិឈំចឆា៍

១៣៍

ឯវំ តេ ទេវលោកស្មិំ, ទេវិស្សរិយមុត្តមំ,

ពុយំ តេ ពុឆ លោកស្មិំ, សព្ពំ យាតុសិកំ សុតំ។

១៣។

ចិបស្សិយុតិតោ កាលេ, ត្វំ ពស្សកស្ស កិច្ចតោ;

អទា ទាតំ កិលិតស្ស, តស្ស តំ ផលមីទិសំ។

១៤។

កាតព្វវិញ្ញាសទា បុញ្ញា, ពុទ្ធខេត្តេ សុលប្បងំ;

តស្មា ត្វំ សព្វទា ភទ្ទេ, ឧស្សុក្កា កុសលេ ភវាហិ។

ឯវំ សោ តស្ស បុរិមត្តភាវេ កតកម្មំ បកាសេត្វា ពុទ្ធាទិ បុញ្ញក្ខេត្តេ អប្បមាទា ភវាហិ អនុសាសិ។ សា ទេវស្ស ធម្មទេសនំ សុត្វា បរមសោមនស្សា តទា បញ្ចាយ ទាសាគីសុ ឥតរា បុញ្ញានិ ករោន្តី ទេវតេ សោមនស្សេន សោតាបន្នា អរិយសាវិកា អហោសីតិ។

១៩។

ពុតិ តរុណកុមារី បុញ្ញកម្មេសុ សាទរំ,

អថិទិតកុលយត្វា ទត្វា កិច្ចស្ស ទាតុំ;

ទិថិយត្ថុជសុខំ សាលព្ឆ តុទេយ្យកចត្តា,

ចិទិតកុសលបិកា កិំ ភ លក្ខេធ សត្តិ។

ន្ទបេឆខិឃា ចត្ទិ ឥឃឃិ៍

ឆយុេឃាញ្ឋពចេក្កា បឆេយា៍

Proper display of the text below may depend on webfonts, which in turn require being connected to the internet

តត្តិយរាជចរេក្កា

១១៍ តត្តិយរាជស្ស ចត្តុយិព្រអយយាត្បុត្តិ៍កឆា

ញ្ចុតោ កិរ កប្បសតសហស្សមត្ថកេ បត្ថុមុត្តុរោ តាយ សត្ថា លោកេ ឧប្បជ្ជី សទេចកំ លោកំ សំសារកន្តារា ឧត្តារេន្តោ៍ តស្មិំ កិរ សមយេ ឲ្យកោ កុដុម្ពិកោ សត្ថុ ធម្មទេសតំ សុត្វា បសន្នមានសោ ពុទ្ធប្បមុខំ ភិក្ខុសង្ឃំ តិមន្តេត្វា មហាទានំ សន្ទត្វា អត្តនោ ភចតំ ទេចភចតមិច អលង្ករិត្វា ពុទ្ធាទេហំ មហាសតំ បញ្ញាបេត្វា ឧត្តា ភចត្ថំ ឃាធិ ករលោឃំ ភន្តេ ភចចតោ ភត្តក្កស្ស ឧបសង្កមតាឃាតិ៍ អឆ ភចចា ភិក្ខុសង្ឃបរិចុតោ មហតា ពុទ្ធាតុភាវេចត ឧត្តា តិសីទិ បញ្ញត្តចរពុទ្ធាសតេ, តទោ កុដុម្ពិកោ ហដ្ឋោ ឧទគ្គោ សបរិសោ ភចត្ថំ បរិចិសតិ អតតកេហិ មធុរន្នបាតាដីហិ៍ តទា តស្ស ភចតោ សាសតេ ឆុតង្គធរាតំ អគ្គោ ចសភត្ថេរោតាយ មហាសាចកោ សបទាតចរត្តត បិណ្ឌាយ ចរមាតោ តស្ស កុដុម្ពិកស្ស គេហទ្វារេ អដ្ឋាសិ, អឆ សោ ឆេទំ ជិស្វា ភន្តេ សត្ថា អន្តោគេហេ តិសិន្នោ, តុម្ហេបិ បចិសធាតិ ឃាធិ, ឆេរោ អបចិសិត្វាច អគមាសិ, កុដុម្ពិកោ ភចត្ថំ ឧបសង្កមិត្វា តមត្ថំ ចត្វា កិំ ភន្តេ សទេចកេ លោកេ ភចចតាបិ ឧត្តរិតរោ គុណេហិ សំចិជ្ជតីតិ អាហ៍ អឆស្ស សត្ថា បុត្តោបមំ ឥស្សេត្វា ឆេរស្ស គុណេ ចណ្ណេន្តោ ឲចមាហ៍

១៍

បិណ្ឌត្ថិ ភិមុល់ កត្វា, បិតិមោត្ថាធិសំចទំ;

សមាធិន្នាធុតង្គាន, អប្បិឆ្នា មុភិស្មតចោ៍

១៍

ភិច្ច មត្តកឃុទ្ធិព្រាភទ្ធា ឃោធាច ជប្បិតា;

បុញ្ញាតំ ចត្តុក្ខុតា តេ, ឧេចមាត្មសកា ជិត៍

១៍

ឆាមេហំ ចណ្ណចត្ថំ, សីចេឃ្យប្បិធ ឌីចទំ;

ញុទ្ធបុត្តា យហាភាកា ភ ឆាទេត្តិ ពឆាចិឆំ៉

៣៉

ឆាទេត្តិ ទេព បំសុក្លុលំ, សញ្ឈាដេត្វា បិលោតិកេ;

ចឈាន្ឋាឝតចោលំច, ឌាន្ឋាលោក ចិចន្ថិតា៉

៤៉

សាឌិឃាយិ សឝា ហឃ្កទា, ក្លុបិសកាតិយត្តតំ;

តេច សាឝេត្តិ សឃ្ញុឌ, បុទេត្តា បិសកាឃាចតំ៉

៥៉

សបឝាតេភ ឃំ លឌ្ឋំ, លុ្ចំចាបិ បលឹពកំ;

ពោភ ញុស្សត្តិ ទេយ បុត្តា, ទសកោឆចិចន្ថិតា៉

៦៉

តិបន្ថាយិ អហំ សាឆុ, សត្តទេព សឃតេ ស្បុកេ;

ភ ទេព សេឃៀ បកេបត្តិ, ឃំសាទកឃគឹទុកា៉

៧៉

ជាតា សតកបេតេត, ករេប្យន្តិ ភ្លុរិយាបឆំ;

តេកក្ខុមិសយាកិណ្ណា, បរិសារេភសុ ចសាយហំ៕

៩៕

ញុឌ្ឍបុត្តា តធាឆ្លត្តិំ, ត កភា បចិសត្តិ តេ;

ទុក្ខម្ហេល សុសាតស្មិំ, អញ្ញទាកាសេ ទបត្តិ តេ៕

១០៕

ភារេចត្វា ភចតាសាឃ, រេហតុំ ភាចតយុត្តមំ;

អហំ ការេយ ចសិស្សាមិ, បរិបេត្តា ឌតតំ សិចំ៕

១១៕

ទបត្តិ មម បុត្តា តេ, បត្តុសេតាសេត កកា;

តេសំ មហត្តរេទា សេត្តា, ឆេរេទាឃំ ចសរេភា មហា;

ស្វតបរិបេរិ ស្វតក្កុក្កា, ឆាភេតាឃំ មម សាសេតតិ៕

ឲចំ ភកចា ហត្ថិ ខ្លឹបិត្វា ធត្តយណ្ហលេ បហរេត្វា ចិឃ ឆេរស្ស ឮរេណ បកាសេសិ, តរេតា រេសា តស្ស ឮណកធំ ស្វត្វា សឃញ្ជិតំ ជាតត្តុំ កាយឃយារេតា ឃត្តុតាហំ អតាកេត អញ្ញាតរេស្ស សម្ពាសម្ពុទ្ធស្ស សាសេត ស្វតក្កុឆទាតំ អរេក្កា កចិស្សាមីតិ តំ ជាតត្តុំ បរេត្វេត្តា ភកចរេតា បរិឥម្ហលេ តិបន្តិំ, សត្វា តំ ការេណំ ខ្លបបទិក្លិត្វា ភ្លុរេតា កប្យសតសហស្សមត្វេក រេកាតរេយា តាយ សត្វា ខ្លប្បន្តិស្សតិ៕ តុំ តភា ស្វតក្កុឆទាតំ អរេក្កា ហុត្វា កស្ស រេបិតិ បញ្ញាឃិស្សតីតិ ញ្យាករេណ មភាសិ៕ តរេតា បដ្ឋាឃ រេសា រេសាមតរេស្សា បុញ្ញាកម្មំ កត្វា តរេតា ចុរេតា រេឆចមតុរេស្សុសុ រេឆចិស្សុទិឃំ អតុភចរេត្តា ចិបស្សីសម្ពាសម្ពុទ្ធកាលេ ឲកសាឌរេកា តាយ ព្រាហ្មណោ ហុត្វា មហាភាតំ អភាសិ៕ តរេតា ចុរេតា

កស្សបសម្មាសម្ពុទ្ធេ បរិនិព្វុតេ ពារាណសិនគរេ ពារាណសិសេដ្ឋិ ហុត្វា និព្វត្តេត្វា ជាតាតីតិ បុញ្ញានិ កត្វា តតោ ចវិត្វា សំសារេ សំសរន្តោ ឯកស្មិំ ពុទ្ធន្តរេ បច្ចន្តេ ឃរកេសុ បតុស្សេសុ ពារាណសិយំ ឯកោ កុដុម្ពិកោ ហុត្វា និព្វត្តិ។ សោ ឯកាយំ កុដុម្ពិកោ អរញ្ញេ ជង្ឃាវិហារំ អនុវិចរន្តោ បច្ចន្តិមេ ជនបទេ អរញ្ញាយតនេ អញ្ញតរំ បច្ចេកពុទ្ធំ អទ្ទស។ សោ ច បច្ចេកពុទ្ធោ តត្ថ ចីវរកម្មំ ករោន្តោ អនុវាតេ អប្បហោន្តេ សំហរិត្វា ឋបេតុំ អារទ្ធោ។ កុដុម្ពិកោ តំ ទិស្វា ភន្តេ កិំ ករោថាតិ បុច្ឆិ។ សោ បច្ចេកពុទ្ធោ អប្បិច្ឆតាយ តេន បុដ្ឋោ ន កិញ្ចិ វុត្វា ហោតិ។ សោ ចីវរទុស្សំ នប្បហោតីតិ ញត្វា អត្តនោ វត្ថសាដកំ បច្ចេកពុទ្ធស្ស បាទមូលេ ឋបេត្វា អគមាសិ។ បច្ចេកពុទ្ធោ តំ គហេត្វា អនុវាតកំ អារោបេន្តោ ចីវរំ កត្វា បារុបិ។ កុដុម្ពិកោ ជីវិតបរិយោសានេ កាលំ កត្វា តាវតិំសភវនេ និព្វត្តិត្វា តត្ថ យាវតាយុកំ ទិព្វសម្បត្តិំ អនុភវិត្វា តតោ ចវិត្វា ពារាណសិតោ តិយោជនមត្តកេ ឋានេ អញ្ញតរស្មិំ គាមេ និព្វត្តិ, តស្ស មាតាបិតរោ គណ្ឌិយោតិ [គណ្ឌីតិនាមំ ព្យាតិសត្តុ] នាមំ អកំសុ, តស្ស សត្ត ភាតរោ អហេសុំ, សេសា ឆ ភាតរោ នានាកម្មន្តេសុ ព្យាវដា មាតាបិតរោ បោសេន្តិ។ គណ្ឌិយោ បន អកម្មសីលោ គេហេយេវ ចរតិ។ តស្មា តស្ស សេសា កុជ្ឈន្តិ។ មាតាបិតរោបិ គណ្ឌិយំ អាមន្តេត្វា ឱវទន្តិ។ សោ តុណ្ហីភូតោវ។ អថាបរស្មិំ សមយេ គាមេ នក្ខត្តំ សង្ឃុដ្ឋំ, តទា សោ មាតរំ អាហ។ អម្ម សាដកំ ទេហិ, នក្ខត្តំ កីឡិស្សាមីតិ, សា ធោត- វត្ថំ នីហរិត្វា អទាសិ, អម្ម ថូលំ ឥទន្តិ, សា អញ្ញំ នីហរិត្វា អទាសិ, តម្បិ បដិក្ខិបិ។ អថ នំ មាតា អាហ។ តាត យាទិសេ មយំ គេហេ ជាតា, នត្ថិ នោ សុខុមតរស្ស បដិលាភាយ បុញ្ញានិ, លភនដ្ឋានំ គមិស្សាមិ អម្មាតិ។ បុត្ត អហំ អជ្ជេវ តវ ពារាណសិនគរេ រជ្ជបដិលាភំ ឥច្ឆាមីតិ អាហ។ សោ សាធុ អម្មាតិ មាតរំ វន្ទិត្វា បទក្ខិណំ កត្វា បក្កាមិ។ មាតុយា បនស្ស ឯវំ អហោសិ។ កហំ សោ គមិស្សតិ, បុព្វេ វិយ ឥធ វា ឯត្ថ វា គេហេ និសីទិត្វា អាគច្ឆតីតិ, សោ បន បុញ្ញនិយាមេន ចោទិយមានោ គាមតោ និក្ខមិត្វា ពារាណសិំ គន្ត្វា សេនាគុត្តស្ស គេហេ បដិវសតិ, អថេកទិវសំ សោ តស្ស កម្មការេហិ សទ្ធិំ សល្លបន្តោ និសីទិត្វា បចលាយន្តោ សុបិនំ អទ្ទស។ មុខេន អន្តំ និក្ខមិត្វា សកលជម្ពុទីបេ បត្ថរិត្វា អន្តោកុច្ឆិមេវ បាវិសិ។ បពុទ្ធោ សោ ភីតោ មហាសទ្ទមកាសិ។ អថ នំ មហាសេនាគុត្តោ បុច្ឆិ។ គណ្ឌិយោ សុបិនំ អទ្ទសន្តិ អាហ។ អថ តេន កិមិទន្តិ បុដ្ឋោ កថេសិ, តទា សេនាគុត្តោ តំ អត្តនោ កុលូបកំ បរិព្វាជកំ បុច្ឆិ។ កោ តស្ស វិបាកោតិ។ បរិព្វាជកោ យទិ ភោ ឥត្ថី បស្សតិ។ សត្តទិវសព្ភន្តរេយេវ អភិសេកំ លភតិ, យទិ បុរិសោ បស្សតិ, តថេវ រាជា ហោតីតិ កថេសិ។ សេនាគុត្តោ តស្សា តំ កថំ សុត្វា ឥមំ មម ធីតរំ ការេមីតិ អត្តនោ សត្ត ធីតរោ បក្កោសិត្វា បដិបាដិយា បុច្ឆិ។ គណ្ឌិយស្ស សន្តិកេ វសថាតិ, សេសា សន្តា ន ឥច្ឆិំសុ, ន មយំ ជានាម ឥមំ អញ្ញាតកំ កុលបុត្តំ វា អកុលបុត្តំ វាតិ។ អថ កណិដ្ឋិកំ បុច្ឆិ។ សា មយ្ហំ មំ មាតាបិតរោ ទស្សន្តិ។ តេសំ វចនំ ន ភិន្ទិស្សាមីតិ សម្បដិច្ឆិ, អថ សេនាគុត្តោ គណ្ឌិយំ បក្កោសិត្វា អត្តនោ ធីតរំ ទត្វា តស្ស មហាសម្បត្តិំ អទាសិ។ តតោ សត្តមេ ទិវសេ គណ្ឌិយោ តត្ថ តត្ថ អាហិណ្ឌន្តោ រញ្ញោ មង្គលុយ្យានំ បវិសិស្សាមីតិ គន្ត្វា មង្គលសិលាបដ្ដេ សសីសំ បារុបិត្វា និបជ្ជិ, សោ ច ពារាណសិរញ្ញោ កាលង្កតស្ស សត្តមោ ទិវសោ ហោតិ។ អមច្ចា ច បុរោហិតោ ច រញ្ញោ សរីរកិច្ចំ ការេត្វា រាជង្គណេ និសីទិត្វា មន្តយិំសុ។ រញ្ញោ ឯកាវ ធីតា អត្ថិ, បុត្តោ បនស្ស នត្ថិ។ អរាជិកំ រជ្ជំ ន តិដ្ឋតិ។ ផុស្សរថំ វិស្សជ្ជេស្សាមាតិ។ តេ កុមុទបត្តវណ្ណេ ចត្តារោ សិន្ធវេ យោជេត្វា សេតច្ឆត្តបមុខំ បញ្ចវិធរាជកកុធភណ្ឌំ រថស្មិំយេវ ឋបេត្វា រថំ វិស្សជ្ជេត្វា បច្ឆតោ តុរិយានិ បគ្គណ្ហាបេសុំ។ រថោ បាចីនទ្វារេន និក្ខមិត្វា ឧយ្យានាភិមុខោ អហោសិ។ បរិចយេន ឧយ្យានាភិមុខោ គច្ឆតិ។ និវត្តេមាតិ កេចិ អាហំសុ។ បុរោហិតោ មា និវារយិត្ថាតិ អាហ។ រថោ កុមារំ បទក្ខិណំ កត្វា អារោហនសជ្ជោ ហុត្វា អដ្ឋាសិ។ បុរោហិតោ បារុបនកណ្ណំ អបនេត្វា បាទតលានិ ឱលោកេន្តោ តិដ្ឋតុ អយំ ទីបោ, ទ្វិសហស្សទីបបរិវារេសុ ចតូសុ មហាទីបេសុ ឯករជ្ជំ កាតុំ សមត្ថោតិ វត្វា តស្ស ធិតិំ ឧបធារេតុំ តិក្ខត្តុំ តុរិយានិ បគ្គណ្ហាបេសិ។ អថ កុមារោ មុខំ វិវរិត្វា

ឆ្លុលិកេកត្វា ឯកេន ការណេន អាគតត្តាតិ អាហ, ទេវ តុម្ហាកំ រដ្ឋេ បិបុណ្ណាតីតិ, រាជា នត្ថិ, ទេវត្តំ កតោ សាមីតិ, កតិ ទិវសា អតិក្កន្តាតិ, អជ្ជ សត្តមោ ទិវសោតិ៍ បុត្តោ វា ធីតា វា អត្ថីតិ, ធីតា អត្ថិ ទេវ៍ បុត្តោ ន វិជ្ជតីតិ, តេនហិ ការិស្សាមិ រជ្ជន្តិ, តេ តាវទេវ អភិសេកមណ្ឌបំ ការេត្វា រាជធីតរំ សព្វាលង្ការេហិ អលង្ករិត្វា ឧយ្យានំ នេត្វា កុមារស្ស អភិសេកំ អកំសុ, អថស្ស កតាភិសេកស្ស សតសហស្សគ្ឃនកំ វត្ថំ អាទេសុំ, សោ កិមិទំ តាតាតិ អាហ, និវាសនវត្ថំ ទេវាតិ, ននុ តាតា ថូលន្តិ, មនុស្សានំ បរិភោគវត្ថេសុ ឥតោ សុខុមតរំ វត្ថំ នត្ថិ ទេវាតិ, តុម្ហាកំ រាជា ឯវរូបំ និវាសេសីតិ, អាម ទេវាតិ៍ ន មញ្ញេ បុញ្ញវា តុម្ហាកំ រាជាតិ វត្វា ហន្ទ សុវណ្ណភិង្ការំ អាហរថ, លភិស្សាម វត្ថន្តិ, តេ សុវណ្ណភិង្ការំ អាហរិំសុ, សោ ឧដ្ឋាយ ហត្ថេ ធោវិត្វា មុខំ វិក្ខាលេត្វា ហត្ថេន ឧទកំ អាទាយ បុរត្ថិមទិសាយ អព្ភុក្កិរិ, តាវទេវ ឃនបថវិំ ភិន្ទិត្វា អដ្ឋ កប្បរុក្ខា ឧដ្ឋហិំសុ, បុន ឧទកំ គហេត្វា ទក្ខិណំ បច្ឆិមំ ឧត្តរន្តិ ឯវំ ចតស្សោបិ ទិសា អព្ភុក្កិរិ, សព្វទិសាសុ អដ្ឋ អដ្ឋ កត្វា ទ្វត្តិំសកប្បរុក្ខា ឧដ្ឋហិំសុ, សោ ឯកំ ទិព្វទុស្សំ និវាសេត្វា ឯកំ បារុបិត្វា នន្ទិយរញ្ញោ វិជិតេ សុត្តកន្តិកា ឥត្ថិយោ មា សុត្តំ កន្តន្តូតិ ភេរិំ ចរាបេថាតិ វត្វា ឆត្តំ ឧស្សាបេត្វា អលង្កតបដិយត្តោ ហត្ថិក្ខន្ធវរគតោ នគរំ បវិសិត្វា បាសាទមភិរុយ្ហ មហាសម្បត្តិំ អនុភវិ៍ អថេវំ កាលេ គច្ឆន្តេ ឯកទិវសំ ទេវី រញ្ញោ សម្បត្តិំ ទិស្វា អហោ តបស្សីតិ ការុញ្ញាការំ ទស្សេសិ៍ កិមិទំ ទេវីតិ ច វុត្តា អតិមហតី តេ

១៧៍

យថា សារបយុត្តយា ពីជា តិរោក្រោធបិខេបិ;

ជាយតេ វតសាលសន្ធា, មហាតិលព្ភោបមោ៍

១៨៍

ឯវមេវ បុញ្ញកម្មេហិ, អប្បម្ហា វិបុលំ ផលំ;

ហោតីតិ អប្បបុញ្ញត្តិ, តាទិសញ្ញាយ បណ្ឌិតោតិ៍

ឯវំ គច្ឆន្តេ កាលេ ឯកទិវសំ ទេវី រញ្ញោ សម្បត្តិំ ទិស្វា អហោ តបស្សីតិ ការុញ្ញាការំ ទស្សេសិ៍ កិមិទំ ទេវីតិ ច វុត្តា អតិមហតី តេ ទេវ សម្បត្តិ៍ អតីតមទ្ធានំ កល្យាណំ កតត្តា៍ ឥទានិ អនាគតស្សត្ថាយ កុសលំ ន ករោថាតិ អាហ៍ កស្ស ទស្សាម៍ សីលវន្តា នត្ថីតិ៍ អសុញ្ញោ ទេវ ជម្ពុទីបោ អរហន្តេហិ, តុម្ហេ ភត្តំ សជ្ជេថ, អហំ អរហន្តេ លភិស្សាមីតិ អាហ៍ បុនទិវសេ រាជា មហារហំ ទានំ សជ្ជាបេសិ៍ ទេវី សចេ ឥមិស្សា ទិសាយ អរហន្តោ អត្ថិ, ឥធាគន្ត្វា អម្ហាកំ ភិក្ខំ គណ្ហន្តូតិ ឧត្តរហិមវន្តាភិមុខី បុប្ផានិ ឧទ្ធំ ខិបិត្វា ឧរេន និបជ្ជិ៍ អថ តានិ បុប្ផានិ អាកាសតោ គន្ត្វា ហិមវន្តបទេសេ វសន្តានំ បទុមវតិយា បុត្តានំ បញ្ចសតានំ បច្ចេកពុទ្ធានំ

ដ្ឋេកយហាបក្យបក្ខេពាធុឌ្ឍស្ស បិតយុលេ បតិស្ស៍ ពធាហិ៍

១៣៍

អហោ បស្សធ ភោ ភាតិ, ចិយឡំ បុញ្ញាកយុ្វតា;

អចេពតាបិ បុបឡាតិ, ភ្មពកិច្ឆេស្ស ញ្យាចដិ៍

១៤៍

កត្តុការយេត លោកស្មិំ, សកលំ អត្តតោ ចសំ;

សព្ពត្វាយេត កត្តត្តំ, បុញ្ញំ បញ្ញាចតា សភាតិ៍

ពតោ យហាបក្យបក្ខេពាធុគ្គោ តំ ញាត្វា សេសកាពរេ អាយត្តេសិ៍ យារិសា តក្តិយរាឌា ញុយេក្រិយត្តេសិ៍ អឈិចាសេឆ ពស្ស តិយត្តតត្តិ៍ ពេ អឈិចាសេត្វា តាចចេច អាការសេតា កត្ត្វា ក្តុត្តរក្វារេ ឡូពរិំស្ស៍ យត្សុ្យា បច្ចាសតា ចេច បក្ខេពាធុគ្គោ អាកតាតិ រញ្ញោ អារោចេសុំ, រាឌា សដ្ឋិំ ចេចិយា កត្ត្វា ចគ្គិត្វា បត្តេ កហេត្វា បក្ខេពាធុគ្គេ បិសាធំ អារោបេត្វា ពត្វេ ពេសំ ភាតំ ភត្វា កត្តកិច្ចាចសាតេ រាឌា សឈ្ឈត្វរស្ស ចេឌឹ សឈ្ឈតចកស្ស ច បិតយុលេ តិបឌ្ជិត្វា អឃ្យា បច្ចយេហិ ត កិលយិស្សត្តុ, យយំ បុញ្ញោត ត ហាយិស្សាយ, អយក្រាំ ញ្ញុឆ ចាសាឃ បដិញ្ញាំ ចេធាតិ បដិញ្ញាំ ការេត្វា ក្តឃ្យាតេ តិចាសដ្ឋាភាភយោ ការេត្វា ឃាចឌឹចំ បក្ខេពាធុគ្គេ ក្តបដ្ឋហិត្វា ពេស្ស បរិតិត្តពេស្ស សាភ្មកិញ្ញអតំ ការេត្វា ចត្តតា កុអាឌឹហិ សរិរកិច្ចំ ការេត្វា ឆាពុយោ កហេត្វា ចេតិយំ បតិដ្ឋាបេត្វា ឲចទ្ធបិតយ្សិ យហាត្វកាចាតំ យហេសឹតំ យរលំ កចិស្សតិ, កិយក្តុំ បត យាឌិសាតត្តិ សំចេកឌាតោ ដេដ្ឋុ បុត្តំ រដ្ឋេ បតិដ្ឋាបេត្វា សយំ បព្ពឌំ បព្ពឌិ, ចេចឹបិ រញ្ញោ បព្ពឌិតេ អហំ កិកកិរិស្សាមិតិ បព្ពឌិត្វា ចេ្វបិ ក្តឃ្យាតេ ចសត្តា ឈាតាភិញ្ញា តិព្ពត្តេត្វា ឈាតសុខេត ចិតិតាយេត្តា អាឃុបរិយោសាតេ ព្រហ្មលោកេ តិព្ពត្តិស្ស៍ ពេ អយក្រាំ កកចពោ ការេល ព្រាហ្មណកុលេ តិព្ពត្តិត្វា ញុឌ្ឍសាយតេ បព្ពឌិស្ស, ពភា តក្តិយរាឌា ភ្មពក្តុឆរាតំ អក្តោ យហាកស្សបត្វេរាតាយ ហុត្វា ចត្តោ ចិឃ ស្សុរិយោ ចិឃច លោកេ បិកដេ ហុត្វា កកចពិ បរិ- តិព្ពុពេ ញុឌ្ឍសាសតំ អតិចិឃ សោភេតិ៍ ករិឃាបិស្ស កត្តាបិញ្ញអាតឹ តាយ អហោសិតិ៍

១៩៍

ភត្វា បុរេកោ ចិបិតេ ចរត្តោ,

បេច្ចកញុទ្ធស្សតុចាពយត្តិ;

គត្វា សទ្ធិំ ញុទ្ធឹបេសាកំ,

យហាតុកាចេ ចយុឆា ឆិបេបិសិ៍

១លិ៍

ញុេយ្ឋ ចេកាចេត្តា ឍលុ សឹលចេត្ត,

ចចាឆ ចាតាតិ អតប្យកាតិ;

ពំ ចេចា បពិដ្ឋាច កចត្តរស្មិំ,

ចិត្តាយហិំ កប្យពទុច សារត្តិ៍

តត្តិយរាឌស្ស ចត្តុំ បឆយំ៍

១៧៍ អញ្ញាតរយតុស្សស្ស ចត្តុយិ អ្យយាតុបុត្តឹកចា

អយ្យាកំ កកចតិ បទិតិត្ថុចេព បិដលិបុត្តសយឹចេប អញ្ញាតរស្មិំ កាចេយ អញ្ញាតចេរា ត្សកុពយតុចេស្សា ចសតិ, ចេសា បចេតកចិចសំ អញ្ញាតទំ កាយំ កន្តចេត្តា ចេច្ច សាដចេក តិចាចេសត្វា យហត្ត អដចិបិបុហិ, ពចេចចំ កន្តត្តំ ឌិស្វា ៦ពស្ស ចត្តុ កហិយ្យស្សាយឹតិ ៦ចេកា ចេចាចេរា អតុពាត្តិ, ចេសា ត្សុទចេពាច អាកន្តត្តំ ចេចាទំ ឌិស្វា ចិចេត្តសិ, អហចេយពស្វា បលិឃិពំ ចា ចេពត សត្តិំយុត្តិញុំ ចា ត សចេក្កាយិ, អឃយាកត្វា អចស្សំ អតិត្តត្តស្សាបិ ចេយ ចត្តុ កហិយ្យស្សតិ៍ យឃាបិស្ស តិទត្តុចេកត ហទិពុំ ត សក្កា, ចាតចចេសតស្ស ចស្សាយឹតិ សត្តិដ្ឋាត យកាសិ, អឆ ចេចាចេរា អាកត្វា ចត្តុកំ បរាយសិ, អឆ ចេសា បុទិចេសា ចិត្ត បសាចេចត្វា ត្តយំ យយ ចត្តុចាតំ កចចេកាកសុឍត្តាឃ បច្ចេឃា ចេហាត្សតិ ចត្តុ ចត្វា ត្សត្តាចិពត្វា យហាយកុំ បហាឃ អចេញ្ញាត ឌញ្ញាយចេក្កត កន្តចេត្តា អាសិចិចេសត ចចេដ្ឋា កាលំ កត្វា ហិយចត្តប្យចេចស ត្វាចសចេឃាឌតិចេក កតកចិយាចេត ចេតកន្តរាសហស្សបទិចុចេពា តិត្ថាត្តិ៍ ចិយាតំ បតស្ស បទិចាចេទត្វា ពិចេឃាឌតិចេក ចាចេត កប្យទុក្ខា តិត្ថាត្តិសុ, ចេសា យហត្ត ឌិត្ថាសយ្យត្តិ ឌិស្វា ចេសាយតស្សំ បចេចចេត្តា អាហ៍

១៍

បរិណាយិតាយទេត្តត, ធាតស្ស សកសត្តកំ;

ធធាតិ ចិបុល ទេកាកំ, ឌិត្ថុយិស្សរិឃំ ចទំ៍

២៍

ក្ខាធសទេឃាឌត្ទុទេត្ថាឆំ, ក្ខិក្លូ ចក្លុប្ចសតំ;

ក្បាបា ការចទ្ទុទេបតំ, សត្ថុទេសាចល្លាឃំ ស្ទុភំ៍

៣៍

យយ បុទេត្ថុត តិត្ថុត្តំ, ទេតករាកឆ្លាឌាក្បល,

តទេឆច បរិស្ទុទេឆ្លហិ, ចិតាទេតហិ ច លក្ខតំ៍

៤៍

បាំសាធបរិឃត្តុយិ,ឲ្យឌិត្ថុចត្មាតិ លយ្ថុទេទ;

ចាទេតរិតា ទេត ទេសាភត្តិ, អទេចក្ខាច ស្ទុឆាសិទេតា៍

៥៍

បាំសាធស្ស សយត្តា ទេយ, ក្ទុយិភាទេក តិទេឃាឌទេត;

ញត្ថិពិត្ថិពងាពារេរា, ឌាពាឃុំ ឃុរបាងបា៉

៤៉

ពត្ត ភទ្ទេហិ កីឡេហិ, ចាងេហិ ពុរិយេហិ ច;

តេ គន្ធារសហស្សេហិ, យោងាយិ ភចតេ យយ៉

សិ៉

ភ សម្មា ដិគ្គចត្តស្ស, អទេន្តោ ផលយី ដិឃំ;

ទេន្តោ សម្មា ងគ្គតស្ស, តោ ផលំ ចណ្ណឃិស្សតីតិ៉

ប៉

ឧចំ ចិឆយិ គុសលំ យត្ថេខា គរិត្វា,

បប្បោតិ ដិត្តចិភចំ យុភិចណ្ណតីឃំ;

យត្តាភ ភោ ងងឆ ងាភចរំ ឃុឃីលេ,

សន្តាឃ ឃុន្តយភសាស្ស ចិសេសភាគីតិ៉

អញ្ញាពរយត្តស្សស្ស ចត្ថំ ទុតិឃំ៉

១៦៉ ចិសយលោយគុយារស្ស ចត្ថុយិជ្រអឃយាត្តុប្បត្តិគឆា

អតីតេ កិរ ញាយសិ្ម ឌប្បតីបេ កស្សបោ ភាយ សម្មាសម្ពុទ្ធោ បាទុរយោឃា ឃុទេត្វា សត្តញ្ញាតំ បត្វា លោកស្ស ទុក្ខាបត្ថោ ឃុឈាចនោ

បដិវសតិ លោកេ តិណ្ណាឡមហាសក្ការេន បរិបូរេន្តោ៓ តស្មិំ សមយេ អញ្ញតរោ បុរិសោ សត្ថុ ធម្មទេសនំ សុត្វា បសន្នោ កិច្ចបញ្ញំ ទាតុំ

ទេន្តោ សីលំ រក្ខន្តោ ឧបោសថកម្មំ ករោន្តោ នានាវិធានិ បុញ្ញកម្មានិ កត្វា សុត្តប្បពុទ្ធោ វិយ គន្ត្វា ទេវលោកេ និព្វត្តិ សព្វទាភយេយ

និព្វិធានេ ទេវច្ឆរាសហស្សបរិវុតោ៓ តត្ថ យាវតាយុកំ ឋត្វា តតោ ចុតោ អយ្យកំ កាវតិ បរិនិព្វុតេ ឧព្វុដ្ឋេប បិដលិបុត្តកាលេ

អាឡាវកក្កវត្តិធម្មរាសោកមហាភរិន្ទស្ស អគ្គមហេសិយា កុច្ឆិម្ហិ និព្វត្តិ៓ តស្ស ភាមំ ករោន្តោ សីលេ លោមំ វិសមំ ហុត្វា ឧាតត្តោ

វិសយលោមកុមារោតិ សញ្ជានិំសុ៓ សោ កមេន វិញ្ញុតំ បត្តោ ពលសម្បន្នោ អហោសិ៓ មហាធនោ មហិទ្ធិកោ អហោសិ៓ ឥស្សរិយោ

បរិវារោ ឃសបរិចារសម្បន្នោ បដិវសតិ៓ តតោ អបរេន សមយេន ធម្មាសោកមហាភរិន្ទោ ចតុរាសីតិសហស្សរាជបរិវុតោ

អត្តពលចាហតោ កឹ ឋអា ប រោ ហិមវន្តំ គន្ត្វា មធាកិន្ទិំ កឹឋព្ទត្វា អាគច្ឆន្តោ ចត្តការាំ ភាម កុម្ភំ សម្បាបុណិ៓ សោ បត

ឃោឧតវិត្វា ពិការុតកម្ពុរា អហោសិ៓ តថា សោ អធុភាករុតហិ ឋុលើហិ មហាវេឡាសមាកុលំ ពាហុមិឃោ ឧកោកុលេ ឧត្តន្តិ

មហាវេកា [មហាវេកាគច្ឆន្តិ ឥតិសព្ទតុ] គច្ឆន្តិ៓ តថា រាជា កុម្ភំ ទិស្វា កោ ភាមេត្ត បុរិសោ ឧចិវិធំ មហាកុម្ភំ តរិត្វា សមត្ថោ

ភវិស្សតីតិ អាហ៓ តំ សុត្វា វិសយលោម កុមារោ អាគន្ត្វា វន្ទិត្វា អហំ ទេវ កុម្ភំ តរិត្វា គន្តុញ្ច អាគន្តុញ្ច សក្កោមីតិ អាហ៓ រាជា

សាធូតិ សម្បដិច្ឆិ៓ អថ កុមារោ កាឋំ និវាសេត្វា មការគន្ធិយា កេសេ ពន្ធិត្វា គង្គាកូលេ ឋិតោ អដ្ឋារសហត្ថំ អត្ថុគ្គន្ត្វា

ឧសភមត្តដ្ឋានេ បតិត្វា តរិតុ មារភិ៓ តតោ វល្លេសោតំ ឆិន្ទិត្វា តរន្តោ គមភា គមភការេល គលោតត្វាយ អាគតេ វល្លេសុំសុមារេ

បិឡិកា បហរិត្វា ចុណ្ណវិចុណ្ណំ ករោន្តោ ឋីសមតំ មារេត្វា ឧត្តារេត្វា តលមុគ្គម រាជានំ វន្ទិត្វា អដ្ឋាសិ៓ រាជា តំ ការណំ ទិស្វា

ភយប្បត្តោ ឧសោ តោ មំ មារេត្វា រជ្ជម្បិ គហិតុំ សមត្ថោ៓ ឧតំ មារេតុំ វដ្ដតីតិ ចិន្តេត្វា ភគិនិំ សម្បត្តោ កុមារំ បក្កោសាបេត្វា

អយញ្ច អាហ៓ ត្វំ ករណ ពន្ធនាគារេ ករោថាតិ៓ តេ តថា ករិំសុ, អថស្ស ពន្ធនាគារេ វសន្តស្ស វត្ថារោ មាសា អតិក្កន្តា៓ តតោ

រាជា ចតុមាសច្ចយេន ឧឈ្ហតោ សដ្ឋិហត្ថប្បមាណេ សដ្ឋិវេឡុកលាបេ អាហរាបេត្វា គណ្ឌិយោ សោធាបេត្វា អន្តោ អយោសារំ

បូរេត្វា រាជង្គណេ ឋបាបេត្វា វិសយលោមកុមារំ ពន្ធនាគារតោ អាហរាបេត្វា [អាឡាបេត្វា ឥតិសព្ទតុ] អយញ្ច ឧចមាហ៓ ករណ

ស្វាយំ កុមារោ ឥមិនា ខគ្គេន ឥមេ វេឡុកលាបេ ចតុរង្គុលំ កត្វា ឆិន្ទតុ៓ នោ ចេ ឆិន្ទិតុំ សក្កោតិ៓ តំ មារេថាតិ អាហ, តំ សុត្វា

កុមារោ អហំ ពន្ធនាគារេ និ រ ចុ វត្តំ ខិលដ្ឋាបិឋព្ទតោ អាហារេន កិលមិ, យន្នូនាហំ អាហារំ ភុញ្ជិត្វា ឆិន្ទេយ្យន្តិ៓ តេ តត្ថ ឧាតិ

ពុយ្ហាអាហារន្តិ អាហំសុ៓ តេ តហិ បេយ្យលោហិយា បាតិយំ បិវិស្សាមីតិ អាហ៓ តេ សាធូតិ បេយ្យលោហិ ភិសុំ៓ កុមារោ បេយ្យលោហិ ឋបេត្វា

ភហាយិត្វា និមុគ្គោ យាវតត្តំ ពលលំ ភុញ្ជិត្វា បាតិយំ បិវិត្វា ឧដ្ឋាយ អសិបត្តំ គហេត្វា មហាឧតាតំ [មហាឧតាតំបស្សន្តស្សេវ

ឥតិសព្ទតុ] បស្សន្តានមេវ អដ្ឋាសីតិហត្ថដ្ឋានំ អាកាសំ ឧល្លង្ឃិត្វា សព្វវេឡុកលាបេ ចតុរង្គុលមត្តេន លល្លាលល្លំ កុរុមានោ ឋិតទិត្វា

មុខេល ធូលអយសលោកំ បត្វា កឹណីតិ សទ្ទំ សុត្វា អសិបត្តំ វិស្សជ្ជេត្វា ភេរីមានោ អដ្ឋាសិ៓ តតោ រាជបុរិសេហិ កិមត្ថំ ភេរីសីតិ ចុត្តោ

ឧត្តកាគំ បុរិសានមន្តរេ មយ្ហំឧកោបិ សុហទោ ភត្តិ៓ សចេ ករេយ្យ, ឥមេសំ វេឡុកលាបានមន្តរេ អយោ សារំ អត្ថិកាចំ កធេយ្យ,

អហំ បភ ឧាភមានោ ឥមេ វេឡុ កលាបេ អគ្គុលគ្គុលេសុ ឆិន្ទេយ្យន្តិ អាហ៓ តតោ រាជា កុមារេន គតកម្មំ ឋុលោកេត្វា បសន្នោ

ឧបរាជដ្ឋានំ ពាហុឃ្ន វិកវំ ទាបេសិ, ឧចមស្ស ពលសម្បត្តិលោកោ ភាម ភ ឧាតិកោត្តកុលបទេសាទីនំ ពលំ៓ ភ

បិណាតិបិតាទិវុឌ្ឍទិតានំ ពលំ៓ កស្សវំ ពលន្តិ៓ កស្សបសម្មាសម្ពុទ្ធកាលេ កិច្ចសញ្ញស្ស ទិន្នភាតាទិបុថវិគកម្មវិបាកំ តេភ ចុត្តំ៓

កស្សបស្ស យុត្តិគ្គស្ស, កាលេ អញ្ញាតវេទា ភវេទា;

សម្ពុទ្ធុប្បសំកប្ប, សុត្វា ឆប្បំ សុទេសិតំ។

១។

បដិលទ្ធសទ្ធា ហុត្វា, សីលចត្តាភ កិច្ចំ;

យស្សុទត្តុបារតេ បស្សវេ, អគាសិ សុយតោ តគា។

២។

អគាសិ ឌីចវេរ បរេត្ត, តរេឆច កាឃពាត្ថរេភ;

អគា លឹរសលិកញ្ញា, ពាហុ កត្តរឃដ្ឋិរឃា។

៣។

អគា សុបស្សយំ គាតំ, យញ្ញាបឹផាឌិកំ តឆា;

បិចារ កប្បលិឌឹតិ, អគា សិតតិចារលោ។

៤។

អគា រេកសញ្ញគាតាតិ, អារេទាញ្ញត្វាឃ កិច្ចំ;

ឲចំ ភាភាឋិដំ បុញ្ញា, កត្វាភ ពិឌិចំ ករេតា។

៦៓

តត្ថ ចិត្តចិយាគយិក្ខុប្បន្នេក្កា នយា យហិទ្ធិកេកា;

នេឆច្ឆន្ទាបរិចុតោ, នេឆចនេសភាបុរក្ខុតោ៓

៧៓

ចិត្តេហិ ភណ្ឌកិតេហិ, ចិត្តចាចិតតត្តិហិ;

យោគយោគា អនេកេហិ, ចិត្តឃប្បត្តិឃា ឃហ៓

៨៓

ឃាចតាឃុំ តហិំ ឆត្វា, ឌព្ទុគិនេប យនេភានេយ;

បុនេរ បរិចលិបុត្តយិក្ខេយ្យានេឃាកស្ស ទាឌិនេភា៓

៩៓

បុតេត្តា ហុត្វាភ គិត្តត្តិ, យហាធានេយា យហាតនេលិ;

យហាឃនេឃា យហានេភានេកា, អាឃិ ឮទ្ធាចិយាយនេកា៓

១០៓

កាតត្តំ ក្បុឃល់ តយ្វា, ភចឃប្បត្តិ យិច្ឆតា;

បរិនេលតត្ត យនេធា ឃីល់, ភានេចតត្តញ្ញា ភាចភត្តិ៓

តតោ ក្យមារោ ខ្លបរាជដ្ឋានំ លកិត្វា នយត្តិអត្យកចយាតោ តយាក្កុលិបុត្តតិស្សតេទ្ធរមាឌិ ពត្វា មហាកិក្ខុនស្ឈស្ស ឌឹចរបិណ្ឌបាតេនតាយតកិលិតបច្ចយគាតា ឌិចតេត នក្កាទំ ពត្វា ឃឹលំ រក្លិត្វា ខ្លបេបិនឆកយុំ ពត្វា អាឃុបរិយោយាសាតេ យឆាកយុំ កតោតាតិ៍

១១៍

ឲចំចិឆំ ឃុចទិតំ ឃុយតោ ពទិត្វា,

កាកិស្ស តេតពចិកចស្ស កចាកតេចឃុ;

ត្យតេមស្វិ តកា ឃុចទិតំ ចិកចាត្យទ្ធបំ,

ពត្វាត តិត្ថុតិបឆំ ពរកំ ពតេរាឆាតិ៍

ចិនយលេយបក្យមារស្ស ចត្ថុ តតិយំ៍

១៣៍ ពត្វាតតេខចិឃា ចត្ថុមិអ្យយមាត្យបុត្ថិកឆា

ឌម្ពុឌឹតេប ពិរ តេខចបុត្តតកាទំ តាយ ឌស្សតឹយំ ឲពំ តកាទំ អតេហាសិ៍ តស្មិំ នយតេយ មត្យស្សា តេយក្យតេឃ្យត បត្តយហំ តាយ ប្អុឌំ ពតេរាត្តិ, កកចតា បរិក្យត្តបត្តំ កតេហត្វា ពតាតេតកប្អុឌាចិឆាតា ខ្លស្សចំ ពតេរាត្តិ៍ តំ បត្តយហត្តិ ចុច្ចតិ៍ តស្មិំ នយតេយ តេខចបុត្តតកតេរ រាឌា នត្ថុរតាតយឃំ រចំ នត្ថាលក្ការតេហិ អលក្ការាតេបត្វា កុមុឌបត្តចណ្ណេ ចត្តាតេរា និត្តចេ តេយាតេឌត្វា ឃុសិក្លិតសិប្បាឆរិតេយហិ នត្តុរតតបរិតិដ្ឋតេត អសឹតិហត្ថុចេត្យអតេក្កុ នត្ថុតា បរិក្យត្តំ តេនលយឃបត្តំ មុត្តាឌាលិឌឹហិ អលក្ការិត្វា តេចត្យអក្កុំ អាតេរាតេបត្វា តេចត្យង្ក រតេឆ ឆបិតេបត្វា តកាទំ តេខចតកាទំ ចិឃ អលក្ការិត្វា ឆឌបតាកាគតេយា ខ្លស្សារតេបត្វា តោរណ្ឈកបត្តិតេយាឆ បុណ្ណឈដឹបមាលិគតេយាឆ បតិដ្ឋារតេបត្វា អតេតពេហិ ប្អុឌាចិឆាតេតហិ តកាទំ បគក្លិលំ ពារេទត្វា តការយគ្ឈោ្យុនខ្ចិតរតតយល្ហូតេប បត្តឆាតុំ ឆតេបត្វា នត្តុតេយ ឌិចតេន យហាឆមុនចលំ ពារាតេបសិ៍ តគា តស្មិំ ឌតបតេគ ពាហុ មត្យស្សាឆ តេខចតាឆ យក្លុរក្លុនតាកាឃុបណ្ណាគតេយាឆ មត្យស្សតេចតេនត តេយក្យតេឃ្យត តំ នយាកយំ ថ្លាតរត្តិ, ឲចយឆ្លរិយំ តំ ប្អុឌាចិឆាតំ អតេហាសិ៍

តគា ឲតោកា តាករាឌា ខ្លត្តយទ្ធបឆទំ អកតបុត្ថបុរិនំ ឲពំ កុមារិកំ ឆយុំបរិនត្តុតេរ តិសិត្តំ ឌិង្វា តស្សា បដិពទ្ធចិត្តោ អតេតកាការេហិ តំ

ຍາ ຫິ ຕ຺ວາ ຕສ຺ສາ ອລທ຺ຘຍາເສາ ຄຸຎ຺ຊ຺ຏິຕ຺ວາ ສາມາຈາຕໍ ຈິຍ຺ຍເສ຺ສິ ຍ຺ລຍໍ ຍາເຣຍ຺ຍາຍີຕິ຺ ຕໍ ຕສ຺ສາ ສທ຺ທາຊເລສ ຄິຍ຺ຫິ ຽຸປທ຺ຂຈໍ ກາຕໍ ສຍເຕ຺ວາ ສາເຫາສິ຺ ອສຍ຺ຍາ ສາເກາ ປິຄເຕາ ປທ຺ວາຍ ຍາຈສກລສີຣໍ ເກາເກສ ເຈເຝຕ຺ວາ ສີເສ ຍໍ ກຕ຺ວາ ກາຍາເປຕ຺ວາ ອທ຺ວາສິ຺ ອສທ຺ຎາຈິຫິຕາຍ ຕາຍ ຌຍຸສຈຌຊເລສ ອນຸຍຕ຺ຕຍ຺ຍິ ຊຸກ຺ລ ສາເຫາສິ຺ ປກາຕາຍ ຣຕ຺ຕິຍາ ຕໍ ຂິຍ຺ວາ ຍຕຸສ຺ສາ ກິເຍຕຕ຺ຕິ ກາເຣຸ ປຸຫຸສຸ, ສາປິ ເຕສໍ ກເຒຕ຺ວາ ໑ຈໍ ສຈ຺ຈກິຣິຍກາສິ຺ ຕຈາຫິ຺

໑຺

ພ຺ຣຫ຺ມຈາຣີ ອເຫາສາຫໍ, ສຎ຺ຎາຕາ ສ຺ລຌ ຍາສຸເສ;

ເຕສ ສເຈ຺ຈສ ຍໍ ສາເກາ, ໂສຍ຺ເຍຈ ປຍຸສ຺ສາຕ຺ຸ

໒຺

ກາຍາຕຸຣສ຺ສ ສາກສ຺ສ, ເສາກາສຍກຣີ ຍເຕາ;

ເຕສ ສເຈ຺ຈສ ຍໍ ສາເກາ, ໂສຍ຺ເຍຈ ຍຸສ຺ສາຕ຺ຸ

໓຺

ຈິສຈາເຕສ ໂສຕ຺ຕສ຺ສ, ຄຸປິຕເສ຺ສາຣກສ຺ສຫໍ;

ອຄຸທ຺ທາ ເຕສ ສເຈ຺ຈສ, ເສາ ຍໍ ໂສຍ຺ ປຍຸສ຺ສາຕ຺ຸ

໔຺

ສທ຺ທຍໍ ສຸຌຍາສາຫໍ, ກຣຸກາເຣຈກຕ຺ຕິຍາ;

ອເສ຺ສາສິ ເຕສ ສເຈ຺ຈສ, ໂສຍ຺ ສາເກາ ປຍຸສ຺ສາຕ຺ຸ

៣។

អក្ខិរចា បដិចាបិ, អភិនាវេត្វាន អាគតោ;

អស្សាសិ តេន សច្ចេន, លិប្បំ នាគោ បយុដ្ឋាត្វាតិ។

សច្ចកិរិយាវសានេ នាគរាជា តស្សា អតីវ បសន្នោ ភោគំ វិនិវេឋេត្វា ផលកំ ឋបេត្វា តំ ផលកគ្គេ និសីទាបេត្វា ពាហូហិ នាគយានវេគេហិ សទ្ធិំ ឧក្ខិបិត្វា តាយ បូជំ អកាសិ, តំ ទិស្វា ពហូ នគរវាសិនោ អច្ឆរិយព្ភុតជាតា អដ្ឋារសកោដិធនេន បូជំ អកំសុ តថាហិ។

៤។

តត្ថ សទ្ធាសយោ លោកេ, សុខតោ សព្ពកាមតោ;

បស្សិត្វា ពាលំ សទ្ធា, បូជេត្វាន តទា រតោ។

៥។

ទុក្ខ លោកេន សាលត្ថ, កណ្ឌកោន យត្តប្បំ;

តស្មា សទ្ធេន កាតព្ពំ, រតនត្តយការវត្តិ។

អថេវំ សា បដិលទ្ធមហាបីតិកថា យាវជីវំ កោយារិយ ព្រហ្មចារិនី ហុត្វា អាយុបរិយោសានេ កាលំ កត្វា តស្មិំយេវ នគរេ រញ្ញោ អគ្គមហេសិយា កុច្ឆិម្ហិ បដិសន្ធិំ គហេត្វា ទសមាសច្ចយេន មាតុកុច្ឆិតោ និក្ខមិ។ និក្ខន្តទិវសេ បន តស្សា សកលនគរេ ច បុប្ផវស្សំ រតនវស្សំ វស្សិ។ តេនស្សា កញ្ចនទេវីតិ នាមំ ករិំសុ។ សា សយត្តបាសាទិកា អហោសិ។ អភិរូបា ទេវច្ឆរប្បដិភាគា។ មុខតោ ឧប្បលគន្ធោ វាយតិ។ សរីរតោ ចន្ទនគន្ធោ វាយតិ។ សកលសរីរតោ ពាលសុរិយោ វិយ រំសិយោ និច្ឆរន្តិ ចតុរតនគព្ភេ បទីបកិច្ចំ តាយ នត្ថិ។ សរីរាភា គព្ភោ សរីរាលោកេន ឯកោភាសោ ហោតិ, តស្សា រូបសម្បត្តិ សកលជម្ពុទីបេ បាកដា អហោសិ។ តតោ សកលជម្ពុទីបវាសី រាជានោ តស្សា អត្ថាយ បិតុរញ្ញោ បណ្ណាការានិ បហិណិំសុ។ សា បន បត្តកាលេ អតត្វលិត្វា បិតរំ អនុជានាបេត្វា និក្ខម្ម បព្វជំ យាចិត្វា បព្ពជិត្វា វិបស្សនំ វឌ្ឍេត្វា សហ បដិសម្ភិទាហិ អរហត្តំ បាបុណីតិ។

ប៉ៈ

ស្ទាត សាគរចរសត ក្យាទិរពច;

ឆយ្ញាសឹលយយល់ បរិបិលឃត្តិ;

លដ្ឋាត រតពចិកចំ ចិកចំ បឃាតា,

យា រកា បយជ្ជឆ សគា ក្សលប្យរឃារពតិៈ

ពញ្ញាតរគចិឃា ចត្ត៌ ចតុត្ត៌ៈ

១៤ៈ ញ្យណ្ណ្ឈ ចត្តុយិអយយាត្យុប្តឹពឆា

ឌម្ពីរប ទ្ធលរដ្ឋា សរត្ថ ឌាទរាឈសឹតពររ ៩ក៌ា បំស្ទុបត្ដាតំ ចិតិចិខ្ញុំញា យហាយរក្កា រហាតិ, តត្ត រចយខ្ញុ៩រកា ញ្យណ្ណ្ឈ អត្តរតា អត្ថបិតទំ បត្ដតក្យហាឃំ ពត្វា របិរសរត្តា ចសតិៈ តរស្សច បត្ដតស្ស ចតន្វាររ តុល្លិរលិ តាយ ៩រកា ស្ទចរបិតរកា ទ្រក្ខុស្មិ ចសតិៈ រត ប្តរកាបិ អញ្ញាយញ្ញា បិឃសហាឃា អរហសំ្យ, តស្មិ សយរឃ បច្ចត្តកាយចាសិ ៩រកា យត្យរស្សា អត្តរតា យាត្យការយត សដ្ឋិ ពលហំ ពត្វា ឌាទរាឈសិ ពដ្ឋរត្តា តំ ចតន្វាទំ សយ្យាបុលិៈ អឆ ស្ទចរបិតរកា បរិហឹតត្តកាចំ ទ្រក្ខុតំ តំ ឌិស្វា ពយ្យាតហគរឃា តំ បរក្កាសិត្វា រកា ក្សហិ ពដ្ឋសឹតិ អាហ, រតត បរលល្ហិ ពដ្ឋាយឹតិ ចុរត្ត តុល្លិរលិ រកា ព្ទយស្មិ ចតលល្ហយខ្ញុ៩រកា ញ្យណ្ណ្ឈ ចសតិៈ ពក្ខុរលិ ឋទ្ធរសា សយ្យត្តសយ្យរត្ត យាររត្វា ឍាគតិៈ យា ត្វំ រតត ពដ្ឋាតិ អាហៈ ស្វាឃំ ទ្រត្ថរកា យត្យរស្សា ហិតពាយស្ស តស្ស ចចត៌ អតាឌិឃិត្វា ពដ្ឋារយចាតិ អាហៈ តុល្លិរលិ រតតហិ សយ្ញុ ឃឌិ អតិចត្តយារតា ពដ្ឋសិៈ ៩រសា ញ្យណ្ណ្ឈ យយ សហារឃាៈ រយ ចចត៌ តច សត្តិកា ស្ទុត្វា ត ពណ្យាតឹតិៈ តស្ស តំ អតាឌិឃរត្តា រសា ស្ទចរារឌ បដ្ឋចិរត្តា យុក្ករត បហទិត្វា យាររត្វា អរលិ អក្កិ ពត្វា យំសំ ឍាឌិៈ អសប្យទិសសំសរក្កា តារយ ស ព្ទឆ រលិពបររលិរពស្ទ ទ្រក្ខុចរហារឃចៈ តឆាហិៈ

១ៈ

យឃា ពតំ យឃ្យសិជំ, ព្ទតិ រចស្សាតទំ តររា;

នយាលិក្ខតិ នបេ្យយា, ឥឋនេពចស្ស ចិក្កឋំ។

១

យឆ្សោីរាឥិតាេតត, េបេយសា បរិបិលិេតា;

េសារេកា កុបិេតាចស្ស, ឥសេពចស្ស ចិក្កឋំ។

១

ឲចំ គិហិតឌេឆ្វត, បិេបត អកពញ្ញុតា;

តទា ឥេយត ឌីេតត, កេតាបិ លលាសក្ខេយា។

៣

អសាឆ្សេកា អឃំេតចំ, ឌាតយាេតត ឌត្តុតា;

ឫហុត្តឃិ ត កាតេដ្ឋា, សក្ខេយា េសា អតត្វេដាតិ។

តេតា េសា អសប្បុរិេសា ឃំសំ លាឥិត្វា កឆ្នេត្តា ចតលល្ខយញ្ញុសយ្យាបុលិ។ អឆ ញ្ញុេល្លា តំ ឌិស្វា ឃហាតាឥំ កេទាេត្តា កហលត្វាឃ វុឌ្ឍាសិ។ េសា ញ្ញុល្លិឌិស្វា កឃប្បេត្តា តុល្ខិលស្ស ចចតំ សរិត្វា អហំ េកា តច សហាឃតុល្ខិលស្ស សត្តិកា អាកេតាឃឹត្វា អាហ, តំ សុត្វា ញ្ញុេល្លា អត្តឃេតា ឲហិ សឲ្យាតិ តំ បេក្កាសិត្វា អត្តេតា ចសតឌ្ឍាតំ េតត្វា លាឥិតឋ្ឋាហាេទត តំ សត្តេប្យត្វា បិតុសត្តិេក តិសឹតាេបត្វា បុត ចតលល្ខ យកយាសិ។ អឆស្ស បិតា បុត្តស្ស កតកាេល េតត សឌ្ឍិ សល្លបេត្តា តស្ស ចចតាតុសាេទត តុល្ខិលំ យាេទត្វា លាឥិតកាចំ អញ្ញាសិ។ តេតា េសា បុត្តស្ស អាកតកាេល តច សហាេឃា េតត យារិេតាតិ អាហ។ តំ សុត្វា ញ្ញុេល្លា អតត្តឃេតា េចេកត តស្ស ចសតឌ្ឍាតំ កត្វា សឲ្យ តុល្ខិលិតិ សឌ្ឍំ កត្វា អបស្សេត្តា លុទ្ធិតបត្តំចស្ស ឌិស្វា តិស្សំសឃំ េតត យារិេតា េឃ សហាេឃាតិ េសាចេត្តា បរិេឌចេត្តា អាកន្ទិ។ អឆ េសា អសប្បុរិេសា តស្មឹ តត្វ កេត តស្ស បិតទំ បិសាេលាត បហរិត្វា យាេទត្វា ញ្ញុល្លិឆ ឌាតិ យាេទស្សាឃឹតិ ញ្ញុល្លាកយតយក្កុ ឌ្ឍេលិេកេត្តា តិលឹេតា អឌ្ឍាសិ។ តស្មឹ លេលា ញ្ញុេល្លាបិ អាកន្ទិ។ េសា តស្សា កតកាេល តស្ស េតេឌត គឹេតា កត្វា ឌីចិតំ េឃ សាឃិ េឌហិតិ បិឌឲ្យេល វុេទត តិបន្និ, ញ្ញុេល្លា បត េតត កតកឲ្យំ ឌិស្វា តស្មឹ ឌិត្តំ តិឋ្ឋាេបត្វា ឃឃ សហាឃស្ស សាសតយាឌាឃាកតស្ស ត្សុតុំ ត

ឃុត្តត្ថិ ចិត្តេត្តា តំ នយស្សាស្សត្វា កន្ទ នយ្យាតិ នុលំ សេនសសិ៍ ខុចញ្ញាបប្បុរិសនយាកេយា ភាយ ថ្នួឆ សេលៃកបរសេលៃកស្នុ
នុលាចេហាសឃច, ចុត្តិហិ៍

៥៍

នត្ថិ៍រេច នយាសេនឆ, នត្ថិ ពុេត្ថឆ នត្វចំ;

នត្ថត្វ នត្វេចា េពភ, េសេឃ្យា េហាតិ ភ បិបិេឃា៍

៩៍

នុលាចេហា ធុក្ខនុេធា, នធា នត្ថិ នយាកេយា;

ពស្មា នប្បុរិសេហច, នក្កេយា េហាតុ ឌត្តុតំ៍

ពេពា េសា ញ្ជេញ្ញា េពភ េឃត្តចិត្តានុភាេចភ កាលំ កត្វា នេក្ក តិត្ថេត្តាតិ៍

សិ៍

ខុចំចិេឆាបិ ឋរុេសា បរយំនេភាឌី;

ញ្ជេញ្ញា ធឃាឃុបកេពា នុកតិ នុេយេឆា;

ពស្មា កេរាឆ កនុលំ នពពំ ឌភាតំ,

តំ េចា ធធាតិ ចិភចន្លា ភេចនុ េភាកត្តិ៍

ញ្ជេញ្ញស្ស ចត្តុំ បន្លាយំ៍

១៩៑ ផលកណ្ឌិត្ថស្ស ចត្តុយិ អយយាត្ថុប្តីកថា

សាចត្ថិយំ កិរេទកោ យត្រុស្សា ក្តួត្តរាបឆំ កច្ឆាយីតិ អទ្ធាតយក្កុបដ៏បទេត្ថា កិយ្យាតយានេស យជ្ឈព្យោដាហលិតេបត កិលទេត្វា ហុត្វា ទុក្ខជ្ឈាយំ បចិសិត្វា តយ្ហុល៌ លាគទេត្វា ផលកោ តិសីជិ៑ អឆ ក្តួត្តរាបទេឆតាកច្ឆាទេត្វា ឲកោ តទេឆច អាតេបត កិលទេត្វា អាកត្វា បុទិយស្ស សត្តិកោ តិសីជិត្វា កោ បរិតិឃំ អត្ថីតិ បុច្ឆិ៑ ត្លតទោ បរិតិឃំ តត្ថីតិ អាហ៑ អឆស្ស សោ យឃ្សព្យិ កោ តយ្ហុល៌ ទេហិ បិបរិសិតោយីត្វា ចត្វាបិ ត លភិ៑ ចត្យកហាបណោត ឲកំ តយ្ហុលបណ្ណុ កិលិត្វា លទ្ធោ តទេត្វច តិសីជិត្វា លាជិត្វា បិបរិសំ ចិតេតាទេគត្វា តោត ក្តូបកាទេត បស្ស សិតេហំ កត្វា អត្តតោ កយតដ្ឋាត យកយាសិ, អឆា បទកាកោ សោ បដ្ឋតំ កត្តា តាចាឃ ចលិដ្ឋត្វាឃ កច្ឆទេត្វា សយុទ្ធយញ្ញបិបុលិ៑ តទោតា សត្តុយ ជិចេស តាចា កិខ្ញិ៑ យត្រុស្សា យច្ឆកច្ឆបិតំ កល្លា ដាតា៑ សោ ឲច បុទិសោ អទោទកោ ហុត្វា ឲកំ ផលកលល្ហុំ ក្តូទេទ កត្វា សយុទ្ធំ តទតិ៑ អទេឆ តទោបិ តទេឆច តាចាឃ កិត្តាឃ សេសោ ហុត្វា សយុទ្ធំ តទទេត្វា បុទិយេត សយាកយិ៑ អឆ ទេត សត្តជិចសំ សយុទ្ធេ តទត្វា អញ្ញាយញ្ញា សញ្ញាតិស៊ុ៑ តោសុ កហាបណោ គត្វា តយ្ហុល៌ កហិតោ ឲកំ ផលកលល្ហុំ ក្តូទេទ កត្វា តទតិ៑ ត្លតទស្សេតំ តត្ថិ៑ អឆ សោ កហាបណោ កទេហត្វា ជិត្តតយ្ហុលយត្តស្សា បកាទំ សទិត្វា អត្តតោ ផលកលល្ហុំ តស្ស អគាសិ៑ សោ តស្មិ សឃិត្វា តទទេត្វា តំ បហាឃ អកយាសិ, អបទោ អតាឈាទកោត តទទេត្វា ថ្លស្សដ្ឋចិទិសោ ក្តូគកោ ថ្លសីជិត្យាទតិ៑ តស្មិ លណោ សយុទ្ធេ អឆិចត្វា យលិយលលិ តាយ ទេចឆីតា ថ្លសីគត្តុំ តំ ជិស្វា សប្បុទិសោតិ តស្ស ក្យលាត្រុស្សទត្តិ ទេចកោតា កត្វា តំ អត្តតោ អាត្រុកាទេឆត សយុទ្ធតីទំ បរិទេបសិ៑ ត្លតទំបិ សា ឲតស្សេច ក្យលាត្រុកាទេឆត តីទំ បរិទេបសិ៑ អឆ ផលកោតោតិល្ហុបុទិសោ តំ ជិស្វា ចិយិត្វាតា កឆំ បុទតោ អទេហាសិ សយ្ហាតិ បុច្ឆិ៑ សោ ត ដាតាយិ៑ អបិច ទោ ស៊ុទេលតច តីទំ បទេត្វាស្មិតិ អាហ៑ អឆ ទេចឆីតា ជិស្សយាតកាសទីទេទតច អត្តតា អាតីតកាចំ អាទោទេចត្តិ អាហ៑

១៑

ឃោ យាតទំ បិតទំចា, ឆយុ្ហត ត្លឆ បេបិសតិ;

ទុក្ខត្តិ តំ សគា ទេគចា, សយុទ្ធេ ចា ឆទេលបិ ចា៑

២៑

ឃោ ទេគ ត្យុដ្ឋញ្ញា ឆយុ្ហញ្ញា, សំឈញ្ញា សទលំ កទោតា;

ទុក្ខត្តិ តំ សគា ទេគចា, សយុទ្ធេ ចា ឆទេលបិ ចា៑

៣៑

ປຎ຺ຈາສີລໍ ອຏ຺ຐສີລໍ, ປາຕິເມາກ຺ຂຎ຺ຈ ນິຈ຺ຈໍ;

ປາເລຕິ ເຍາ ຕໍ ປາເລຕ຺ຕິ, ເທວາ ສຕ຺ຕຕ຺ຕ ສຕ຺ຕາ.

໓.

ກາເຍນ ວາຈາ ມນສາ, ສຸຈຣິຕໍ ຈຣຕິ ຈ ເຍາ;

ປາເລຕ຺ຕິ ຕໍ ສທາ ເທວາ, ສມຸທ຺ເທ ວາ ຖເລປິ ວາ.

໔.

ເຍາ ສປ຺ປຸຣິສຘເມ຺ມສຸ, ຘີເຣາ ຈ ກຕເວທີເກາ;

ປາເລຕ຺ຕິ ຕໍ ສທາ ເທວາ, ສມຸທ຺ເທ ວາ ຖເລປິ ວາ.

ຕເຕາ ເສາ ອາຫ.

໕.

ເນວ ທານໍ ອທາສາຫໍ, ນ ສີລໍ ປຣິປາລຍິໍ;

ເກນ ເມ ປຸຎ຺ຎາກເມ຺ມນ, ຍໍ ຣກ຺ຂນ຺ຕິ ເທວຕາ;

ປຸຈ຺ຉາມິ ນິສຍໍ ຕຸຍ຺ຫໍ ຕໍ ເມ ອກ຺ຂາຫິ ເທວເຕຕິ.

ເທວຕາ ອາຫ.

៨។

អកាសា បតិតេ កិំខេយ, សាគរេ ទុរិតា ករេ;

កិត្តកាលេហ តរេត្វា ត្វំ, ហខេឃ កត្វា កលិក្ខន្ធ។

៩។

ឥត្វា សព្វទិនេ ខេមុ, អត្ថាភ បតេចក្កិឃ;

ពលាសត្ថចស្ស បុរិសស្ស, អហាសិ ផលកំ សកំ។

៨។

តំ ទុឃ្យាមិត្តឆមុញ្ញា, ឋានញ្ញា ផលកស្ស តេ;

បតិដ្ឋាសិ សមុទ្ទស្មិំ, ឯតំ ឋានាហិ យាទិសាតិ។

ឯវញ្ញា វត្វា សា ទេ ជិន្នាហារេន សត្តុបេត្វា ជិន្នាចត្វាលង្ការេហិ អលង្កិត្វា អត្ថនោ អានុភាវេន សាចត្តិកនេរយេច ទេ បតិដ្ឋាបេសិ។ តទោ បដ្ឋាយ តេយេច អារមុណំ កត្វា ទេ ធាតំ ឯកត្ថា សីលំ រក្ខត្ថា ឧបោសថកម្មំ ករោត្ថា អាយុបរិយោសានេ សគ្គបរាយណា អហេសុំ។

១០។

ឯចំ បរិត្តកម្មបលេភបិ សាគរស្មិំ,

សត្ថា លភន្តិ សរណំ ពលុ ទេវតាហិ;

តស្មា ហិ សព្វទិសតំ ភ ចិភាសយន្តា,

យា េកា បយជ្ជេឆ សកា ព្យសលប្យេឃារេកតិ៍

ឋលកាលល្ហ្ឌឹត្តស្ស ចត្ថុ៍ ឲង្ដ្ឌយ៉ៈ

១សិ៍ េចារសហាឃស្ស ចត្ថុយិ្យអឃយាត្យុប្យុត្តីកឆា

អយ្យាក៉ា កកចតិ បរិតិត្ថ្យេព ឌយ្ទ្យឹេប េឌចឌហតកេរ ៤េកា យត្យេស្យា ក្យុក្ខ្ពេតា តត្ថ តត្ថ ចិឆេរេត្តា បង្គេត្ត អត្ថាតេរ៉ កាយំ កត្តា តត្ថ ៤កាស្ថុិ ព្យលេកេហ តិចារ៉ កេប្យសិ៍ តត្ថ យត្យុស្សា តស្ស ឃាព្យកត្តំ ឌត្វា េបរិេសស៊ុ, តេតា េសា តត្ថ យត្យុេស្សហិ យិត្តសត្ថុចំ កត្តា កតិបរិហ៊ំ តត្ថ ចសិត្វា អត្ថាង្ឌោតំ កត្តា អបេរកាេក េចារកយុំ កេេរាេត្តា ឌីចិកំ កេប្យតិ៍ អេឆកឌីចរ៉ េចារេត្ត តំ រាឌបុរិសា កេហត្វា រេត្ថាា ឌេស្សស៊ុ៍ រាឌា តំ ពត្តុតាកាេរ កេរាឆាតិ អាណាេបសិ, េត តំ ពត្តុតាការ៉ េតត្វា សដ្ឋលិកាហិ ពត្តិត្វា អារក្ខកាត៌ បដិបរិេឌត្វា អកយំសុ, ពត្តុតាកាេរ ចសត្ថុស្ស តស្ស ក្វាឌសរ៉ចឆ្ឆរាតិ អតិក្កត្តាតិ៍ តេតា អបេរកាេក តស្ស បុត្តសហាេឃា បគ្គត្តកាយចាសឹ យត្យេស្សា េពតចិ កេយុត េឌចឌហ យាកេតា តត្ថ តត្ថ អាហិល្ហុេត្តា ពត្តុតាកាេរ ពត្តុំ តំ អត្ថុស៍ ឌិស្វា តស្ស ហឌឃំ កយ្យិ, េសា េរាឌិត្វា បរិេឌចិត្វា កំ េព យឃា កត្តុត្តាំ សយ្យាតិ បុស្ថិ៍ តេតា េពត សយ្យ ពត្តុតាកាេរ ចសត្ថុស្ស េយ ត្ពុឌាតិ ក្វាឌសរ៉ចឆ្ឆរាតិ អតិក្កត្តាតិ, ៤ត្តកំ កាលំ ក្យុត្តរាឌតាឌិតា យហាក្យុក្ខ្ព អត្យុេកាយិ៍ ឃាចាហ៊ំ អាហារ៉ បរិេឃសិត្វា ក្យុដ្ឋិត្វា អាកយិស្យាយិ៍ តាច យំ ត្ពុេតា យុត្តាត្យុបរិឃំ ឌាតាហឹតិ ចុេត្ត េសា សប្យុរិេសា៍

១៍

ក្នុេបត កិត្ត្យ ព្យណាសឹលចិចឌ្ឌីេពត,

យិឆ្ឆាលឃស្ស កិតចស្ស ឆិឃា កិយត្ថុ៍;

ឌាតា ឌិឆាកចិកេពត ឆេតត កិ៍ ចា;

យិេត្តត កិ៍ ញ្យសតកាលបរយុ្យេលតាតិ៍

៤ចង្គា បត ចត្វា សាឆ្យ សយុ កេេរាយិ េព ចឆតត្តិ អារក្ខកាត៌ សត្តិកំ កត្តា េកាេត្តា ឃាេចេសា កត្តំ ក្យុដ្ឋិត្វា អាកឆ្ឆតិ៍ តាចាហ៊ំ តស្ស បរិឌិេកាេកា កចិស្យាយិ៍ ចិស្យេឌ្ឌឆ តត្តិ អាហ, េពហិ ត សក្កា េកា ៤តំ ចិស្យេឌ្ឌត្យុំ, អបិ ច េលា ឃាចាឃំ អាកឆ្ឆតិ៍ តាច ត្វុ

អយសង្កលិកាយ ពន្ធោ និសីទិស្សសិ, ឯចំ ត្វំ ចិស្សជ្ជេស្សាយ, តោ ទេ ត សក្កោតិ អាហំសុ, សោ ឯចម្បិ ហោតុ សម្ខាតិ ចត្វា តស្ស បិឍតោ សង្កលិកំ យុញ្ជិត្វា អត្តនោ បិដេឝ កត្វា ពន្ធនាគារំ បជិសិត្វា ព្ពតរំ យុញ្ជារេបសិ៉ សោបិ អសប្បុរិសោ ពន្ធនា យុតេ្តា ត បុត ត់ ធាត យកយាសិ, អថោ អកតញ្ញូតោ បកតិ ទោរាតុំ ការិយំ៉ យថាហ៉

១៉

ចារិប្បុរេ យថា សោត្តុរេ, តេចរេត្តា ចិសយំ សយំ;

បញ្ញាយទេចចំសាគ្ស, កាចំ យគសិ សយ្ហចំ៉

២៉

កាសត្តិ យុចតោ ឯកំ, ជិរេត្តត្តិ យគសា បទំ;

កាទេយទេគំ កទេរត្តេចំ, បកតាយយសាគ្សតំ៉

៣៉

ទេតសំ ទេយា កាចយញ្ញានិ, សោរាច បណ្ឌិតឌាតិកោ;

ពាហុស្សុតោបិ សោទេយច, បទេិត្តចិន្ទុបិ សោ៉

អថស្ស ពន្ធនាគារេ ចសត្តស្ស ក្ខាឝសំចឆ្នរាតិ អតិក្កត្តាតិ៉ ឯត្តកំ កាលំ ជីឈគ្នាបីត្យព្ចតេក តេក អាហារត្តាយ បទេរា ត ឃាទិតបុទេត្ថា, អត្ថិជ្ជិដ្ឋាហារំ លកគជិចសទេតា អលកគជិចសាទេយច ពាហុតទរា ទេហាត្តិ, អថ ក្ខាឝសំចឆ្នរាតិក្កទេយ រទេញ្ញា បុទេត្តា តិដ្ឋត្តិ៉ តឝា រាជា អត្តទេតា ចិជិទេត សព្ពពន្ធនាគារានិ ចិចរាទេបសិ៉ អត្តយទេសា យិកបក្លិទេតាបិ ពន្ធនា យុញ្ជារេបសិ៉ ក្ខាទេរ ចិចឧយទេត្តទេយច ពន្ធនាគារេ យត្តុស្សា ព្ចដ្ឋិតិដ្ឋិតដ្ឋាតំ អកយំសុ៉ សោ បទេតទេកាច ទេតហិ សឌ្ឍិ អកត្តា ឌ្ចហឹយំ៉ អារក្ខទេកហិ ត្វំ ទេកា កម្ខា ត កច្ឆសីតិ ចុទេត្ត អហំ ទេកា បញ្ញាតការេចត ព្ចឝាតិ ត កយិស្សាមិ៉ អតីច បរិហីតកទេត្តាស្មិ៉ អត្ថការេ កយិស្សាមីតិ ចត្វា អត្ថការេ អាកទេត តិក្ខម្ម អទេត្តាគការេ ចិស្សាសិកាតំ អការេចត ក្យទេតា អាហារំ លកិស្សាមីតិ ជិរេត្តរេត្តា តិក្ខម្ម រត្តគ្គការេ អាយកសុសាត យកយាសិ៉ ឯត្តាហារំ លកិស្សាមីតិ៉ តត្ថ សោ អគ្សតា តិក្ខិត្តយតយត្តុស្សំ ជិឃ្វា យត្តុស្សដ្ឋិតា យំសំ លិត្តិត្វា សីសកបិទេល បក្ខិបិត្វា តីហិ យត្តុស្សសីទេសហិ កទ៌តាគ្គទេត

ឆេបត្វា ឩតាកេតា ឈ្យុក្កអលិតេហិ អក្កិ កាត្វា ឃុសាត់ គិត្តាបគត្វាឃា កទិតាឆេកាគ យត្សុដ្ឋិតា អាលេលិលេត្តា យំសំ បធិត្វា ឈ្លតារេទត្វា សាលាកេឌ្ឍត ហិទិកោបិលំ បដិឆ្នាឆេត្វា គិចត្តបិលេលិកិកំ ចាតាចទលំ កាត្វាតិសិឌិ៍ តស្មិ៍ លេលា តត្ត បិប្យលិទុក្ខេ អសិចត្វា ឌេចតា តស្ស តំ កិរិយំ ឌិស្វា បុន្និស្សាយិ តាច គត្តិ តំ ឧបសង្កមិត្វា ឲចយាហ៍ កោ ត្វំ ឈគតទតិយិទាកុលេ យហារត្តិយំ តត្ត តត្ត ឌិកិល្លតទឌ្ឍិសយាកិល្លេ សោលាលិកាលិឌ៏កុលាបិឌកាកុលេ យត្សុយំសកប្លយប្លូទប្លសាកុលេ តត្ត តត្ត បដ្ឋលត្ថាគតាឌិតាកកឃាតកោ ឃុសាគេ យត្សុយំសំ បធិត្វា កិកទោសីតិ បុច្ឆិ អាហ៍

ឪ៍

រត្តក្ខណេរ កុលាបិឌេកហិ,

សយាកុលេ សីចឌិកាឃ យឌ្ឍ្យ

យត្សុយំសំ បចសី ឆ សីលេស,

ចឆេហិ កិ លេគ បលោឃាឌត់ លេតិ៍

អឆ សោ អាហ៍

៤៍

គ ឃាកហេតុ គ ច ជាគហេតុ,

ឃុសាតយឌ្ឍុយិ ឃ្យបចាយិ យំសំ;

ឲ្យជាសយំ គត្វិ គទស្ស អឌ្ឍា,

ឲ្យជាឌិគាសាឃ បចាយិយឌ្ឍុទាតិ៍

តលេតា ឌេចតា តំ តធា លេហាត្យ, ឌ្ឍយិគា បិលេលិតិកោគ ចាតាចទលំ កលេទាសិ៍ កិយត្វលេយតគ្គិ បុច្ឆិ៍

សិ៓

តិចត្វសារេហា ហិរិសំចរាឃ,

បិលេលិតិកំ តត្វ បសារឃេត្តា;

កេរាសិ ចាតាចរេលញ្ចា សម្ល,

កិយត្វេយតំ ចគ បុរ្ឆិរេតា េយតិ៓

េសា តស្យា ចិក្លេត្តា អាហ៓

ប៉៓

ស្ុកា ស្ុកាយិស្សិតសឹតចារេតា,

សឃំ អចិេត្តាច អចិត្តកាចា;

េគហំ ចុសិត្វាគ អសាភ្កស្យ,

អកតេញ្ញាេគា យិត្តបឆំសកស្យ៓

ដ៓

សយាចហេត្តា ឃតិ េយ សទឹេរ,

ចុសាតិ [ចុសាតិសាសក្កតិយជ្ជគាតិ ឡតិកត្តចិ] តំ ចាឃុ យយា ចិសិត្វា;

ទុក្ខ សសាតីតិ ចិសំច តំ ភោ,

បរិចជ្ជិតុំ ពន្ធមិមំ ក្យចេលត្តិ៍

សេចតា អាហ៍

១០៍

កិ មកាសិ ភោ នោ កតធាសកោ តេ,

សព្វា សញ្ញា តច ធាសយឹ ច;

មាតា បិតា ពន្ធចោ លេត្ត ចត្ថ,

ចិធាសិតា តេធ ចសេហិ កិំ តេតិ៍

តតោ នោ អាហ៍

១១៍

យំ រាជតោ ហោតិ ភយំ មហន្តំ,

សព្ពស្ស ហរណាទិចសាទិកត្វា;

អកតញ្ញុតា សប្បុរិសេសភ ហោតិ,

អារាច នោ ភោ បរិចជ្ជតីយោ៍

១២៍

ឃយត្តិ ចោរាទិកឃញ្ញាលេិកេ,

អឆោ ជកេភាបិ ច បិចកេភ;

អកតញ្ញុតា តំ សកលយ្យិ ហោតិ,

អារាច សោ កោ បរិចជ្ជតឹយោ៍

១២៍

បិណាតិបិតយ្យិ អជិត្តជាតំ,

បរស្ស ជាទ្ទុបកាយំ យុសា ច;

យជ្ជុស្ស បិតំ កលហដ្ឋា បេសុតំ,

សយ្យំ កិរំ ឆុត្តជេតហិ [អក្លុឆុត្តាជិឃោកំ ច្ចតិកត្តូធិ] ឃោកំ៍

១៣៍

សឆ្លាំ អតត្តុំ អសិចំ អតិដ្ឋុំ,

អបិឃិកំ [អបិឃិកំ ច្ចតិកត្តូធិ] ឆ្លុយភត្ត យញ្ញាំ;

អកតញ្ញុតា សប្យុទិសេត ហោតិ;

អារាច សោ កោ បរិចជ្ជតឹយោតិ៍

ចត្វា អត្តនា អសប្បុរិសសំសគ្គេនាគតទុក្ខំ សត្ថា ទស្សេត្វា កថេសិ, តទេតា ទេចតា អហម្បិ ទេកា សត្តុទេតា បក្កលស្សុត្តទេសនាខិចទេស ព្លយម្ហិទេយេច ទុទេក្ខ តិសិទេក្ខា។

អទេសចតា ច ពាលិតំ, បណ្ឌិតាគត្វា ទេសចតា;

បូជា ច បូជនីយ្យានំ, ឲុតំ បក្កល បុត្តបត្តិ។

កាធាយ ពាលស្ស ទោទេស អទេស្សាសិតិ ចត្វា តស្ស បសទេក្ខា តំ អត្តទេតា ចិយានំ ទេតត្វា តហាទេបត្វា ជិត្តាចត្វាលក្ខារទេហិ អលង្ករិត្វា ជិត្តាតុបិតំ ឥត្វា បហត្តំ សក្ការសម្មានំ កត្វា អត្តទេតា អានុការទេចត តម្ហិ តកទេរ ទេជ្ជ អភិសិញ្ចារទេបសិ។ ទេសា តត្ថ ទជ្ជំ កទេរទេត្តា ទានាទិនិ បុញ្ញានិ កត្វា អាយុបរិទេយាសាទេត យធាកម្មំ កទេតាតិ។

១៣។

ឲុចំ អសាតុជនសក្កបសត្តិទាសំ,

សញ្ញាជ្ជ សាតុបុចិសជ្ជនសក្កទេយត;

ទានាទិ ទេតកក្ខសលំ បរិបូទេយត្វា,

សក្កា បចក្កចិកចំ អភិសម្ភវាធាតិ។

ទេចារសហាយស្ស ចត្ថុំ សត្តមំ។

១៤។ យទុត្តព្រាហ្មណស្ស ចត្ថុម្ហិអយមានុបុព្វិកថា

ជម្ពូទិទេប ចត្ថកាកា តាយ កក្កាតិទេទ ទេហាយកាមំ តាយ អត្ថិ។ តម្ហិ ឲុទេកា យទុទេត្តា តាយ ព្រាហ្មទេណា បដិចសតិ។ តទា ទេសា ទេចាហារត្វាយ តក្កសីលំ កត្វា ទេកហំ អាកច្ឆទេត្តា អត្តទាយទេក្ក ឲុកាយ សាលិយ ក្កុជទេទាកា តុទំ សុតលំ ជិស្វា តម្ហិ កាទុទេញ្ញាត តិលចល្លិតក្កប្បិទេលត យជិត្វា បិទេយសិ។ សុតទេលា ចុបសត្តទេទាទេកា បិកតិទេកា ហុត្វា ព្រាហ្មទេណាត អត្តទេតា កត្បុបកាទំ សល្លទេក្ខទេត្តា ទេតទេតច សទ្ធិំ អកយាសិ។ អបទេកាទេក ព្រាហ្មណស្ស កទិយា កព្ភំ បដិលភិ, បរិបុណ្ណកព្ភាយ តាយ ចិជាយតកាទេល ជាទទេកា តិទិយប្បតិត្វា អទេត្តាកព្ភទេយេច យទេតា។ តទា តំ

សត្ថេន វស្សាវស្សិកំ លភិត្វា តីហទិវសុ, អថ ព្រាហ្មណោ តំ ទិស្វា តុដ្ឋហទយោ ឃរាវាសំ បហាយ ឥសិបព្វជ្ជំ បព្វជិត្វា អរញ្ញេ វិហរតិ។ អថស្ស ភរិយា អញ្ញេន សទ្ធិំ សំវសន្តី អយំ យំ បហាយ បព្វជិតោតិ ព្រាហ្មណោ បដ្ឋជិត្វា គោ ព្រាហ្មណំ យាចេហីតិ សាមិកេន សទ្ធិំ មន្តេសិ។ តេសំ មន្តំ សុនខោ សុត្វា ព្រាហ្មណេនេវ សទ្ធិំ ចរតិ។ អថេកទិវសំ តស្សា សាមិកោ តាបសំ យាចេស្សាមីតិ ឆត្តុ គហិត្វា តិណ្ឌុយិ, តទា តាបសោ ផលាផលត្ថាយ អរញ្ញំ គតោ។ សុ ន ខោ អស្សមេយេវ ឋិ តោ ឃំ។ បុរិសោ តាបសស្សាគមនតមន្តំ ជានិតេន្តោ គន្ធព្វេន តិលីនោ អដ្ឋិ។ សុនខោ តស្ស បមាទំ ជានិតេត្វា ធនុនោ ឦលំ ខាទិត្វា លិច្ឆិ។ សោ មុន ឦលំ បិនតិ គត្វា អាវោរាបេសិ។ ឯវំ សោ អាវោរាបិតំ ខាទេត្វា, អថ សោ បាបបុរិសោ តាបសស្សាគមនំ ញាត្វា តំ យាចេស្សាមីតិ ធនុនា សទ្ធិំ អាគមាសិ។ អថស្ស សុនខោ បាទេ ឌំសិត្វា បាតេត្វា តស្ស មុខំ ខាទិត្វា ទុឡ្ហំ គត្វា ទុក្ខាមនកាសិ, ឯវញ្ហិ សប្បុរិសា អត្តនោ ឧបការកានំ បច្ចុបការំ ករោន្តិ។ វុត្តញ្ហិ

១។

ឧបការំ ករោន្តោ សោ, សុនខោ កតវេទិកោ;

សត្វបឈាតកំ គត្វា, ឥសិនោ ទាសិ ជីវិតំ។

២។

តិរច្ឆានាបិ ជានន្តិ, គុណមត្តំ កតំ សទា;

ឥតិ ញត្វាន មេធាវី, កតញ្ញូ ហោតុ បាណិនោតិ។

៣។

តទា តាបសោ សុនខស្ស សន្តិកា គន្ត្វា តស្ស តំ ឧបការំ ទិស្វា ការុញ្ញេន បដិច្ឆិត្វា ទុបសន្តចិត្តំ ញាណប្បត្តំ បេសេត្វា តទេវ ចរន្តោ នានាភរិញ្ញា ភិញ្ញាវេត្វា អាយុបរិយោសានេ ព្រហ្មលោកបរាយណោ អហោសីតិ។

៣។

សុត្វាន សាខ សុនខេន កតូបការំ,

មេត្តិទិសស្ស បកតំ ឥសិនា ច សុត្វា;

សព្វា ករោឆ កន្ទុលាឡ្ហា បទ្វុបការំ,

តំ សន្តុឝា កចតិ ចោ កចកោកហេត្វតិ់

យទ្វត្ត្រោហ្វលាស្ស ចត្វុំ អដ្ឌុបំ់

១៨់ បាតិឃជិត្តស្ស ចត្វុបិ្រអឃយាត្វបុត្តិកចា

ឌព្វុជិបេ អញ្ញាតរស្វិ ឌតបឌេ កិរេ កោ យត្វស្សា រដ្ឌតោ រដ្ឌំ ឌតបឌតោ ឌតបជំ ចិចរេត្តា អត្វក្កយេត ចត្តុកាកាតជីតិរំ បត្វា តាចំ អកិទ្វហិត្វា បរតិរំ កន្ធតិ់ អឆាបរា កត្តិតិត្តិ តាឃ ៧ច តាចាឃ កន្ធតិ, អឆ តាចា កក្កាយឌ្ឍប្បត្តការលេ តស្សា កព្វុឌចាតា ចលិស្ស់ តតោ សា ចិឌាឃិត្វយសក្កោត្តិ កិលត្តា បាតិឃំ យេ ឆេឆ, បិបាសិតាយិត្វា យត្វស្ស ឃាចិ់ តេ តស្សា ចចតំ អស្វលត្តា ចិឃ បាតិឃំ តាជំស្វ, អឆ សោ ឌាតបជិកោ តស្សា កន្ទុលាឃត្តោ [កន្ទុលាឃបាតិឃំ, កន្ទុលាឃត្តោបាតិឃំ, កន្ទុលាឃតោឃំ ត្តុតិចកត្វចិ] តោឃំ កហេត្វា យុលេ អាសិត្វា, តស្វិ លលេ សា លឌ្ឍស្សាសា ស្វលេត ជាកេរំ ចិឌាឃិ, អឆ តេ តីរំ បត្វា កតិបឃជិចសេត អត្តតោ អត្តតោ ជាតំ បាបុលិស្ស់ អឆាបកោរេក សោ ឌាតបជិកោ អញ្ញាតរកិច្ចំ បដិច្ច តស្សា ត្តុត្វិឃា ចសតកំ បត្វា តត្វ តត្វ អាហិណ្ឌត្តា តិចាសតដ្ឋាតំ អលកិត្វា តករេទ្វារ សាលំ កត្វា តត្វ តិបជ្ជិ់ តស្វិយេច ជិចសេ ចោរា តករំ បចិសិត្វា រាឌកេហេ សត្ថិ លិត្តិត្វា ឆតសារំ កហេត្វា កន្ធត្តា រាឌបុរិសេហិ អត្វពត្តា កត្វា តាយេច សាលាឃ លេឌ្ឌត្វា បលាយិស្ស់ អឆ រាឌបុរិសា អាកត្វា ចោរេ អបស្សត្តា តំ ឌាតបជិកំ ជិស្វា អឃំ ចោរោតិ កហេត្វា បច្ឆាពាហំ កាឡ្ហំ ពត្ថិត្វា បុត ជិចសេ រញ្ញោ ជស្សេស្វុ់ រញ្ញា កព្វា កលេ ចោរកព្វ យកាសិតិ បុច្ឆិតោ តាហំ ទេច ចោរោ, អាកត្វុកោយិត្វិ ច្វុេត្ត រាឌា ចោរេ បរិយេសិត្វា អលកត្តា អឃយេច ចោរោ, ត្តុយំ យារេចាតិ អាណាបេសិ់ រាឌបុរិសេហិ តំ កាឡ្ហំ ពត្ថិត្វា អាឃាតតំ តីតេ សា ត្តុត្តិ តំ តឆា តីឃយាតំ ជិស្វា សត្ថាតិត្វា កព្បាយាតហឌឃា យុហ្វេត្តត រញ្ញោ សត្តិកំ កត្វា ចត្តិត្វា ទេច ៧សោ ត ចោរោ អាកត្វុកោ យុត្តារឆតំ ទេចាតិ អាហ់ រាឌា តស្សា កចំ អសត្តហត្តា ឃេជ្ជតំ យោចេត្វ យិច្ឆសិ់ តស្សព្ភត្តកំ ឆតំ ឌត្វា យុត្តារបហីតិ, សា សាយិ យេ កេហ ឆតំ តត្វិ់ អបិច យេ សត្តបុត្តហិ សត្តិ យំ ជាសិ កេរាហិ, ៧តំ យុត្តា ទេចាតិ អាហ, អឆ រាឌា ត្វំ ៧តំ អតុតាកតោតិ ចឌសិ់ ៧តំ តិស្សាយ បុត្តហិ សត្តិ អត្តាតំ ជាសត្វំ សារេចសិ់ កិយេសា តេ ពាតិ ចា,

ដ្ឋាហ្វ ដ្ឋបការកោតិ បុច្ឆត្តា អាហ់

១់

កិតេ កោតិ អឃំ បេសោ, ត្វចំ បុច្ឆាបិ សំសឃំ;

ភាតា ច តេ បិតា ហោតិ, បតិ ច ទេវរោ តវ។

១។

ញាតិ សាលោហិតោ កិន្នុ, សទាហុ ព្ពលទាឃកោ;

អថោបការកោ កិន្នុ, កស្សាយំ ទេសិ ជីវិតំ។

តតោ សា អាហ។

២។

ឯសោ យេ បុរិសោ ទេវ, កតបុព្វោបការកោ;

អតាឡយេកិកំ [អត្តាភយេកិកំ ទុតិកត្ថិ] ទេសោ, ទ្រក្លិតំ យទេហ ផិតំ។

៣។

ចិនាឃិត្វ យសក្កាត្តិំ, កក្ខិតិំ ទ្រក្លទេជិតិំ;

តោមយេភ យំ ខ្បដ្ឋាសិ, តេភាហំ ឃ្យតិតា តទា។

៤។

ភក្កកេល្លាលយាលិឃ, ខ្តួទត្តិ យហណ្ហចិ;

បហាឃ បិតំ ក្នុបស្សំ, ឃាតិ លោកា បិបាសិតោ។

៥។

ពឆេច ចិន្ជយាតេសុ, ឌតេសុ យតុឌាឆិប,

ឧកឃ្សេច យតស្វិហិ, កុល៉ា ពិដ្ឋពិ សាឆុកំ៍

៧៍

បហព្វាត យពំ ហព្វិ៍, យំសព្វិ៍ កេឆិ ឌត្តុតេ;

អតុបាត្តិ៍ យំសព្វិ, សំ ឆាចត្ត យេកកំ៍

៨៍

ពឆេច ចិន្ជយាតេសុ, ឌតេសុ យតុឌាឆិប;

កុលាចត្ត យតុបាត្តិ៍, សប្យុទិសំ កពចេឆិកំ៍

៩៍

ពស្វា សប្យុទិសេ ឆយេ្វ, បពិដ្ឋាស្វិ តទាឆិប;

អតុឃ្សទត្តិ ឧពេត, កពបុព្វា បកាទកំ៍

១០៍

អហព្វា យយ បុត្តា ឥ, ឧពេតយ្យុលាបិពា;

ឌិចិពយ្យិ បទិព្វជ្ជ, យុព្វតិឃេ អឃំ យឃាពិ៍

តតោ រាជា ទោវារិកំ បក្កោសិត្វា តម្បិ បុច្ឆិត្វា អនុភាគតការំ ញាត្វា តស្សា សប្បុរិសធម្មេ សន្តុដ្ឋោ តេសំ ឧក្កដ្ឋិ យហត្ថិ យសំ អនុប្បទាសិ។ សោ លទ្ធយសោ ច សោ បញ្ញាយ ជាតាជីវិតំ បុញ្ញកម្មានិ កត្វា សគ្គបរាយណោ អហោសីតិ។

១១។

ធម្មេ បតិដ្ឋិតមតា អបិ យាចកាយា,

ឯវំ លភន្តិ វិភវញ្ច បសំសនញ្ច;

ធម្មញ្ច សាធុចរិតំ មតិមាករោន្តា,

ធម្មេសុ ចិត្តញ្ច សទា សុចិរដ្ឋភាតិ។

បាតិយជិន្នស្ស វត្ថុំ ភវយំ។

១០។ សហាយស្ស បរិច្ចត្តជីវិតកស្ស វត្ថុម្ហិ អយមត្ថុប្បត្តិកថា

ភគវតិ បរិនិព្វុតេ សាវត្ថិយំ សោមព្រាហ្មណោ សោមទត្តព្រាហ្មណោតិ ទ្វេ ព្រាហ្មណា វសន្តិ។ តត្ថ សោមទត្តព្រាហ្មណេន សទ្ធិំ សោមព្រាហ្មណោ ឃេក្ខេយ្យក ទ្វំ ពិត្យអតិ។ អថេកទិវសំ សោមទត្តោ សោមព្រាហ្មណំ តេន បរាជេត្វា តស្ស វត្តទាសកញ្ច លទ្ធាភរណ្ឌិកញ្ច គហេត្វា អត្តនោ គេហំ គច្ឆន្តោ សោមព្រាហ្មណស្ស ឯហិ គេហំ គច្ឆា- មាតិ អាហ។ តតោ សោមោ តាហំ សម្ម ឯកសាដកោ ហុត្វា អត្តនាបិធិ ឱ្ឋតាទិត្យំ សក្កោមិ។ កថន្តោ ឯតេ្តន មេ ជាតំ ចរេតន្តិ អាហ, សោមទត្តេន ឯវំ វុតិ សម្ម ត្វមិ វុត្តទានញ្ញំ គណ្ហាតិ តស្ស តំ ទត្វា ត្វជាតិ សម្ម ឯហីតិ វុត្តោបិ ភាគច្ឆតិ។ បុន តេន ទេវា គម្មា ភាគច្ឆសីតិ បុដ្ឋោ សម្ម មម ហត្ថេ មុទ្ទិកំ អបស្សន្តា មេ បុត្តទារាទយោ មយា សទ្ធិំ កលហំ ករោន្តីតិ អាហ, អថ សោ ឯវំ សន្តេ ឃរា ទេ បហោតិ។ ទតា មយ្ហាវេហីតិ មុទ្ទិកម្បិ ទត្វា តំ គហេត្វា គេហំ អគមាសិ។ អថ តេ ឯត្តកេន សហាយា អហេសុំ។ អបរភាគេ សោមទត្តព្រាហ្មណំ អយំ បរទារកម្មំ អកាសីតិ មនុស្សា គហេត្វា រញ្ញោ ទស្សេសុំ។ រាជា តស្ស ទុប្បយោគ្គិ ជិត្វា រាជាណំ អកត្វា យា ទេវា បុន ឯវមកាសីតិ ឱ្ឋចជិត្វា ចិស្សជ្ជេសិ។ រាជា តំ ឃាតេតិយវចនំ ឱ្ឋចទត្វា ចិស្សជ្ជេត្វា វត្ថុទ្វាររេ គច្ឆេថតំ អាឃាតនំ នេត្វា មារេថាតិ អាណាបេសិ។ ឯវំ បិបកម្មេ និរទានា អនេកាការេន ឱ្ឋចទត្វាបិ ន សក្កា និវារេតុំ។ តថាហិ។

ເສານາ ເຈວ ສິກາລີ ຈ, ວາຍສາ ຄິລມກ຺ຂິກາ;

ຕຸເຊ຺ຊເຕ ກຸນເປ ສຕ຺ຕາ, ນ ສກ຺ກາ ເຕ ຕິເສທິຕຸໍ

໑

ຕຖາ ປິນາຕິປິເຕສຸ, ປເຣຫເຣ ສຸຣາຍ ຈ;

ມຸສາຈາເຣສຸ ເຊເຍ຺ຍສຸ, ສຕ຺ຕສຕ຺ຕາ ນ ຈາທິຍາຕີ

ຕເຕາ ຣາຊປຸຣິສາ ຕໍ ຊານິຕ຺ວາ ປກ຺ກມິໍສຸ ຕຫາ ເສາມ(ຕາຫູເນາ ເສາມເຫຕຸ ຕຖາ ກິຍມານໍ ທິສ຺ວາ ກມ຺ມານຕເຫເຍາ ຣາຊປຸຣິສານໍ ສຕ຺ຕິໍ ກຕ຺ວາ ຕຸມ຺ເຫ ເກາ ມຸຫຸຕ຺ຕໍ ມາ ມາເຣຖ ຍາວ ຣາຊານໍ ຊານາເປສ຺ສາມີຕິ ວຕ຺ວາ ຣເຍ຺ຍາ ສຕ຺ຕິໍ ກຕ຺ວາ ວນ຺ທິຕ຺ວາ ເທເວ ເຈວ ມມ ຊີວິຕໍ ເສາມເຫຕຸສ຺ສ (ຕາຫູນສ຺ສ ຫສ຺ສາມີ ໂຕໍ ມຸຍ຺ຈຖ ຍທິ ມາເຣຖກາມາ, ມໍ ມາເຣຖາຕີ ອາຫ ຣາຊາ ຕຸຍ຺ຫິ[ຕຸເຍ຺ຍ ຕາຕິກຕ຺ວຊີ] ອເທານີ, ຣາຊປຸຣິສາ ເສາມເຫຕຸ ມຸຍ຺ຈິຕ຺ວາ ເສາມ(ຕາຫູນໍ ອາຍາຕນໍ ເນຕ຺ວາ ມາເຣສຸໍ, ອເທາ ກຕຍ຺ຍຸເນາ ກຕເວທີຕາ

ເທາຕິ ເຈຕ຺ວ

໒

ກຕ຺ຍປກາຣ ມຕ຺ຕານໍ, ສເຣນ຺ຕາ ເກວິ ມາເຕຸສາ;

ຊີວິຕໍ ເຫນ຺ຕີ ເສາເຣມາຈ, ເສາມເຫຕຸສ຺ສ ອຕ຺ຕເນາຕີ

ເສາ ເຕນ ຊີວິຕຫາເນນ ເຫຈເລາເກ ກິຕ຺ຕິໍ ຕິຕ຺ວາ ມຫນ຺ຕ ກນກິນິມາເນ ເຫຈສ຺ສຣາສມ຺ສປຣິຈຸເຕາ ທິຕ຺ຕສມ຺ປຕ຺ຕິມຕຸເກາເຕ຺ຕາ ປຖິຈສຕີ ຕຫາ ເສາມເຫຕຸ(ຕາຫູເນາ ໂຕເສາ ມໍ ມເຣາປມ຺ຕິ ເສາເຍຈຕີຕີ ຈຕ຺ວາ ຕສ຺ສຕ຺ຕຸາມ ຫາຕໍ ເຫຕ຺ວາ ປຕ຺ຕໍ ອຫາສິ ຕາຈເຫຈສ຺ສ ຕເຕາ ຕຸຫຸຕໍ ເຫຈິສ຺ສຣິມໍ ອເທານີ ເຫຈຕຸກາຈຍ຺ຍໍ ຕເຕາ ເສາ ເສາມເຫເຣາ ອຕ຺ຕເນາ ເຫຈິສ຺ສຣິມໍ ຂຸເລາເກເຕ຺ຕາ ສທາມສ຺ສ ອຕ຺ຕເນາ ຊີວິຕຫານໍ ອຖຸສ ທິສ຺ວາ ອຕ຺ຕກາຕໍ ຈິຕິຕ຺ວາ ມານຈກເຈຍ຺ຍກ ເສາມເຫຕຸ(ຕາຫູມໍ ກຸປສຕ຺ມິຕ຺ວາ ປຕິສຕ຺ຕໍ ກຕ຺ວາ ອຕ຺ຕານໍ ເຫຈເລາເກ ກິຕ຺ຕຕຸກາຕໍ ປກາສຕ຺ວາ ຕໍ ກເຫຕ຺ວາ ອຕ຺ຕເນາ ອາຕຸກາເຣາ ເຫຈເລາກໍ ເນຕ຺ວາ ມຈາກາມໍ ສມ຺ປຕ຺ຕິໍ ມຕຸຈາຕີ ຈຕ຺ວາ ສຕ຺ຕາຫໍ ເຫຈສ຺ສຣິມໍ ເຫຕ຺ວາ ສຕ຺ຕເມ

ឌិចេរ ភេត្វា ពស្ស កោហេយេច បតិដ្ឋាបេឃិ៍ ពត្ថ ហិ ឌិគ្គារបច្ចត្តិ យត្រុក្កពស្ស យត្រុស្សរបច្ចត្តិ បដិក្កូលិ ហោតិ៍ ពតោ រោរា

ឌិគ្គារបច្ចត្តិយត្រុស្សរត្តោ កិរោរា ក្រុគ្គាលិ ប្ញប្យណ្ឌប្យណ្ឌកេឌោតា អហោឃិ៍ អឆេកឌិចសំ ឆេចបុត្តោ ពំ ឌូលិកេត្តោ ពតា ក្រុក្លបច្ចត្តំ ឌិថ្វា

ត រក្កា យត្រុរស្សត ឌិគ្គារបច្ចត្តិយត្រុកចិពត្តិ ខ្ពត្ថិពិត្ថិពរបច្ចត្តិកាយកំ ឲកំ ចិត្តាយលិ៍ ឥត្វា ពស្ស កទិយប្បិ អត្តតា អាត្រុការេចត ទ្វបចត្តំ

ឃរចត្តំ ចណ្ឌចត្តំ អពិក្កត្តយត្រុស្សិត្ថិចណ្ឌិ អកាឃិ, អបរការេក េព ឌឃច្ចតិកា បច្ឆក្លតោ ឌិដ្ឋឌិគ្គារបច្ចត្តិចិកចា ឥាតិ ឥត្វា ឃឹលំ ទក្លិត្វា

រហាឃឆេចបុត្តស្ស រត្តិកេយេច តិគ្គាត្តិក្វតិ៍

៩៍

យឌ្ឍេត តត្តិពយតា ប្ញបការេកត,

បិលាយប្បិ ឆេត្តិ បុឌតា ខ្លតិ ចិត្តឃិត្វា;

យិត្តត្ថ យា កចឆ កោ ប្ញបការកស្ស;

បិរំឃិយា កចឆ រាក្សុឌេភហិ តិក្វតិ៍

រហាយស្ស បទិច្ឆត្តឌីចិពកស្ស ចត្ថ ឥរបំ៍

តត្តិឃទោឌចក្កោ ក្សុតិយោ៍

Proper display of the text below may depend on webfonts, which in turn require being connected to the internet

ឃក្ខចក្ខិតចេក្កា

១៧៍ ឃក្ខចក្ខិត ចត្ថុយិអយយាត្សុប្តឹកឆា

ករចតិ បរិតិក្ខតយិកាយលទរេញ្ញា កិទ ឌតបឌេ ត្យល្ហកាទេយាតាយ អទេហាសិ៍ តទេត្ទទេកា ញុ្ហ្លកាទេយា តាយ យត្សុស្សា “ឃាចឌឹចំ ញុ្ហ្លំ សរល់ កន្ធាយិ៍ ញុេ្ហ្លា ទេយ សរល់ តាល់ ទេលល់ បរាឃលក្តិ” ទុចំ ឌឹចិតបរិឃត្តិ ញុ្ហ្លំ សរល់ កទេតា បឌិចសតិ, តស្ពិ សយទេឃ ទុទេកា ឌតបឌចាសិទេកា តត្ទ តត្ទ អាហិល្ហទេត្តា តំ ត្យល្ហកាយំ បត្វា តទេស្សច ឈទេទ តិចាសំ កទេប្យសិ, តស្ស បត ឌាតបឌិកស្ស សទឹទេទ ទុទេកា ឃទេក្លា អាចិសិត្វា បឹត្យទុតិ, តកា តស្ស កាយស្ស បចិសតកាទេល ឃទេក្លា ញុ្ហ្លកាទេយា បិសកស្ស ក្យលទេតទេឌត តស្ស ទេកហំ បចិសិតុំ អសទេក្កាទេត្តា តំ យុក្ខ្ពិត្វា ឆាហិកាទេយ សត្តាហំ អដ្ឋាសិ តស្សាកាយតំ ឌុទេលិទេកទេត្តា៍ តទេតា ទេយា ឌាតបឌិទេកា សត្តឌិចសំ តត្ទ ចសិត្វា សត្តទេយ ឌិចទេស សកាទេដ្ឋ កត្តកាទេយា កាយា តិក្លយិ៍ អឆ តំ តឆា តិក្លត្តិ ឌិស្វា ឃទេក្លា អក្កទេហសិ, អឆ ទេយា តំ ទុត្តកំ កាលំ ក្យហិកទេតាសឹតិ បុន្ធិ៍ ឃទេក្លា ទេកា តចត្ទាឃ ទុត្ទ ចសត្តស្ស ទេយ សត្តាហំ អតិក្កត្តត្តិ៍ តទេតា ទេយា ទេកា ទេត យឃា អទេត្វា, កិំ ទេត ឌយ្ពិតិ, អឆ ឃទេក្លត ទេកា អហំ ល្យកាឃ បឹត្យក្តទេតា កទេត្តត ទេយ អទេត្វាតិ ចុទេត្តា ទេយា ទុចំ សតិ កស្វា យំ អទេត្តាទេកទេហ ចសត្តិ ត កល្ពិតិ អាហ៍ ឃទេក្លត ទេកា តស្ពិ ឈទេទ ញុ្ហ្លំ សរល់ កទេតា ទុទេកា ក្ខបសទេកា អត្ទិ, តស្ស ឹលទេតទេឌត ទេកហំ បចិសិតុយសទេក្កាទេត្តា អដ្ឋាសិត្តិ ចុទេត្តា ឌាតបឌិទេកា សរល់ តាយ កិត្តិ អឌាតទេត្តា កិត្តិ ចត្វា ទេយា សរល់ អក្កទេហសឹតិ ឃក្លុ បុន្ធិ៍ ឃទេក្លា “ញុ្ហ្លំ សរល់ កន្ធាយឹ”តិ ចត្វា សរល់ អក្កទេហសឹតិ អាហ៍ តំ ស្វត្វា ឌាតបឌិទេកា ឃ្លកាតិ ឃ្លយំ ចទេក្ខាស្សាយឹតិ ចិទេត្តត្វា ទេតតហិ ឃក្លុ អហយ្បិ ញុ្ហ្លំ សរល់ កន្ធាយឹតិ អាហ៍ ទុចំ ចុត្តយទេត្តទេឃច ឃទេក្លា យហាសត្ថំ កទេទាទេត្តា ក ទេឃ ត កយទេត្តា បលិឃំ, ទុចំ សយ្ពាសត្យុ្ហ្លស្ស សរល់ ឃ្លឆទេលិទេក កទេឃា បដ្ឋច តិចាទលត្ទំ ទេហាតិ, បទទេលិទេក សក្កទេយាក្លាចហំ៍ តឆាហិ៍

១៍

ញុេ្ហ្លាតិ ចចត់ ទុតំ, អយត្សុស្សាត់ កឃាចហំ;

ញុ្ហ្លកត្តិកឌត្តុត់, សឃ្លកា យុកយាចហំ៍

២៍

សទេឃ្លាបដ្ឋចតាសាឃ, បក្ខក្លឌិឃ្លទេយាសឆំ;

ជិន្នាយត្តិ យហារេតឌ៌, យហាឃត្តិ យហញ្ញតំ។

ឲ។

តស្មា ធោសា ឆាទ្រេហា ឃរេក្លា,

ជិស្វា តំ សទលា ជិឆំ;

ក្ខិតោក្កា ច កឃព្យេត្តា,

លេលិយហេឌ្ឍា ច ឈម្ពិតោ។

៣។

ករទេត្តា ឆាចិតំ ជិស្វា, តិពិធោធ ស្រិយ្យក្កោត,

សិម្ពលិត្វលកណ្ឌ៍ច, ចល្លចារេតត ឈល្លិតំ។

ៗ។

ឃំ ទ្យក្លិ ទាខេចាទាទិ, ឃក្លេបតា ជិសម្ពច់;

តិច្ឆេត្តត យត្រេស្សត, កត្តញ្ញាំ សទលត្តឃំតិ។

តេតា ឌាតបជិកោ សទលាកយេត យហាក្យំ យហាតិសំសំ ឡុលេលិកោត្វា ទ្យង្គ សការទេចា សព្យេយា “ឌីចិតបរិឃត្តិ ទ្យង្គិ សទល៉ំ កច្ឆាយឹ”តិ សទល៉ំ កត្វា តេតេច សទលាកយតាត្រការចេត ឌីចិតបរិយោសាទេត ស្រុត្តប្យញ្ញុទេក្ខាចិឃ ធេចលេកោ តិន្នាត្តិតិ។

៩។

ឌិប្ផាត ឲុចិ ឋទហ៍ ពតំ តំ,

អបេត្តិ ឃក្លាបិ យហត្កឃេត;

បាលេឆ ឃឹល៍ ឋទណ្ញា តប្វា,

ឌហាឆ ក្ទិតំ ឃុពតិ៍ កឌេច្យាតិ៍

ឃក្លចញ្ញាតចត្ថុំ បឆយំ៍

១១៍ មិន្ទ្ធាឌិដ្ឋិកឃ្ស ចត្ថុមិក្រអឃមាត្បុត្តិពឆា

ភពចតិ ឆរេយាតេ ទាឌពហភពេរ ពិទ ឲពេ ព្រាហ្មកត្តិពោ មិន្ទ្ធាឌិដ្ឋិពោ បជិចឋតិ, តទេត្តច ឋមួឌិដ្ឋិពោបិ៍ តេឋំ ក្ពិត្តុប្បិ ឌេក្ក បុត្តា អហេឃុំ៍ តេ ឲពតោ ពិឞ្យអត្តា ចឆ្ឆត្តិ៍ អឆាបទការេព ក្យអពិឞ្យអំពិឞ្យអត្តាត់ ឋមួឌិដ្ឋិពឃ្ស បុត្តោ “ភយោ ញុទ្ធឃា”តិ ចត្វា ក្យហំ លិបត្តោ ឌិចឋេ ឌិចឋេ ឌិភាតិ៍ មិន្ទ្ធាឌិដ្ឋិពឃ្ស បុត្តោ “ភយោ ព្រាហ្មតោ”តិ ចត្វា លិបត្តោ បទាឌតិ, តតោ មិន្ទ្ធាឌិដ្ឋិពឃ្ស បុត្តោ តិច្ចំ ឌិភត្តិ ឋមួឌិដ្ឋិពំ ក្យាទំ ឌិប្វា ឋមូ តុំ តិច្ចេមេច ឌិភាឋិ, ពិ ចត្វា ក្យអំ លិបឋីតិ បុច្ឆិ៍ ឋោហំ ឋមូ “ភយោ ញុទ្ធាឃា”តិ ចត្វា លិបាមីតិ អាហ៍ ឋោបិ តតោ បដ្ឋាយ “ភយោ ញុទ្ធាឃា”តិ ចត្វា លិបតិ, អឆ តេ ឃេក្ឃៀត ក្ទតេ ឋយឋមាច ហោត្តិ៍ អបទការេព មិន្ទ្ធាឌិដ្ឋិពឃ្ស បុត្តោ បិតរា ឋដ្ឋិ ឌាក្ទតយត្ថាឃ ចត់ ពត្តា ឋពឌេត ឌាទុំ ពហេត្វា អាពន្ធេត្តា ភពទក្វាទឋមីបេ ឋពដំ ចិឃ្សជ្ជេត្វា តិលោ លាឌតត្វាឃ ពោលោ ចិឃ្សជ្ជេឋិ, ពោណោ តិលំ លាឌត្តោ អញ្ញោហិ ពោទ្ទបេហិ ឋដ្ឋិ អត្តោភពទំ បចិឋិឃុ៍ អឆឃ្ស បិតា ពោលោ បរិយេឃត្តោ ឋពដំ ច្ចលិពោហីតិ បុត្តំ តិចេត្តត្វា ភពទំ បចិដ្ឋោ អហោឋិ, អឆ ឋាឃញ្យោឌាតេ យត្ស្យា ភពទក្វាទំ បិឌហឹឃុ, តតោ ក្យាទោ ញហិភពេទ ឌាក្ទឋពដឃ្ស ហេដ្ឋា ឋឃត្តោ តិក្ទូបពតោ អហោឋិ៍ អឆ តឃ្សា ទត្តិឃា ឋមួឌិដ្ឋិពោ ច មិន្ទ្ធាឌិដ្ឋិពោ ចាតិ ឌេក្ក ឃក្លា ពោចទំ បរិយេឃឋមាភា ឋពដឃ្ស ហេដ្ឋា តិបត្តំ ក្យាទំ អទ្ទឋំឃុ, តេឋុ មិន្ទ្ធាឌិដ្ឋិពោ ញ្ញយំ លាឌាមីតិ អាហ៍ អឆាបទោ យា ឲច យពាឋិ, “ភយោ ញុទ្ធាឃា”តិ ចាចពោ ឲបោតិ, លាឌាបេចតត្តិ ចត្វា ញ្ញតេទត ឃាចតតិយំ ចាទិឃមាតោបិ ពត្តា តឃ្ស បាទេឌ ពហេត្វា អាពឌ្ឋិ៍ តឃ្សិ លោលោ ឌាទពោ បុត្តបរិចេឃត “ភយោ ញុទ្ធាឃា”តិ អាហ តំ ឃ្វត្វា ឃក្លោ ភឃប្យេត្តា លេយហដ្ឋោ ហត្ថំ ចិឃ្សជ្ជេត្វា បជិក្កាមុ អដ្ឋាឋិ៍ អហោ អច្ឆរិយំ ញុទ្ធាក្យាចំ អក្វុតំ, ឲចំ អត្តំ អតិឃ្យោតត្វា បរិចេឃត “ភយោ ញុទ្ធាឃា”តិ ក្ទត្តឃ្សបិ ភឃំ លប្ពតត្តំ ក្នបឌ្ឈចំ ចា ត ហោតិ៍ បពេច អត្តំ តិឃ្យោតត្វា ឃាចឌីចំ ញុទ្ធំ ឋទហ៍ ពតឃ្សាតិ៍ ក្ទត្តឌិក្យា

យថាបិ និលិតោ ភាគំ, កុញ្គាត់ កឃាចហ៊ំ;

ឯចំ ពុទ្ធោតិ ចចត់, អយតុស្សាត់ កឃាចហ៊ំ។

១។

យថា យត្តស្ស ឌេបៀត, ចិលឃំ ឃាតិ កិន្តិយំ;

ឯចំ ពុទ្ធោតិ ចចេតត, អបឃត្តិ [បហាឃត្តិ ឡតិសន្តុត្តុ] បិសាចកា។

២។

អគ្គិ ជិហ្វា ឃថា សិត្តុំ, ក្ខុរេពាច ចិលីឃតិ;

ជិហ្វារេតចំ សរណាគតំ, បេតា បេត្តិច [បេតាបេត្តាច ឡតិកត្តុជិ] ក្ខុរេតា។

៣។

បចរំ ពុទ្ធិន្ទ្រេដ្ឋត, យគ្គរក្ខឃយត្តុំ;

សន្តា បន្ទចភាសាឃ, ឆិរបិកោរ យុក្កតំ។

៤។

សត្តុរតភបិសាគំ, តបេច ចឌិរំ កុហំ;

តបេច ភាចំ ឌឹបំ តំ, តបេច កចចំ ស្ុកំ។

៥។

ຕເຍວ ສິຣສິ ນາສຕ຺ຕິ, ກິຣີຕໍ ຣຕນາຍໍ;

ລລາເຕ ຕິລກໍ ຣມ຺ມໍ, ກປ຺ປູເຣ ນຍນຄ຺ຄເຍ

໗

ຕາຏັ຺ກ ກຎ຺ຎຍຸກເລ, ເສາຎ຺ຎຍາລິ ກເລ ສຸຂາ;

ໜກາຈຣິຕ຺ຕ ຕາຣຫາຣ, ຂາຣາ ຂຕ຺ຕ຺ຖຸ ລຕ຺ຕຕາ

໘

ອງ຺ຄໍ ຄາຫ຺ຸປລສ຺ສ, ກຣເກ ຈລຍໍ ຕຉາ;

ອງ຺ຄຸລິສ຺ວງ຺ຄຸລິຍຢ຺ຢາ, ໜກ຺ກ ຍງ຺ຄລສ຺ຸຕິ

໙

ເສາຎ຺ຎາ ຕປຕ຺ຕ ປຸຫິຍໍ, ສຄາເລາຈ ສຣາສຕິ;

ຕເຍວ ສຖ຺ຖາລງ຺ກາເຣ, ຕເຍວ ຄຸຣິຕາປຫໍ

໑໐

ຕສ຺ມາ ຫິ ປຓ຺ຑິເຕາ ເປາເສາ,

ເລາກເລາຈນສຕ຺ຖເນາ;

សរណំ តស្ស កេត្តច,

កុលាតាយំ ឯហិបស្សិកំ។

១១។

នយោតិ ចចតិ បុត្តំ, ពុទ្ធាឃេតិ កិរំ តងា;

សុបេត្តត កុយារេត, យិច្ឆាទិដ្ឋិកស្វត្តា។

១២។

សុត្វា ចុត្តំ បិសា ចាបិ, យត្ស្សកុលេប រតា;

ន ហិសន្តិ អហោ ពុទ្ធ, កុលសារយហត្តតាតិ។

អថ សព្វាទិដ្ឋិកាយេល្លា យិច្ឆាទិដ្ឋិកស្ស យល្លស្ស ឧចយាហ, អឃុត្តំ ខេកា តឃា កតំ។ ពុទ្ធកុលេ បហារោ ឌិន្នោ, គណ្ឌកយុំ តឃា កាតព្វន្តិ, ខេតត កិយឃា សយុ កាតព្វត្តិ ចុទ្ធេត្ត ពុក្កុល្លតស្ស អាហារំ ខេគហិតិ អាហ។ តខេតា ខសា សាគ្វតិ ចត្វា ឃាចាហំ អាកច្ឆាយិ, តុំ តាខេចត្ត ចច្ឆាហិតិ ចត្វា ពិម្ពិសាររន្ញោ កញ្ចតតង្គេក ចឌ្ឍិតំ រសខេកាឌតំ អាហរិត្វា កុយារស្ស បិតុចេណ្ណត ឌារកំ ខេកាខេឌត្វា បុត កុយារេត ចុត្តពុទ្ធចចតញ្ចា អត្តតា កតចាឃាយំ ចាតិ សព្វំ តង្គេក លិលិត្វា ពុទ្ធំ រន្ញោខេឃច បញ្ញាយតុតិ អឌិដ្ឋាឃ អាកយំសុ, អថ បកាតាឃ រត្តិឃា រន្ញោ ខេកាឌតកាខេល រាឌបុរិសា តត្ត តង្គកំ អឌិត្វា តកាខំ ឱបបរិក្ខត្តា សកខេឌ ឌារកញ្ចា តង្គកញ្ចា ឌិត្វា តង្គខេកាត សព្ធំ តំ កេហត្វា រន្ញោ ឌស្សេសុំ។ រាឌា តង្គេក អក្ខរានិតិ ឌិត្វា ចាខេចត្វា តស្ស កុខេល បសខេត្តា យហខេត្តត ឃខេសត សព្ធំ ខេសដ្ឋិដ្ឋាតយគាសិ។

១៣។

ឌិតស្ស តាយំ សុបិខេតត ខេបចំ,

ត ខេហាតិ គិតិ លបខេតត ឃសូា;

តស្មា យុត្តិ សតតំ សទាច,

ព្សេហ សន្តា សនលញ្ញា ឃាតាតិ៍

យិន្នាឌិដ្ឋិកស្ស ចត្តុំ ទុតិយំ៍

១១៍ បិឌបឹឌិកាយ ចត្តុយិ អយយាត្បុញ្ញឹកតា

ឌព្ពឹបេ យហារេបាឌិតោ កិរ ឌក្កិលាបស្សេ ឲតំ បច្ចត្តតកាទំ អសេហាសិ៍ តត្ត សន្តាសយ្យេន្តា វតាតត្តយយាយកោ ឲកោ ដ្ឋបិសកោ បដិចសតិ៍ តតា ឲកោ លឹលាសចោ ភកចតា បរិក្ខត្ត បិឌបឹឌំ ឆចិកាយ បក្កិបិត្វា កតាកតដ្ឋានេត ប្ញេឌេន្តា អត្ថក្កេយត តំ តកាទំ សយ្យាបុលិត្វា ស្អុតិចត្វេា ស្អបិទ្រេតា បត្តំ កេហត្វា អត្តវចិឆិ បដិបជ្ជិ ឃ្យកយត្តឌេសា បត្តាឌ្ជាលិលិយ ឌតំ បរិតោសេន្តា៍ អឆ សា ដ្ឋបិសកោ តឆា កច្ឆត្តិ ចេឆទំ ជិស្វា បសត្តុយាតសា ដ្ឋបកត្វា បញ្ចាបតិដ្ឋិតោត ចត្តិត្វា បត្តំ កេហត្វា កោរេឌត្វា តិពាទ្ធំ យយ ពេហំ អាកយតយិន្នាយិ, យយាត្យកយ្យាយ ឲេត្តច ចសឆ សាយឹតិ ឃាចិត្វា តកាសេន្តេ រយលឹយេ ចតសេល្លេ តឌឹក្ញេល បណ្ណាសាលំ កត្វា ចេឆស្ស តំ តឹឃ្យាតេត្វា ចត្យបច្ចយេហិ បដិឌក្កេន្តា យាតេន្តា ប្ញេឌេន្តា ចសតិ៍ ចេឆទាបិ តត្ត ឋាស្អកដ្ឋានេត ភកចតា បរិក្ខត្តបិឌបឹឌនាត្យំ តិឆាយ ចាល្យកាហិ ធ្មប់ កត្វា តិច្ចំ កត្ឆស្មបឌឹបបុប្យប្ញឌាឌឹហិ ប្ញឌយយាតោ ចាសំ កប្បេតិ៍ តស្មឹ សយេយ តេស្សា បិសកស្ស អតត្តវេកហចាសិកោ ឲកោ ព្ថស្សវកត្តិកោ អត្តតោ ចេឆចតំ តិពាទ្ធំ តយស្សតិ៍ តំ ជិស្វាស្ស ដ្ឋបិសកោ ព្យន្ទព្យេល ចត្វា អលេត្ត សយុ យា ចិទិយំ កេទាហិ៍ បឌេហតំ ជិដ្ឋិតិ អាហ៍ តតោ សា កោទាជិកោ ព្ថស្សវកត្តិកោ កោ តេ សត្តុ ព្យលាត្យភាចោ, អយ្យាកំ ព្ថស្សវស្ស ព្យលាច យហន្តាតិ ចត្វា តស្ស អព្យលំ ព្យលត្តិ កេឆេន្តា អាហ៍

១៍

តិបុទំ សា ចិតាសេសិ, លលិដតយតក្កិតា;

អឃុទេច ចិតាសេសិ, តិឃ្ញេលត យហិស្សទោ៍

២៍

ឌដិកលិបយាចត្តុំ, តច្ចតឹ ជិតសត្តិយំ;

ចាគេតិ កេទិចិណាគិ, កិញ្ចាបិ ន កាឃតិ៍

២៍

ករិយាយា តស្ស ពិស្សា, ឌដិយេក៌ សម្មទេហ;

ទុកយេកោត បស្សេត, បស្សយាតោ ចទេកក៌៍

៣៍

ហត្ថិចយ្យូទឆទោ, ទេពតេច ចារិតា តបេ;

អសាឌិសេហិ បុទេត្តហិ, ទ្វេបត ច សុបិកេដ៍៍

៤៍

ទតិយា ច យឆុបិតេ ច, ញ្ជាចដេ សព្ពគា ច សោ;

យតុស្សុដ្ឋិឆទោ សិស, កបិលេតេស កុឌ្ឍាកិ៍

៥៍

ត ឌាតោ ត កឃំ តស្ស, យទលំ តត្ថិ សស្សតោ;

ច្រាឌិសោ ទេ យហាឆេចា, តត្តញ្ញុស្សឹឌិសោ កុណោតិ៍

តំ សុត្វា ក្លុបិសកោ សម្ម ត្យឃ្យាវ្ហស្សទស្ស ទុទេត កុណា តាយ តាច ហោត្ថុ៍ អកុណា តាយ កិត្តកោ ហោត្តិតិ ចត្វា កកចតោ សកលកុណេ
សំហទិត្វា កេចធេត្វា អាហ៍

៨។

លោកេ សព្ពសចត្តិតំ, អាឆាទោ សាកទោ យថា;

សព្ពេសំ ក្រោទាសិតំ, អាឆាទោច តថាកតោ។

៩។

ឆទាឆទាតំ សព្ពេសំ, អាឆាទាច ឆទា អយំ;

តថា ក្រោលាតំ សព្ពេសំ, អាឆាទោច តថាកតោ។

៨។

ឯវំ សន្តោ ចិយត្តោឆ [ចិយត្តោ ខ្ពតិកត្វូចិ], ឯវំ សោ កទ្រលាបទោ;

ឯច យិទ្ធិចិឆា តស្ស, ឯចេយចំ ក្រោលា ខ្ពតិ។

១០។

ឮទ្ធោបិ សន្តោតិ ត ឃស្ស ចេណ្ហា,

កប្បម្បិ ចត្វា ឈឃតំ កេយត្វំ;

បកោច ច ព្រហ្មស្សទា ស្សទេហិ,

ចត្តំ ត ហាតត្តក្រោលស្ស ចណ្ហត្តិ។

ឯវំ ចឝត្តា បត តេ ខ្លួនកាបិ អយ្យាកំ ចេឝចា ខ្លួត្តយោ អយ្យាកំ ចេឝចា ខ្លួត្តយោតិ កលហំ ចេឆ្ឆូតា ទេញ្ញា សត្តិកយកឋំស្ស, ទាឌា តេសំ កធំ

សុត្វា តេតហិ តុម្ហាកំ ខេចហាតំ មហន្តកាចំ ឥទ្ធិបាដិហារិយេន ខាតិស្សាម។ ខេស្សេច តេហិ តោ ឥទ្ធិតិ តកេរ កេរិ ធរាបេសិ។ ឥទេតា

កិរ សត្ថាហច្ចេឃត ឥទេមំ ខ្ចិត្តំ សត្វារាតំ បាដិហារិយាតិ កថិស្សន្តិ។ សទ្ធា សត្ថិបតន្តិតិ តំ សុត្វា តាតាឥសាសុ ពាហុ មត្សុា សមាកមិសុ,

អថ មិច្ឆាទិដ្ឋិកា អជ្ជ អម្ហាកំ ខេចស្ស អាតុកាចំ បស្សាមាតិ មហន្ត បូជំ កទោរត្តា តត្ថ សារំ តាក្ខំសុ, សម្មាទិដ្ឋិកាបិ អជ្ជ អម្ហាកំ

កកចតោ អាតុកាចំ បស្សិស្សាមាតិ ចាញ្ញកាធុបំ កត្វា កត្ថមាលាទីហិ បុទេត្វា បកក្លិលំ កត្វា អញ្ជលិមគ្គយ្យាអដ្ឋំសុ។ អថ រាជាបិ

ពាលចាហតបរិចុតោ ទុកមន្ត្វ អដ្ឋាសិ។ តាតាសមឃចាឥតោបិ អជ្ជ តេសំ បាដិហារិយំ បស្សិស្សាមាតិ មច្ឆាតិមច្ឆំ កត្វា អដ្ឋំសុ។ តេសំ

សមាកេម សម្មាទិដ្ឋិកា ចាញ្ញកាធុប មកិមុលំ កត្វា អញ្ជលិមគ្គយ្យាសាមិ អម្ហាកំ កកចា សត្ថុត្ថិកិច្ចាតិ តិដ្ឋាតេបត្វា អតុបាឥសេសាឃ

តិដ្ឋាលាឆាតុឃា បរិតិដ្ឋាឃំ។ សារិបុត្តមហាតេមាកុល្លាតាឥខេឃា អសីតិមហាសាចកាបិ បរិតិដ្ឋាឃំសុ, តទេត្ថ អម្ហាកំ អដ្ឋា បដិសរលត្ថិ

ចត្វា សច្ចកិរិយំ កទោរត្តា អាហំសុ។

១១។

អាបិលាកោដី ឥក្ខស្ស, សរលំ តោ កតា ឃឌី;

តេត សច្ចេត ឃំ ឆាតុ, ខេស្សុតុ បាដិហារិយំ។

១២។

អាបិលាកោដី ឆម្ពុស្ស, សរលំ តោ កតា ឃឌី;

តេត សច្ចេត ឃំ ឆាតុ, ខេស្សុតុ បាដិហារិយំ។

១៣។

អាបិលាកោដី សញ្ញស្ស, សរលំ តោ កតា ឃឌី;

តេត សច្ចេត ឃំ ឆាតុ, ខេស្សុតុ បាដិហារិយំ។

១៤។

រាយកាលេ យុត្តិត្ថស្យ, បាក្យកា ធាសិ អត្ថុតា;

តេន សច្ចេន យំ នាថ, ជេស្យថ បាដិហារិយំ។

១៣

លក្ខត្តកាលេ យុតិភោ, នាឃា លទិសិទ្ធិតា;

តេន សច្ចេនយំ នាថ, តិឆ្ឋារេថ ល ទិសិយោ។

១៤

ខាតយត្តោ តភា ញុន្ដោ, ជិតោ បក្កខយុន្ដតិ;

តិឆ្ឋារសាឃកិចាង់, អក្កោ សេដ្ឋោតិអាកិភា;

តេន សច្ចេនយំ នាថ, ជេស្យថ បាដិហារិយំ។

១៥

តិយិត្តេ ចថុរោ ជិស្ថា, តិក្លត្តោ អកិតិក្លយិ;

តេន សច្ចេន យំ នាថ, ជេស្យថ បាដិហារិយំ។

១៦

យារេសតិ បលិបត្តោ, តិសិត្កោ ញុញ្ឈ្យេញាសិយំ;

តេន សច្ចេន យំ នាថ ជេស្យថ បាដិហារិយំ។

១៩។

ឆព្ពចក្កំ បចេត្វានិ, ឌិនេភា និបតនេត ពតា;

ពេត សច្ឆេត ឃំ ឆាត្យ, ឥស្សេត្យ បាដិហារិឃំ។

២០។

ភេក្ខាបតក្ខេភាកិក្ខំ, ភាក់ ភាលាកិរិច្យឃំ;

អាត្យអចកា ឥេឃា ឃេត្លា, ព្រាហ្មាេភា ច ឯកា ឥេឃា។

២១។

សច្ឆកាឌិភិកេល្ហាច, ក្សាដឥត្តា ឥេឃា ខ្ចិេឌ;

ឥេយសិ ពេត សច្ឆេត, ឥស្សេត្យ បាដិហារិឃំតិ។

ឲចញ្ច បត ចត្វា ខ្លុបិសកា អយ្យាកំ អត្យកយ្ជ បដិច្ច យហាឌតស្ស យិន្ឋាឌិដ្ឋិេកឥតត្ត បាដិហារិឃំ ឥស្សេឆ សាយឹតិ អាទារេឆសុំ។ អឆ ត្យដ្ឋាត្យកាចញ្ច េឆទាត្យកាចញ្ច ខ្លុបិសកាត់ សច្ចកិរិឃាត្យកាចញ្ច បដិច្ច ចាត្យក្ខកាច្ឆុបំ ខ្ចិឆា កិត្តិត្វា បាេឥបឹផឆាត្យ អាកាស យត្យកត្វា លត្វាល្ហាទំសិេឃា ចិស្សេដ្ឋត្តឹ ចិលិសយាភា អដ្ឋាសិ។ អឆ យហាឌតា េចល្យេក្លបសហស្សាតិ បចេត្វត្តា សាឆ្យកឹត្យហំ កឹត្យអត្តា យហាភាឌំ បចេត្វត្តា យហត្ត ប្វឌយក់ស្យ។ យិន្ឋាឌិដ្ឋិកាបិ ត្តយំ អដ្ឋិរិឃំ ឌិស្វា ចិយិត្យយាតសា យិន្ឋាឌិដ្ឋិ កិត្តិត្វា ទតតត្តឃបទាឃលា សទលា យកាយំស្មតិ។

២២។

ឲ្យេដ្ឋាបិ បាេឥត ឌិតស្ស ឲចំ,

កលិក្ខេទា បា សិ យហាត្យកាេចា;

លោកេកតាឆស្ស អភាយចស្ស,

យហាត្យភាចោ ហិ អធិគ្គតឹមោឃាតិ៍

បាឝបឹឋិកាយ ចត្ថុ តតិយំ៍

១៣៖ វត្ថុរសាយលោរស្ស ចត្ថុបិ អឃយាត្យបុត្តឹកឆា

សោ កិរ បុរិមត្យភេន្ទស្ស [បុរិមត្យភេន្ទ ព្ទតិសត្ថត្ថុ] កតាធិការោ តត្ថ តត្ថ ភវេច ចិចន្ទុបតិស្សយំ បុញ្ញាវុបចិតវេន្តា ស្សុយេឆស្ស ភកចវេតា

កាលេ ចិន្ទ្វាឆរោ ហុត្វា ហិយចតិ បដិចសតិ៍ តងា ស្សុយេឆា ភាយ សម្មាសម្ពុទ្ធោ ចិរេចក យត្យ្វាហវេត្តា ហិយចត្តំ កត្វា រេយហឹយេ បេឆេស

បល្លង្កំ អាក្យុជិត្វា តិសិជិ៍ តងា ចិន្ទ្វាឆរោ អាកាសេត កន្ធវេត្តា លត្តាល្លារំសឹហិ ចិរាឌយាត់ ភកចត្តំ ជិស្វា តីហិ កហិការបុរេប្ឋហិ ប្វុជេសិ,

បុប្ឋាតិ ព្យន្ទ្វាត្យភាវេចត សត្ថុ វុបរិ លត្តាការេត អដ្ឋំសុ, សោ តេត កឹមេឃ្យាសោ យត្តាយ បសត្តចិត្តោ ហុត្វា អបរភារេក កាលំកត្វា

តាចតឹសភចេត តិព្វត្តិត្វា វុច្ឆអារំ ជិព្វសម្បត្តិយត្យភចវេត្តា ឃាចតាឃុកំ តត្ថ ឋត្វា តតោ ចុតោ ឆេចយត្យស្សេស្សុ សំសរន្តោ ព្ទយស្មិំ

ព្យន្ទុប្បាទេ រាឌកហភកេរ ទ្វារហូលយហាសាលស្ស បុត្តោ ហុត្វា តិព្វត្តិ៍ វុត្តរោតិស្ស ភាមំ អហោសិ៍ សោ វុត្តយត្វុបឆរោ ចិញ្ញាតំ បត្វា

ទ្វារហូលចិន្ទ្វាសុ តិប្ឋត្តិំ បត្វា ឌាតិយា ត្វុបេត ចិន្ទ្វាយ សីលាចារេត ច លោកស្ស យហតឹមោ ឌាតោ, តស្ស តំ បញ្ញាសម្បត្តិំជិស្វា

ចស្សការោ យកឆយហាយត្តោ អត្តតោ ឌីតរំ ឌាត្យការោ ហុត្វា អត្តតោ អធិប្បាយំ បវេចឆិសិ៍ សោ តិស្សរណព្ភាសឃតាយ តំ

បដិក្ខិបិត្វា កាលេតកាលំ ឆម្មសេតាបតិំ បយិរុបាសវេន្តា តស្ស សត្តិកេ ឆម្មំ ស្សុត្វា បដិលទ្ធសទ្ធោ បព្វជិត្វា ចត្តសម្បត្តោ ហុត្វា ឆេរំ

វុបដ្ឋហតិ៍ តេត ច សមយេត ឆេរស្ស អញ្ញតរោ អាពាធោ វុប្បត្តោ ហោតិ, តស្ស ភេសជ្ជត្ថាយ វុត្តរសាយលោរោ បាតោវ បត្តចីវរ

យាឌាយ ចិហារតោ តិក្ខម្ម អត្តរាយក្កេ តឡាកស្ស តីរេ បត្តំ ឋបេត្វា វុឌកសមីបំ កត្វា មុខំ ឆោចតិ, តងា អញ្ញតរោ វុម្មកចោរោ

កតាកម្មោ អារក្ខបុរិសេហិ អត្យពទ្ធោ អក្គទ្វាេរតេច ភាវេតា តិក្ខមិត្វា បលាយវេន្តា អត្តតា កហិតំ រតតកត្តិកំ សាយលោរស្ស បត្តេ

បក្ខិបិត្វា បលាយិ៍ សោ សាយលោរោបិ បត្តសមីបំ [សត្តុសមីបំ ព្ទតិបិ កត្ថុចិ] វុបកតោ ហោតិ, ចោរំ អត្យពន្ធន្តា រាឌបុរិសា

សាយលោរស្ស បត្តេ ភត្តិកំ ជិស្វា អយំ ចោរោ, ព្ទមិតា ចោរិយំ កតត្តិ សាយលោរំ បច្ឆាពាហំ ពត្ថិត្វា ចស្សការស្ស ទ្វារហូលស្ស ឆស្សេសុំ៍

ចស្សការោ ច តងា រញ្ញោ ចិតិច្ឆយេ តិយុត្តោ ហុត្វា លេឌ្ឌកេឌ្ឌំ អត្យសាសតិ៍ សោ ឲសោ បុព្វេ យម ចចតំ ភាជិយិ៍ ស្សុទ្ធបិសត្តិយេសុ

បព្វឌិតិ ច ពទ្ធាឃាតត្តា តំ កម្មំ អសោរឆេត្វាច ឌីចត្តយេចតំ ស្វុលេ វុត្តាសេឆាតិ អាណា បេសិ, រាឌបុរិសា តំ តិព្វស្វុលេ វុត្តាសេសុំ៍

សាយលោរោ ស្វុលេក្ក តិសិរន្តា វុបដ្ឋាយស្ស មេ លោ ភេសជ្ជំ អាហរិស្សតីតិ សារិបុត្តត្ថេរំ សរិ៍ តតោ ឆេរោ តំ បចត្តិំ ពាត្វា

សម្មាសម្ពុទ្ធស្ស កថេសិ, ភកចាបិ យហាសាចកបរិចុតោ តស្ស ពាលាបរិបាកំ ឱ្យលោកេត្វា តំ ឋាភយាកយាសិ៍ តតោ ភកចតោ

តិក្ខត្តភាចា សកលភកេរ កោលាហលំ អហោសិ, យហាឌតការោយា សត្តិបតិ៍ អថ ភកចា ចិប្បុវត្តហត្ថុតេល

ភលយហឹយឃ្វាលសម្ពុគ្គបឹតាភាសតាយ បញ្ឈវត្តឌាតិហិក្កុលកសុចណ្ណាវសឆារាចិយ ឌាលិចក្កលិតយុត្យតលុភក្កុលំ ហត្ថំ វុត្តរស្ស សីសេ ឋបេត្វា

ວຸຕ຺ຕຣ ຈາຄັ ເຕ ພຸເທ຺ທ ກຕປິປກຍຸສ຺ສ ຜລັ ວຸປ຺ປຕ຺ຕິ, ຕຕ຺ຖ ຕຍາ ປຕ຺ຈເຈກ຺ພຸທາເລຕ ອທິຈານສາ ກາຕທ຺ທາຕິ ອາຫˋ ເຕເສຈ ອາຫˋ

໑ˋ

ອຕີເຕ ກິຣ ໂລກສ຺ມິ, ກາເຍ ຕ຺ວ ຍສິ ຣາຣເກາ;

ຣາເຣເກຫິ ສຍາກຍ຺ຍ, ກິຍ຺ອເຕ຺ຕາ ເກຍ຺ຍພ຺ພເລˋ

໒ˋ

ກເຫຕ຺ວາ ສຸຕຸຍ ສຸກັ, ຕຣາ ຕ຺ວ ກິປ຺ປະລິ຺ລຍາ;

ວຸຕ຺ຕາເສສິ ຕຕ຺ຖ ສຸເລ, ຂີຈຍາກກຍກ຺ລິກັˋ

໓ˋ

ອປເຣຍ຺ຍ ເຕ ປິປກຍ຺ຍ, ປຈກ຺ລາຍິ ສຸເຕາຫິ ເຍ;

ຍຸຈຣຕ຺ຕິ ຫິເຕຕ ຕ຺ວ, ອຕີເຕ ສກຍາຕເຣˋ

໔ˋ

ຂີຈສຸເລ ກິສີຣາຕິ, ເກາເປຕາກິສປີ ຕຸຈ;

ຍຸເຍຫິ ຍ຺ຸຫິ ປິເປຫິ, ສເຣ ນິສາຣສາກເຣˋ

໕ˋ

ປຍ຺ຈຍາຕິສເຕ ອຖ຺ວ, ຂີຈສຸລປິກ຺ກິປ຺ປເຍ;

អយំ តេ ភរិយា ជាតិ, ឧត្តាបិច ខិបត្ថិ សោតិ៍

ឧបយាចិតា ភវេន តស្ស អញ្ញាសយាគ្គុទេបន ឯកុំ ទេវេសិ, ឧត្តទោ អយតាកិសេកសខិសេន សត្តុនោ
ហត្ថសម្បស្សសញ្ញាតបសាទសោយភស្សតាយ ឧញ្ញអាទិ បីតិបីវេយាជ្ជ បដិលភិត្វា យថាបរិចិតំ ចិបស្សភាយក្កំ សយាទ្ធញ្ញទោហា ទោឡាលស្ស
បរិបាកំ គតត្តា សត្តុ ទេសតាចិលិវេសន យក្កបដិបិដិយា សត្ថុកិលេសេ វេលេបត្វា លញ្ញអកិទេព្ឋា អហោសិ៍ ឯកុំ ហុត្វា តត្ថ សយាគតាតំ
ទេចយត្រុស្សាតំ ចតុរាសីតិបិលាសហស្សាតំ ឯយ្ឍកិសយេឃា អហោសីតិ ចេទត្តិ៍ ឧត្តទោ បត លញ្ញអកិទេព្ឋា ហុត្វា ស្វលេតា ឧដ្ឋហិត្វា
អាកាសេ ឋត្វា បាដិហារិយំ ទេស្សសិ៍ យហាឌតា អន្តរិយត្ថុតចិត្វា ឌាតា អហោសុំ៍ តាចទេចស្ស ចឡោរុត្តិ, សោ កិក្ខុហិ អាចុសោ
តាខិសំ ទុក្ខំ អត្តុកចេន្តោ ពធំ ត្វំ ចិបស្សតំ អត្តុយុព្ជិតុំ សក្ខិតិ បុដ្ឋោ បកេច សេ អាចុសោ និសាទេរ អាឌីតចេចា សត្ថារាតត្ថា សភាវេចា
សុទិដ្ឋោ៍ តស្វាហំ តាខិសំ ទុក្ខំ អត្តុកចេន្តោបិ អសក្ខិ ចិបស្សតំ ចទ្ធេត្វា ចិសេសំ អធិគន្តុំតិ អាហ៍ អថាបរកាលេ សោ កិក្ខុសង្ឃមជ្ឈេ
អត្តនោ បុព្ពចរិតា បតាតំ បកាសេន្តោ ឥមា គាថា អភាសិ៍

៩៍

ស៊ុខេនោ ភាវ សព្ទ្វេន្ទា, ឧត្តិរសចទលក្ខណោ;

ចិចេកកាយោ សព្ទ្វេន្ទា, ហិយចត្ត យុបាកយិ៍

លិ៍

អញ្ញាកេហត្វា ហិយចត្តំ, អកេក្កា កាត្រុហិកោ យុតិ;

បល្លង្កំ អាកុខិត្វាត, តិឃិខិ បុរិសុត្តយោ៍

ប៉៍

ចិញ្ញាឆទោ តកា អាឃិ, អត្តលិក្ខចទោ អហំ;

តិស្វលិ សុកតំ គឃ្យា គន្ធាយិ អដ្ឋទេ តកា៍

៩។

បព្ពតគ្គេ យថា អគ្គិ, បុណ្ណមាយេវ ចន្ទិមា;

វនេ ឱភាសតេ ពុទ្ធោ, សាលរាជាវ ផុល្លិតោ។

១០។

វនគ្គា និក្ខមិត្វាន, ពុទ្ធរំសី វិធាវរេ;

នឡគ្គិវណ្ណសង្កាសា, ទិស្វា ចិត្តំ បសាទយិំ។

១១។

វិចិនំ អទ្ទសំ បុប្ផំ, កណិការំ ទេវគន្ធិកំ;

តីណិ បុប្ផានិ អាទាយ, ពុទ្ធសេដ្ឋំ អបូជយិំ។

១២។

ពុទ្ធស្ស អានុភាវេន, តីណិ បុប្ផានិ មេ តទា;

ឧទ្ធំវណ្ដា អធោបត្តា, ឆាយំ កុព្វន្តិ សត្ថុនោ។

១៣។

តេន កម្មេន សុកតេន, ចេតនាបណិធីហិ ច;

ឋិត្វា យាតុសំ ទេហំ, តាវតិំសមគញ្ឆហំ។

១៣។

តត្ថ មេ សុកតំ ព្យម្ហំ, កហិកាទីតិ ទោយតិ;

សង្ឃិយោឌភ មុទ្ធាឆំ, ពិសយោឌភចិត្វតំ។

១៤។

សហស្សកណ្ឌំ សតភេណ្ឌុ, ធជាលុ ហរិតាមយំ;

សតសហស្សានិ ព្យូហានិ, ព្យម្ហេ បាតុរហំសុ មេ។

១៥។

សោណ្ណមយា មណិមយា, លោហិតង្កមយា បិច;

ផលិកា បិច បល្លង្កា, យទិច្ឆក យទិច្ឆកា។

១៦។

មហារហញ្ច សយនំ, តូលិកំ វិកតីយុតំ;

ឧទ្ទលោមិកឯកន្តិំ, ពិម្ពោហនសមាយុតំ។

១៧។

ភវនា និក្ខមិត្វាន, ចរន្តោ ទេវចារិកំ;

យទា ពុជ្ឈាមិ កយតំ, ទេវសង្ឃបុរក្ខតោ។

១៩។

បុប្ផស្ស ហេដ្ឋា តិដ្ឋាមិ, ឧបរិច្ឆទំ មម;

សមន្តា យោជនសតំ, កលិការេហិ ឆាទិតំ។

២០។

សដ្ឋិ តុរិយសហស្សានិ, សាយំ បាតំ ឧបដ្ឋហុំ;

បរិចារេន្តិ មំ និច្ចំ, រត្តិន្ទិវមតន្ទិតា។

២១។

តត្ថ នច្ចេហិ គីតេហិ, តាលេហិ វាទិតេហិ ច;

រមាមិ ខិឌ្ឌារតិយា, មោទាមិ កាមកាមហំ។

២២។

តត្ថ ភុត្វា ច បិត្វា ច, មោទាមិ តិទសេ តទា;

នារីគណេហិ សហិតោ, មោទាមិ ព្យម្ហុត្តមេ។

២៣។

សតានិ បញ្ចក្ខត្តុញ្ច, ទេវរជ្ជមការយិំ;

សតានិ តិំសក្ខត្តុំច, ចក្កវត្តី អហោសហំ;

បទេសរជ្ជំ វិបុលំ, គណនាតោ អសង្ខិយំ។

១៤។

ភវាភវេ សំសរន្តោ, មហាភោគំ លភាមហំ;

ភោគេ មេ ឩនតា នត្ថិ, ពុទ្ធបូជាយិទំ ផលំ។

១៥។

ទ្វេ ភវេ សំសរាមិ, ទេវត្តេ អថ មានុសេ;

អញ្ញំ គតិំ ន ជានាមិ, ពុទ្ធបូជាយិទំ ផលំ។

១៦។

ទ្វេ កុលេ ឧបជាយាមិ, ខត្តិយេ ចាបិ ព្រាហ្មណេ;

នីចេ កុលេ ន ជាយាមិ, ពុទ្ធបូជាយិទំ ផលំ។

១៧។

ហត្ថិយានំ អស្សយានំ, សិវិកំ សន្ទមានិកំ;

លភាមិ សព្វមេវេតំ, ពុទ្ធបូជាយិទំ ផលំ។

១៥

ទាសិកំ ទាសកំ, ភរិយា ច អលង្កតា;

លភាមិ សត្ថា យេចេ តំ, ពុទ្ធប្បមាណិកំ ផលំ

១៦

កោសេយ្យកម្ពលិយានិ, ខោមកប្បាសិកានិ ច;

លភាមិ សត្ថាយេចេតំ, ពុទ្ធប្បមាណិកំ ផលំ

១៧

វនន្តំ វនផលំ, វនក្ករសភោជនំ;

លភាមិ សត្ថាយេចេតំ, ពុទ្ធប្បមាណិកំ ផលំ

១៨

ធូបំ ពាគ ធូបំ កញ្ញា, ធូបយិ្យសយភេ សយ;

លភាមិ សត្ថាយេចេតំ, ពុទ្ធប្បមាណិកំ ផលំ

១៩

សត្ថត្ត បុប្ផេតា ហោមិ, យសោ អក្ខកេតា មម;

ᨾᩉᩮᩈᨠ᩠ᨡᩮᩣ ᨲᨴᩣ ᩉᩮᩣᨾᩥ, ᩋᨽᩮᨩ᩠ᨩᨸᩁᩥᩈᩮᩣ ᩈᨴᩣ;

ᨬᩣᨲᩦᨶᩴ ᩏᨲ᩠ᨲᨾᩮᩣ ᩉᩮᩣᨾᩥ, ᨻᩩᨴ᩠ᨵᨸᩪᨩᩣᨿᩥᨴᩴ ᨹᩃᩴ᪨

᪁᪁᪨

ᩈᩦᨲᩴ ᩏᨱ᩠ᩉᩴ ᨶ ᨩᩣᨶᩣᨾᩥ, ᨸᩁᩥᩊᩣᩉᩮᩣ ᨶ ᩅᩥᨩ᩠ᨩᨲᩥ;

ᩋᨳᩮᩣ ᨧᩮᨲᩈᩥᨠᩴ ᨴᩩᨠ᩠ᨡᩴ, ᩉᨴᨿᩮ ᨾᩮ ᨶ ᩅᩥᨩ᩠ᨩᨲᩥ᪨

᪁᪂᪨

ᩈᩩᩅᨱ᩠ᨱᩅᨱ᩠ᨱᩮᩣ ᩉᩩᨲ᩠ᩅᩣᨶ, ᩈᩴᩈᩁᩣᨾᩥ ᨽᩅᩣᨽᩅᩮ;

ᩅᩮᩅᨱ᩠ᨱᩥᨿᩴ ᨶ ᨩᩣᨶᩣᨾᩥ, ᨻᩩᨴ᩠ᨵᨸᩪᨩᩣᨿᩥᨴᩴ ᨹᩃᩴ᪨

᪁᪃᪨

ᨴᩮᩅᩃᩮᩣᨠᩣ ᨧᩅᩥᨲ᩠ᩅᩣᨶ, ᩈᩩᨠ᩠ᨠᨾᩪᩃᩮᨶ ᨧᩮᩣᨴᩥᨲᩮᩣ;

ᩈᩣᩅᨲ᩠ᨳᩥᨿᩴ ᨸᩩᩁᩮ ᨩᩣᨲᩮᩣ, ᨾᩉᩣᩈᩣᩃᩮ ᩈᩩᩋᨯ᩠ᨰᨠᩮ᪨

᪁᪄᪨

ᨸᨬ᩠ᨧᨠᩣᨾᨣᩩᨱᩮ ᩉᩥᨲ᩠ᩅᩣ, ᨸᨻ᩠ᨻᨩᩥᩴ ᩋᨶᨣᩣᩁᩥᨿᩴ;

ᨩᩣᨲᩥᨿᩣ ᩈᨲ᩠ᨲᩅᩔᩮᩣᩉᩴ, ᩋᩁᩉᨲ᩠ᨲᨾᨸᩣᨸᩩᨱᩥᩴ᪨

᪁᪅᪨

อุปสยฺยาคมึ พุทฺโธ, โลกญฺญาย จกฺขุมา;

ตทุเลาว ปูชนีโย หํ, พุทฺธปูชายิทํ ผลํ.

๒๘.

ทิพฺพจกฺขุ วิสุทฺธํ เม, สมาธิกุสโล อหํ;

อภิญฺญาปารมิปฺปตฺโต, พุทฺธปูชายิทํ ผลํ.

๒๙.

ปฏิสมฺภิทา อนุปฺปตฺตา, อิทฺธิปาเทสุ โกวิโท;

สทฺธมฺเม ปารมิปฺปตฺโต, พุทฺธปูชายิทํ ผลํ.

๓๐.

ติํสกปฺปสหสฺสมฺหิ ยํ พุทฺธมภิปูชยิํ;

ทุคฺคตึ นาภิชานามิ, พุทฺธปูชายิทํ ผลํ.

๓๑.

กิเลสา ฌาปิตา มยฺหํ, ภวา สพฺเพ สมูหตา;

นาโคว พนฺธนํ เฉตฺวา, วิหรามิ อนาสโว.

៣៧។

ស្វាគតំ វត មេ អាសិ, ពុទ្ធសេដ្ឋស្ស សន្តិកេ;

តិស្សោ វិជ្ជា អនុប្បត្តា, កតំ ពុទ្ធស្ស សាសនំ។

៣៨។

បដិសម្ភិទា ចតស្សោ ច, វិមោក្ខាបិ ច អដ្ឋិមេ;

ឆឡភិញ្ញា សច្ឆិកតា, កតំ ពុទ្ធស្ស សាសនំតិ;

តំ សុត្វា ពហូ កុសលកម្មបរាយណា អហេសុំ។

៣៩។

សហាយកា បព្វជិតាបិ សុត្វា,

បាបំ ន ករោន្តិ មហាភយេន;

អតិក្កមាតេហិ វតេហិ ទុក្ខំ,

អារាច បាបំ បរិវជ្ជយិំសូតិ។

ឧត្តរសាមណេរស្ស វត្ថុ ចតុត្ថំ។

៧៣។ កាវីរបដ្ដន វត្ថុម្ហិ អយ្យាទុប្បត្តិកថា

ជម្ពុទីបេ កិរ ចោឡរដ្ឋេ កាវីរបដ្ដនំ នាម អហោសិ។ តត្ថ មាហិស្សរិកា ពហូ មិច្ឆាទិដ្ឋិកា វសន្តិ។ តេ ត្វកស្មិំ ខេវាលយេ និក្ខមុំ

កេនាត្ថា ឲកេស្មិំ ឞលកេ ប្តស្សរស្ស ឞ្គតយិត្វា ចគ្គតាកាទ៌ ករចទោតា ទ្ធបំ អកំស្យ៎ ឃស្មិំ សមទេយ ឃត្វ ខាហ្វ ឱ្គបិសកា ចំ ឌេចក្យល៌ កត្ថ្វា ឃត្វ ឃត្វ ខិត្តកយ្ងាគិ ឞ្គលោកេត្ថា ឃស្មិំ ឞលកេ ចំ ខិត្តកយ៉ំ អគ្គសំស្យ៎ ឌិស្វាគ ទោ អទោហា អទេយតុំ អបស្សិតញ្ចា បស្សិចំ៎ សឌេចកេ លោកេ សមានកេ សព្រាហ្មកេ សស្សមណព្រាហ្មណិយាសទេចមនុស្សាយ បយាម ច អបរិមានលោស្ស ចក្កចាញ្ញុស្ស ករចទោតា ឱ្តត្តរិចាទ៌ ឌបេត្វា សមសមោបិ ឝត្វិ៎ សកលេហិ សត្តគិកាលេឃហិ ចគ្គតិឃោ ប្ញកតិឃោ ករចា៎ អគគ្ទ្ធបំ ចស្ស ឲទោហិ កចំចិ ទោឝត្ថា បរិឌេចត្ថា ទាឌគ្វាទ៌ កត្វ្វា ឱ្គល្លោសម្ភុំ, ចំ ស្វត្វា ទាឌា ទោ បកេ្កាសាទេបត្វា កស្វា ចុទោយឞ្គល្លោសចាតិ បុន្ធិ, ទោ ឲច យាចំស្យ៎ ឌេច អយ្យាកំ ករចា ឌេចាតិឌេចា សក្កាតិសក្កា ព្រាហ្មាតិព្រាហ្មា ទេមនុច អចលោ សាកេនា កយ្ទុំនា អាកាកេសាច អគទេត្វា បឆចិច បត្វេឌោតិអាឌិហិ ករចទោតា ក្យលំ ចល្លោស្សំ៎ ទោឝ ចុត្តំ អបឝានេ៎

១៎

ជាតិំសលក្ខលាឝនោ, ស្យគក្ខទេត្វាច ចគ្គិយា;

អគុញ្ញគ្គឧតសយទ្រេត្ថា, សាលទាខាច ចុល្លិទោតា៎

២៎

ទ៌សិខាលបរិក្ខិទេត្វា, ឌិទេត្វាច កភកាចលោ;

ញ្ញាយប្យកាបរិចុទោតា, សចាទ៌សិ ឌិចាកេនា៎

២៎

ទោសាល្លា ឝទោឝា ខិឝចទោ, សយលិច សិល្យច្ចទោយា;

កេទ្យលាប្បល្លហឌទោយា, ចិចទោ្គា ចិឃ សាកេនា៎

3៎

លោកចិស្សុតកិត្តិច, សិទោឝទ្យច ឝក្យត្តទោយា;

ຍສສາ ວິຕເຕາ ທີເຣາ, ອາກາສສທິເສາ ຍຸຕຕິ໌

໓໌

ອສງ຺ຄິເຕ຺ວາ ສຕ຺ຕຸຕ຺ຖ, ອຕິເລາ ວິຍ ຖາຍເກາ;

ປຕິຏ຺ຖາ ສຕ຺ຕກ຺ວາຕັ, ຍຫິວ ຍຸຕິສຸຕ຺ຕເຍາ໌

໔໌

ອຕ຺ວປລິເຕ຺ຕາ ເລາເກຖ, ເຕາເຍຖ ປທຸມັ ຍຄາ;

ກຸວາຄກຸຖ຺ຘຄຫເຖາ, ອກ຺ກິລ຺ລເຖ຺ຘາວ ເສາກຕິ໌

໕໌

ອກເຄາ ວິຍ ສຕ຺ຕຸ, ກິເລສວິສຖາສເກາ;

ກຖ຺ຘຍາຄຖເສເລາວ, ກຸຌກຖ຺ຘວິກ຺ວສິເຕາ໌

໖໌

ກຸຌາຕັ ອາກເຣາ ທີເຣາ, ຣຕຖາຕັວ ສາກເຣາ;

ສິຖ຺ວຸວ ວຖຣາຊີຕັ, ກິເລສປລຫາຣເກາ໌

໘໌

ចិឌឃឹច យហាឃោឆោ, យារសេតប្បយច្កុតោ;

ចក្កចត្តឹច សោ រាឌា, ឆៅញ្ជ្ញរតតិស្សរោ៉

១០៉

យហាកិសក្កសក្កាសោ, ឆោសញ្ញាឆិតិកិច្ឆកោ;

សល្លកត្តោ យឆា ចេជ្ជោ, ឌិដ្ឋិកល្លចិឋាលកោ៉

១១៉

សត្តោ តោ កកចា ចេច, យហាព្រាហ្មេហិ ចត្តិតោ;

ចេចិត្ថុសុរសិន្ធេហិ, ចត្ថិឃោ សកា ឌរោ៉

១២៉

សត្តេសុ ចក្កចាឡេសុ, ឃេ អក្កា ឃេ ឆ បូឌិតា;

តេសយក្កោ យហារាឌ, កកចា តោ បតាបចាតិ៉

អយ្យុត្តិ ចេច ចេចក្យលេហិ កតំតិ អាហំសុ៉ តំ សុត្វា រាឌា តោ សត្តេបិ យត្យុស្សា អត្តតោ អត្តតោ ចេចតាតំ យហត្តកាចំ កចេត្តិ៉ តុយ្យាកំ បត សត្តុតោ យហត្តកាចំ កឆំ អយ្យាកំ ឌាតាបេឆាតិ, ស្ហបិសកា ត ករុ តុំ យហារាឌ ឋលកំ អាហរាបេត្វា សុន្ធចត្តេត ចេចេត្វា តំ អត្តតោ យុឌ្ឋិកាឃ លន្ឋិត្វា សុរក្លិតសុកោបិតេ ឡកស្មិំ ចេចក្យលេ ធបេត្វា សត្តាហច្ឆឃេត អាហរាបេត្វា តំ ឋូលិកេឆ, តកា តោ សត្តុតោ យហត្តាត្យកាចំ ឌាតាឆាតិ អាហំសុ, អឆ រាឌា តេសំ ចុត្តតិឃាយេតេច ការាបេត្វា អត្តោចេចក្យលេ ធបេត្វា សត្តាទ្ធរាតិ បិឌហិត្វា លឋ្ឋោត្វា រក្ខុឃ្យាឆាតិ តិឃោឌេសិ៉ តតោ តេ ស្ហបិសកា សត្តោ សត្ថិបតិត្វា សត្តាហំ ឌាតំ ចេត្តា ឃឹលំ រព្ភត្តា ស្ហបិសឆកយ្យុំ ករោត្តា សត្តសត្តេសុ យេតុំ កាចេត្តា សត្តសត្តាតំ អត្តតា កតបុត្តោសុ បត្តំ ចេត្តា តិល្ហំ រតតាតំ បួឌំ ករោត្តា ឡចំ ស្ហញ្ញាសេសុំ៉ អយ្យាកំ កតក្យសលតិស្សត្តុត លោកេ យហិន្ធិកា យហាត្យកាចា សត្តោ ចេចា ឆ លោកំ បិលេត្តា ចត្តារោ យហារាឌាតោ ឆ អយ្យាកំ សត្តុតោ

ᩏᨸᨭ᩠ᨮᩣᨠᩣᨿ [ᩏᨸᨭ᩠ᨮᩣᨿ ᨷᩥᨲᩥᩈᨭ᩠ᨮᩴ] ᨧᩮᨲᩥᨿᨠᩣᨩᩴ ᨴᩮᩔᨲ᩠ᨳᩥ ᩈᨻ᩠ᨻᨠᩥᩁᩥᨿᩴ ᩋᨠᩴᩈᩩ᪨ ᩋᨳ ᨲᩮᩈᩴ ᨸᩩᨬ᩠ᨬᩣᨶᩩᨽᩣᩅᩮᨶ ᨲᩈ᩠ᨾᩥᩴ ᨡᨱᩮ ᩈᨠ᩠ᨠᩔ ᨴᩮᩅᩁᨬ᩠ᨬᩮᩣ ᨸᨱ᩠ᨯᩩᨠᨾ᩠ᨻᩃᩈᩥᩃᩣᩈᨶᩴ ᩏᨱ᩠ᩉᩣᨠᩣᩁᩴ ᨴᩔᩮᩈᩥ᪨ ᨲᨲᩮᩣ ᩈᩮᩣ ᨾᨶᩩᩔᩃᩮᩣᨠᩴ ᩒᩃᩮᩣᨠᩮᨶ᩠ᨲᩮᩣ ᨾᩥᨧ᩠ᨨᩣᨴᩥᨭ᩠ᨮᩦᩉᩥ ᨣᩉᩥᨲᩴ ᨲᩴ ᩅᩥᨸ᩠ᨸᨠᩣᩁᩴ ᨴᩥᩈ᩠ᩅᩣ ᩈᩴᩅᩥᨣ᩠ᨣᩮᩣ ᩋᩣᨣᨶ᩠ᨲ᩠ᩅᩣ ᨻᩩᨴ᩠ᨵᩔ ᨽᨣᩅᨲᩮᩣ ᨸᩣᨴᩮ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᩈᨾᩥᨲᩣᨠᩣᩁᩴ ᨠᨲ᩠ᩅᩣ ᨲᩴ ᨸᩅᨲ᩠ᨲᩥᩴ ᩏᨸᩣᩈᨠᩣᨶᩴ ᨠᨳᩮᨲ᩠ᩅᩣ ᩈᨠᨭ᩠ᨮᩣᨶᨾᩮᩅ ᩋᨣᨾᩣᩈᩥ᪨ ᨲᨲᩮᩣ ᩈᨲ᩠ᨲᨾᩮ ᨴᩥᩅᩈᩮᨸᩥᨲᩮᩣᩅ ᨲᩮ ᩈᨻ᩠ᨻᩮᨸᩥ ᩁᨬ᩠ᨬᩮᩣ ᩈᨶ᩠ᨲᩥᨠᩴ ᨣᨶ᩠ᨲ᩠ᩅᩣ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᩑᩅᨾᩣᩉᩴᩈᩩ᪨ ᨴᩮᩅ ᩍᩔᩁᩮᩣ ᩋᨾ᩠ᩉᩣᨠᩴ ᨽᨣᩅᨲᩮᩣ ᨸᩣᨴᩮ ᩈᩥᩁᩈᩣ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᨶᩥᨸᨶ᩠ᨶᩮᩣᨲᩥ᪨ ᩋᨳ ᩁᩣᨩᩣ ᨲᩮᩈᩴ ᨠᨳᩴ ᩈᩩᨲ᩠ᩅᩣ ᨶᨣᩁᩮ ᨽᩮᩁᩥᩴ ᨧᩁᩣᨸᩮᨲ᩠ᩅᩣ ᨾᩉᩣᨩᨶᩮ ᩈᨶ᩠ᨶᩥᨸᩣᨲᩮᨲ᩠ᩅᩣ ᨲᩮᩉᩥ ᨸᩁᩥᩅᩩᨲᩮᩣ ᨴᩮᩅᨠᩩᩃᩴ ᨣᨶ᩠ᨲ᩠ᩅᩣ ᩃᨬ᩠ᨨᩴ ᨽᩥᨶ᩠ᨴᩣᨸᩮᨲ᩠ᩅᩣ ᨴ᩠ᩅᩣᩁᩴ ᩅᩥᩅᩁᩥᨲ᩠ᩅᩣ ᨹᩃᨠᩴ ᩋᩣᩉᩁᩣᨸᩮᨲ᩠ᩅᩣ ᨧᩮᨲᩥᨿᩈᩣᩃᩮ ᨿᩮᩣᨵᩣᨸᩮᩈᩥ᪨ ᩋᨳ ᩁᩣᨩᩣ ᨧ ᨾᩉᩣᨩᨶᩮᩣ ᨧ ᨲᩴ ᨾᩉᨶ᩠ᨲᩴ ᨸᩣᨭᩥᩉᩣᩁᩥᨿᩴ ᨴᩥᩈ᩠ᩅᩣ ᨾᩥᨧ᩠ᨨᩣᨴᩥᨭ᩠ᨮᩥᩴ ᨸᩉᩣᨿ ᩈᨴ᩠ᨵᩣ ᩈᨲ᩠ᨳᩮᩣ ᩈᩁᨱ ᨾᨣᨾᩴᩈᩩ᪨ ᩋᨳ ᩁᩣᨩᩣ ᨲᩴ ᨴᩮᩅᨠᩩᩃᩴ ᨠᩥᨲ᩠ᨲᩣᨸᩮᨲ᩠ᩅᩣ ᨾᩉᨶ᩠ᨲᩴ ᩁᨾᨱᩦᨿᩴ ᩅᩥᩉᩣᩁᩴ ᨠᩣᩁᩣᨸᩮᨲ᩠ᩅᩣ ᨿᩣᩅᨩᩦᩅᩴ ᨸᩩᨬ᩠ᨬᨠᨾ᩠ᨾᩴ ᨠᨲ᩠ᩅᩣ ᨴᩮᩅᩃᩮᩣᨠᩮ ᨶᩥᨻ᩠ᨻᨲ᩠ᨲᩦᨲᩥ᪨

᪑᪗᪨

ᩋᨶ᩠ᨶᩴ ᩈᨲ᩠ᨳᩩ ᨵᩦᨾᨲᩮᩣ,

ᨠᩁᩮᩣᨶ᩠ᨲᩥ ᨴᩥᩈ᩠ᩅᩣ ᨠᩩᩈᩃᩣᨶᩥ ᨻᩉᩪᨶᩥ;

ᨿᩮ ᨲᩴ ᨾᩩᨶᩥᨶ᩠ᨴᩴ ᨸᩁᩥᨶᩥᨻ᩠ᨻᩩᨲᨾ᩠ᨸᩥ

ᨠᩁᩮᩣᨶ᩠ᨲᩥ ᨸᩩᨬ᩠ᨬᩣᨶᩥ ᨾᩉᨶ᩠ᨲᩴ ᨿᨶ᩠ᨲᩥ᪨

ᨠᩣᨧᩥᩁᨻᩮᩣᨵᩥᩈᨧ᩠ᨧᩴ ᨸᨲ᩠ᩅᩣ᪨

᪑᪙᪨ ᨧᩮᩣᩁᨥᩣᨲᨠᩅᨲ᩠ᨳᩩᨾ᩠ᩉᩥᩋᨿᨾᩣᨲᩩᨸᩩᨬ᩠ᨬᩥᨠᨳᩣ

ᩑᨠᩈ᩠ᨾᩥᩴ ᨠᩥᩁ ᩈᨾᨿᩮ ᩋᨾ᩠ᩉᩣᨠᩴ ᨽᨣᩅᩣ ᩈᩣᩅᨲ᩠ᨳᩥᨿᩴ ᩏᨸᨶᩥᩔᩣᨿ ᨩᩮᨲᩅᨶᩮ ᩅᩥᩉᩁᨲᩥ ᨵᨾ᩠ᨾᨴᩮᩈᨶᩣᨿ ᨾᩉᩣᨩᨶᩔ ᩈᨣ᩠ᨣᨾᩮᩣᨠ᩠ᨡᨾᨣ᩠ᨣᩴ ᨴᨴᨾᩣᨶᩮᩣ᪨ ᨲᩈ᩠ᨾᩥᩴ ᩈᨾᨿᩮ ᨸᨬ᩠ᨧᩈᨲᩣ ᨧᩮᩣᩁᩣ ᩋᨭᩅᩥᨲᩮᩣ ᨶᨣᩁᩴ ᩋᩣᨣᨶ᩠ᨲ᩠ᩅᩣ ᩁᨲ᩠ᨲᩥᨽᩣᨣᩮ ᨧᩮᩣᩁᨠᨾ᩠ᨾᩴ ᨠᨲ᩠ᩅᩣ ᨲᩮᨶ ᨸᩩᨲ᩠ᨲᨴᩣᩁᩮ ᨸᩮᩣᩈᩮᨶ᩠ᨲᩥ᪨ ᩋᨳᩮᨠᨴᩥᩅᩈᩴ ᨧᩮᩣᩁᩣ ᨧᩮᩣᩁᨠᨾ᩠ᨾᨲ᩠ᨳᩣᨿ ᨶᨣᩁᩴ ᨸᩅᩥᩈᨶ᩠ᨲᩣ ᨶᨣᩁᨴ᩠ᩅᩣᩁᩮ ᩑᨠᩴ ᨴᩃᩥᨴ᩠ᨴᩴ ᨩᩥᨱ᩠ᨱᨾᨶᩩᩔᩴ ᨸᩔᩥᨲ᩠ᩅᩣ ᩉᨾ᩠ᨽᩮᩣ ᨠᨲ᩠ᨳ ᨧᩁᩈᩦᨲᩥ ᨸᩩᨧ᩠ᨨᩥᩴᩈᩩ, ᩈᩮᩣ ᩋᨲ᩠ᨲᨶᩮᩣ ᨩᨦ᩠ᨥᨸᩮᩈᨶᩥᨠᩴ ᨸᨠᩣᩈᩮᩈᩥ᪨ ᩋᨳᩔ ᨲᩮ ᨠᩈ᩠ᨾᩣ ᨠᩮᩣ ᨴᩃᩥᨴ᩠ᨴᩮᩣ ᨩᩥᨱ᩠ᨱᩣᩅᩣᩈᩮᨶ ᩅᩈᩥᩔᩈᩥ, ᩑᩉᩥ ᩋᨾ᩠ᩉᩮᩉᩥ ᩈᨴ᩠ᨵᩥᩴ ᨧᩮᩣᩁᨠᨾ᩠ᨾᩴ ᨠᩁᩮᩣᨶ᩠ᨲᩮᩣ ᩅᨲ᩠ᨳᩣᩃᨦ᩠ᨠᩣᩁᨾᨱ᩠ᨯᩥᨲᩮ ᨸᩩᨲ᩠ᨲᨴᩣᩁᩮ ᨸᩮᩣᩈᩮᩉᩥ᪨ ᨴᩃᩥᨴ᩠ᨴᩮᩣ ᨠᨸᨱᨧᩣᩁᩮᨶ ᨶ ᨧᩁᩈᩦᨲᩥ ᩋᩣᩉᩴᩈᩩ᪨ ᩈᩮᩣ ᨸᨶᩮᨾ ᨿᩩᨲ᩠ᨲᩴ ᨣᨧ᩠ᨨᨲᩦᨲᩥ ᨲᩮᩈᩴ ᩅᨧᨶᩴ ᩈᨾ᩠ᨸᨭᩥᨧ᩠ᨨᩥ᪨ ᩋᨳ ᨲᩮ ᩑᩅᩴ ᩈᨲᩥ ᩋᨾ᩠ᩉᩮᩉᩥ ᩈᨴ᩠ᨵᩥᩴ ᩋᩣᨣᨧ᩠ᨨᩣᩉᩦᨲᩥ ᩅᨲ᩠ᩅᩣ ᨲᩴ ᨣᩉᩮᨲ᩠ᩅᩣ ᩋᨶ᩠ᨲᩮᩣᨶᨣᩁᩴ ᨸᩅᩥᨭ᩠ᨮᩣ ᨲᨲ᩠ᨳ ᨲᨲ᩠ᨳ ᩅᩥᩃᩩᨾ᩠ᨸᨶ᩠ᨲᩣ ᨧᩮᩣᩁᨠᨾ᩠ᨾᩴ ᩋᨠᩴᩈᩩ᪨ ᨲᨴᩣ

ឃាតបដិកោ លទ្ធចិកចោ ពុយមេច ចទតទត្តិ តេហិ សទ្ធិំ ចោរកម្មំ ករោន្តោ ឌីឌិកំ កប្បេសិ, អឆេកឌិចសំ រាឌបុរិសា កតកម្មេ តេ សព្ពេច គហេត្វា បច្ឆាពាហំ កាឡ្ហំ ពន្ធិត្វា កោសលរញ្ញោ ទស្សេសុំ, រាឌា តេ ឌិស្វា ឲចយាហ, កលោ ត្យព្យាតំ អត្តទេ ឃោ ឲពេសំ យាទេត្វា ឌីឌិតក្ខយំ បាបេស្សតិ, តស្ស ឌីឌិតទាតំ ទម្មីតិ, តំ សុត្វា តេ ចោរា សព្ពេ អញ្ញមញ្ញនាតិសុហទសព្ពត្ថការេចត តំ ត ពួឌ្ធិំសុ៑ សោ បត ឌតបទចាសី យតុស្សា អហមេទ សព្ពេ យាទេស្សាមីតិ វញ្ញោ ចត្វា តេតាតុញ្ញាតោ តេ សព្ពេ យាទេសិ៑ តំ ឌិស្វា តុដ្ឋោ រាឌា តស្ស ចោរឃាតកម្មំ អទាសិ៑ សោ ចោរេ ច ចឡ្ឋប្បវេត្ត ច យាទេន្តោ បញ្ចឌីសតិចស្សាតិ ចសេន្តោ អបរកាលេ យហល្លកោ អហោសិ៑ អថ សោ យត្ថពលត្តា ឯកប្បហារេនាបិ ចោរេ យាទេតុំ ត សក្កោតិ, រាឌា តំ ធាត្វា អញ្ញស្ស ចោរឃាតកម្មំ អទាសិ៑ អថ សោ ចោរឃាតកម្មា [ចោរឃាតកម្ម ព្ពតិបិកត្វចិ] បរិហីនោ អត្តនោ គេហេ ចសតិ៑ តទា អញ្ញតរោ យតុស្សា យត្ថ បរិចេត្តត្វា តាបាចារេតត យតុស្សយារលាកយត្ថ ឃាតាតិ៑ តទាហិ ហត្ថបិឌកណ្ណតាឧសិហាដីសុ ឈំកិច្ចិ លេដ្ឋកេឌ្ឌ ពត្ថការេយា យត្ថ បរិចេត្តត្វា តាបាចាតំ ចិប្បវេដ្ឋតិ៑ តំ តំ ធាតំ លិដ្ឋតិ កិដ្ឋតិ, ឲចំ យហាតុការចោ សោ យេត្តា, អថ សោ តំ បុរិសំ ក្លបដ្ឋហិត្វា យត្ថ លកិត្វា វញ្ញោ សាសតំ បេសេសិ ៑ អហំ ព្ពតោ បុត្តេ យហល្លកត្តា ចោរោតំ ហត្ថបិឌាឌេឃា ទុក្កូត លេដ្ឋ កេឌ្ឌ ករោមិ, យាទេតព្ពេបិ ទុក្កូត យាទេមិ៑ ព្ពឌាតិ បតាហំ តថា ត ករោមិ, យយ យត្តាតុការេចត លេដ្ឋកេឌ្ឌកម្មំ ករិស្សាមីតិ៑ រាឌា តំ សាសតំ សុត្វា សាធូតិ តំ បក្កោសាបេត្វា ធាតត្ថទំ តស្សេច បិកតិក យកាសិ៑ សោ តតោ បដ្ឋាយ តំ កម្មំ ករោន្តោ បុត បញ្ចឌីសតិចស្សាតិ អតិក្កាមេសិ៑ សោ យហល្លកោ ហុំលាឃុកោ ទុព្ពលោ យទេលយព្ពបរាឃលោ ហុត្វា យទេលចេឌតាទុក្កូត យហន្តេត កឃាតកោត សេដ្ឋត ចិប្បទំ ចិទចេន្តោ តិមីលិទេត ចក្ខូតា កឃាតកំ តរេកក្កិឌាលិបដ្ឋលត្ថអឃក្ខុឌយុក្ករឈេទ តិទឃបិលេ ច បស្សន្តោ តិបន្តោ ហោតិ, តតោ តស្ស បដិចិប្បកកោហេ យតុស្សា តស្ស កឃាតកាសទ្ធសចលោត ពេហំ លេដ្ឋត្វា បលាយិំសុ៑ តស្មិំ កិរ ឌិចសេ យហាសារិបុត្តត្ថេរោ ឌិព្ពចក្ខុតា លោកំ ឱលោកេន្តោ តំ ចោរឃាតកំ តឌេហេច កាលំកត្វា តិរយេ តិព្ពត្តយាតំ ឌិស្វា យយិ តត្ថ ក តេ បតេស យយិ បសាទេត សគ្គេ តិព្ពត្តតីតិ ធាត្វា អដ្ឋ យឃា តស្សាតុក្កហំ កាតុំ ចដ្ឋតីតិ បុព្វណ្ហសយយំ តិចាសេត្វា តស្ស ឈទ្វារ យកយាសិ៑ អថ សោ ថេរំ ឌិស្វា ក្យដ្ឋោ ពោសេត តដតដាឃយាតទេហា អដ្ឋ តំ ចិឌ្ឍាហ ចាលេត្វា យារេស្សាមីតិ តិបន្តោច យត្ថ បរិចេត្តត្វា តាបាចាតំ ចិប្បវេដ្ឋសិ, ថេរោ តស្មិំ ខណេ តិរោធសយាបន្តោ តិរោធា ច្ចុដ្ឋាយ សុរិយោ ចិឃ ចិរោចយាតោ អដ្ឋាសិ, អថ សោ ថេរស្ស តេឃោ ចារេ តថេច កត្វា កិច្ចិ កាតុំ អសក្កោន្តោ អតិចិយ ចិមិព្ភចិត្តោ ថេរេ ចិត្តំ បសាទេត្វា អត្តនោ បដិឃត្តំ បាយសំ ថេរស្ស ទាបេសិ, ថេរោ យក្កុលំ ចទេឌ្ឍា ចិហារយេច អកយាសិ, ចោរឃាតកោ ថេរស្ស ឌិត្តទាតំ អតុស្សរេត្ត តស្មិំ ខណេ កាលំ កត្វា សគ្គេ តិព្ពត្តិ៑ អហោ ចិតទោកាតំ ត្យព្ពុត្តាតំ អាតុការចោ៑ ឲចំ តរេក តិព្ពត្តយាតោបិស្ស ធាលេត សគ្គេ តិព្ពត្តេត្វាតិ៑ តថាហិ៑

១៑

ភាតំ តាលំ យតុស្សាតំ, ភាតំ ទុក្កតិចោរលំ;

ភាតំ សក្កស្ស សោបាតំ, ភាតំ សត្តិកាទំ បទំ៑

໑.

ຎ຺ຐິຕິຐ຺ຐິຕຄາເຕຕ, ຄາຕໍ ຈິຕ຺ຕາຍຫີ ຈິຍ;

ກປ຺ປຸເຕ຺ລາຈ ສຕ຺ຕາຕໍ, ຄາຕໍ ກຄ຺ຄເຌເວີຈິຍ.

໒.

ສີລຈຕ຺ຕສ຺ສ ຄາເຕຕ, ຈກ຺ກຈຕ຺ຕສິຣິຍິ ຈ;

ລກຕ຺ຕິ ສກ຺ກສຍ຺ຕິ, ຕຉາ ເລີກຸຕ຺ຕໍ ສຸລໍ.

໓.

ປີປກເຍ຺ສຸ ຕິຣເຕາ, ຂິເຕາຍໍ ຕຣກາຍເຕ [ຕຣກາຈເຕ ຎຕິປິກຕ຺ທີ];

ສາຣິປຸຕ຺ຕສ຺ສ ເຖຣສ຺ສ, ປິຓ຺ຑປາຕສ຺ສ ຈາຫສາ.

໔.

ອປາຍໍ ປຣິຈເຊ຺ຕາ, ເຕກຄຸກ຺ລສຍາກຸລໍ;

ເຄຈສ຺ຌປຣິຕ຺ຕເຫາ, ກເຕາ ເຄຈປຸຣິ ຈຣິ.

໕.

ຕສ຺ມາ ສຸເລເຕ຺ຕ ສທ຺ທາຍ, ເຄຉ ຄາຕາຕິ ກາຍຂໍ;

ຄາຕໍ ເຄເຕ຺ຕຫິ ສີລຍ຺ຍິ, ປີລຕີຍໍຕິສຸຄ຺ຣຕ຺ຕິ [ປີລຕໍຈາຕິສຸຄ຺ຣິ ຎຕິປິກຕ຺ທີ].

អថ ភិក្ខូ ធម្មសភាយំ សន្និបតិត្វា និសិន្នា ភគវន្តំ បុច្ឆិំសុ, កិំ ភន្តេ សោ បាបោ ចតូសុ អបាយេសុ កតរស្មិំ និព្ពត្តោតិ។ អថ សត្ថា អញ្ញេស ភិក្ខូនេច សារីបុត្តស្ស ខន្តិគុណានុភាវេន ទេវលោកេ និព្ពត្តោ, តស្សេវ និស្សន្ទេន អភាវេន បច្ចេកពុទ្ធោ ភវិស្សតីតិ ញ្ញាកាណីតិ។

សិ។

កោ សារីបុត្តេ និហិតបព្វោគំ,

ពលោភ បិរេបតិ ហិ សក្កុកក្កុ;

តស្មា សុពេត្តេសុ ធនាឆ ធាតំ,

កាយត្វ ទេ សក្កុយោក្ខ បរត្វ។

ទោរឈាតកចត្ថុ ពដ្ឋំ។

១៧. សទ្ធាបិវសកស្ស វត្ថុ អយ្យមាតុបុត្តិកថា

អតីតេ កិរ កស្សបទសពលស្ស កាលេ ឯកោ បុរិសោ សទ្ធោ រតនត្តយេ បសន្នោ ឧច្ឆុយន្តកម្មេន ជីវិកំ កប្បេន្តោ បដិវសតិ។ អថ សោ ឯកំ ពិលាតភិក្ខុំ ទិស្វា តស្ស ឧច្ឆុខណ្ឌយត្ថុំ សប្បិំ អទាសិ, តទេវេកស្ស ភិក្ខុស្ស ឯកំ គុឡអបិណ្ឌំ អទាសិ, អថាបរស្មិំ ទិវសេ ឯកំ លោណខណ្ឌត្ថំ សុភតំ ទិស្វា តស្ស ភត្តបិណ្ឌេន សង្គហ យកាសិ, អថេកស្ស ព្លាហក្កស្ស ឯកំ គហាបណំ អទាសិ, អថេកទិវសំ ធម្មំ សុណន្តោ ធម្មទេសកស្ស ភិក្ខុស្ស សាដកំ បូជេសិ, សោ ឯត្តកំ បុញ្ញកម្មំ កត្វា ភវេសុ ធរមានោ សម្ពុទ្ធបព្វតាទីសុបិ យំ យំ ពន្ធាមិ។ តំ តំ សមិជ្ឈតូតិ បត្ថនំ អកាសិ, សោ អបរភាគេ កាលំ កត្វា ទេវេហិ កុសលមូលេហិ សុត្តប្បពុទ្ធោ វិយ ទេវលោកេ និព្ពត្តិត្វា តត្ថ យថាត្ថំ ទិព្ពសម្បត្តិំ អនុភវិត្វា តតោ ចុតោ អម្ហាកំ ភគវតោ កាលេ សាវត្ថិយំ យថាទ្ធេត យថាសាលកុលេ និព្ពត្តិត្វា តតោ សោ វិញ្ញុតំ បត្វា កាលេន កាលំ ធម្មំ សុណន្តោ ឃរាវាសេ អាទីនវំ បព្ពជ្ជាយ ច អានិសំសំ សុត្វា បព្ពជិតោ ន ចិរេនេវ អរហត្តំ បាបុណិ។ សោ អបរភាគេ សត្ថារំ វន្ទិត្វា បញ្ចសតភិក្ខុបរិវារោ ជនបទចារិកំ អកាសិ, តត្ថ សេដ្ឋិនោ ភរិយា សទ្ធា អហោសិ បសន្នា។ សា ថេរំ បញ្ចហិ ភិក្ខុសតេហិ សទ្ធិំ ភិក្ខាយ ចរន្តំ ទិស្វា តុដ្ឋតុដ្ឋា ហុត្វា ថេរស្ស បត្តំ គហេត្វា សទ្ធិំ បញ្ចសតេហិ ភិក្ខូហិ គេហំ នេត្វា ថេរំ តត្ថ និសីទាបេត្វា យាគុំ ទត្វា បញ្ចសតកុដិការាទិ ការាបេត្វា អលង្ករិត្វា បញ្ចសតភិក្ខូ តត្ថ ចារេសន្តិ និពទ្ធំ ចតុបច្ចយេហិ ឧបដ្ឋានយកាសិ។ តតោ ថេរោ តំ បញ្ចសុ សីលេសុ បតិដ្ឋាបេត្វា តត្ថ យថាភិរន្តំ វិហរិត្វា អញ្ញត្ថ គន្តុកាមោ អត្តបុត្តេន បដិភាគំ អកាសិ, តត្ថ វសិត្វា តតោ ភាគំ អភិរុយ្ហ

បញ្ចាសតភិក្ខុហិ បរិវុតោ សម្ពុទ្ធបិដ្ឋេត គច្ឆតិ, សម្ពុទ្ធំ តាទត្តស្ស តស្ស សាកោរមន្លៀរូទចារតោ សម្ពុទ្ធហិត្វា បីឡ្យឡុតិ, តំ ជិវ្ហា ភិក្ខុ កនេត្ត ព្ពាធំ បុទេ្ធា ពោត ច្ចុបសមេស្សាតីតិ បុច្ឆិំសុ, ថេរោ បុទេ្ធា មេ អាចុសោ ខ្លុក្កមេត្ត សប្បិបីតេ ទោរោកោ ច្ចុបសមុតីតិ អាហ, ភិក្ខុ កនេត្ត សម្ពុទ្ធបិដ្ឋេ គច្ឆំ សប្បិំ លភិស្សាម, អធិចារេសថាតិ អាហំសុ, តំ សុត្វា ថេរេត [ថេរោតតោអាយស្មុត្តា ព្ពាតិសព្ពាត្ត] ត តោ អាយស្មុត្តា សប្បិ ទ្វល្លកា, មេ បត្តំ គហេត្វា សម្ពុទ្ធោគេហំ ខ្ពន្ធិត្វា អាតេតថាតិ ចុទេត្ត ភិក្ខុ តថា អកំសុ៉ ខ្ពន្ធបមត្តមេច តំខ្ពេគំ បរិចទេត្តត្វា សប្បិ អហោសិ, អថ ភិក្ខុ តំ ជិវ្ហា អច្ឆរិយព្ភុតចិត្តា ឌាតា ថេរស្ស សប្បិំ ខ្ពបតាមេសុំ, ថេរេត សប្បិតោ [សប្បិតា ព្ពាតិសព្ពាត្ត] បីតមេត្ត សោ អាពាធោ ច្ចុបសមិ, អថស្ស ភិក្ខុហិ កិ មេតំ កនេត្ត អច្ឆរិយំ, ត តោ ព្ពុតោ បុទេ្ធា ឲចទ្វបំ ជិដ្ឋបុព្ពំតិ ចុទេត្ត ថេរោ តោតហិ គតបុញ្ញាតំ បុញ្ញាចិបាកំ បស្សិស្សាមាតិ ចត្វា សម្ពុទ្ធំ ខ្ពុលោនិគោសិ ព្ពាធំ សប្បិ តោហាត្វុតិ៉ អថស្ស ចក្ខុបទេ សម្ពុទ្ធេ សទេ្ធាគេហំ បរិចទេត្តត្វា សប្បិ អហោសិ៉ អថស្ស ភិក្ខុ អព្ភុតចិត្តា អញ្ញាមប្បិ ច្រាជិសំ បុញ្ញា អត្ថិ កនេត្តតិ បុច្ឆិំសុ, តតោ ថេរោ តោតហិ បស្សថាយស្មុត្តា មេ បុញ្ញាត្តិ ចត្វា សមត្តា តត្ថ តត្ថ ឈតសេលបព្ពាតេ ខ្ពុលោនិគោសិ, សព្ពានិ តានិ ក្យាអបិណ្ឌានិ អហេសុំ, តតោ ចក្ខុបទេ សមត្តា កត្តកាឌតានិ ជសេ្សសិ សព្យញ្ញាតំ សោាបកោរលំ៉ តតោ ហិមចត្តំ ខ្ពុលោនិគោសិ, សព្ពំ តំ សុចណ្ណមយំ អហោសិ៉ អថាភិមុលទ្ធានេត មហត្តំ ចតសណ្ឌំ ខ្ពុលោនិគោសិ, សគលចតសណ្ឌំតាតាចិទាកាចទេត្តហិ សព្ឆាត្តំ អហោសិ, ភិក្ខុ តំ តំ បាដិហារិយំ ជិវ្ហា អតីច ចិមិត្យា កនេត្ត ពោត ទេ បុញ្ញាកមេ្មត ឲតានិសានិ បាដិហារិយានិ កចិស្សត្តិតិ បុច្ឆិំសុ, ថេរោ កស្សបទសពលស្ស កាលេ អត្តតា គតំ សព្ពំ តំ ក្យុសលំ បកាសេសិ៉ តេនេតត្ត៉

១៉

ព្ពុមស្មិ កទ្ធេ ពមេយ្យ, ពស្សមេបា តាយ តាយកោ;

សព្ពលោកហិតត្ថាយ, លោគេ ខ្ពុប្បន្នេ ចក្ខុមា៉

២៉

តទាហំ ខ្ពន្ធយត្តម្បិប្យាតិយុទេត្តា ក្យាអកាទកោ;

តោត ពមេ្មត ឌីចាមិ, ពេមិសេត្តោ បុត្តភាទកោ៉

៣៉

កិលត្តិត្រ្គីយមទ្ធត្តិ, ភិក្ខុ ទោកាត្យុទំ តឌា;

កិច្ចាធារកចេត្តត, ឈតត្តំ [ឈតយត្តយុបិកតំ ទ្ទតិឋន្ទត្តំ] ឋយុបិកតំ៓

3៓

ក្លុក្កយត្តំ ឋប្បិឃ្ស, អភភំ តឃ្ស កិច្ចេតា;

ឋក្កហេត្តា ភាតឋលំ, ភឃាឃុ ភក្កយាតេឋា៓

៓3

េតត កេឋុត ឋំឋាេរ, ឋំឋរេត្តា កចាកេច;

ឃត្តិច្ឆាយិ ឈតំ តត្តំ, ក្ឋប្បក្ខតិ អតប្បក៓

ៜ៓

ទ្ទច្ឆាយហំ ឋយុក្កប្ឋិំ, ឋលយិ ឈតយត្តេតា;

តំ តំ ឋទ្ទំ ឈតំ េហាតិ, ឈតភាតឃ្សិភំ ឋលំ៓

ល៓

ឃុឈាឆ យឃ៌ាអញ្ញាយិ, បុញ្ញាកយុំ យេតារយំ;

តភា ភិច្ឆាតហំ កិក្កុំ, េទរេកត បរិបឹឡទ្ទតំ៓

ប៓

ក្យឡអបិណ្ឌំ កេហត្តាត, បេត្ត តឃ្ស ឋយាកិទិ;

តេន សោ សុខិតោ អាសិ, ទោសំ ញ្យបកតំ តទា។

៩។

តេន មេ ក្យញ្ញអកាតេត, សំសទំ តេចយាត្មេស;

ឃត្តុតេត្តាស្មិំ ក្យញ្ញឲតាហំ, តត្តុ តំ សុលកំ មយ។

១០។

តេសលិច ចិបុលិ យឃ្យា តេហាត្តិ ចិត្តាត្មចត្តកា;

យហត្តក្យញ្ញអបិល្ហាច, ក្យញ្ញអកាតេត ខ្ពាជំ ឋលិ។

១១។

អធាបិ មេ គតំ បុញ្ញា, សុឈាឆ សាស្ម កិល្លតេចា;

ឈាតញ្ញត្តំ ឋត្ថយាតំ, ជិស្វាត សុតល់ តកា។

១២។

កត្តឹបិតល្ហត សក្កហ៊ិ្យាតយ្សិ កាតំ ឋលិចហំ;

តតេតា បដ្ឋាឃ តាតេហាសិ, អត្ថុបិតេតត ក្លាតតា។

១៣។

ສຸລກ຺ຂປິເຕາ ສຸຕິເຕາ, ອເຫາສິ ຊາຕິຊາຕິຍໍ;

ອຊ຺ຊາປິ ຍທິ ຕຸຜ຺ຜາຍິ, ເກາຊເຕຕ ປເຍາຊຕໍ.

໑໓.

ທກ຺ຂປເຊ ສຍຕ຺ຕາ ເຍ, ຊາຍຕ຺ກ຺ຂລິເຍາ ທາຫູ;

ອຊາປເຣຍີ ກຸສລໍ, ອກາສິຕໍ ສຸຕາຊ ເຍ.

໑໔.

ຕຸຕ຺ຆກສ຺ສ ເປີສສ຺ສ, ອຮາເສກໍ ກທາປຕໍ;

ເຕຕ ເຍ ປຸຊ຺ຊກເຍູຕ, ອເຕາຍກຈສຍຍຊໍ.

໑໕.

ປຊ຺ຈ ຊາຕຣູປຊ຺ຊາ, ລກາຍິ ຊາຕິຊາຕິຍໍ;

ສຈຊ຺ຊ ຊຕກາເຍາທໍ, ຆຕເສເລີປິ ປຊ຺ຊເຕາ;

ເຫາຕິ ເທຍຍໍ ສຕ຺ຕໍ, ຕຸຕເຕາ ເຍາຈເຕ ຜລໍ.

໑໖.

ອຊ຺ຊາຍິ ຍຍ ປຸຊ຺ຊາ ເກາ, ສຸຕາຊ ສຸຕິເສາກຕິ;

ກສ຺ສປສ຺ສ ກກຈເຕາ, ສາສເຕກໍ ທາຫຸສ຺ສຸຕໍ.

១៨។

ខេមេត្តិ យុតិតោ ឆយុំ, សុញ្ញា បឹហិតយាតនោ;

បូឌេសិំសាដកំ យឃ្យា ឆយុស្ស ឆយុសាយិតោ។

១៩។

តេតោហំ បុញ្ញកមេុត, និសទំ ខេចយាតុនេស;

លកាយិ បគុទំ ចត្វំ, ឃំ លេកិស្មិំ ចទំ បទំ។

២០។

ត្ថន្ធយាតោ សខេ អញ្ញ [ជាតយាតោបហំអញ្ញ; ជាតឆាតោឧហំអញ្ញ ត្ថតិកត្វុចិ], ហិយចត្តយុិ បត្តតំ;

តាតាចិទាកចត្វហិ, លាឆឃិស្សំ សយត្តតោ។

២១។

សខេ ត្ថន្ធាយិ អខ្ឌេច, ចត្វតន្ធាឆឃា យិតេ;

ឌត្តចោ ចតុឌីបស្មិំ, ចត្វគាតស្សិគំ ថលំ។

២២។

ឲតេនំ បុញ្ញកយុាតំ, ចាហសា កាយក្ខុយិឃំ;

សម្បត្តិ មត្រក្ខត្វាន, សាចត្តិប្បុរ មុត្តមេ៍

១៦៍

ឌាតោ កុលេ មហាភោគេ,

ចុន្ដិប្បមេត្តា សុខេលឆិតោ;

តស្ស ឆម្ពុំ សុហិត្វាន,

បព្ពខិត្វាន សាសនេ៍

១៧៍

លេិកុត្តរំ អក្ករសំ, ក្រុដ្ឋាមេត្តា មុតិចាហសា;

កិលេសេ បឌហិត្វាន, អរហត្តមបាបុណិ៍

១៨៍

ក្សល់ តា ចមត្តញ្ញំ, ល្ខក្ខត្តិ កខាឱបិ;

អគត្តបលង់ ហោតិ, តិព្ពាណាយ្បិ ឌខាតិ តំ៍

អថស្ស ឆម្មុទេសនំ សុត្វា កិញ្ចិ ច មហាឌនោ ច ខាតាឌិក្សលកម្មំ កត្វា មេឃមេឃ្យត សក្កបរាយណា អហេសុំតិ៍

១៩៍

មកោបសានេតបិ អប្បបុញ្ញា,

ខុចំ យហត្តិ កចតីតិ ឥាត្វា;

យា អប្យបុញ្ញាត្តិ បយជ្ជូឆយ្គុទា;

ឃទាឆ ឥេចិ ញ្ចឆ លារិឌឥាឃិ៍

ឃទ្ធោបារឃកឃ្យ ចត្ងុំ ឃត្តយំ៍

១ប័៍ កបលាឃ្យ ចត្ងុយិ្រអឃយាត្យបុញ្ញិកឆា

អយ្យាកំ កកចតិ បរិតិព្ទុទេត ឥារទាលាឃឹតករចាឃឹ ខុទេកា ទ្យក្កតបុរិទេឃា បទទេកទេហ កតិកត្វា ឌីចិកំ កទេប្យតិ, តឃ្មិ៎ ឃយទេឃ តករចាឃិទេតា ទេឃក្យទេឃ្យត តឃ្មិ៎ តឃ្មិ៎ ឌាទេត យណ្ឌបារិឌទេឃា កាទារទេបត្វា យហាឥាត់ ទេឌត្តិ, តំ ឌិឃ្វា ទ្យក្កទេតា ខុចំ ចិទេត្តឃិ, អហំ បុទេញ្ញ អកតបុញ្ញាត្តា បទទេកទេហ កតិ កត្វា កិទេឆ្ណុត កឃិទេទត ឌីចាយិ៍ តិចាឃតបារិទ្យបតយ្យិ ចាឃដ្ឋាតយត្តយិ៎ ទ្យក្ខទេតា លកាយិ៍ ញ្ចឥាតិ ត្យឌ្ហប្យាទេឥា ចត្តតិ កិក្ខុឃទេឈ្លាបិ៍

ឃទេញ្ញ ញ្ចទេយ ឥាត់ ឥត្វា ឃក្កុយក្កុ ទេឃាទេឆត្តិ៍ យឃាបិ ឥាត់ ឥាតុំ ចដ្ឋតិ៍ តទេយ្ខ ឌីឈទេត្តុំ ហិតាឃ ឃ្យលាឃ កចិឃ្យតិ៍ អបិ ច យឃំ្យា តណ្ហុលតាលិយត្តយ្យិ តត្តិ, អកតចីទិទេឃត តំ យត្តុកំ បារិទេបតុំ ត ឃក្កា, ខុតឥត្វាឃាហំ ដ្ឋទេឃ្យាក់ កត្វា ឥាត់ ឥឃ្យាយីតិ ចិទេត្តត្វា តទេតា បដ្ឋាឃ កតិ បរិទេឃឃយាទេតា កត្ថា តត្ត តត្ត កតិ កត្វា លឌ្ឍតិចាទេប ច កិក្ខុឆទិឃាឃ លឌ្ឍតិលតណ្ហុលិឌទេឃា ច ខុកត្ត ឃំហទិត្វា យត្យឃ្យ ឃយាឥាទេបត្វា តឃ្មិ៎ យណ្ឌបំ កាទារទេបត្វា ចតក្យឃយាឌីហិ តំ អលឌ្ឍរិត្វា កិក្ខុ តិយទេត្តត្វា យណ្ឌទេប តិឃីឥាទេបត្វា ឃទេញ្ញឃំ បារិឃំ [បារិឃាឃំ ញ្ចតិឃញ្ញត្ត] បដិឃាទេឥត្វា ទេកាទេឌឃិ៍ អឆ ទេឃា យទលាកាទេល អត្តតា កតំ តំ ឥាតចទំ អត្យឃ្យទិ៍ ទេឃា ទេតត ក្យឃលកទេយ្ខត ឃ្យត្តប្យត្យទេឌ្ឍា ចិឃ ទេឌចទេលិទេក តិញ្ញត្តិ៍ តឃ្មិ៎ ទេតត កតបុញ្ញាត្យទ្វបំ យហត្តិ កតកចិយាត់ តិញ្ញត្តិ៍ ឃយត្តា តិកាច្យតដ្ឋាទេត ទេឌចតា តាតា ចិឆាតិ ត្យទិឃាតិ កទេហត្វា ដ្ឋបហាទំ កទេទាត្តិ៍ តិច្ចុំ ទេឌចឆ្នទាឃហឃ្យាតិ [ទេឌចឆ្នទាឃហឃ្យំ ញ្ចតិឃញ្ញត្ត] តំ បរិចាទេទត្វា តិដ្ឋត្តិ៍ ខុចំ ទេឃា យហត្តិ ឃយ្យត្តិ អត្យកចតិ៍ អទេឆកឌិចឃំ ឃ្យចណ្ណទេឃលចិហារចាឃឹ យហាឃឈ្លទ្យក្ខុតទេត្តទេទា បត្តបដិឃយ្ខិទេឥា ទេឌចឆារិកំ ឆទយាទេតា តំ ទេឌចបុត្តំ អត្យបយាឃ ទេឌចឃយ្យត្តិឃា ចិទេទាឆយាត់ ឌិឃ្វា ដ្ឋបឃដ្ឋយ្ខ ចិទេតា ទេតត កតកយ្ខំ បុឆ្ឆិ៍ ទេឃាបិឃ្យ ឃឆាក្យតំ ត្យាកាឃិ, ទេតតត្ត៍

១៍

ឃញ្ញទេឃាចណ្ណទេឃា អាឃិ, បារិឃាទេឥា ទតតាយទេឃា;

សោណ្ណបិក្ខសតាកិណ្ណោ, ភុត្តិកេក្ខា ច បកស្សោ។

១។

កូដាគារ សតាកិណ្ណោ, សោណ្ណមាលីសមាកុលេ;

មុត្តាកលិបិលន្ធិ, តត្ថ តត្ថ មនោរមា។

២។

នេកកញ្ញសតាកិណ្ណោ, សឃភាសភមល្លិតា;

ចិកេត្តា កត្តាការេហិ, បុញ្ញាចន្ទិកា ពេតា។

៣។

ភច្ចន្តិ បមទា តត្ថ, កេរិយល្លលមញ្ញា;

កាយន្តិ កាចិ កិញ្ចអន្តិ, ចារេន្តិ កាចិ តន្តិយោ។

៤។

តទោ តិកាចុតេ ជាតេ, បិសាទស្ស សមន្តតោ;

សហន្ទរា ខេចបុត្តា, កេហត្វា អាតោតាឆយោ។

៥។

យោជត្តិ បរិចារេត្វា, តស្សុរិតាជិតា សជា;

ឧស្សញ្ញត្តិច សេលេត្តិ, សិលិឍត្តិ សយត្តតោ។

៧។

ឯវំ មហិទ្ធិកោ ជាតិ, តុវំ ចេត្វាច ការសិ;

បុច្ឆាមិ តំ ទេវបុត្ត, កិំ កម្មមកាសិ បុរេ។

ទេវបុត្តោ អាហ។

៨។

អហោសិ មនុស្សោ បុត្តោ, ជិនាលយឹបុរុត្តមេ;

ជាតំ ជេត្តិ តទា ពត្វ, តិមេត្តត្វាត កិច្ចេចា។

៩។

ឧីចេត្វា ភតិយា សោហំ, ជាតំ ជេត្ត មហាឌេត;

ពុទ្ធហេដ្ឋ បមុខិតេ, ឯវំ ចិត្តេសហំ តជា។

១០។

សព្វត្ថចត្វាលង្ការា, ជាតំ ជេត្តិ ព្ពេម ឌតា;

បទត្វបិ បហដ្ឋាច, សព្វត្តិមតុកោត្តិ តោ។

១១។

ឧក្កប្យាភោ អយំ ភាតិ, ឆេយ្យោ លោកេ បវត្តតិ;

សុសីលា ភាតិ វត្តន្តិ, ភក្ខិលោឃ្យា ឌិភោរសា។

១២។

អភាចង្គីតោ [អចង្គីតោច; អភ្ឍង្គីតោច ឱតិបិកត្តតិ] សំសារោ, អបិឃា ពលុ បុរិតា;

កល្យាណចិយុតា សត្តា, កាយំ គច្ឆន្តិ ទុគ្គតិំ។

១៣។

ឱភាតិ ទុក្ខិតោ ហុត្វា, ឌិចាយិ កសិទេភហំ;

ចលិទ្ធា កបណោ ឌឹភោ, អប្បភោគោ អភាលយោ។

១៤។

ឱភាតិ ពឹង ទោរោបយិ, សុពេត្ត សាហុសយុតោ;

អប្បចភាយ តោភាហំ, បទ្ធ សុចិតោ ឌិយា។

១៥។

ឱតិ ឌិត្តិឃ កិក្លូត្វា, ភតិ កត្វាភ ភេកឆា;

យញ្ញំ ចត្វ ការេទ្វា, គិយេត្តត្វាត ភិក្ខុចោˋ

១៩ˋ

អាឃារេឃត អឆាឃាឃំ, ឋិឃឃំ អយតាឃ េឃា;

េតាត កយុ្ទចិឋិេកត, េឆចេលិេក យេភារេយˋ

១ស៊ិˋ

ឌារេតាយិ ត្រិត្តការេយហិ, េយាឆយារេភា អេភកឆា;

ឌិឈាឃុេកា ចណ្ហចេត្តា, េតាឌឃ្សិច អេហាឃហត្តិˋ

៙ចំ េឆចបុេត្តា អត្តភា កតបុត្តាកយុំ ចិត្តារេត កេឆឃិ, េឆេទាបិ យភ្សឃ្សេលិកំ អាកត្វា យភ្សឃ្សាតំ អត្តភា បឆ្កូលេតា ឌិដ្ឋិឌិត្តាឃយ្យត្តិ បការេឃិˋ តំ ឃុត្វា យហាឌេភា ក្យុឃលកយុំ កត្វា េឃភ្ជេឃ្សត ឃេក្ក តិត្តាេត្តាតិˋ

១ប័ˋ

អភាលេឃា ឆ្ក្កតឌិតេកាបិ,

ឆាតំ ឆេឆត្តា ឆិកេតា ចិេឃឃំ;

ឃក្កា បចក្កំ ឃឌិ បត្វឃេច្ឆា,

ហត្តាត យេឆ្ឋរេយលំ ឆឆាឆាតិˋ

កឋលាឃ្ស ចត្វំ អដ្ឋយំˋ

ឰេតា បុទ្ធោ ភារងស្ស កិរ សប្ខាសមុឌ្ឍស្ស កាលេ អឃំ ឌឹបេរិ អញ្ញាតទេត ភារេយត បាំកេដាំ អហោសិ, សោ បនេកស្មិំ កាលេ ទុក្ខិតោ្ល អហោសិ ទុស្សស្សា, យហាឈាតាកកឃំ សទេត្ត បឹឡុឡុតិ៍ តស្មិំ សមេយ ភារងស្ស កាចតោ ឡុកោ សាមតិកោ សាចកោ អញ្ញាតស្មិំ កាលេ បិណ្ឌាយ ចរិត្វា ឃចា ឆោតបេត្វាច តិក្ខិ៍ អចញ្ញាតស្មិំ ពេហ យត្វស្សា ឡុក៉ំ តណ្ហុលកាឡឡាំបោដលិកាយ ពន្ធិត្វា ងួងកេ បក្ខិបិត្វា បចិត្វា ងួងក៉ំ កហេត្វា បិចេន្តោ ឌីចត្ថិ, តងា ឆេរ ងិស្វា ចត្ថិត្វា បត្តំ កហេត្វា តេត តណ្ហុលេត កត្តំ បចិត្វា បេត្ត បក្ខិបិត្វា ឆេរស្ស អង៉ស្ំ អច តេស សង្ខាតលេត សា ងួកិលិ កទេត្តត បរិបុណ្ណា អហោសិ, តេ តំ អត្តតំ ងិស្វា អឃ្យស្ស ងិត្តងាតេត ចិបិតោ អតេ្ជច តោ ងិតិដ្ឋាតិ សោយតស្សឌាតា យហាឌត់ សត្តិបិតេត្វា តេ កត្តំ កោតេឌត្វា បច្ឆា សឃំ ក្សញ្ញាស្ំ កត្តស្ស កហិតាកហិតដ្ឋាត់ បូទេតច៍ តតោ បដ្ឋាយ តេ សយ្យត្តយហាឌតស្ស ងាត់ ងងត្តា អាឃុបរិយោសាតេ ឆេចលោកេ តិព្វត្តិស្ំ, អច សោ ឆេរោ កត្តំ អាងាយ កត្វា អញ្ញាតស្មិំ ទុក្ខមួលេ តិសីឌិត្វា ក្សញ្ញាតុយាតិ៍ តស្មិំ កិរ ទុក្ខេ តិព្វុត្តា ឡុកោ ឆេចបុត្តា អាហារេត កិលត្តោ ក្សញ្ញាយាត់ ឆេរ ងិស្វា អត្តកាច់ ចិឌហិត្វា យហល្លកេចសេត តស្ស សមឹបេ អដ្ឋាសិ៍ ឆេរោ អតាចជ្ជិត្វាច ក្សញ្ញាតិ៍ ឆេចបុត្តា ចរិយាលោប់ ឆបេត្វា ក្សត្តកាលេ ងួក្កាសិត្វា អត្តាត់ ចិតកាច់ ឌាតារេបសិ៍ ឆេរោ តំ ងិស្វា ចិប្បដិសារិ ហុត្វា ចរិយំ កត្តុបិណ្ឌំ តស្ស ហេត្តុ ឆបេសិ, តតោ សោ កត្តបិណ្ឌំ កហេត្វា ចិតោ ចិត្តេសិ៍ ឰេតា កិរ យឃា បុទ្ធោ សយឈ្រោហុលាត់ ចា កបលង្គិកាត់ ចា អត្តយសោ កាកស្សតលា ឌឹតម្បិ អាហារំ អងិត្តបុត្តិ កចិស្សតិ, តេតចាហំ ឆេចោ ហុត្វាបិ កត្តំ ត លភាមិ៍ ហត្ថាហំ ឰេមំ កត្តបិណ្ឌំ ឆេរេស្សច ងស្សាមិ, តំ មេ កចិស្សតិ ឌឹឈេត្តំ ហិតាយ ស្សុលាយ ចាតិ៍ ឡុចត្តុ បត ចិត្តេត្វា កត្តបិណ្ឌំ អាតំ បហាយ ឆេរ ងួបសត្តមុ សាមិ ងាសស្ស ចោ អលំ ឰេឆ លោកេត សក្ខហំ បរលោកេត មេ សក្ខហំ កេទោឆាតិ ចត្វា តស្ស បេត្ត ឍូកិរិ៍ អចស្ស កត្តបិណ្ឌំ [កត្តបិណ្ឌំ ឰេតិសត្តុត្តុ] បេត្ត បតិតមេត្តេយេច តិកាចុតដ្ឋាតេ ងិត្តយឃាតិ កត្តការដកាតិបញ្ញាឃិស្ំ ឆេចបុត្តា ឆេរ បញ្ចុបតិដ្ឋិតេត ចត្ថិត្វា តតោ ងិត្តកោឌត់ កហេត្វា បចយំ ងាត់ ងត្វា បច្ឆា សឃំ ក្សញ្ញិ៍ តតោ ឆេបុត្តា ទុតិយឌិចសតោ បដ្ឋាយ ឆេរស្ស ច សយ្យត្តយហាឌតស្ស ច យហាងាត់ ឆេត្តោ អាឃុបរិយោសាតេ ០ ឆេចលោកេ តិព្វត្តិត្វា ឈស្ំ កាយសក្កេស្ំ អបរាបរំ ងិត្តសម្បត្តិ យត្វកចយាតោ បុទ្ធុប្បត្តស្ស កាចតោ កាលេ តតោ ចុតោ ខាវាឈសិឃំ អតេកចិកចស្ស មិច្ឆាងិដ្ឋិកស្ស ក្យុទ្ធិកស្ស ពេហ តិព្វត្តិ៍ ឆេចចាតិស្ស ភាមំ អក៉ស្ំ អបរភាកេ ចិញ្ញុតំ បត្តស្ស តស្ស មាតាបិតរោ កាលយក៉ស្ំ សោចណ្ណយហិមុត្តាឌិប្បរិតកោដ្ឋាការោឌយោ ឍូលោកេត្វា មយ មាតាបិតរោ មិច្ឆាងិដ្ឋិកត្តា ឰេតា ងាភាឌិកិច្ចិកម្មំ អកត្វា បរលោក៉ំ កច្ឆន្តា កាកណិកមត្តម្បិ អកហេត្វា កតា, អហំ បត តំ កហេត្វាច កមិស្សាមីតិ សត្ថិដ្ឋាត់ កត្វា កេភិ ចរាបេត្វា កបលង្គិកចតិត្តកេ សត្តិបិតេត្វា សត្វាហត្តុត្តរេ សត្តំ សាបតេឃ្យំ ងាតមុលេត ងត្វា អទេញ្ញា បចិសិត្វា ឰេសិប្បត្តុឌ្ឍំ បត្តឌិត្វា កសិណបរិកម្មំ កត្វា បញ្ចុ កិញ្ញា អដ្ឋ សមាបត្តិយោ តិព្វត្តេត្វា អាកាសចារី អហោសិ៍ អច តស្មិំសមេយ បទុម្មត្តរោ ភាម កាចា ហំសចតឹភកេរ បដិចសេត្តោ ឆេចព្រហ្មាឌិបរិចុតោ ចត្វសច្ចបដិសំយុត្តំ ធម្មំ ឆេសេត្តោ តិសិត្តោ ហោតិ, តងា សោ តាបសោ អាកាសេត កច្ឆត្តោ យហាឌតសមាកមព្ចុ កាចតោ សរីរតោ តិក្ខត្តឈត្តាលាងំសិយោ ច ងិស្វា កិមេតំតិ ចិមិទ្ឋាតា អាកាសា ឍូតរិត្វា យហតិឃា ឰុទ្ធលិឡុអាយ តិសីឌិត្វា ធម្មំ ឆេសត្តំ កាចត្តំ ងិស្វា បសត្តយាតសោ បរិសត្តរេ តិសិត្តោ ធម្មំ ស្សុត្វា កាចត្តំ ចត្ថិត្វា អត្តតោ អស្សមេមេច អកមាសិ៍ អច សោ តត្តុ ឃាចតាឃុក៉ំ ងត្វា អាឃុបរិយោសាតេ តាចតឹសកចតេ តិព្វត្តេត្វា តឹសកប្ប ងិត្តសម្បត្តិយត្វកចត្តោ ឈស្ំ កាយសក្កេស្ំ អបរាបរិយចសេត សំសរិ៍ ឡុកបញ្ញាសអត្តភាវេច សក្កោ ឆេចរាឌា អហោសិ,

ឲកាកចឹសតិអត្តភាចេ ធក្កចត្តិ ហុត្វា យតុស្សសយ្យត្តិ យតុកចិត្វា ត្ថលយស្មិំញុក្ខប្បាឆេ ភកចតិ បរិតិញ្ញុតេ សាចត្តិឃំ អញ្ញាតាទស្មិំ កុលកេហេ តិញ្ញាត្តិត្វា សត្តចស្សិកោ ឲកំ កិក្លុ ឆយុំ ឆេសេត្តិ អក្ខុស៍ ឌិស្វា តំ ក្ខបសក្កយិត្វា ឆយុំ សុត្វា អតិក្ខសញ្ញា បដិលកិត្វា តត្ត តិសិត្កោច អទហត្តំ បិបុលិ, តតោ សោ បត្តបដិសម្ពិតោ អត្តភា កតបុញ្ញកយុំ ឌូលេិកត្តោ តំ បុញ្ញចទិឃំ កិក្លុតំ យញ្ញេបកាសេត្តោ អាហ៍ តស្វា៍

១៍

ភារឆោ ពិទ សប្ញុន្ធា, បុត្ញោ អាសិ ភរុត្តយោ;

លេិកំ ភុក្លា បយោឆត្តោ, ឆឆត្តោ អយតំ បឆំ៍

២៍

តស្មិំ ញុ សយយេ តស្ស, សាចកោ លិត្កញាត្ឆភោ;

កិក្លិត្វា ឌឹបកេ លន្ធ, យាហារំ បរិក្សញ្ជាតុំ៍

៣៍

ភុក្លយ្បល យុបិ កញ្ជិ, តត្វាសិ ភុក្លឆេចតា;

ញុក្សិក្លិតា ក្ខឌិក្លត្តិ, អដ្ឋាសិ តស្ស សត្តិកោ៍

៤៍

អឆាសិ យេ ភត្តបិណ្ឌំ, កភុឈាប្បុរិតត្តទោ;

កហេត្វាភ ជិតោ បិណ្ឌំ, សហយាភោ ញុឆំ តឆោ៍

៥៍

អតិក្កន្តា យឃា បុរេន្តា, កិត្តិ ឌាត៌ សុរេបរេល;

ឧឈន្ធាបិព្យគ្គរេតា រេហាយិ, ឌារេតាបិ រេឌចរេឃាតិឃ៉

៩៉

អដ្ឋ រេពត្តំ សុលន្ធិរេយ, រេឌឃ្យឆរេយ្ខាបិ ចិដ្ឋតិ;

ឥឺឌរេយត្ត ឆ រេទារេបយិ, ភចរេតា បរិយុត្តិឃា៉

ស៉

គ្គតិ ឌិត្តិឃ ចត្តិត្វា, ឌាឃស្ស ឃាយិ រេចា អល៉;

ឃក្កហំ គ្គឆ រេលិកស្ខិំ, គរេទាឆ បិរេលិកិកំ៉

ប៉

គ្គតិ ចត្វា អឌាឃាហំ, កុត្តិ រេឃាបិ ឌឃាបរេទា;

រេតតាហំ បុញ្ញាករេយ្ខត, សុឆត្តយលកិ ពរេលា៉

ឌ៉

តរេតា កុរេតា លរេឌរេចសុ, ចិត្តរេត្តា យហតិសិទិ;

ឌិរកាល៉ ចឃិ តត្ត, រេឌចិន្តិហិ ឃយក្កិតា៉

១០។

សតសហស្សេ ឥតោ កប្បេ, បទុមុត្តរនាមកោ;

ឧប្បជ្ជិ លោកនាយកោ, ធម្មរាជា តថាគតោ។

១១។

មហិទ្ធិកោ តទា អាសិំ, តាបសោ កាននេ វនេ;

សម្បត្តបដ្ឋា កិញ្ញាណោ, អាកាសេន ចរាមហំ។

១២។

តទា កាសេន គច្ឆន្តោ, រម្មេ ហំសវតីបុរេ;

ពុទ្ធំសិបរិក្ខិត្តំ, កេតុមាលិឋិលិសិតំ។

១៣។

ទេវសង្ឃបរិព្ពូឡ្ហំ, ទេសេន្តំ អទ្ទសំ ជិនំ;

សោ តំ ទិស្វាន នភសា, ឱតោហំ បរិសន្តរេ។

១៤។

ធម្មំ សុត្វា ឧទគ្គោហំ, កាលំ កត្វាន សព្វនោ;

តតោ ចុតោ បបន្នោស្មិ, តាវតិំសេ មនោរមេ។

១៣។

តិំសកប្បសហស្សានិ, ចរន្តោ ទេវមានុសេ;

ទុគ្គតិំ នាភិជានាមិ, លភាមិ វិបុលំ សុខំ។

១៤។

ឯកបញ្ញាសក្ខត្តុំ, ទេវរជ្ជមការយិំ;

អនេកសតក្ខត្តុំ, ចក្កវត្តី អហោសហំ។

១៥។

បទេសរជ្ជំ ការសាហំ, ពហុក្ខត្តុំ តហិំ តហិំ;

ឥមស្មិំ ភទ្ទកេ កប្បេ, និព្ពុតេតុ [និព្ពុតេសុ ឥតិសព្ពត្ថ] តថាគតេ។

១៦។

ចោទិតោ បុញ្ញកម្មេន, សាវត្ថិបុរមុត្តមេ;

ឧប្បជ្ជិត្វា កុលេ សេដ្ឋេ, ជាតិយា សត្តវស្សិកោ។

១៧។

សុត្វា ធម្មំ កថេន្តស្ស, ភិក្ខុស្សញ្ញតរស្សហំ;

កចស្សន្តិ ករិត្វាត, អរហត្តមបាបុណិ៍

១០៍

ឃុចិត្ថិ ខយ ពគា គាត់, ឃុស្សុព៌ ឆយ្ញុយុត្តយ៌;

ទុក្លស្សន្តិ អកាសាហំ, តស្ស កម្មស្ស ចាហសាតិ៍

ឲចញ្ជា បត ចត្វា ពាហុ ឌខត ក្សលកខម្ញុ តិខឃាខឌសីតិ៍

១១៍

គាខតតខបចំ ចទិយាឃ បិល្ហិឃា,

សចលាឃ ឆម្ញុស្ស មុហុត្តខកត;

លកត្តិ សត្តា តិចិឆម្បិ សម្បុចំ,

ឋល៌ ចខគ ខកា ពាហុគាឃកស្ស ខក៍

ខគចបុត្តស្ស ចត្តុំ តចយ៌

១០៍ សីចលិត្ថេរស្ស ចត្តុំបិអឃមាតុបុត្តិកថា

ឋខតា កិរ កប្បសតសហស្សមត្ថខក បទុមុត្តខរា គាម សត្ថា ខលិខក ឧ្ខបាទិ ឆម្ញុខគសតាឃ សខត្ត អមតមហាតិព្វាណំ បាខបន្តោ, តស្មិ៍ សមខម គកចា ហំសាចតិយំ សរាខិកាឃ បរិសាឃ មខញ្ញាឲក់ កិក្លុ លិកិត់ អក្កដ្ឋាខត ឋខបសិ៍ តគា រាឌា ច៉ ឌិ្វា ច៉ ធាត់ កាមឃមាខតា ព្វុទ្ធបមុខស្ស សង្ឃស្ស មហាគាត់ ឧត្វា កកចខតា បាខមុខល សិរសា តិបន្ថិ, តគាស្ស កកចា អតាកខត ខកាតមស្ស កកចខតា សាសខត ច៉ ធាត់ លកិស្សសីតិ ចត្វា ព្យាកាសិ៍ ច៉ ឃុត្វា មុខិខតា រាឌា បុញ្ញាតិ កត្វា ខគចខលិខក តិព្វត្តិ៍ តខតា អបរភាខក ចាំទារាលសិឃំ ខសដ្ឋិបុខត្តា ហុត្វា បខច្ចកព្វុទ្ធសហស្សំ ចត្វបច្ចឃគាខតត ឃាចជីចំ បដិជក្កិត្វា ខគចខលិខក តិព្វាខត្តា មហត្តំ សម្បត្តិ

មភុកវិត្វា តតោ ចុតោ វិបស្សិស្ស ភគវតោ កាលេ ពន្ធុមតីនគរេ អញ្ញតរស្មឹ កុលគេហេ និព្វត្តិ។ សោ តស្មឹ សមយេ សេភកុដ្ឋានេ

ឋត្វា រញ្ញោ កយ្យំ ករោតិ, តទា នគរវាសិនោ ឧបាសកគណា វិបស្សឹ សម្មាសម្ពុទ្ធំ ឧបសង្កម្ម និមន្តេត្វា ភគវា ភត្តំ សសាវកោ អម្ហាកំ

អនុគ្គហំ ករោថាតិ ស្វាតនាយ និមន្តេត្វា មហាទានំ ទត្វា សទ្ធោ ឧក្កដ្ឋា ភគវតោ មុទ្ធិស្ស មហារហំ មហាបរិវេណំ ការាបេត្វា

បរិវេណមហេ មហាទានំ ទទន្តា ទានគ្គេ អនុកំ នាម នត្ថីតិ ន ចិន្តេត្វា ទានំ បដិយាទេត្វា ទានគ្គំ ឧបសោភេន្តា នទដសិន្ន

បដលមណ្ឌបំ អបស្សន្តា បរិយេសេ បរិច្ឆិន្ទិត្វា សហស្សំ ទត្វា ទសិមណ្ឌំ លភិត្វា បរិយេសិត្វា អានេថាតិ បេសេសុំ, តេ សហស្សំ គហេត្វា ទសិមណ្ឌំ

ឧបធារេន្តា តត្ថ តត្ថ វិចរន្តា ទ្វារន្តរេ អដ្ឋំសុ, តទា អយំ សេភកុនេត្វា រញ្ញោ សន្តិកំ ទសិមណ្ឌំ អាទាយ គច្ឆន្តោ មហាទ្វារំ សម្បាបុណិ,

អថ តេ ទសិមណ្ឌំ ទិស្វា តេ គហាបណំ គហេត្វា ឝិយ្យំ ទេហីតិ យាចិំសុ។ តេន [តេនទស្សាមិ ឋិតិបិកតត្ថធិ] ន ទស្សាមីតិ វុត្តេ យាចសហស្សំ

វឌ្ឍេត្វា យាចិំសុ។ តតោ សេភកុនេត្វា ឝិយ្យំ អប្បគ្ឃំ សហស្សេន យាចថ, កិ មេតេន ករោថាតិ បុច្ឆិ, តេហិ សម្ពុទ្ធាយាតិ វុត្តេ តេនហិ

អហមេវ ទស្សាមីតិ និមេមតិទាតីហិ សព្ពមេវា ហាបិតាទមោ មោទេត្វា ទានគ្គំ ឧបនាមេសិ។ តំ សត្ថុ អានុភាវេន ពុទ្ធបមុខស្ស

អដ្ឋសដ្ឋិភិក្ខុសតសហស្សស្ស បហោណកំ អហោសិ។ តតោ សោ តេន បុញ្ញកម្មេន ទេវមនុស្សលោកេសុ សម្បត្តិ មភុកវិត្វា អបរភាគេ

អម្ហាកំ ភគវតោ កាលេ កោលិយនគរេ មហាលិច្ឆិវិរញ្ញោ ឧបតិស្សាយ សុប្បិយាយ នាម អគ្គមហេសិយា កុច្ឆិស្មឹ បដិសន្ធិំ គណ្ហិ សោ

សត្តមាសសត្តទិវសន្តរាតិ មាតុកុច្ឆិយំ វសិត្វា សត្តទិវសានិ មុឡ្ហគព្ភា ទុក្ខមភុកចិ។ មាតុកុច្ឆិតោ និក្ខមន្តស្ស តស្ស មាតាបិតរោ

សីវលីតិ នាម មកំសុ។ វុចំ មហាបុញ្ញស្ស វុត្តកំ កាលំ មាតុកុច្ឆិមិ ព្រហ្មានុភាវតំ អត្តនាវ ករោន បិបទាលេន អហោសិ, សោ កិរ អតីតេ

រាជា ហុត្វា អត្តនោ សបត្តរញ្ញោ នគ្គំ សង្គារេន្តោ មាតរា សទ្ធឹ មន្តេសិ។ សា នគរំ រុន្ធិត្វា អមិត្តេ គណ្ហាហិ សង្គាតិ ឧបាយ មទាសិ, សោបិ

តស្សា វចនេន នគរំ រុន្ធិត្វា សត្តមេ ទិវសេ អគ្គហេសិ, តេន បិបកម្មទាលេន មាតាបុត្តានំ វុចំ មហន្តំ ទុក្ខំ អហោសីតិ។ តទា សា បុត្តំ

វិជាយនកាលេ សត្តមេ ទិវសេ ភគវន្តំ អនុស្សរិត្វា សុខេន នាមំ មុញ្ចិ។ វុដ្ឋា សា សត្តមេ ទិវសេ ពុទ្ធបមុខស្ស ភិក្ខុសង្ឃស្ស មហាទានំ

អទាសិ, អថស្សា បុត្តោ សត្តវស្សិកកាលេ គេហា និក្ខមិ សត្ថារំ ទិស្វា បព្ពជ្ជំ យាចិ។ សត្ថា សារិបុត្តត្ថេរស្ស និយ្យាទេសិ, តទា

សារិបុត្តត្ថេរេន ឧបជ្ឈាយេន មោគ្គល្លានាចរិយំ កត្វា បព្ពាជិ, អថ សោ ខុរគ្គេយេវ អរហត្តំ បត្វា ពុទ្ធសាសនំ សោភេសិ, សោ បុព្វេ

កតបុញ្ញានុភាវេន មហាបុញ្ញោ អហោសិ លាភីនំ អគ្គោ។ អថេកស្មឹ សមយេ ភគវា រេវតត្ថេរំ ទស្សនាយ ខទិរវនវិហារំ គច្ឆន្តោ

តឹសភិក្ខុសហស្សេហិ សទ្ធឹ តឹសយោជនិកំ ឧដ្ឋិតមគ្គំ សម្បាបុណិ និរុទកំ អប្បភក្ខំ។ មនុស្សេហិ ទេវតា សីវលិត្ថេរេ បសន្នា។ តស្មា

ភគវា សីវលិត្ថេរំ បុរតោ ទានីកំ កត្វា ទេវតាហិ ការាបិតេ វិហារេ វសន្តោ ទេវតាហិ សជ្ជិតទានំ បរិភុញ្ជន្តោ រេវតត្ថេរំ

សំបាបុណិត្វា គតាគមំ និដ្ឋាបេត្វា ជេតវនមាគម្ម លាភីនំ អគ្គដ្ឋានេ តំ ឋបេសីតិ។ តេន វុត្តំ អបទានេ។

១។

បទុមុត្តរោ នាម ជិនោ, សព្ពធម្មេសុ វក្ខុមា;

ឥតោ សតសហស្សម្ហិ កប្បេ ឧប្បជ្ជិ នាយកោ។

១់

សីលំ តស្ស អសខ្ខេយ្យំ, បយាធិ ចឌិទ្វបរេយា [ចឌិទ្វបយា ដ្ឋតិកាត្ថធិ];

អសំលិឃំ ទោរាណចទំ, ចិយុត្តិ ច អនេភាបយា់

១់

យត្យុឌាយទភាកាត់, ព្រាហ្វាភឌ្ហា បយាករយ;

បយណព្រាហ្វណាកិរេល្ហា, ឆយ៉ុ ទនេបតិ ភាឃរកា់

៣់

បបាចក៌ យហាលិកិ៍, បុញ្ញាចត្ថិ ឌ្យុតិភ្នំ,

ឆរបសិ ឲតឥក្កុយិ,ព្យបទិបារុ ចិបារនេោ់

៤់

តឥាហំ លត្តិរេឃា អាឃិ, បុរេទ ហំបចតឹចប្បយ [ហំបាចតចប្បយ ដ្ឋតិបដ្ឋាត្ថ];

ឃុត្វា ឌិតស្ស តំ ចាក្យំ, បាចកស្ស ក្យលំ ធាហំ់

៩់

ភិយត្ថឃិត្វា បត្តាហំ, រកាឌឃិត្វា បបាចក៌;

យហាភាត់ ភឌិត្វាភ, តំ ធាភយកិបត្ថឃិ់

៧៍

ពឆា យំ ចិតពំ បរេឆ, ឌិស្វាត បុទិឃាឃេកា;

េឃា ឃេទត យហាចីេទា, ត្ដុយំ ចចតយព្រាចី៍

៨៍

ពេពា ឌិតស្ស ចចត៌, េឃាព្យកាយា យហាឌតា;

េឆចឆាតចកត្ដ្ឋា, ព្រាហ្មារេតាច យហិឌ្ឋិកា៍

៩៍

ឃយណព្រាហ្មណា ចាបិ, តយស្សិឃុំ កពញ្ញលិ;

តេយា េព បុទិឃាឌញ្ញា, តេយា េព បុទិឃុត្ដយ៍

១០៍

ពត្ដិេឃត យហាឆាត៌, ឌិត្ថិ ឃត្ដាហកយ្បិ [ឃត្ដាហកំបិេពា ត្ដុពិបិកត្ដុចិ] េតា;

េឃាព្យកាយា ចល់ ពស្ស, ញ្ញាកេទាហិ យហាយុេត៍

១១៍

ពេពា អេចាធ ភកចា, ឃុេណាឆ យយ ភាឃិពំ;

អប្បមេឃ្យបិញ្ញាឌ្ឍិំ, ក្រហបិញ្ញប្បតិដ្ឋិតា។

១២។

ឥក្លិហា ឥាឃកំ បត្វា, អប្បមេឃ្យផលិចហា;

អបិ ចេ ស យហាគេកាគេកា, ឍាតំ បតេ្វតិ ឫត្តមំ។

១៣។

លិកឹ ចិបុលលិកឹតំ, ឃឆា កិក្លុ ឃុឥស្សតោ;

តឆាហំបិ កេចេឃ្យត្តិំ, លឆ្លតេ តំ អភាគតេ។

១៤។

សតសហស្សិតោ កេប្យ, ឌ្ឍក្កាកក្យលសម្ភចោ;

គោតមេយាភាយ ភាមេត, សត្វា លេកេ កចិស្សតិ។

១៥។

តស្ស ឆមេ្មស្ស ឥាឃាតេ, ឌ្ឍរេសា ឆមុតិម៉ុតោ;

សឹចលិ ភាយ ភាមេត, ហេស្សតិ សត្វសាចកោ។

១៦។

តេត កមេ្មត ឃុកតេត, ចេតភាបហិឌិហិ ច;

ឌហិត្វា យាត្វុសំ ឆេហ៊ំ, ញាចញិង្វបកោ អហ៊៍

១សិ៍

ញេញាបទ្ស៊ិឃយឃេ, ឌាំទាលាឃិប្យុទុត្តួយេ;

ឃេដ្ខិប្យុត្តោ អហ៊ំ អាឃិំ, អដ្ឋប្យេត្តោ យហាឆេតា៍

១ប៉៍

ឃហឃ្សុយេត្តួ បដ្ខេក, ភាឃេក ច ភិយត្តិឃ;

យឆ្វុទេភត្ថុបិភេភ, ឃត្តួបេ្យឃិញកាឆេទា៍

១ដ៍

ញេញា ចុញោ លកាយក្កេ, អត្វុកោឃិ៍យហាឃំ;

ឆេចឆ្លួទាបទិចុញោ, បិឃាឆេ ទញភាយឃេ៍

១០៍

៦ចំ អចិត្តិឃា ញុទ្លា, ញុទ្លឆយ្ម៉ា អចិត្តិឃា;

អចិត្តិឃេ បឃត្កាត់, ចិបិកោបិ អចិត្តិឃោ៍

១៧៍

ឯកនវុតិតោ កប្បេ, វិបស្សិ នាម នាយកោ;

ឧប្បជ្ជិ ចារុនយនោ, សព្ពធម្មវិបស្សកោ។

១១។

តទាហំ ពន្ធុមតិយា, កុលស្សញ្ញតរស្ស ច;

ទយិតោ បត្ថិតោ បុត្តោ, អាសិំ កម្មត្ថញ្ញាចេដោ។

១២។

តទា អញ្ញតរោ ភូបោ, វិបស្សិស្ស មហេសិនោ;

បរិវេណំ អការេសិ, មហត្តមិតិ វិស្សុតំ។

១៣។

និដ្ឋិតេ ច មហាទានំ, ទទំ ខជ្ជកសំយុតំ;

នវំ ទសិ មហុទ្ទោច, វិវិតំ ន ច មទ្ទស។

១៤។

តទាហំ តំ គហេត្វាន, នវំ ទសិ មហុប្បិច,

កម្មសាមិឈទិ គន្ធិំ, តេមតំ [តេមសំ ខ្ពតិសព្ពត្វ] ទានំ មទ្ទសំ។

១៥។

សហស្សម្បិ ច ទត្វាន, ន លភិស្ស ច តំ ភយំ;

តទា ឯវំ វិចិន្តេសិំ, នេតំ ហេស្សតិ ទុក្ករំ។

១៧។

យថា បុព្វេ ជនា សេដ្ឋា, សក្ករោន្តិ តថាគតំ;

អហម្បិ ការំ កស្សាមិ, សសង្ឃេ លោកនាយកេ។

១៨។

តទាហមេវំ ចិន្តេត្វា, ទធិមន្តា ឯកតោ;

យោជេត្វា លោកនាថស្ស, សសង្ឃស្ស អទាសហំ។

១៩។

តេន កម្មេន សុកតេន, ចេតនាបណិធីហិ ច;

ជហិត្វា មានុសំ ទេហំ, តាវតិំស មគច្ឆហំ។

១០។

ឥតាហំ ទីរាឡសិមំ, រាជា ហុត្វា មហាយសោ;

សត្តកស្ស តទា តុដ្ឋោ, ទ្វារោបិ អការយិ។

᪑᪐᪨

ᨲᨲᩮᩣ ᩈᨸᨲ᩠ᨲᩥᨠᩮᩣ [ᩈᨸ᩠ᨸᨲ᩠ᨲᩥᨠᩮᩣ; ᩈᨸᨲ᩠ᨲᩣᨠᩮᩣ ᨻᩣᨲᩥᨧᨠᨲ᩠ᨲᩥ] ᩉᩩᨲ᩠ᩅᩣ, ᩃᨠᩣᩉᩴ ᩁᨠ᩠ᨡᩥᨲᩣ ᩋᩉᩴ;

ᨲᨲᩮᩣ ᨲᩔ ᨧᩥᨷᩥᨶᩮᨠᨶ, ᨷᩥᨷᩩᩃᩥᩴ ᨠᩥᩁᨿᩴ ᨠᩩᩈᩴ᪨

᪑᪑᪨

ᨸᨧ᩠ᨨᩥᨾᩮ ᨧ ᨽᩅᩮ ᨴᩣᨶᩥ, ᨩᩣᨲᩮᩣᩉᩴ ᨠᩮᩣᩃᩥᨿᩮ ᨷᩩᩁᩮ;

ᩈᩩᨸ᩠ᨸᩅᩣᩈᩣ ᨧ ᨾᩮ ᨾᩣᨲᩣ, ᨾᩉᩣᩃᩥ ᩃᩥᨧ᩠ᨨᩅᩦ ᨷᩥᨲᩣ᪨

᪑᪒᪨

ᨡᨲ᩠ᨲᩥᨿᩮ ᨷᩩᨬ᩠ᨬᨠᨾ᩠ᨾᩮᨶ, ᨴ᩠ᩅᩣᩁᩁᩮᩣᨵᩔ ᩅᩣᩉᩈᩣ;

ᩈᨲ᩠ᨲᨾᩣᩈᩮ ᩈᨲ᩠ᨲᩅᩔᩮ, ᩅᩈᩥᩴ ᨠᩩᨧ᩠ᨨᩥᨾ᩠ᩉᩥ ᨴᩩᨠ᩠ᨡᩥᨲᩮᩣ᪨

᪑᪓᪨

ᩈᨲ᩠ᨲᩣᩉᩴ ᨴ᩠ᩅᩣᩁᨾᩪᩊ᩠ᩉᩮᩣᩉᩴ, ᨾᩉᩣᨴᩩᨠ᩠ᨡᩈᨾᨸ᩠ᨸᩥᨲᩮᩣ;

ᨾᩣᨲᩣ ᨾᩮ ᨨᨶ᩠ᨴᨴᩣᨶᩮᨶ, ᩑᩅ ᨾᩣᩈᩥ ᩈᩩᨴᩩᨠ᩠ᨡᩥᨲᩣ᪨

᪑᪔᪨

ᩈᩩᩅᨲ᩠ᨳᩥᨲᩮᩣᩉᩴ ᨶᩥᨠ᩠ᨡᨶ᩠ᨲᩮᩣ, ᨻᩩᨴ᩠ᨵᩮᨶ ᩋᨶᩩᨠᨾ᩠ᨸᩥᨲᩮᩣ;

ᨶᩥᨠ᩠ᨡᨶ᩠ᨲᨴᩥᩅᩈᩮᨿᩮᩅ, ᨷᨻ᩠ᨻᨩᩥᩴ ᩋᨶᨣᩣᩁᩥᨿᩴ᪨

១៩`

ႁបញ្ញា ឃាទិបុរេត្តា ខេយ, ខេយាក្កលូរេតា យហិខ្លិរេកា;

រេកេឃ ឌួរេទាបឃរេត្តា ខេយ, អត្យឃាឃិ យហាយតិ`

១លិ`

រេកេឃឃុ លិឌ្ឌយារេតឃុ [លត្តយរេតឃុ ឌ្គតិបិកេត្តុខិ], អរេហត្តយបិបុលិ;

ខេះខេចា តាកា យត្យឃ្យា ច, បច្ចឃាត្យ បរេតត្តិ ខេយ`

១ប៉`

បក្យុត្តរេតាយច្នា, ចិបឃ្សិច ចិតាឃក៏;

ឃិបួឌឃិ បយុឌិរេតា, បច្ចរេឃហិ ចិរេឃឃរេតា`

១ដ៉`

តរេតា រេតឃិ ចិបិរេកត, កយ្ជាត់ ចិបុលុត្តយ៉;

លិកំ លកាយិ ឃត្តាត្ត, ចរេត កាខេយ ឌខេល ឆខេល`

30`

ខេរេចត់ ភឃ្សាតត្តាឃ, ឃគា ឃាតិ ចិតាឃរេកា;

តឹសកិច្ចសហស្សេហិ, សហ លោកគ្គនាយកោ។

៣៥។

តថា ថេទោ បកឹតេហិ [បកឹតេហិ ពុតិសដ្ឋត្វ], យយត្វាន យហាយតិ;

បច្ឆេយហិ យហាឌីទោ, សសញ្ញោ លោកនាយកោ។

៣៦។

ឧបដ្ឋិតោ យថា ពុទ្ធោ, គន្ត្វា ទេចតយគ្គស;

តតោ ជេតចតំ គន្ត្វា, ឧតនេក្ក ធេបសិបំ។

៣៧។

លោកឹតំ សីចលិ អនេក្កា, យយ សិស្សេស្សុ កិច្ចទោ;

សព្ទលោកហិតោ សត្វា, កិត្តឃឹ បរិសាសុបំ។

៣៨។

កិលេសា ឥសាបិតា យល្ហា កចា សព្ទា សម្ហុតា;

នានោកាច ពាន្ធតំ លេត្វា, ចិហទាយិ អនាសទោ។

៣៩។

ឧបាគតំ ចត េយ អាសិ, ពុទ្ធសេដ្ឋស្ស សន្តិកំ;

ហិស្យោ ចិន្ទា អត្យប្យត្តោ, ពត ញាន្ទស្យ សារតំ៍

៣៩៍

បដិសម្ភិទា ឆពស្យោបិ, ចិយោក្លា បិឆ អដ្ឋិយេ;

ឆព្យអភិញ្ញា សន្ធិគតា, ពត ញាន្ទស្យ សារតត្តិ៍

ព្ភត្ថ សុឆំ អាឃប្វា ឱចលិទ្ធេរា ព្ភយា កាឆាយោ អភាសិត្តាតិ៍

៣៧៍

សុត្វាន ទុតំ ឆទិតំ យហក្ខតំ,

បុញ្ញាត្ថភាចញ្ចោ សិទិ សិទិយតំ;

ហិត្វា ក្យឹតំ ក្យសល់ គទោឆ,

កាយាត្ត កាយំ ភចភោកតិញ្ញតិ៍

ឱចលិទ្ធេស្យ ចត្ថុំ ភសយំ៍

យក្លចត្ថោតចក្កោ តតិយោ៍

Proper display of the text below may depend on webfonts, which in turn require being connected to the internet

ยหาะសតចេក្កា

១៦៑ ยหาะសតរេណ្ណា ចត្ថុមិអ្យយាត្ថុប្តឹកធា

ភកចតិ បរិតិព្ពុតេ បេដលិបុត្តកោរេ ยหาะសតោ តាយ រាឌា រដ្ឋ កោរេសិ ឆយ្ញិកោ ឆយុរាឌា៑ សោ បក បិត្បិតាយហាឌឹតំ ឆតរាសិ ញ្ញលិកេត្វា ញ្ញយ ញ្ញយំ សាបេតយ្យិ បហាយ យដ្ឋតោ យុព្ពយុបកតា៑ អហោ សំសារិកាតំ អញ្ញាណាតា៑ ឆតំ ជេបត្វា អត្តតោ ចិតាសេត្ថា អត្តាតំ ជេបត្វា ឆតចិតាសេត្ថា ត ឌាតត្តឹតិ សយ្យត្តិយា អធិកយត្ថា ចិតាសំ ធាតិ សព្តុំ ចិតេត្តត្វា ឆយុត្ថា ឃុត្វា បដិលទ្ធសេទ្ធា ជិចេស ជិចេស ជសសហ្យ្សាតំ កិល្លុតំ យឆុរេត អត្ថបិតេត សត្តបេត្តោ អតេកាតិ បុញ្ញាតិ ក្តុបចិតេត្តា ឲ្យកជិចសំ រហោ បដិសល្លិតោ ឲុចំ ចិតេត្តសិ៑ ឲុចំ រាឌតិយោកេត ឌតស្ស បិញ្ញអតំ កត្វា ជិត្តាធាតោ សហេត្តេត កយ្ញុំ កត្វា លទ្ធេត ជិត្តាធាតំ យហប្បលំ យហាតិសំសំ កចិស្សតិ, ឲុចំ យយា កាតញ្ញត្តិ សោ ឃុហធា យដ្ឋស្ស រដ្ឋ តឹយ្យតេត្វា អត្តតោ កលិដ្ឋិកំ អាធាយ កិត្ថិ អធាតារេបត្វា អញ្ញាតរេចេសេត តកោរា តិល្លុយ ក្តុត្តរយឆុរំ តាយ តកោរំ អកយាសិ, តត្ថ ยหาចិករចា ឲុកោ សេដ្ឋិ បដិចសតិ, តេ សេដ្ឋិតោ សយឹប យុបកយុ ជិតា៑ តេត កិយត្វាឃាកតាតិ ចុរេត្ត រាឌា តច កេហេ កតិយា កយុំ កវិស្សាយីតិ ចត្វា តេតាត្តញ្ញារតា តីលិ ចស្សាតិ កយុ យកាសិ, តតោ ឲ្យកជិចសំ សេដ្ឋិ តេ ជិត្វា បកេណ្ណាសិត្វា អតីច តុយេប្បត្តុយាលតរា៑ តធាបិ ញ្ញយសិ្ថ កេហេ កយុករលោត ចិរំ ចសិត្វ, ឲត្តកំ កាលំ កិស្តិត្ថិ កយុបិ កុសឹតត្តិ ត បញ្ញាឃតិ៑ បកេច អតាធារយ្យិ, ឃាក្កត្តិ ជេបត្វា អញ្ញា ក្តុបការយ្យិ យយ សត្តិកា តត្តិ, កោតេត្តេត កយ្ញុំ កេរាធាតិ បុច្ឆិ៑ រាឌា តស្ស ចចតំ ឃុត្វា ញ្ញយសិ្ថ ឌតបេជ សាលិតោ យតាបការចា ពាហុសោ ឃ្លួយតិ៑ តសោ សាលឹតយត្វាយ ញ្ញធា កតយ្យាតិ អាហ, តំ ឃុត្វា តេតសំ តុរេដ្ឋា សេដ្ឋិ សាលឹតំ សកដសហស្សំ អធាសិ, រាឌា សាលិលកិត្វា សេដ្ឋិតោ ឲចយាហ, កេ ញ្ញយំ អយ្យាកំ តកោរំ បិរេបធាតិ, តំ ឃុត្វា សេដ្ឋិ សាឆ្នតិ ចត្វា សាលិបរិបុណ្ណសកដសហស្សំ រណ្ណោ តកោរំ បិរេបសិ, រាឌា តកោរំ កត្វា សេដ្ឋិស្ស តាតាចណ្ណចត្តហិរញ្ញាសុចណ្ណាឌីហិ សកេដ បូរេត្វា បដិបេសេត្វា សេត្តិ ចិរំ កត្វា អាកតចឹហសោយា រាឌកេហេ សត្តិធឃយកាសិ, អធ រាឌា កតិបាហច្ចសោយេត ឃុសលំ បក្កឃ្យាសហេត្តេតច ចិហិ កោរេដ្ឋតិ, កោដ្ឋិតកោដ្ឋិតំ កលិដ្ឋិកា បបេប្បារេដតិ៑ ឲុចំ ក្តុកាបិ តណ្ឌុលិតំ យហត្តំ រាសិ កត្វា ជាទ្ធជកាជសោយា អាហរិត្វា អម្ពិលកត្តិ បចិត្វា រាឌកេហេ បត្ថសតអាសតាតិ បញ្ញារេបត្វា កាលំ ក្តុណ្ឈរេសុំ, អាកច្ឆត្តុ អយ្យា អត្តកយ្យ ក្តុបិធាយ យយ កេហេ កុញ្ជត្តុតិ៑ តំ ឃុត្វា បត្ថសតា កិល្លុ អាកាសេត អាកយិសុ, រាឌា តេ ឃាចតត្តិ បរិចិសិ, តតោ តេសំ អត្តរេ បិណ្ឌិក្ឃឹបចាសិ ឲុកោ ยหាសិចេត្តរោ តាយ កត្តិ កហេត្វា ឲុតេ ឃំ បស្សត្តុតិ អធិដ្ឋហិត្វា អាកាសេត បិណ្ឌិក្ឃឹបំ កត្វា កត្តិ បត្ថសតាតំ កិល្លុតំ ជត្វា បរិក្ឃិត្ថិ៑ តំ តស្សាត្តការេចត សេត្តាសំ ឃាចតត្តិ អហោសិ៑ ឲុចំ អប្បកោតាបិ ជេយ្យធយុត សប្បរិសា ជាឃកាតំ យតំ បសាជេត្វា បតិដ្ឋិ កេរាត្តឹតិ៑ ចុត្តចិញ្ញា

១៑

អប្បកោតបិ យេធាចិ, ជាឃកាតំ យតំ បតិ;

សង្ខិ ចរេណ្ឌិ ចរេក្កោច, ទំសិតា លិខសាកទំ

១៍

អដ្ឋារេភ ភ តិរេឃារេដត្តា, ពរេទាត្តា រេភច សត្តិំសិ;

បរិរេភាក យពត្ថាភ, រេភច ភារេសត្តិ បច្ចុយំ

២៍

ភ បរេបត្តាច រេឆយ្យស្ស, ភ ពរេទាត្តា ថរេឆចិលំ;

ចិកដត្តិ ស្វសីរេលស្វ, សឃំ ក្សត្ថាភ សីលចាតិ

អឆ រាឌា ពលិដ្ឋិពាឃ សទ្ធិ ឆរេត្ថច ជិរេថា បិឃំក្សឌីរេប បរិក្សញ្ញារេត្ត បញ្ញាសថកិក្ល ជិស្វា ឋរេដ្ឋា ក្ខរេក្កា អរេឋាសិ អឆ រេថ អបរភារេក អត្តភា ពថំ ជាភចទំ អត្យស្សរេត្តា ភ ចិរេរេភច ក្ខរេភាបិ រេសាថាបត្តា អរេឋស្សំតិ

៣៍

ភ ករេឈត្តាត្តរេភា ទ្យក្លុំ, ចិឋាឃ យឋតិ សិទិ;

អាឃតិកចយិច្ឆត្តា, ស្វដរេភចំ ស្វរេក រថា

៥៍

អាឃារេសភ ពថំ ប្សញ្ញុំ, យឋត្តឋលជាឃពំ;

ក្តតិ យត្តាភ រេយឆាចិ, សឋរេត្ថរេភច ថំ ពរេរតិ

យហារេឞតរេណ្ណា ចតុ្ថ បឆយ៉

១១៍ ឞុចណ្ណតិលកាឃ ចតុ្ថយិ៍អឃយាតុបុឆ្តិកថា

លក្ខាឌិរេប កិរ អតុរាឩបុរតកេរេ ឲរេកា យាតុការេយា [ឲកាយាតុកាយាតិចា ឲកាយាតុការេយាតិចា កតុ្ថឆិ] ឞក្ដាឞយុត្ថា តិក្ខំ អកឃុត្តរេចតិរេឃ បុបុ្យបុ្ជះ កេទាតិ, អេឆកឌិចរំ ឞា អតូ្ករេតា ឌឹតុឃា ឞឌ្ឌិ តឞ្ញិ រេចតិរេឃ បុបុ្យបុ្ជតតុ្ថាឃ [បុបុ្យបុ្ជតុ្ថាឃ ត្ថតិកតុ្ថឆិ] កត្ថា បុបុ្យាឞតឞាលិឃ ខ្ពក៌ អបឞ្សត្ថិ ឌឹតុ ហរេតុ្ថ បុបុ្យចរេក្កាដក៌ ជរេបតុ្ថា ឈដ យាដាឃ រេបិក្លុរហិ អកយាឞិ, តរេតា ឞា ដារិកា យាតរិ អតាកតាឃរេឃច [អតាករេតរេឃច ត្ថតិឞត្ថតុ្ថ] អរេឆាតាឞរេត បុបុ្យយុ្ជកេហតុ្ថា យណ្ឌលំ កតុ្ថា បុ្ជរេដតុ្ថា ឲចំ បតុ្ថតយកាឞិ៍ តឆា ហិ៍

១៍

យហាឌិរឞ្ស ឌឹរឞ្ស, ឞឃយ្គុឞ្ស យរេហឞិរេតា;

តិរេលិកក្កុឞ្ស តាឆឞ្ស, ភកចត្តុឞ្ស ឞតុ្ថរេតា៍

១៍

ឃ យហំ បុ្ជឃិ បុបុ្ង, តឞ្ស កយុ្ធឞ្ស ចាហឞា;

រុ្ញឹតំ បចរា រេហឞ្សំ, អារេទាហបរិណាហចា៍

១៍

យំ ឌិខ្ជា បុរិឞា ឞរេត្ថា, យុដ្ឋត្ថ កាយយុដ្ឋិតា;

តិដ្ឋរត្ថ ឞរិរា រេយ, រំឞិយាលឹច រំឞិរេឃា៍

៤៍

ហងឃក្កយា កណ្ហសុតា, យញ្ញកាលិំ សុកា យយ;

កិត្ករាត៌ ឃឆា ចាលិំ, ទុចរេយច បចត្តត្វតិ៍

អឆស្សា យាតា អាកយ្ច អនេឆាតាយនេត ប្ញូខិតាតិ បុបឡាតិ ខិស្វា កស្វា ចណ្ឌាលី អនេឆាតាយនេត កកចនេតា បុបឡាតិ ប្ញូនេឌសិ, អឃុត្តិ តឃា កតត្តិ អាហ, តំ សុត្វា សា យាតុឃា កុដ្ឋិត្វា តុំ ចណ្ឌាលីតិ អនេក្កាសិ, សា ទុត្តកំ បុញ្ញាបុញ្ញំ កត្វា អបនេកានេក តនេតា ចុតា ឌេព្ភឌីនេប ក្តត្តនេយឆុរាយំ ទុកស្ស ចណ្ឌាលកត្តដ្ឋាព្រាហ្មលាស្ស ឌីតា ហុត្វា តិព្ពត្តិ, ក្តត្តយទ្វបឆរា អនេហាសិ, តស្សា សទិនេតា នេយឈយុលនេតា ចិខ្ពល្លតាចិឃ ទំសិនេឃា តិដ្ឋនេត្តិ៍ សយត្តា ចតុហតួដ្ឋានេត សទិរបក្សាឃ អត្ថកានេរ ចិឆយតិ៍ យុលនេតា ក្តបក្សលកនេត្ថា ចាឃតិ, កាឃនេតា ចត្តកនេត្ថា, តស្សា ខ្លិត្តិ ឆតាត យត្តនេរ សុចណ្ហចណ្ហំ ទុកំ តិលកំ អនេហាសិ, នេតត ខាលសុទិឃស្ស ចិឃ បកា តិដ្ឋនេតិ៍ ខិដ្ឋខិដ្ឋា នេឃកុនេឃ្សត ក្តយុត្តា ចិឃ កាយយនេឆត ចិសញ្ញានេតា នេហាត្តិ, អនេហា កុសលាកុសលានំ អានុភានេចា៍ តឆា ហិ៍

៣៍

នេឃត សា នេកាឆសាយាតុ, ចណ្ឌាលី ត្ថតិ កាសិតា;

នេតត សា អាសិ ចណ្ឌាលី, នេឌកុដ្ឋា ហិតឌាតិកា៍

៤៍

សល្លនេក្ខត្វាត សយ្ចដ្ឋ, កុលំ ប្ញូនេឌសិ ឃំ តនា;

នេតត បុញ្ញាតុភានេចត, សា កិទ្វបិ យនេតារយា៍

៥៍

នេឃត នេឃត បកានេរត, បុញ្ញាបាបានិ នេឃា កនេរ;

តស្ស តស្សាតុទ្វនេបត, នេយានេរាច លកនេត ផលំ៍

៨។

បិវេបន ច តិរទ្ធារេន, ឌាយន្តិ ក្រុសេលន តេ;

ចណ្ណេបិក្ខូរតា ហោតិ, មោរានំ កម្ម បីឌិសន្តិ។

តតោ តស្សា មាតាបិតរោ សុចណ្ណតិលកាតិ នាម មកំសុ។ តស្មិំ កិរ នគរេ មនុស្សា តស្សា រូបឥស្សេតេន សចេលាតេន សម្បត្តាបិ ចណ្ឌាលធីតា អយន្តិ បរិកចករេយន អាចាមំ ន ករោន្តិ។ អថ តស្មិំ នគរេ ខេត្ត ចណ្ឌាលព្រាហ្មណស្ស បុត្តោ ឧតមត្តាយ តស្សា មាតាបិតុន្នំ សន្តិកំ ចត្តារោ ណាកន្ទមាលិកេយោ បេសេសិ សុចណ្ណតិលកំ អម្ហាកំ ទេន្តូតិ, តេ តំ បចត្តិ តស្សា អាតេរោចេសុំ។ សាស្ស ឌិក្រន្ធតិ បរិហារ មកាសិ។ តតោ ព្រាហ្មណស្ស បុត្តោ លទ្ធោតា រត្តោ សន្តិកំ កត្វា ចិរំ មុដ្ឋោត្វា ការយមានោ ឧចមាហ។

៩។

លលនា នភាតិ ចលោលិចនាតិ,

តរុណា រុណាតិ ចលិតាឆរាលិ;

មត្រុខោ ហិ យោ នេតត្តបិយំ ករោតិ,

ស តុ តិចខាតិ អបិ នោ ខហាតិ។

កិមិទន្តិ រត្តោ បុដ្ឋោ អាហ។

១០។

សមេតិ កិំ ខេច ឈយាឃ មត្តិកា,

ករាទិ ចាមីករខាតិកាឃ;

សិកាលេឆត្ អបិ ត៊ិចឌាតិកា,

សេយតិ កិំសឹហចេរេត ឥេចាតិ៍

ឧចន្ទ្បា បត ចត្វា ឥេច ព្ថយស្ថិ៍តករេ ស្ចណ្ហតិលកា តាយេកា ចណ្ឌាលឆឹតា អត្តិ, សា សយោតឌាតិកេហិ បេសិតបណ្ណាការេំ ត កណ្ហាតិ, ក្យលចត្តេឃេច បត្តេតិ, កងា តាយ កាកឹ ស្ចណ្ហហំសេត សយោកន្តិ ឥេចាតិ៍ រាឌា តំ ស្វត្វា តស្សា បិតរំ បក្កោសាបេត្វា តយត្វំ ចត្វា សង្ខំ ករណាតិ បុន្ថិ, សោបិ សង្ខំ ឥេច, សា ឌាតិសយ្យត្តយេច កាយេតឹតិ អាហ៍ រាឌា ឧចំ សតិ ករណេ បញ្ចាយឈុរតករេ ស្ដាំឡអត្រាហ្វ៊ណោ តាយ អត្តិ, សោ ឌាតិសយ្យត្តោ យាតិតោច បិតិតោច អត្យបក្កដ្ឋោ , ឌេក្ឋា បដិក្កលិ ឧតាតិ យាត្យកាយេត សង្គិំ ត សំចសតិ៍ អត្តតោ កេហតោ រាឌកេហំ កន្ទត្តោច អាកន្ទត្តោ ច សោឡអសលឹរោឥកឈដេហិ យក្កេ សិន្ទ្បារបេសិ៍ យាត្យកាយេ ឌិស្វា កាលកណ្ហិ យឃា ឌិដ្ឋាតិ លឹរោឥកេត យុលំ ឆោចតិ៍ តច ឆឹតា សក្កោត្តិ តេត សង្គិ សំចសត្យ, ឧតយត្វំ តច ឆឹតរំ កឆេហឹតិ អាហ, សោបិ តំ ស្វត្វា កេហំ កត្វា ឆឹតរំ បក្កោសិត្វា រណ្ណោ ចុត្តតិឃាយតចេ តស្សា កឆេសិ៍ តាឃ តំ ស្វត្វា សក្កោត្តិ អហំ ស្ដាំឡអត្រាហ្វ៊ណោត សង្គិ ចសិស្សាយិ, យា ត្យយញ្ចរិត្តេឆ, បបញ្ចាយ្យិ យា ករោឆ, បរិតោច កយិស្សាយឹតិ ចុត្តេ បិតា បតស្សា សាន្ធតិ សហស្សព្ពុក្កចិត្តកម្ពលកញ្ចារកោត ឆឹត្យ សរឹរំ បរិរុបរិបេត្វា ចិណាឌិត្យរិឃកណ្ឌាតិ កាហារបេត្វា ឆឹត្យឃា សង្គិ អដ្ឋាតយក្កុំ បដិបជ្ជិ៍ កន្ទត្តោ អត្តរាយក្កេ អញ្ញាតរស្មិ៍ តករេ រញ្ញោ កត្ត្ឋាំ ករោត្តោ ឆឹតរំ បិដ្ឋិបស្សេ តិសឹឌាបេត្វា កត្តញ្ញយកាសិ៍ អឆស្ស បិដ្ឋិបស្សតិសិត្តា ស្ចណ្ហតិលកា តឃតកោដិ យា ឌិដ្ឋិ បរិបេត្តិ សរេសេត តំ ឌូលិកេត្វា បរិរុតកញ្ចាកំ កិត្យិ អបតេត្វា សរឹរបុក្យំ បញ្ញារបេសិ, រាឌា បតស្សា សរឹរបុក្យំច ទ្ធបសយ្យំច ឌិស្វា កាយាត្យរោ ចិកតសញ្ញោ សមុឡហោ ហុត្វា យុហុត្តេត បដិលទ្ធស្សារសោ តស្សា សស្សាយិកាស្សាយិកកាចំ បុន្ឆិត្វា ចណ្ឌាលឆឹតាតិ ស្វត្វា បរិកចកឃេត តំ អារតេត្យ យសក្កោត្តោ ឧចទ្ធបំ ចណ្ហបេរិក្ក្លរសយ្យត្តំ ព្ថត្តិរេតត៌ អលកត្តស្ស យេ កោ អត្វោ ឌីចិតេតាតិ សោចត្តោ បរិឥេចត្តោ កាយបុន្ថិតោ កត្តញ្ញា កត្តញ្ញុំ អឌាតត្តោ អសិំ កហេត្វា អត្តតោ សឹសំ សឃយេច លិក្ខិត្វា កាល យកាសិ៍ ឧចយេច អត្តរាយក្កេ បញ្ចារាឌាតោ តស្សា ទ្ធបសយ្យត្តិយឥយេត្តា អសិតា លិក្ខឹសា ឌីចិតក្កូឃំ បរិបុហិស្ស៍ តឆា ហិ សត្តា ហិរញ្ញាស្ចណ្ហតាសិតាស បុត្តតារាឌឹស្ស [បុត្តតារាឌឹហិ ព្ថតិសព្ទត្ត] បិឃំ តិស្សាឃ កាយេត យុង្ហិតា អតឃញ្ចសតំ បរិបុណត្តិតិ៍ ចុត្តត្យាហំ កកចតា៍

១១៍

បិឃតោ ឌាឃតេ សោកោ,

បិឃតោ ឌាឃតេ កឃំ;

បិឃតោ ចិប្បយុត្តស្ស,

នត្ថិ សោកោ កុតោ ភយំ`

១២`

បេមតោ ជាយតេ សោកោ,

បេមតោ ជាយតេ ភយំ;

បេមតោ វិប្បមុត្តស្ស,

នត្ថិ សោកោ កុតោ ភយំ`

១៣`

រតិយា ជាយតេ សោកោ,

រតិយា ជាយតេ ភយំ;

រតិយា វិប្បមុត្តស្ស,

នត្ថិ សោកោ កុតោ ភយំ`

១៤`

កាមតោ ជាយតេ សោកោ,

កាមតោ ជាយតេ ភយំ;

កាយតោ ចិប្យយុត្តស្ស,

ភត្ឋិ ឃោកោ ក្យតោ កឃំ៉

១៣៉

តណ្យាឃ ឌាឃតោ ឃោកោ,

តណ្យាឃ ឌាឃតោ កឃំ;

តណ្យាឃ ចិប្យយុត្តស្ស,

ភត្ឋិ ឃោកោ ក្យតោ កឃំ៉

តតោ ឃោ អត្យក្កុយេត បច្ចាយឆ្ទេតកាទ៌ កត្តោ អត្តតោ អាកាតកាចំ ទេណ្ណា កចាទេបត្តោ តោត អត្យណ្ណាតោ កត្តោ ទាឌាត៌ អក្កុឃ៉ តគា វក្កាត្យអព្រាហ្វុតោណា ទេណ្ណា អចិក្ខទេ កព្វុលកក្កុបឹងេ តិឃិតេក្កា ហោតិ, កក្កុត្តព្រាហ្វុតោណាបិ ឌិត្យឃា ឃង្គិ កក្កុត្តាំ ក្យុរុយាតោ តិឃិឌិ៉ តឃិ្ទិលោណា បិត្យ បិដ្ឋិបឃេស្ស តិឃិតេក្កា ឃុចណ្ណាតិលកា វក្កាត្យអព្រាហ្វុតោណា កតយោតិ បុដ្ឋិត្តោ ឲតឃិ្ទិ កក្កុបឹងេ តិឃិតេក្កាំ ឲឃោតិ ឃុត្តោ តិលិយលលេលិចតេហិ តំ ឌ្វលេលិកត្តិ ឯឃតទំឃិតា ឃប្ចិតក្ខុឃុទេត្តាឆតេត យក្កុហឃិតំ កទោត្តឹ តំ ឌ្វលេលិកេត្តោ បាទ្យតកក្យាត៌ អបតេត្តោ ឃទីទេប្យត៌ ចិឃ្សុខ្ខឃឺ៉ តំ ឌិត្វា ព្រាហ្វុតោណា វក្កុខេត្តា ឃោកោត បទិឌឌ្ឍកេត្តា វណ្យាតោត បុទិតយុលតាឃោ អឃ្យុតា កិលិត្តតេត្តា ចិឃណ្ណឹ អហោឃិ៉ តតោ ឃោ យុហ្យុត្តត លង្គស្សាឃោ ទោកឹចិឃ ទេណ្ណា ឃកាឃា អបឃទេត្តា អត្តតោ កហំ កក្តោ ឃុហងេ បណ្ណាឃិត្តោ តោឃំ ឲចយាហ៉ កចតេត្តា៉

១៩៉

ឃោ អាបគេ ឃយុប្យតេក្ក,

វក្ខតិដ្ឋតិ ឃក្តិកោ;

ឃុលក្ខេក្ក ឃយោ ហោតិ,

ເສາ ຍິເຕ຺ຕາ ເສາຣ ຣາາຕເກາ`

໑ສິ`

ເຍາ ຖຸທ໌ ກາສເຕ ຍສ຺ສຸ, ອຖຸຫາຕ຺ຕາ ຄິຖຸຫຕິ;

ປຊີເສເຆຕ຺ຍ [ປຊີເສເຆຕິກຕ຺ຕາ ຕ຺ຕິສຕ຺ຕາ] ກຕ຺ຕາ, ເສາ ຍິເຕ຺ຕາ ເສາຣ ຣາາຕເກາ`

໑ປ໊`

ສຸຣຕ຺ຕິລກາຄາຍ, ລລຄາ ກາຍລິລຍາ;

ຄີລກ຺ກີຣສ຺ສກເສ຺ສຫິ, ຍິຍເສ຺ສນິ ຍເຄາ ຍຍ`

໑ຣ໊`

ຕສ຺ສາ ຍຸຍຸຍເຊ ສຕ຺ຕາ, ຍຍ ເຄຕ຺ຕຍສຸຕ຺ຕາຕາ,

ອປ຺ປຍິຄ ສເຣຕ຺ຕາຍໍ, ຕເຕ຺ຕຫາ ກິເຣຍຕ຺ຕິ ເຕ`

໑໐`

ສເຫຣ ເຕຫິ ເຍ ຊິຕ຺ຕ, ກຕໍ ຕ຺ລ຺ສຸສິສຸຕ຺ຕເຕາ;

ລຕ຺ຕາກນີຣປຣິຕ, ຊິຕິປິກາເຣຍກຕ`

໑໑`

ສມຸຍ຺ຍາມິ ປຍຸຍ຺ຍາມິ, ສຕ຺ຕາ ຍຸຍ຺ຍນ຺ຕິ ເມ ຊິສາ;

ຕສ຺ສ ເມ ສຣທໍ ເຫາຊ, ກເຣາຊ ມມ ສທ຺ທຫນ຺ຕິ໌

ຕໍ ສຸຕ຺ວາ ເຕ ອຸຊຍາຫໍສຸ໌

໑໑໌

ຍໍ ຕ຺ວຍາຊຣິຍ ປເຕ຺ວສິ, ຊນ຺ທາລີ ສາ ອສທ຺ທຍາ;

ກິກ຺ຂ ຍິຕ຺ຍເຫຖ ນິເຍາເກາ, ຊຕ຺ຖສ຺ສ ກຂາ ສິຍາ໌

໑໒໌

ອກມ຺ມກາມຖາ ຍາຕິ, ຖຣາຖໍ ຂ຺ວເຣຕາ ສິຣີ;

ກິຕ຺ຕິຊາຍຸ ຕາລິ ຕຸກ຺ຂິ, ອຍນິຊ ສ ກຊ຺ທີຕິ໌

ອຖ ເຕນິ ພ຺ຣາຫ຺ມເນາ ອາຫ໌

໑໓໌

ຖ ປຣິຈ຺ຈຊຕິ ເລີເກາຍໍ, ອເຍເມຍ຺ຍມລິຍຸຕ຺ຕຍໍ;

ຂີຣຕຖໍ ຍຸຊາລິ ຊ, ຂຸກ຺ກຸລີ ອປິ ກາຫິຍາຕິ໌

ອຸຊຕ຺ຖ ປຖ ຊຕ຺ວາ ຕສ຺ສາ ສສ຺ສາຍິກາສ຺ສາຍິກກາຊໍ ຕາຕ຺ວາ ອາເຖຊາຕິ ອາຫ, ເຕ ຕຊາ ອກິສຸ໌ ຕເຕາ ພ຺ຣາຫ຺ມເນາ ຕາຍ ເກທໍ ອາກຕກາລເຕາ ປທ຺ຊາຍ ຊຕ຺ຕາເຣາ ຍາເສ ຣເຕ຺ຕາ ຂ຺ວປທ຺ຊາຖໍ ເຖຊ ອກຍາສິ໌ ຕສ຺ສ ປຖ ພ຺ຣາຫ຺ມນສ຺ສ ສຕ຺ຕິເກ ປຕ຺ຕສຕຣາຊຄ຺ຍາຣາ ຖາຖາຊິຂາຖິ ສິປ຺ປາຖິ ຂ຺ວຄນ຺ຕິ໌ ເຕ ຕໍ ກາຣນໍ ຕາຕ຺ວາ ສຸຊນ຺ນຕິລກາຍ ຊິຊ຺ຊຍາຖາຍ ອຍ຺ຍາກໍ ສິປ຺ປຄຫນສ຺ສ ອຕ຺ຖຣາເຍາ ຖຊິສ຺ສຕິ, ເຍຖ

កេតធិ ស្ថបិយេត ឲ្យតំ យារេត្យុំ ចដ្ឋតីតិ, ឋិតេ្តត្វា តេ ហត្វា ធរិយំ បក្កេសិត្វា លង្ហា ឥត្វា ឲ្យធយាហ៊ំសុ, ហត្ថិ សុរាឃ យត្តិ កត្វា

សុចណ្ហតិលកំ យារេហឹតិ៍ តតោ តេ សេត្តា រាឌក្កោ សត្ថិបតិត្វា ត្វតំ បិហេសុំ, អាធរិយំ ឥដ្ឋកាយយ្យាតិ៍ តតោ ច្រោហូលោត អាកត្ត្វា

តិសិត្តេត បដិសត្វារំ កត្វា អាធរិយ អាធរិយាតិ៍ បស្សិត្យកាយយ្យាតិ អាហ៊ំសុ៍ អឆ សោ សុចណ្ហតិលកំ កហេត្វា អាកឆ្នាតិ យត្តស្ស

បេសេសិ៍ តេ តឆា កាទិំសុ, អឆ តស្សា ចិចិយដ្ឋិ្សយ្យត្តកាលេ ហត្ថិ ចិស្សដ្ឋារបេសុំ៍ សោ សោល្ហាឃ ក្វយិយំ បហរត្តា

[បហរត្តាស្ថបឆាចិត្វា ត្ថតិកត្វធិ] កឆ្នត្តា ស្ថបឆាចិត្វា សោរល្ហត តំ ស្ថក្កិបិត្វា កម្ពុ តិសិនារេបសិ៍ តតោ រាឌារតា តឆា តំ យារារបត្យ

យសក្កោត្តា បុត ឌិធេស យត្តស្ស បយោរឌត្វា រត្តិយំ យារារបសុំ៍ ច្រោហូលោបិ ឲ្យធរ្សុំ ត្ថត្តិ អលសិត្វា ឌីធតតោ យតយេធ

[យតំយេសយេ្យា ត្ថតិកត្វធិ] សេយ្យោតិ សោធត្តា បរិឌេធត្តា រាឌក្កោ ឌារ្យធិតកំ ការារបត្វា អក្កិបធិសិត្វា យតោតិ៍ ឲ្យចំ

យាត្យកាយធសក្កតា យហត្តិ អតឃញ្សតញ្ញ យរហញ្ញ បិបុលត្ថិតិ៍ ត្វត្តត្យោតំ កកធតា៍

១៥៍

យាឃារធរា [យាឃារធរា ត្ថតិកត្វធិ] យទិ៍ធិច,

សោរកោ រោរកោ ត្វបឌ្ឋធា;

ពរាធ ឌាត្តតា ធសា,

យត្វបិសោ កហោសយោ;

តាសុ យោ ចិស្សស បេសោ,

សោ តស្សុ តរាឌរយាតិ៍

១៩៍

អយោតិសោ សា បុរិយាឃ ឌាតិយា,

បុត្តា ការិត្វា អលតិឌិសំ កតិ;

ᨳᩦᨶᨾ᩠ᨾᨿᩩᨲ᩠ᨲ [ᨳᩥᨲᩥᨶᨾ᩠ᨾᨿᩩᨲ᩠ᨲ ᨯ᩠ᨷᨲᩥᨠᨲ᩠ᨳᩅᩥ] ᨠ᩠ᨿᩈᩃ ᨠᩁᩮᩣᨲ᩠ᨲᩣ,

ᨽᩥᨠ᩠ᨡᩣᩉᩣᩁᩮᨷᩅᩣᩁᩥᨿ᩠ᨿ ᨠᩁᩮᩣᨳᩣᨲᩥ᪨

ᩈᩩᩅᨱ᩠ᨱᨲᩥᩃᨠᩣᨿ ᩅᨲ᩠ᨳᩩ ᨴᩩᨲᩥᨿᩴ᪨

᪑᪑᪨ ᨠᨷᩃᩣᨿ ᩅᨲ᩠ᨳᩩᨾ᩠ᩉᩥ ᩋᨿᨾᩣᨲ᩠ᨿᩩᨷ᩠ᨲᩥᨠᨳᩣ

ᨽᩣᩅᨲᩥ ᨷᩁᩥᨽᩥᨲ᩠ᨲᩮᨲ ᨯ᩠ᨿᨳᩦᩮᨷ ᨲᨲ᩠ᨳ ᨲᨲ᩠ᨳ ᨠᩥᨠ᩠ᨡᨠᩥᨠ᩠ᨡᩉᩥᨿᩮᩣ ᨧ ᨡ᩠ᨷᩥᨶᩮᨠᩣᨷᩥᨶᨠᩣᨿᩮᩣ ᨧ ᨯᨿᨾᩉᩣᨲᩮᩣᨳᩥ ᨧᨲ᩠ᨳᩥᩔᩣᨿᩦᨲᩥ ᨿᩮᨠ᩠ᩈᨿᩮ᩠ᨿᨲ ᨠᨲ᩠ᩅᩣ ᨧᨲ᩠ᨳᩥ᪨ ᩋᨳᩣ ᨷᩁᨽᩣᩁᩮᨠ ᨻᩉ᩠ᩅ ᨠᩥᨠ᩠ᨡ ᨶᨠ᩠ᨡᩩ ᨾᩉᩣᨲᩮᩣᨳᩥ ᨧᨲ᩠ᨳᨲ᩠ᨲᩣᨿ ᨠᨬ᩠ᨬᩣ ᩋᨬ᩠ᨬᩣᨲᩁᩔᩥ ᨠᩣᨾᩮᨠ ᨠᩥᨠ᩠ᨡᩣᨿ ᩅᩁᩥᨲ᩠ᩅᩣ ᩋᩣᩈᨲᩈᩣᩃ ᨠᨲ᩠ᩅᩣ ᨠᨲᨽᨲ᩠ᨲᨠᩥᨧ᩠ᨧᩣ ᨳᩮᩣᨠᩴ ᩅᩥᩔᨾᩥᨲ᩠ᩅᩣ, ᨲᨴᩣ ᨲᨲ᩠ᨳ ᩑᨠᩣ ᨠᨷᩃᩣ ᨴ᩠ᩅᩣᩁᨲᩥᨲ᩠ᨳᩮ ᨲᨳᩣ ᨲᩥᩈᩥᨠ᩠ᨡᨠᩥᨠ᩠ᨡᩩ ᨴᩥᩈ᩠ᩅᩣ ᨷᩈᨶ᩠ᨶᨾᩥᨲ᩠ᨲᩣ ᨷᨬ᩠ᨧᨷᨲᩥᨭ᩠ᨮᩥᨲᩮᨶ ᩅᨶ᩠ᨴᩥᨲ᩠ᩅᩣ ᩑᨠᨾᨶ᩠ᨲᩮ ᨮᩥᨲᩣ ᩋᨿ᩠ᨿᩣ ᨠᩩᩉᩥᩴ ᨠᨧ᩠ᨨᨳᩣᨲᩥ ᨷᩩᨧ᩠ᨨᩥ᪨ ᨠᩥᨠ᩠ᨡᩩ ᨲᩴ ᩈᩩᨲ᩠ᩅᩣ ᨯᨿᨾᩉᩣᨲᩮᩣᨳᩥᩔ ᩋᩣᩁᩩᨠᩣᩅᨲ᩠ᨲᩴ ᨲᩴ ᨧᨲ᩠ᨳᨲ᩠ᨲᩣᨿ ᩋᨲ᩠ᨲᩣᨶᩴ ᨠᨾᨶᨲ᩠ᨲᩴ ᨠᨳᩮᨲ᩠ᩅᩣ ᩑᩅᨾᩣᩉᩴᩈᩩ᪨

᪑᪨

ᨿᨲ᩠ᩅᩣᩈᩦᨲᩮᩣ ᨡᩥᨲᩮᩣ ᨴᩮᩈᩥ, ᨶᩮᨶᨲᩴ ᨾᨠᩣᩁᨴ᩠ᨵᩴ;

ᩉᨲ᩠ᩅᩣ ᨠᩥᩃᩮᩈᩈᩮᨶᨬ᩠ᨬ, ᨻᩩᨴ᩠ᨵᩮᩣ ᩋᩣᩈᩥ ᨲᩥᩁᩩᨲ᩠ᨲᩁᩮᩣ᪨

᪒᪨

ᨿᩴ ᨷᩪᨩᩮᩈᩥ ᨾᩉᩣᩅᩦᩁᩮᩣ, ᨩᩮᨲᩣ ᨷᨠ ᨾᩮᨠᩣᨷᨿᩴ;

ᩈᨲ᩠ᨲᩁᨲ᩠ᨲᩥᨳᩥᩅᩴ ᨲᩮᨲ᩠ᨲ, ᨲᩦᩃᨲᩦᩁᨴᩮᩈᩥᨲᩣ᪨

᪓᪨

ᩈᩩᩁᩣᩈᩩᩁᨲᩁᩣᨴᩦᨲᩴ, ᨲᩮᨲ᩠ᨲᩣᩃᩥ ᨷᩥᨬ᩠ᨬᨲ᩠ᨲᨷᩥᨲᨲᩣ;

ເຍນກາກາຣປເຕ຺ຕຫິ, ສິຕ຺ຖິຍິຍ ກາຕິ ເຍາ໌

໓໌

ສຸຣປາເຣເປາຈ ສຕ຺ຕາກົ, ຝົ ຕິຊ຺ຊຕິ ຍຫີຕເລ;

ພຸຫ ເລາເກ ປຣເຕ຺ຕ ຈ, ຣຣເຕ຺ຕາ ພຸທ຺ທິຕິທ຺ທິຕໍ໌

໔໌

ຍສ຺ສ ປຸຣາຓປຏ຺ຏຍິ, ປຕິຕໍ ເຍາ ຄເຣາ ພຸຄ;

ປຸເຊຕິ ຕສ຺ສ ເສາ ເຣຕິ, ກຈເກາກັ ຍຫີຣຸເຫາ໌

໕໌

ກຊ຺ຊຍາເລຫິ ສລິເລຫິ, ຍຍຸປິສຕິ ສຣາ ຄເຣາ;

ອຊ຺ຏາຕ຺ຕາ ພາຫິຊ຺ຊາ ຈ, ຣຸທິຕໍ ເສາ ຄິຫຏ຺ຏາຕິ໌

໖໌

ເຍາ ເຣຕິ ພຸຫເລາກຕົ,

ເຍາ ເຣຕິ ປາຣເລາກິກໍ,

ສຍຸຣໍ ຊຍເລາຊີຕໍ,

ເກາຕິ ກຊ຺ຊາຍ ຈຕ຺ຕິຕໍ໌

តំ សុត្វា ឧក្កា សោមនស្សជាតា កិញ្ចិ ឧចយាហ៎ អហំ ភន្តេ បរកុលេ ភតិយា កម្មំ ករោន្តី ទុក្ខេន កសិរេន ជីវិកំ កប្បេមិ៎ ស្វាតនាយ

មេ តណ្ឌុលនាឡិម្បិ [តណ្ឌុលនាឡិ ម្បិតិសត្ថុ] នត្ថិ, បចេន អញ្ញំ ឆន្ទំ, ឥទំ ចិនា អញ្ញំ សាដកម្បិ នត្ថិ, កុតោ បុនេ អកតបុញ្ញត្តា, តស្មា

ឥទំ ភន្តេ សាដកំ មយានុក្កហាយ ទេវានិមិន្តំ ពន្ធនាតិ យាចិត្វា សាដកំ ខោចិត្វា ទេវសំ អទាសិ៎ កិញ្ចិបិ តស្សានុក្កហាយ តំ គហេត្វា

អកមិំសុ៎ សា សាដកំ ទត្វា បីតិបាមោជ្ជជាតសា គេហំ គន្ត្វា តទហេច ទត្តិយា មជ្ឈិមយាមេ សត្តកចារេតន ឧបហតា កាលំ កត្វា ទេវសំ

កិញ្ចនំ ករមុនេក្ក ខុកស្មិំ វរមាតេយ ចតសហល្ឆ ក្រុមុទេចតា ហុត្វា តិដ្ឋតិ, អធស្សា បុញ្ញានុភាវេន ឋិតេយាឌតិនេក ឆានេត ចិដ្ឋកប្បរុក្ខា

បាតុរហំសុ, តត្ថ តត្ថ នានាចិរាគនិបតាកា ឧលម្ពន្តិ៎ ទេចបុត្តា ច ទេចធីតរោ ច សង្ខាករលាចិត្វសិតា តទេច ឆបតាកាទេយា

គហេត្វា កិញ្ចអត្ថិ៎ តច្ចកិតាឌិនេកកាតិ អច្ឆរិយានិ បយោជេន្តិ៎ អថ ទុតិយឌិចសេ ទេវបិ កិញ្ចិ ទេវនិមល្ឆលំ កច្ឆត្វា សាយណ្ហេ ឆាតំ

បត្វា អជ្ជ ឥមស្មិំ ចតសហល្ឆ ចសិត្វា គមិស្សាមាតិ តត្ថ ចាសំ ឧបគមិំសុ, តទោ ទេ ទត្តិការេក នានាចណ្ណនិទេ ច ទេចតាហិ

បយោឌិយមានា កីតចាឌិតាទេយា ច ឋិតេយាឌតិន្ទាទេក កប្បរុក្ខានិ ច ឥទំ សត្ថុ ទេចិស្សរិយំ តស្សានុភាវេន តិដ្ឋត្តកាចំ ជិត្វា

ចិមិញាមាតសា ទេចធីតរំ អាមទ្តេត្វា តំ ទេវត កមេមូត ឥទំ តិដ្ឋន្តាតិ បុច្ឆិំសុ៎ សា កិញ្ចិ ចត្តិត្វា អញ្ជលិំ បគ្គយ្ហិត្វា ភន្តេ មំ ត សញ្ជានិត្ថាតិ

អាហ៎ កិញ្ចិហិ ត មយំ សញ្ជានាម ភកិនីតិ វុត្តេ សា អត្តនោ សកាចំ កមេន្តី ឧចយាហ៎

ប៉៎

ហិរេញ្ញា អាវតនាលិយ, តិសិជិត្វ សមាកតា;

ញមញ្ញំ សត្តិកំ កមុ, យា ចរាកិកិចាទយិ៎

ដ៎

យា ទេវានិ ប្បុនគត្វាយ, ចត្តុកំ បជិបាទយិ;

សាហំ ហិរេញ្ញា ភុតា អាសិំ, ទត្តិយំ ញ្ញានិបឹញត្តតា៎

១០៎

នានាសម្បត្តិសំយុត្តា, នានាភូសនភូសិតា;

ចិយាភេ ទតភា កិណ្ណេ, ឌាតាហំ ឲត្ត កាភភេ។

១១។

ហឹឃ្យោ បឃ្សិត្ត ទេ គត្តំ, ទទេឌាឌេល្លហិ ឃំក្យល់;

អជ្ជ បឃ្សឆ ទេ គត្តំ, ចណ្ណចត្តំ បកឃ្សទំ។

១២។

ហឹឃ្យោ បឃ្សិត្ត ទេ កទេត្ត, តិចត្តំ យលិតប្ពទំ;

អជ្ជ បឃ្សឆ ទេ កទេត្ត, ឌិប្ពាយប្ពទយុត្តាយំ។

១៣។

ចិកិណ្ណថលិតេក្កហិ , ទេកេឃហិ ចិទលិ ក្យល់;

ក្លាកាក្វឆបឌិក្កល់, ហឹឃ្យោ អាឃិឃិទំ យយ។

១៤។

អជ្ជ ហំ បទិចត្តិត្វា, យយ ប្ញាត្យកាចេតា;

ឃ្យតឹលយុត្យឆយិល្លំ, ក្យឃ្យយា កទលាក្វឃិហំ។

១៥។

បុទា ទេ ឃកឃឹទេឃត, ចហិហំ ឌាទ្វ ឌកាឌិកំ;

បុញ្ញេតាហំ អជ្ជ យាលិ, ភាទំ ឃឹងេ ឃប្ពុេហ៍

១៩៍

ឆឌព្វាយ យឃា ហឹេឃ្យា, បឌិត្ត្ក ឆ្ទលឃាងក៉;

អជ្ជ តិដ្ឋាត្តិ េយ េភាេត្តា, យហត្តិ ឌិដ្ឋាឃយ្យេង៍

១សិ៍

ឌាភយាេភភ ពត្តដ្ឋាំ, ឌាភាឌឹឃុ យហប្យល់;

េឌចេលិេព យត្យេឃ្សឃុ, ឃុលឌំ ឌាភ យុត្តយត្តិ៍

ពំ ឃុត្វា ឃេដ្ឋា កិក្ល អឆ្ឋទិឃក្ខុពចិត្តា អេហឃុំ៍ ឃា េឌចពា ពឃ្យា េទត្តិឃា អច្ចេឃត កិក្ល តិយេត្តត្វា ឌិេដ្ឋាហិ លជ្ជេភាេជ្ជហិ ឃហត្វា ឃត្តេប្យត្វា េពហិ ឃឌ្ឋិ អាពឆ្ឋត្តិ អត្តទាយេក្ក ឌាត់ ឌឌយាភា យហាេពាឌិ៍ ពត្តា ឃេដ្ឋាហិ ឆឌបពាពា ឌឹហិ ច ភាភាចិឆចណ្ណពត្តឃយ្យត្តបុេប្យហិ ច ឌឹបឆ្នេបហិ ច េពាឌិ៍ បុេឌត្វា កិក្លត់ ឌឹចេទត្វាយ ឌិដ្ឋាចត្វាតិ ឌត្វា អាពយ្ទ ពឃ្ញិេយច ចតឃេណ្ណ ចឃត្តិ ភាភាចិឆាតិ បុញ្ញាតិ ពត្វា ពាចពិឃកចេភ តិដ្ឋាត្តិ៍ កិក្លបិ ពំ អឆ្ឋទិឃំ ពត្វ ពត្វ បពាេឃត្តា ពាហ្វេឌភ បុញ្ញាពេយ្ទ តិេឃាេឌឃុំពិ៍

១ប័៍

៩ចំ ចិឆាបិ ពបណា ឌិភឃាឃតយិ្យា

ពត្វា បឃាឆ យឆ ឆ្ទលព្យេចលេពាភ;

បុ្វេឌត្វ ឌិដ្ឋាចិកចំ អលគិពិ ពាត្វា,

បុ្វឌាបទា កចឆ ចត្ញុឃុ ពឹឃុ ឃយុ្វាពិ៍

កបណាយ វត្ថុ តតិយំ។

២៣។ ពុទ្ធទត្តត្ថេរស្ស វត្ថុម្ហិ អយមានុបុព្វីកថា

អម្ហាកំ ភគវតោ បរិនិព្ពានតោ ទ្វិសតកេ ជម្ពុទីបេ កិរ បាដលិបុត្តំ នាម នគរំ អហោសិ។ តត្ថ ធម្មាសោកោ នាម មហិទ្ធិកោ មហានុភាវោ អាណាចក្កវត្តី រាជា រជ្ជំ ការេតិ។ ឧទ្ធំ អាកាសតោ ហេដ្ឋា បឋវិយា យោជនប្បមាណេ សកលជម្ពុទីបេ តស្ស អាណា បវត្តតិ, តទា សកលជម្ពុទីបវាសិនោ ច ចតុរាសីតិ នគរសហស្ស រាជានោ ច អត្តនោ អត្តនោ ពលវាហនេ គហេត្វា អាគម្ម ធម្មាសោកមហារញ្ញោ ឧបដ្ឋានំ ករោន្តិ។ តស្មិំ សមយេ ទេវបុត្តនគរេ ទេវបុត្តោ នាម មហារាជា អត្តនោ ពលវាហនំ គហេត្វា រញ្ញោ ឧបដ្ឋានំ អគមាសិ។ ធម្មាសោកោ ទេវបុត្តមហារាជានំ ទិស្វា មធុរបដិសន្ថារំ កត្វា តុម្ហាកំ រដ្ឋេ ពហុស្សុតា អាគតាគមា មហាគុណវន្តា អយ្យា អត្ថីតិ បុច្ឆិ។ តំ សុត្វា ទេវបុត្តរាជា អត្ថិ ទេវ តស្មិំ នគរេ សីហគុម្ពកំ នាម មហាវិហារំ។ តត្ថ អនេកសហស្សភិក្ខូ វិហរន្តិ សីលវន្តា អប្បិច្ឆា សន្តុដ្ឋា វិវេកកាមិនោ។ តេសុ សាដ្ឋកថាតិបិដកធរោ ពុទ្ធទត្តត្ថេរោ នាម តេសំ បាមោក្ខោ អហោសិ។ សោ អនេកបរិយាយេន សនរាមរាជានំ ភិក្ខូនំ ធម្មំ វណ្ណេតិ។ គុណវា អត្តនោ គុណំ និស្សាយ លោកេ បាកដោតិ។ តំ សុត្វា រាជា ឧដ្ឋាយាសនា ថេរំ បស្សិតុកាមោ ហុត្វា សយមេវ គន្ត្វា ថេរំ វន្ទិត្វា ពុធា ទេហីតិ អាហ។ តំ សុត្វា ទេវបុត្តរាជា អត្តនោ ហត្ថស្សពលវាហនាទិមហា សេនង្គបរិវុតោ ពុទ្ធទត្តត្ថេរស្ស សន្តិកំ គន្ត្វា វន្ទិត្វា អយ្យ អយ្យ ធម្មាសោកមហារាជា ទដ្ឋុកាមោតិ អាហ។ ថេរេន សាធូតិ សម្បដិច្ឆិតេ រាជា ថេរេន សម្បដិច្ឆិតភាវំ ធម្មាសោកមហារាជិនោ បេសេសិ។ តទា ធម្មាសោកមហារាជា សោមនស្សប្បត្តោ អត្តនោ អាណាបវត្តិដ្ឋានេ រាជូនំ សាសនំ បេសេសិ។ សព្វេវ ថេរាគមនមគ្គំ អលង្ករោន្តូតិ។ អថ តេ រាជានោ តុដ្ឋបហដ្ឋា អត្តនោ អត្តនោ នគរេ ភេរិំ ចរាបេត្វា ទេវបុត្តនគរតោ យាវ បាដលិបុត្តនគរំ ឯត្ថន្តរេ បញ្ចបណ្ណាសយោជនិកំ មគ្គំ វិសមំ សមំ ករោន្តា ទេវតានំ ទិព្វវិមានមិវ អលង្ករិត្វា ធម្មាសោកមហានរិន្ទស្ស ឯវំ សាសនំ បេសេសុំ។ កថេន្តេន។

១។

ពុទ្ធទត្តមហាថេរ, សាមិនោ គមនាយ នោ;

មគ្គំ អលង្ករោន្តូតិ, មហារាជេន បេសិតំ។

២។

តទា តេ អបនេត្វាន, បាសាណកណ្ដកាទិកំ;

ຂິສຍ໌ ສຍ໌ ກຣີຕ຺ວາກ, ສຍຸຊ຺ຊີຕ຺ວາກ ສາຄ຺ຣິˋ

໒ˋ

ເສາຕຍຸຕ຺ຕາ ສຍາກາສາ, ຊ຺ກີຣີຕ຺ວາກ ຈາລຸກາ;

ຖຸສ຺ສາປິຕາ ຕຕ຺ຖ ຕຕ຺ຖ, ຖຸສ຺ສເຕາຣພາປຕ຺ຕິເຍາˋ

໓ˋ

ກລເສາຕເທຍຣຸກ຺ຂີ, ກາກາເຕາຣພາປຕ຺ຕິເຍາ;

ຕຖາ ບຸປ຺ຜຍຍາ ເກກ, ເຕາຣຫ຺ປຣີເຕາຣພາˋ

໔ˋ

ເຕສຸ ເຕສຸຈ ຜາເກສຸ, ສຊ຺ຊຕາ ກຸສຸຍລ຺ລິກາ;

ຕເຊຈ ກຄ຺ຄເຕເລທິ, ຊີປີຕາ ຊີປປຕ຺ຕິເຍາˋ

໕ˋ

ປຖຸຍຸປຸປລສຄ຺ຄີຣ, ບຸປຸປປລ຺ລຈ ລຄ຺ຄຕາ;

ຜປີຕາ ຌຍຍາລີເຍາ, ບຸຌ຺ຌາ ເສາກຄ຺ຄຈາຣີທີˋ

໖ˋ

ភិលបឹតា ជិរប្កិត្អ, បតាកាហិ ឆេឌហិ ច;

យក្កស្ស ក្ខរេតា បរេស្ស, ចតយាសិ របាក្យល៍

ប៍

រេកតរេចា ក្កេតា តត្ច, យត្កយត្ករយឹរណា;

អច្យឃត្តាច រេរាកត្តិ, ព្រេហ្វារកស្វាគេឃា៍

ដ៍

ភាកឆយ្យបុត្អាក, រេកតកឹចក្យលិឌិហិ;

បក្ស្យុប្យលិ ជិឌលរេឌហិ, យាលតឹ ក្យស្វយា ជិហិ៍

១០៍

យាលិជារេយហិ រេភរេកហិ, យក្កយាសិ ចិចិត្តក៉;

បត្ចទិត្ចា បិឆបរេដ, សិត្តរយ្ចត្តក្វយិឃំ៍

១១៍

លិឌាឌិបញ្ចាបុបឡាភិ, ចិកិទិំ ស្វ យរេភារេយំ;

អលក្កទិត្ចា ហត្តស្សា, ក្យស្វយា ករណាជិហិ៍

១២៍

យក្កាលង្ករហត្ថាយ, ឧបិតាស៊ុំ តតោ តតោ;

តេសុ តេសុ ច ឋានេសុ, កេរិយល្លុលយញ្ញា។

១៦។

ភង្គត្តិ ចាតុរា ភាវី, រសកាចតិរត្តរា;

កិសចិ សាឌិបក្កឃ្យា ចេឌ្ឍត្តាភេកតត្តិយោ។

១៧។

កាយត្ថិ យស្សុំ កឹតំ, កាយត្តត្ថ លយាត្ថិតំ;

យេក្កាសោ សាស្ទាទេហិ, កេរិតត្ថិភេហិ ច។

១៨។

កឹតំ កោណ្ឌាភាទេហិ, ហយាតំ ទេហសិទេតហិ ច;

ភេកចិដក្កសឈ្ឈិហិ, សោ កឹហិ សយាត្បេលឹ។

១៩។

យក្ខស្ស ក្ករតោ បស្ស, ទេចកញ្ញាបយា សុកា;

យាលិកាលិរេប បក្កឃ្យា ពិដ្ធត្តិ ពុដ្ធយាភសា។

᪁᪇᪨

ᨲᨴᩣ ᨸᩩᨱ᩠ᨱᨥᨭᩮ ᨣᨿ᩠ᩉ ᨸᨴᩩᨾᩩᨸ᩠ᨸᩃᩈᩴᨠᩩᩃᩮ,

ᩋᨭ᩠ᨮᨾᨦ᩠ᨣᩃᨾᩩᨣ᩠ᨣᨿ᩠ᩉ ᨲᩥᨭ᩠ᨮᨶ᩠ᨲᩥ ᨸᨾᨴᩣ ᨲᩉᩥᩴ᪨

᪁᪈᪨

ᩈᩦᨲᩃᩩᨴᨠᩈᨾ᩠ᨸᩩᨱ᩠ᨱ, ᨸᨸᩥᩉᩥ ᩈᨾᩃᨦ᩠ᨠᨲᩣ;

ᩈᩥᨽᩣᨽᨲ᩠ᩅᩴ ᨧᨲᩣ ᩋᩣᩈᩩᩴ, ᨸᩮᩥᨠ᩠ᨡᩁᩮᨬ᩠ᨬᩣ ᨲᩉᩥᩴᨲᩉᩥᩴ᪨

᪁᪉᪨

ᨲᩉᩥᩴᨲᩉᩥᩴᨠᨲᩣ ᩋᩣᩈᩩᩴ, ᨴᩣᨽᩈᩣᩃᩦ ᨾᩮᨽᩣᩁᨾᩣ;

ᨽᩥᨫᩥᨲᩣᩈᩩᨾᩮᨽᨠᩣᨽᩥ, ᨴᩣᨽᩣᨸᨠᩁᨱᩣ ᨲᩉᩥᩴ᪨

᪂᪀᪨

ᨠᩩᨧᩥ ᨽᩮᨠᨧᩥᨬ᩠ᨬᩣ ᨸᩪᨩᩣ, ᩋᨾᩮᨿ᩠ᨿᩣ ᨸᨭᩥᨸᩣᨴᩥᨲᩣ;

ᨴᩮᨸᨲ᩠ᩅᩣᨽ ᨾᩉᩣᨣᨦ᩠ᨣᩴ, ᨲᩴ ᨩᩣᨽᩣᨲᩩ ᨾᩉᩦᨸᨲᩦᨲᩥ᪨

ᨲᩴ ᩈᩩᨲ᩠ᩅᩣ ᩋᩈᩮᩣᨠᨾᩉᩣᩁᩣᨩᩣ ᨣᨦ᩠ᨣᩴ ᩋᩃᨦ᩠ᨠᩁᩮᩣᨳᩣᨲᩥ ᩈᩮᩣᩅᨬ᩠ᨬᩋᩈᨾᨿᩮᨠ᩠ᨠ ᨸᩮᩈᩮᩈᩥ, ᨲᩮ ᩈᨸᩁᩥᩅᩣᩁᩣ ᨲᨲ᩠ᨳ ᨣᨶ᩠ᨲ᩠ᩅᩣ ᩋᨲ᩠ᨲᨽᩣ ᩋᩣᨶᩩᨽᩣᩅᩮᨶ ᨣᨦ᩠ᨣᩣᨿ ᩋᩮᨲ᩠ᨳᩣ ᨲᩥᨠᩣᨧᩩᨲᨭ᩠ᨮᩣᨶᩮ ᨩᩩᨲ᩠ᨲᩃᨸᩥᩈᩣᩁᩮᨱ ᨴᩮᨸᩈᩩᩴ᪨ ᨴᩮᨸᨲ᩠ᩅᩣ ᨨᨾᩩᨠ ᨩ᩠ᨿᩣᨠᩮᨸᨲ᩠ᩅᩣ ᨲᩩᩃᩥᩈᩴᨥᩣᨲᩮ ᨴᨲ᩠ᩅᩣ ᩉᩥᨾᨧᨲ᩠ᨲᩮᨲᩣ ᩁᨲ᩠ᨲᨧᨶ᩠ᨴᨶᩈᩣᩁᩮ ᩋᩣᩉᩁᩥᨲ᩠ᩅᩣ ᨸᨽᩮᩁ ᩈᨲ᩠ᨳᩁᩥᨲ᩠ᩅᩣ ᩋᨶᩮᨠᩮᩉᩥ ᨸᩪᨩᩣᨧᩥᨬ᩠ᨬᩣᨽᩮᩉᩥ ᩋᩃᨦ᩠ᨠᩁᩥᨲ᩠ᩅᩣ ᩁᨬ᩠ᨬᩮᩣ ᨠᩩᨧᩥ ᩈᩣᩈᨲᩥ ᨴᩮᨸᩈᩩᩴ᪨ ᨠᨧᨲ᩠ᨳᩮᨲ᩠ᨳ᪨

᪂᪁᪨

ឃយត្វាឃ យឃំ ឃេដ្ឋា, យហារារេដត បេឃិតា;

អយេត្តាំ ឌាតិ ពំ ឃដ្ឋាំ, ពពយេច ឃុណោឆ ពំៈ

១១ៈ

កាចុពត្តឃកឬ្កុំ, កក្កុំ ឃោដេតចិត្វពំ;

ឆប្កុ បតិដ្ឋេបត្វាត, អតក្លិ្ឈទត្តចត្ហពំៈ

១២ៈ

ហិយចត្តុតា ហទិត្វាត, សំពុំ ពត្វ ឃុយាបិពំ;

តោរណា ច ដ្កោកា បឃ្យ, ទតោតហិ ឃុតិឬ្វតាៈ

១៣ៈ

បុណ្ណាកុយកួ្ឌា ចេច, បឌីបិចលិឃោ ពឆា;

ដ្កោកា បឃ្យុឃុ ទពតាតិ, យាបេត្វាលដ្ឋតាតិចៈ

១៤ៈ

ឃុចណ្ណាយណិយុត្តាឌិ, ឌាយេហិ ឃយលក្កតា;

ចាលុកត្វាឃ ឌ្កពិណ្ណា, ឆោតយុត្តា បកឃ្យទាៈ

១៩៍

តេសុ តេសុ ច ឋានេសុ, ឋបិតាសុំ យថាវិធិ;

នានារាគវិតានេហិ, សោភិតា សេតុតោ បរិ៍

១៧៍

ឆត្តយុត្តាសុំ តវេត្ថុច, និដ្ឋានិក្យសុវណ្ណយា;

និដ្ឋិតំ ញាណ កាតព្ព, យុត្តំ បុជាចិនិតំ តោ;

តេវេចាតំ បដិជានាតុ, ញាតិ ចត្វារ វេបរិយុតិ៍

តស្មិំ សុត្វា អវេសានកា មហារាជា តុវេមគ្គ វេចរំ ញាណានេចាតិ តេសំវេយេច សានសំ បដិវេបវេសសិ, វេត សាធុតិ ញាតព្វត្តទេតុវស្ស សត្តិកំ កត្វា ចត្តិត្វា កវេត្ត បរិជលិបុត្តតកាវស្ស កយតាយ ការវេលិតិ អាហំសុ, តវេតា វេឆវេទា សង្ឃសហស្សយវេត្តហិ កិច្ចសវេឈ្ហិ បរិចុវេតា បញ្ចាបណ្ណាសវេយាជតយក្កំ បដិបត្តិ៍ អឆាបទំ វេចបុត្តតកាវចាសិវេតា អវេតកចិនយាលិកត្តចានទ្ធណ្ណន្ទជបតាកានីហិ អវេតវេកហិ តាលិចចវេទហិ តច្ចកិតចានិវេតហិ បុវេជត្វា អកមំសុ៍ អថ វេឆវេទា មហវេត្តត បុជាចិនាវេតត ជម្ពុទីបចាសីហិ បុជិយមានវេតា អត្តក្កវេមត ចត្តភាកាយ កក្កាយ វេសតុំ បត្វា តត្វ មហត្តំ បុជាចិនាតំ ធូវេលិវេកវេត្តា ឧចំ ចិវេត្តសិ, ឧចំ ក្ខញអាទំ បុជាចិនាតំ ញាណាតិ ជម្ពុទីវេប តាវេញ្ញស្ស វេហាតិ, មហាវេមវេចតំ កតំ៍ អហវេមវេចត្ត ក្ខត្តវេមា អប្បដិវេមាតិ ឧចំ វេសឃ្យស្ស វេសឃ្យាហមសុំតិ មាតំ ក្ខប្បានេត្វា អដ្ឋានិ៍ តស្មិំ ឈវេល ឧវេកា ធិណាសចវេត្វវេទា តំ មាវេតតុបត្តន្ទវេចតសា ធិតំ និដ្ឋចក្កតា និស្វា ក្ខបសជ្ជមិត្វា ចត្តិត្វា វេឆវេស្ស ឆចវេនត្វា ឧចមាហ៍ តស្វា៍

១ប៊៍

មា មាតស្ស ចសី វេហាច, មាវេតា កវេត្ត ចសំកតំ [មាតំកវេត្តចសីកតំ ញាតិសដ្ឋតូ];

អតត្វវេធា សធា វេហាតិ, បរិវេតត្វាត កចា ចវេជ៍

១ដ៊៍

យានេភា បលិលិតោ សេត្តា, តណ្ហាបដិឈសក្កេតា;

យក្កេជៃរកសោណាឌិ, ហុត្វា ឌាឃតិ ឌាតិស្ស។

១៦០។

យា យាតំ សាយិ ប្ញេទហិ, អត្តាតំ បរិសោឆយ;

អបរិសុទ្ធា សយោ កិក្ខុ, ភាឃកំ ត បរិតោសតិ។

១៦១។

ឥឥត្តាតំ សទត្តាតំ, ប្ញេឌត្តាតំ សេឆ ព្យុចំ;

យហប្បុលំ យហាក្សុតាំ, កាយត្តុ ហោឆ តិដ្ឋាណាតិ [តិយុភា ទ្ថតិកត្តូធិ]។

តំ សុត្វា ឆេនោ សំសារេ តិដ្ឋីតេ្ថា តទត្តុច ថេវតា ពីលក្ខណំ បដ្ឋេបត្វា ករឌកាឃំ សយុសេត្តា សហបដិ សយិទ្ធាហិ អទហត្តិ បត្វាច តិក្ខយិ។ តទោតា ឆយុសោកយហារាឌា ពលចាហតបរិច្ចុតោ យហទេត្តត ប្ញុឌាចិឆាទេតត បដិយក្កុ អាកយុ ចត្ថិត្វា តទោតា ឌិក្យុណំ ប្ញុឌាសក្កាទំ ក្យុរុយាទេភា យហាកិក្ខុសឈេ្ឈត សទ្ធិំ ឆេទំ អត្តទេភា ភកទំ ទេតត្វា តស្សុ ឆយុកធំ សុត្វា បសត្ថយាតសោ បញ្ញាសីលេ បតិដ្ឋាយ យហត្តិ ចិហាទំ កាទេទត្វា ឆេទេត សហាកតាតំ សដ្ឋិសហស្សាតំ កិក្ខុតំ ចព្យុបច្ចយេហិ ឧបដ្ឋាត យកាសិ, អឆ ឆេទោ សាដ្ឋកធំ បិដកត្តយំ បកាសេត្តា តស្មិំ ធិទំ ចសិត្វា តទត្តុច បរិតិដ្ឋាយិ។ តទោតា ទាឌា សបរិសោ តស្សុ សរីរតិក្ខេបំ កាទេត្វា ឆាព្យុយោ កហេត្វា យហត្តិ ចេតិយំ ការាបេសីតិ។

១៦២។

ប្យុទាតភាតំ ក្យុចិ ប្យុណ្ណាកយុភំ,

ក្យុណាត្យុការេចត យហេត្តិ ឧបចំ;

ឞឥឆចកា ត់ យតឞឹកឥទាត្តា,

ប្ញុញ្ញា កឥទាឆា ឃតឥត ឞឆា ឥទាតិ៍

ព្ចត្តុ្យត្តឥត្តេឥឞ្ស ចត្តំ្ត ចត្យត្តំ៍

ត្យ៍ ឞាឈយាលប្ញូខឹកាឃ ចត្តេយិ៍ អឃយាត្យប្ញុត្តឹកឆា

អយ្យាត់ ករចា ឥឞបរិទយិឥឃា ប្ញូឥទត្វា អត្យក្កឥយត ត្យរិតករចឥត តិត្ថាឥត្តា ឥឆឥចហិ អាទាឆិឥតា ឞក្កាទាឌក្យឥល បដិឞត្តិ៍ កឥហត្វា យាត្យក្យត្ថិឥតា តិក្លឥត្តា អត្យក្កឥយត បទយាកិឞឥប្ចាឆិ បត្វា តឥតា បដ្ឋាឃ បត្តាចត្តាលិសងចត្តទាតិ ឥត្វា ចត្យទាឞិតិឆយ្យក្លត្តឥឞហឞ្សាតិ ឥឆឥឞត្វា កលាតបឆយតិឥត ឞឥត្ត ករចកត្តាទឥតា ឞត្តាឥទត្វា ឞត្ថាត្យត្តកិត្តាតិ តិដ្ឋាឥបត្វា ក្យរិតាទាឃំ ខ្ចបចត្តឥត យល្លាត់ ឞាលចឥត ឃយកឞាលិត យត្តឥទ ខ្ចត្តទឞឹឞក់ បត្តាឥត្ត យត្តាឥក ឥចឞាឈប្ញុណ្ណឹខិចឥឞ ឥក្លិឥលាត បឥឞ្សត ឞឥតា ឞយ្យខាឥតា អត្យដ្ឋាតឥឞឃ្យាឃ តិបឥត្តា បត្ថិយឃាឥយ កិក្ល ឌ្លចឌិត្វា ពលចបត្ត-ឞ ឞយឥឃ យហាបឆចិកឥយ្យត្តា អត្យបិឌិឥឞឞាឃ តិត្ថាលឆាត្យឃា បរិតិត្ថាឃំ, តិត្ថាឥត បត ករចតិ ឥលិកតាឥឆ អាតត្តឥត្តេឥទា យល្លទាត្វត់ ត្យត់ បចត្តិ អាឥទាឥចឞិ៍ តឥតា ឥកាឞិតាឥកា ច ឥឆច្រ្តាហ្វាឥឃា ច ឞត្តិបតិត្វា តត្តកឹតចាឌិឥតហិ យាលិកត្តាខឹហិ ច ឞក្កឥទាត្តា ករ្យកឥទាត្តា យាឥតត្តា ប្ញូឥខត្តា ឥចលចិតាតាឆឥឃា កឥទាត្តា ករចឥតា ឞទិទំ តកាទយឥត្ថាឃត្ត យក្យងពត្តត់ តាយ យល្លាត់ ឥចតិឃំ, តត្ត ឥតត្វា ចក្កចត្តិឞ្ស ឞទិទំ ចិឃ អហឥតត ចឥត្តត ឥចឥធត្វា តឥតា ចិហឥតត កប្យាឥឞត ឥចឥធត្វាតិ ត្យចំ បត្តាក្យឞ្សឃ្យកឞឥតហិ ឥចឥធត្វា អាឃឞាឃ ឥតលឥឆាលិឃា បក្លិបិត្វា អត្តិឞ្សាឃ អាឃឞាឃ ឥឆាលិឃា បដិក្យត្តិត្វា ឞត្ថាកត្តាត់ ចិតក់ កទិត្វា ករចឥតា ឞទិទំ ចិតក់ អាឥទាឥបឞិ៍ អឆ យហាកឞ្សបឥត្តឥទត ករចឥតា បរិឥឆ ឞិទឞា ចត្តិឥត ឥឆចតាត្យកាឥចត ចិតឥកា ឞយត្តា ត្យកប្យហាឥទឥតច បត្តលិ៍ ករចឥតា បត ឞទិឥទ ឥឆត្ត ឞ្យយតយក្យត្យអឞឌិឞា ឆាត្យឥឃា អចឞិឞ្សិឞ្យ៍ តឞ្ញិ កិទ ឞយឥឃ ឥកាឞលឥទត្តា ខតបឥឆ អត្តាតទា កាយចាឞិកា ព្ចត្តិ ករចតិ បរិតិត្ថាឥត ឞាឆ្យកិត្យហំ អាកត្តយាតា អត្តទាយឥក្ក អត្តឥតា ឞទិឥទ ខ្ចប្យត្តចាតឥទាឥកត ខ្ចបត្តតា ឞាឆ្យកិត្យហំ ឞយ្យាប្ញុលិតំ អឞឥក្កាត្តិ ឞត្ត អាត្យអាហត់ កត្តា ករចឥតា ឆាត្យឞទិឥទ តិលិ ឞាឈប្ញុបត្យាតិ ប្ញូឥខត្វា បឞត្តយាតឞា បត្តាបតិដ្ឋិឥតត ចត្តិត្វា កតា តាឃ ត្យច ទត្តិឃា យត្តិយឃាឥយ កាល់ កត្វា តាចតិឞករចឥត តិឞឥឃាខតិឥក កតកចិយាឥត តិត្ថាត្តិ៍ តឞ្សា ប្ញុត្ថាកយ្យបកាឞតត្តំ ចក្កយត្តាតិ ឞាឈប្ញុបត្យាតិ តត្ត តត្ត ឌ្លលយត្តិ៍ ឥតឥហច ឞត្ថាំ ចិយាត់ ត្យឥកាកាឞឹ [ត្យឥកាកាឞិ តឥតា ព្ចតិឞត្ថាត្ត] អឥហាឞិ៍ តឥតា ឞ្យកត្តកឥល្លក់ ចិឃ ច អឥហាឞិ, ឞា បត អត្តឥតា ឥឞាកក្កប្យត្តិ អត្តកាចត្តា ចិយាតឞយ្យឥឆត្តា បរិចាទឞយ្យត្តិឥឃា ច ឌិឞ្វា ចិយិត្យយាតឞា ប្ញុឥត្ថា កឥតត [ប្ញុឥត្ថាកិឞ្សឥយ៍ ប្ញុឥត្ថាកឥតតឥយ ព្ចតិចកត្តចិ] ឥកត ឥយ ប្ញុញ្ញាកឥយ្យតា ឃំ លត្តាតិ ឌ្លឥលិកត្តិ ករចឥតា ឆាត្យឞទិឥទឞ្ញិ ប្ញូខិតាតិ តិលិ ឞាឈប្ញុបត្យាតិ ឌិឞ្វា បឞត្តយាតឞា យហាចក្កប្យយាលំ ឞាឈយាល់ ហឥត្តត ឆាឥទត្តិ ឆាត្យប្ញូឌតត្តាឃ អកយាឞិ៍ តឆា តត្ត ឞត្តិបតិតា យត្យឞ្សា តឞ្សា ទ្ញូបឞយ្យឥឆត្តា ហឥត្ត យហត្តិ ឞាឈយាលត្តា ឌិឞ្វា ចិយិត្យយាតឞា អយ្យ ត្វំ កត្ត ចាឞិកា៍ កត្ត បតិយំ ប្ញុបត្យ បដិលត្តត្តិ ប្ញុត្ថិឞ្យ, តំ ឞ្យត្វា ឥឆចឆិតា អត្តតា ករចឥតា ឆាត្យឞទិឥឞ្ស ប្ញូខិតឞាឈយាលត្តឃាត្យកាឥចត បដិលត្តឞយ្យត្តិឥឃា ច ឌិត្ថាចិយាតត្តា ប្ញុឥត្ថា យតកឥលចទំ ចាតិ ឞត្ថាំ ឥតឞំ ឥឆឞ្សត្វា ឆយ្យឥឆឞតាចឞាឥត

អាហ។

១។

សមាគតា កចត្តា កោ, បស្សន្តុ មម សម្យឹ;

គតមេប្យេត គាេរត, សម្ពោសម្ពុទ្ធាតុយា។

២។

សាលមាលិតិ ហិរេលាច, ហិមេជ្យាហំ មុតិធាតុយា;

ប្ញុះឃិត្វាត សត្តុដ្ឋា, តិចត្តា តាឃ រត្តិយា។

៣។

មរត្តិ លរចារតេត, តមហំ ស្វចរិតំ សទិ;

តេតតាហំ បុព្ពាកមេត, តាចតិស្វបាការអហុំ។

៤។

តត្ថ មេ អាសិ បាសាទោ, តិំសយោជនមុគ្គតោ;

កូដាគារវរាកិណ្ណោ, សាលមាលិតិ [សាសមាលេលិ ខ្ពតិបិកត្ថំ], ចិស្សុតោ។

៥។

ឃធា សព្ពស្វាកេត្តហិ, គរណ្ឌំ បរិភាចិតំ;

តថា និព្ពាសុកេន្ទហិ, កន្ទិតំ កចតំ យយ។

៥។

ចក្កយត្តា សាលបុប្ផា, តត្ថ តត្ថុបលព្ពេរ [តតចត្ថុបលព្ពេរ ទ្ទតិបិកត្ថធិ];

និព្ពកន្ទា បចាឃត្តិ, យឆ្ពកតិសេចិតា។

៦។

កឃ្សត្តិ ទុកបុប្ផស្មា, តុព្ពយត្តា ហិ សេលសេចា;

តេហិ បិញ្ញទិតា ឥចា, កិព្វអត្តិ ច លលត្តិច។

៧។

បិព្វអត្តិត្វាភ យាលឹងឃា, ស្វនិព្ពា កសលាតិច;

សហន្លូរា ឥចបុត្តា, ភច្ឆកិតានិព្វាចជី។

៨។

បឃ្សេឆយំ ក្សឌក្កា សកា, សត្តា សេយាសេហភ បិរុតា;

ហឹសេឃ្យា យតំ បចិន្ទ្ល សេយ, ប្ញតិក្ញតំ កសេលចទិ។

១០។

បុញអចេហិ សយាកិស្ហំ, យក្លិកាគលាកីញ្ចត្តំ;

កាកេសាលាឌិសត្តាភ, យាហារ៍ ក្យលាបិលឃំ។

១១។

បវត្តិ បុរិសា បុត្តា, អភេកោបាឃភេភ តំ;

ចដ្ធុយ្យិទាតិ តិដ្ឋត្តិ, តល្យាឃញ្ញាលតា អហេហា។

១២។

លេរិកបន្ទោតកស្សាហំ, ចិយលស្ស ឃសស្សិភោ;

ឆាតុំ ហឹឃេ្យា យហិ សយ្ហា, អន្ទ សេក្ក បតិដ្ឋិតា។

១៣។

ហិត្វាភេ តាឌិសំ កាឃំ, លច្ឆិទាតិ យយេឌិសំ;

ឌិន្ទត្តកាចំ សោកាហិ, កាសយាភ យុឌិក្លឆ។

១៤។

កាសយាភាឃ យេ ចាចំ, ស្សុណោភេឆត្វ សយាគតា;

ភេត្វចាកតបុញ្ញាស្ស, អល្យុយត្តំ កេច ស្សុចំ។

១៥។

ធិត្វយត្តយ្យិ ឃោ បុត្តា, ធីឌ ទោបេតិ សាសតេ;

ភ ហា ភត្តផលំ [ភហបភត្តផលំ ឡុតិបិកត្តធិ] ហោតិ, ឃាច តិត្តាឈបត្តិឃាតិ៍

ឲចំ សា ទេចតា អត្តភា បដិលទ្ធដិត្តាចិកចំ ឥទេស្សត្វា ឌតកាឃំ ឡូចដិត្វា ដិត្តាសាឍបុរេប្យហិ ឌិតឆាត្យំ បុទេឌត្វា យត្ស្សាត់ បស្សត្តាត់ទេឃច សទ្ធិំ ចិយាទេតភ ទេចទេលោកទេយច អកយាសិ៍ ចំ ដិស្វា យហាឌទេភា ឌាភាឌីតិ បុត្តាតិ កត្វា ទេចទេលោកំ បុទេសីតិ៍

១៩៍

ឲចត្យឹាសា បុប្យយទេត្តត ឆាត្យំ,

បុទេឌត្វ ទេឌទេចស្ញ អលត្តុ ក្វតិ;

ត្យទេយត្យិ ទេភាទេត្តា ពិឌិទេចស្ញ សាចំ,

កាយត្តុ ទេច កត្តុ បុត្តាតិ សាធ្យុតិ៍

សាឍយាលបុទឌិកាឃ ចត្វុំ បឡាយំ៍

ឲ៩៍ ទេយាទិឃព្រាហ្មណស្ស ចត្វុយិអ្រឃយាត្យបុត្តិកធា

អយ្យាតំ ភកចតិ បរិតិត្តុទេត យកឆទេដ្ឋ យចលំ ភាយ យហាកាយំ អទេហាសិ៍ តត្តុ ទេយាទិទេឃាភាយ ព្រាហ្មណោ បដិចសតិ សទេទ្ធា បសទេន្នា, តស្ស ទេសភាភាទេយ កា ភរិឃា អត្តិ៍ សាបិ សទ្ធា បសន្នា ទេតភត្តទេឃស្ញ៍ ទេត ដ្ឋទេកាបិ សយក្កា សទេយ្យាឆយាភា កិក្ខុសដ្ឍំ តិយទេត្តត្វា តិទ្ធំ ឌាត់ បចទេត្តត្តា ឌិចទាឌិចត្យបទ្ធទេឃហិ ដ្ឋបដ្ឋហត្តា សីលំ ទក្ខត្តា ដ្ឋទេបិសថកម្មំ កទេទាត្តា ឌិចសំ ឌិតិភាទេយត្តិ៍ អឆស្ស ទោកទេហ ចិកចំ ទេឃក្វទេឃ្យត ឌាភាឌីស្វ បរិក្ខុឃយកយាសិ៍ តទេតា ព្រាហ្មណី សាយិ ទេភា ទោកទេហ ឆត់ បរិក្ខុលំ៍ កឆំ ឌាត់ បចទេត្តឃ្យាយាតិ ព្រាហ្មណស្ស អាទេទាទេចសិ, តទេតា ព្រាហ្មណោ យា ភទេដ្ឋ ចិទេត្តសិ៍ ទេឃភទេកភចិ ដ្ឋបិទេឃភ ឌាត់ បតិដ្ឋទេបស្សាយាតិ ចត្វា តស្មិំទេឃច អត្តទេភា ទិសាស្សាហតំ បកាទេសាទេត្តា អាហ៍

១។

ឌាតយាតោ ហិ លោកស្មិំ, ដាតស្សេតំ ផលំ ព្ពតិ;

ត ដន្ត្បា ពោ ឃ្សឹលេឃ្ស, អប្បយ្បិ និចយព្យតិ។

១។

សក្កលោកតិដាតាតិ, ដាតាតិ យតិយា ព្ពឆ;

កោហិតាយ តថា លោកេ, ត ដដេឃ្យ ហិតេ ទតាតិ។

ឧចញ្ចា បត ចត្វា កដេ្ក ចតំ បចិសិត្វា អតេកចិឆាតិ បណ្ណាតិ ច ផលិតិ ច បន្ថិប្ចទំ អាហទិត្វា ចិក្កិលិត្វាបិ ដាតំ ត ន្លបន្ថិត្តិឃ្សាយាតិ ចត្វា តតោ បដ្ខាឃ ចតំ កត្វា បណ្ណាតិ ច ផលិតិ ច អាហទិត្វា ចិក្កិលិត្វា ដាតំ ដេតេត្វា បដិចសតិ។ អតេឆកឌិចសំ ព្រាហ្មណោ ចតំ បចិឌ្ខា បណ្ណេហិ ច ផលេហិ ច បន្ថិ ប្ចទេត្វា សឹសេតា ដាឃ កោឃំ អាកច្ឆេត្វា បុប្បផលបល្លចេហិ ចិតតំ តេកតន្ទកណតិចិតំ សយ្ចត្វាតេកចាតកចត្យប្បដតិសេចិតំ ចិប្បកិណ្ណាតត្តបុប្បបត្តកិញ្ញាក្ខត្តចាញ្ញ្កាតលំ សត្ថយាតសឹតលិ យលឌលប្បចាឃំ អកច្ចយាតិត្តឃ្សបតិទេត្តហិ ឃ្សត្តទំ កត្តទំ ជិស្វា បន្ថិ តីទេ ដេបេត្វា ឌ្ឍតិណ្ណោ តហាឃតិ, តស្មិំ ឍណោ តត្វ ឧកស្មិំ ទ្វេក្ក អតិចទេត្វា ដេចបុទេត្វា តំ តត្វ តហាឃត្តិ ជិស្វា កិត្ត្បា ខោ ឧស កល្យាលញ្ញាសយោ ចា ន្លដាហ្ស បិបញ្ញាសយោ សទេត្វាតិ ជិន្តាចក្កូតា ន្លបឆាទទេត្វា អច្ឆទិឃបុទិសោ ឧសោ ទ្វក្កទេតាបិ ហុត្វា អត្តតោ ដាតប្បចេលិឃា ន្លបន្ថិជ្ជតកឃេត ចតំ កត្វា បណ្ណាតិ ច ផលិតិ ច អាហទិត្វា ទ្វេក្កូត កសិទេត ឌីចិកំ កេប្បទេត្វា ដាតឆយ្ចំ ត ន្លបន្ថិត្តឹតិ ចិទេត្តត្វា តស្ស ក្វាណាដយោ បដិច្ច បន្ថិឃំ ឆបិតបណ្ណាតិ ច ផលិតិ ច សន្ទាតិ ឃ្សចណ្ណាតិ ទេហាត្តតិ អតិដ្ខាសិ។ អឆស្សាត្ខកាទេចត សន្ទាំ ឃ្សចណ្ណំ អទេហាកិ, អឆ ទេសា ឃ្សចណ្ណបុណ្ណបន្ថិឃំ ន្លបទិ ឃ្សចណ្ណទាសិយត្វកោ សន្ទាកាយដជំ យហត្តិ យលិទតតំ ឆេបត្វា អត្តទហិទោតា បដិក្កម្ម អដ្ខាសិ, តតោ ព្រាហ្មណោ តហាត្វា ន្លត្តិណ្ណោ បន្ថិឃំ សយ្បណ្ណឃ្សចណ្ណចណ្ណទំសិតា សម្ពិត្តចិឌ្ឍាតយាតយលិទតតំ ជិស្វា កិទេយតំតិ អាសក្កិតបរិសក្កិទោតា បន្ថិសយឹបំ កត្វា ហត្ថំ បសាទេត្វំ អចិសហទេត្វា អដ្ខាសិ។ តំ ជិស្វា ដេចបុទេត្វា ជិស្សយាតសទឹទេត ឆេត្វា យា ត្វំ កាឃិ ព្រាហ្មណ។ យឃា ឧតាតិ តិយ្ចិតាតិ, កទេហត្វា កច្ឆាហឹតិ អាហ, អឆ ព្រាហ្មណោ ដេចបុត្តស្ស កឆំ ឃ្សត្វា អឃំ ដេចបុទេត្វា ព្ពយំ យឃា តិយ្ចិតំ, កទេហត្វា កច្ឆាតិ ចដតិ។ កិត្ត្បា ខោ ទេសា អត្តតោ អាត្ខកាទេចត ដេតិ, ន្លដាហ្ស យឃា កតបុណ្ណោតាតិ បុន្ថិឃ្សាយិ តំតិ បញ្ញលិកោច ដេចបុត្តំ បុច្ឆទេត្វា អាហ។

១។

ປຸຈ຺ຉາມິ ປຍ຺ຊລີ ຮາຕິ, ເທວປຸຕ຺ຕ ມຫິທ຺ຘິກ;

ທທາສິ ເມ ສຸວຓ຺ຓາຠາ, ກາຍນໍ ມຫິມຸຕ຺ຕມໍ.

໓.

ນາປິ ໂກ ໂນ ຕ຺ວໍ ຊາຕິ,

ນ ມິເຕ຺ຕາ ໂນປກາຣໂກ;

ກິໍ ຕ຺ວໍ ອຕ຺ຕວສໍ ຊິຕ຺ວາ,

ມມ ຊ຺ຍາສິມໍ ຉນ຺ຕໍ.

໓.

ເກນ ຕເປນ ສີເລນ, ເກນາຈາຣຄຸເນນ ຈ;

ເຍນ ຊ຺ຍາສິ ເມ ເທວ, ກິໍ ເມ ສຸຈຣິຕໍ ອິຕໍ.

໔.

ກິນ຺ນຸ ປຸຣາຕນໍ ກມ຺ມໍ, ເກນ ກເມ຺ມນ ທສ຺ສສິ;

ອຉຈາ ຕປິທ຺ຘິມາ ເທສິ, ຕໍ ເມ ອກ຺ຂາຫິ ປຸຈ຺ຉິໂຕຕິ.

ຕໂຕ ເທວປຸເຕ຺ຕາ ນ ໂວ ປນາຫໍ ໂຄວຫຸລ ເທເວາຕິ ປເທສໍ ກິຈ຺ຈິ ທາຕຸໍ ສເກ຺ກາມິ, ຕຍາ ປຸເຕ຺ຖາ ກຕສຸຈຣິຕານຸສາເຣນ ກິຕ຺ຖຕຕີຕິ ຈຕ຺ວາ ທິຕ຺ຖຈກ຺ກນາ ຕສ຺ສ ປຸຕ຺ຖກມ຺ມໍ ຊິຕ຺ວາ ຕສ຺ສ ປກາເສນ຺ໂຕ ອາຫ.

៧។

កស្សបេ លោកបជ្ជោតេ, សម្ពុទ្ធេ បរិនិព្ពុតេ;

សដ្ឋត្ថ បត្ថង់ អាសិ, តស្ស ពុទ្ធស្ស សាសន។

៨។

តទា បច្ចន្តិមេ កាមេ, ត្វមាសិ កុលទារកោ;

សទ្ធោ អាសិ បសន្នោ ច, ទាយកោ កុសលេ រតោ។

៩។

តទា បណ្ឌិតោ ឯកោ, គច្ឆន្តោ អន្តរាបណេ;

ចោរេហិ អនុពទ្ធោសិ, អច្ឆិន្នបត្តចីវរោ។

១០។

សាឡាកក្កំ និចារេត្វា, បិទ្ធុបិត្វា តទេវ តំ;

អន្តោកាមំ បចិទ្ធោសិ, ខមាតោ បិលោតិកោ។

១១។

តតោ ត្វំ ចរមានំ តំ, ទិស្វា កម្បិតមានសោ;

ចត្វុយក់ អទាសិ ត្វំ, សទ្ធំ ទាភតោ ផល។

១៧។

បត្វោឆតេត តំ កិក្លុំ, បរិចិសិត្វា ឃឆាពាលំ;

បេសេសិ អកិចារេឆត្វា, សង្ឍាឃ សុង្ឍយាតេសា។

១៩។

ក្ខាយំ ត្វុំ អកាទី បុញ្ញាំ, តុយ្យោតាំ ឆទិតំ ក្ខាយំ;

តស្ស តេ បុញ្ញកាមុស្ស, អយុត្យុផល យឹឌិសំតិ។

ឲចញ្ចុ បត ចត្វា ក្ខាឆំ តេ ព្រោហូណ ឆតំ ទាឌាឌីហិ យឃា អតាហទលឹឃំ កតំ, ត្វុំ អបទិសក្កុតេត្តា កតេហត្វា ឃឆាឌិប្បាឃំ កតេទាហិ, ក្ខាយំ តេលា បត យលិទតតំ ក្ខដ្ឋិតិដ្ឋិតំ បសចតិ, តេតាបិ អាត្យុកាចេត តច ឌាតំ អត្យុបដ្ឋិត្តេត្តា បុត្តឌាទាឌេយា បេរិសេហីតិ អត្យុសាសិ, តំ ស្វុត្វា ព្រោហុណោ តេតត ចុត្តតិឃារេយតេច កិក្លុសល្លុស្ស យហាឌាតំ ឌឌេត្តា សីលំ ទក្ខុតេត្តា ចិទំ ចសិត្វា អបទកាតេក តតោតា ឲ្យតោ ឌេចលិកោ តិដ្ឋាត្តីតិ។

១៨។

ឲចំ តិហិតាបី ឆតេត សត្តោ,

ឌាតត្ថុឃំ តេច បរិច្ចុឌត្តិ;

តស្មា ហិ កោត្តោ សតិ ឌេឃ្យុឆយុ,

យា កត្តុ ឌាតេស្វុ បយាឌកាចិតិ។

យោទិឃព្រោហុណស្ស ចត្តុំ ឈដ្ឋយំ។

១៦៩. បុត្តចតុប្បិអយយាតុបុត្តិកចា

ឲកស្មិំ កិរ ឋយខេយ លក្ខាឌឹបចាឋិខតា ឋដ្ឋិយត្វា កិក្ខុ ឌឃយហារេឆាឌិ ចត្តិត្យកាយា ឲកខេតា យខត្តត្វា យហាតិខេត្តត ឥាចំ អារុឃ្យាឌយ្ទុឌឹបំ បត្វា តាយលិត្តិបខេដ្ឋខត [តយលិត្តបដុខត ឌ្ហតិកត្តុឌិ] ឌូតទិត្វា អតុក្កខេយត បំដលិបុត្តតកាទំ បំបុហំឋុ. អឆ តស្មិំ តកខេទ បំណ្ឌាឃ ចទខេត្ត ខេត កិក្ខុ ឲខេកា ទុក្កតយតុខេឋ្យា ឌិឋ្វា ឌិខេទត [ឌិខេទតាហំឌិដ្ឋា ឌ្ហតិឋដ្ឋាត្ត] យឃា ឌិដ្ឋា ត្យុដ្ឋបុត្តាតិ ខេឋាយតខេឋ្យា កទិឃំ បខេក្ខាឋិត្វា កខេដ្ឋ ឌ្ហខេយឋំ អឃ្យាតំ ឌាតំ ឌាត្យកាខេយាយ៊្យាបុខេត្ត ខេតា អកតបុដ្ឋាត្តា ឌ្ហឌាតិ ទុក្កតា ឌាតា, ឌ្ហខេយឋុ បុដ្ឋាខេក្លខេត្តឋុ ឌឹឌំ ខេតា ខេចខេទខេបឋ្យាយ, បុតបិ ឲចខេយច កចិឋ្យាយាតិ ចត្វា កំ ខេយ ខេកខេហ ខេឌឃ្យឆយុំ អត្ថិតិ បុច្ឆិ. ឋា តំ ឋុត្វា ឈខេទ ខេតា ឋាយិ អឃ្យាតំ កិច្ចិ ឌាតត្ថិ ត បឋ្យាយិ. អបិ ច យយ បុត្តិ យាខេទត្វា ឌាតំ ឌាតុំ ឋក្កាតិ. ខេឋា តឋ្យា កចំ ឋុត្វា កខេដ្ឋ បុត្តិ យាខេទត្វា កំ ឌាតំ ខេឌយាតិ អាហ. តាឃ តំ ឋុត្វា ឋាយិ កំ ត ឌាតាឋិ, បុខេត្ត ខេតា យខេត ឋត្តិដ្ឋឋយ្លុត្វា ឌាតិយិត្តឋុហឌ្ឍា ច អយ្យាកំ ឋត្តិកំ អាកច្ឆាត្តា កិច្ចិ បណ្ណាកាទំ កខេហត្វា អាកច្ឆត្តិ. យឃំ ខេតត បណ្ណាកាខេទត ឌាតំ ឌឋ្យាយាតិ ចុខេត្ត ដ្ឋបិឋខេកា ឋាឆុ តចា កខេទាហឹតិ យាត្យឃា ឲច ការយកាឋិ, ឋា បុត្តិ យាខេទតុំ អចិឋហត្តិ អាហ. តចា ហិ.

១.

កិច្ឆា លទ្ធំ បិឃំ បុត្តិ, អយ្យុយ្យាតិ បិឃំ ចឌំ;

ឋុតឹលខេតត្តិ ឋុកយុំ, ខេកា បក្កយិត្យយិច្ឆតិ.

២.

យាតខទា យាទិឃខេត្តាបិ, យាតខទខេយច ខេទាឌតិ;

យាខេទតុំ តំ ត ឋខេក្កាយិ, ហឌឃំ ខេយ បខេចឆតឹតិ.

ឲចញ្ញា បត ចត្វា អហំ ឋាយិ ត ឋខេក្កាយិ បុត្តិ យាខេទតុំ. ត្វំ យាខេទហឹតិ បុត្តិ បិត្យឋត្តិកំ ខេបខេឋឋិ. អឆ ខេឋាបិ តំ យាខេទតុ យឋខេក្កាខេត្តា ឲចយាហ. ចុត្តឌិក្យា

៣.

តាយន្តិ បិតុនោ ទុក្ខា, បុត្តា បុត្តាតិ កិត្តិតា;

បិតុ ទុក្ខា សុខំ បុត្តា, ទាយាទា ហោន្តិ សព្វទា។

៦។

តស្មា មេ សជីវំ បុត្តំ, បិល្លកំ មញ្ញការសំ;

ន សក្កោមិ អហំ កត្តុំ, ជីវិតា តំ វិមោចិតុំ។

៧។

អមនុញ្ញោ អកិត្តិញ្ញោ, បមេយ្យាតិ បុត្តឃាតកោ;

បិលាតិបិតកម្មេហិ, កាមំ មេសា ធុវេត ហេទាតិ។

ឯវញ្ច បន វត្វា មេសា ត្វមេវ តវ បុត្តំ មារេហីតិ វេមេសិ, ឯវំ ពេន ទុវេត្ត បុត្តស្ស មារេបិណ្ឌបិណ្ឌំ បរិមេសន្តា ឯវមាហំសុ, អមេយ្យ បតិមំ មារេតុំ ន សក្កោមិ, អម្ហាកំ បច្ឆាភេហ មហន្តោ ចម្ពោកោ អត្ថិ, តស្មិំ ឯកោ នាគរាជា បដិវសតិ។ កុមារំ តត្ថ វេមេសស្សាម, សោ តំ ឌសិត្វា មារេស្សតីតិ។ ពោធិសត្តោ ឯវំ សោ ឧបាយោ ឯវាតិ ចិន្តេត្វា កុមារំ បក្កោសិត្វា អញ្ញតា ចលិចលមាជីហិ មណ្ឌេត្វា តស្ស

ហត្ថេ កោណ្ឌំ [តោណ្ឌំ ពុទ្ធិសត្ថុ] ធមេត្វា តាត បច្ឆាភេហ ចម្ពោកសមីបំ គន្ត្វា កីឡអាតិ វេមេសិ។ តតោ ទារកោ គន្ត្វា កោណ្ឌកេន កីឡអន្តោ ចម្ពោកពិលេ កោណ្ឌំ បវេសេសិ។ អថ សោ កោណ្ឌំ គណ្ហិស្សាមីតិ ចម្ពោកសុសិរេ ហត្ថំ បវេសេសិ។ តតោ សមេយ្យា កុជ្ឈិត្វា សុសុតិសទ្ទំ ករោន្តោ មហន្តំ ផណំ កត្វា ពិលតោ សីសំ ឧក្ខិបិត្វា ឧល្លោកេន្តោ អដ្ឋាសិ កុមារស្ស ហត្ថតោ បរិកលិតបរិសំចិយ។ អថស្ស កុមារោ គិព្វំ

អជានន្តោ សប្បស្ស គីវំ ធញ្ញហំ គហេត្វា អថស្ស មាតាបិតុន្នំ សន្តិកេតេ នាគរាជា កុមារស្ស ករតលេ អដ្ឋិសំ ពុទ្ធាទាយកំ

កណ្ឌមហិរតតំ បវេសេសិ។ កុមារស្ស មាតាបិតរោ ទ្វារំ តិស្សាយ ឋិតា តស្ស កិរិយំ ឧល្លោកេន្តោ តំ មហិរតតំ ជិវ្ហា សីសំ គន្ត្វា បុត្តំ

ឧក្ខិបិត្វា ហត្ថតោ មហិរតតំ គណ្ហិំសុ។ តតោ តេ តំ មហិរតតំ បរិសុទ្ធាសនេ ធមេត្វា ឧបចារំ កត្វា អមេយ្យ ពុទ្ធញ្ញិទញ្ញា ទេធាតិ

អត្ថក្កិរិំសុ។ អថ តេ មហិរតតាត្កុការចេត កោហទ្ទារេ មហត្តំ មណ្ឌបំ ការេត្វា ចិតាតាជិតា មណ្ឌបំ អលង្ករិត្វា កិល្លតំ អាសតាតិ

បញ្ញាបេត្វា តេ សជ្ជិមេត្ត កិល្លំ តិសីទាបេត្វា មហាទានំ អទំសុ។ តតោ តករចាសិតោ មហិរតតាត្កុកាចំ សុត្វា សត្ថិបតិំសុ។ អថ តេ តេសំ

មេត្តអត្តតោ សន្តិកេត មហិរតតស្ស លាភំ បកាសេត្វា ពុមញ្ញិកាតត្តារមេច បរិច្ឆន្នាយាតិ ឯកស្មិំ ធានេ បតិដ្ឋាបេត្វា

ទេតភាត្ុការេចត ឃាចឌីចំ ឌាត់ ឌឌត្តា ឃឹល់ ទក្ខត្តា អាឃុបរិឃោឃារេត ឌេចលេពា តិដ្ឋាត្តិឃុតិ៍

៩៍

លេត្វាន េបយំ អបិ អព្ភនេយ្យ,

ឌឌត្តិ ឌាត់ ឰឆ យាត្យេឃចំ;

ត ឌឌាតិ េពា តាយ តេទា ឃយិេដ្ឋា,

ឌាតពិក្យាឌាតឃ្ស ឋល់ ឃទេត្តាតិ៍

បុត្តចត្តុំ ឃត្តយំ៍

៦៤៥៍ េពភាតិពយឆ្ចាលិឌពាត់ ចត្តុំយិ អឃយាត្យបុដ្ឋីពឆា

អតីតេ កិរ ពារាណសិយំ េព ភាតិកា ឲពេតា ហុត្វា យឆ្ញុំ ចិក្កិលាត្តា បុត្តឌារេ េបរិេឃត្តិ៍ តេតា េតឃុ ឲេពា បក្ខត្តិ ពត្វា យលឃចាឃីត់ [យលចាឃីត់ ពួតិបិពត្វចិ] ហត្វេតា យឆ្ញុំ កិលិត្វា [ចក្កិលិត្វា ពួតិឃដ្ឋត្វ] ពល្យាតិ, ឲេពា ពហិតពហិតយឆ្ញុំ តពទំ អាហទតិ៍ ឲេពា េតត អាហឌិហឌយឆ្ចុតិ ពារាណសិយំ តិឃីឌិត្វា ចិក្កិលាតិ៍ តឃ្មិំ ឃយេយ ពត្ថយាឌតបដ្ឋេត ឲេពា បេច្ចពត្យេដ្ឋា ចលទោរេពតា ត្យេទា អេហាឃិ៍ អឆញ្ញតេទា បេច្ចពត្យេដ្ឋា តឃ្ស យឆ្ញុតា ឋាឃុ កចិឃ្សតីតិ ពាត្វា ពត្ថយាឌតបដ្ឋេតេឃច ជេតា ឌីចទំ បិទ្យបិត្វា អាពាេឃតា ពត្វា តពទត្វាេទ ឋ្ចតទិត្វា ពត្វ យឆ្ញុំ លកាយីតិ [លត្កតិ ពួតិឃដ្ឋត្វ] ឋ្ចេលិពេត្តា អដ្ឋាឃី, តឌា តឃ្មិំបទក្យេល កតិ៍ ពត្វា ឌីចយាតា ឲពា េចឌិពា ឈឌយាឌាឃ ឰពត្វុំ តិត្វុំ ពឆ្ឆត្តី យព្កា ឋ្ចព្កូយ្វ ឈឌំ ឌេបត្វា ចត្តិត្វា ឲពយត្តុំ អដ្ឋាឃិ, តឌា បេច្ចពត្យេដ្ឋា កពិតី ឲត្វ កិក្លាឃ ចទេត្តាត់ ពតទឃ្មិំ ឌារេត យឆ្ញុ លត្កតីតិ បុឆ្ជិ៍ ឃា តឃ្ស ពឆំ ឃុត្វា យឆ្ញុអាបលឃ្ស បញ្ញាឃតដ្ឋារេត ឌត្វា ហត្វុំ បឃារេទត្វា ឲឃ កេត្ត យឆ្ញុអាបេលាតិ ឌេឃ្សត្វា ឃឌ្ឋាយំ បេច្ចពត្យេដ្ឋា អាបលេតា យឆ្ញុំ ត លកតិ៍ យយ តិចត្វចត្វពំ ឌត្វាបិ យឆ្ញុំ ឌឃ្សាយីតិ ចិេត្តត្វា ឋ្ចេលិពេត្តី តេត្វច អដ្ឋាឃិ, អឆ បេច្ចពត្យេដ្ឋា អត្យបុេដ្ឋត ចិឆទេត្តា [ឆទេត្តា ពួតិបិពត្វចិ] យឆ្ញុអាបលំ ឃយ្យាបុលិ, តេតា ព្យឌិឃ្ពីេពា [ព្យឌិឃ្ព េពា ពួតិបិពត្វចិ] តំ ឌិឃ្វា ហត្វេតា បត្តុំ ពេហត្វា អាឌាទេព ឌេបត្វា យឆ្ញុឈឌំ អាឌាឃ បត្តឃ្ស ឰបតាេយត្តា ឃហឃា តិព្យឌ្ជិ៍ តេតា យឆ្ញុ បត្តុំ ប្ញុេទត្វា ឰត្តទេត្តា បុត ក្ញុយិយំ បឈ្ឈិទិ៍ តំ ឌិឃ្វា េឃាយតេឃ្យា ចាលិេឌា ឲចំ បត្វតយពាឃិ៍

ចុត្តពិក្យាយហាចំេឃ៍

៧.

ពត្ថ បត្តស្ស ញត្តស្ស, ចាលិខោ ខោ បខាគចា;

ចិស្សត្ថឃន្តា យុលតា, បត្តប្ទំ យឆ្ញុំ អគា.

៨.

បុណ្ណញ្ញា ក្រប្យតីពញ្ញា, បតិពញ្ញា យហីតលេ;

ឌិប្ហា យឆ្ញុំ បសន្តា ខោ, ឲចំ បលិគហី ពគា.

៩.

ឌល្លឹហេប ឲកាន្ទិ, គាតភាតភ ហោព្យ យេ;

អាកាសេ ឃោឌតេ អាលា, ក្ញុយិឃំ ឃោឌតេបិតិ.

ឲចញ្ញា បភ ចត្វា បត្តំ អគាសិ, បច្ចកញ្ញុឌ្ធា បត្តំ បដិគ្គហេត្វា ពត្វេច ជិតោ.

៣.

ញាន្ធិតំ បត្តិតំ ព្យឃ្យំ ចិប្យេយច សយិន្ញុញ;

បូទេត្ថ ចិត្តសិកប្យា, ចន្ទា បណ្ណរសោ ឃចា.

៣̆.

ព្ភន្ធិតំ បត្តិតំ ព្យឃ្យា សន្តេយច សមិន្ញ្ញា;

ប្ដូរេត្វា ចិត្តសំកប្បា, យលិវោឌាតិរេសា ឃឆាតិ៍

ចត្វា យក្ខល៍ ចេណ្ឌ្ឋត្វា អកយាសិ៍ អឆត្តូរាយេក្ក ជិតា ឈដេចេជិកា បច្ចេកព្យុទ្ធាគិយុល៍ កត្វា យឆ៊ុ លកិត្ត កេត្តូតិ បុត្ថិ៍ ខោត លទ្ធិ កកិតិតិ ចុទ្ទេត្តូ កិ៍ ចត្វា េសា អតោសីតិ បុត្ថិ៍ បច្ចេកព្យុទ្ធេ សព្ទំ កេឆសិ៍ សា តំ សុត្វា ខេាក៍ កេត្តូ ព្ភេឆច ហោឆ តោសិឃា អត្យុក្កហត្វាឃាតិ សិឈ ពេហំ កត្វា តិចត្តបិញ្ញុតិកា អត្តូតោ សាដក៍ ឆោចិត្វា អាហរិត្វា ទ្យូដក៍ កត្វា បច្ចេកព្យុទ្ធស្ស អតោសិ, ឃតោ េសា កេត្តូ យឆ៊ុតាឃេកោ សកលេដព្ទ្យូធីប ឲុកេទ្ធិ កាេទតិ៍ ពតោហំ ពស្ស អក្កយេហោសី កេចឃ្យុតិ ចត្វា បត្តូតំ កេទាត្តិំឲចយាហ៍

៩៍

ឃតោ េព យឆ៊ុេតោ កេត្តូ, ក្នុក្ុេឌា េហាតិ ក្នុពេល;

ពស្ស េហស្សំ ពតោ កេត្តូ, បិឃា អក្កយេហសិកា៍

លិ៍

ស៊ុទ្ធបិឆ ស៊ុចាលិឆ, ស៊ុឃសា ស៊ុព្ទតា ស៊ុភា;

អស្សំ ពស្ស បិឃាចាឆ, យតាបិ ព្ភទ្ធតា [ព្ភន្ធិតា ព្ភតិបិកត្តូចិ] សតាតិ៍

ពស្សាបិ ពតោ បច្ចេកព្យុទ្ធេ ពេឆច េហាព្យុតិ យក្ខល៍ ចត្វា អាកាេសត កត្ថយាគតេយច អកយាសិ, អឆាបរេភាេក េព ពេឃាបិ ឲុកេតា ហុត្វា យឆ៊ុេលិកត៍ កេទាត្តា តំ យឆ៊ុឈដ៍ ក្យុហិតិ បុត្ថិស្ុ, េសា ខោតត្តូតា កពកយំ ចត្វា សេច ព្យុេយក្សិំ បត្តិ អត្យុេយាេឃ្យាឆ, តំ សាឆ៊ុ េតា េច៍ យឆ៊ុអឈ្ឈុកក៍ យយ ហត្តូេតា កឈ្យុតាតិ ចត្វា ខោហិ ពេពា ត េតា អេត្តូ [តេតាហេត្តូ ព្ភតិសព្ទត្តូ] យឆ៊ុតា, កិឌិសេស្យុតំ អតោសីតិ ចុទ្ទេត្តូ តំ សុត្វា ព្ភពេទា បច្ចេកព្យុទ្ធា តាេយ េព កត្ថយាគេត ចសត្តិ កាសាចំ បរិទ្យុបិត្វា ក្យុេល ក្យុេល កិក្ខ ចេទត្តិ, សេត្តា ឲុេព សិលចត្តាតិ កេឆសិ, អឆ េពសុ េឌេដ្ឋា ព្រាហុលាចណ្ឌាលកាបិ កាសាចំ បរិគហិត្វា ចេទត្តិ៍ ត្នុតាឃំ ចណ្ឌាលេកាតិ យព្ទាយីតិ អាហ, យព្ទិេយា កព្ទិព្វា ពច បច្ចេកព្យុទ្ធំ បរេសយុេទ្ធ លិបិហិតិ អេចាឆ, អឆ េពសំ កឆំ សុត្វា យឆ៊ុតាឃេកា យា េកា ព្យុេយអរិឃាត៍ យេហសក្ខាត៍ យហាត្យុភាចាត៍ បច្ចេកព្យុទ្ធាត៍ ឋេទ្យុសំ កេឆឆ៍ តិទេឃត្យុក្ខា ត ភាឃឆាតិអាគិតា អេតកា កាេទត តិចាេទត្វា ខោសំ ក្យុលំ បកាេសសិ, តំ សុត្វា េព ក្ខេកាបិ សាឆ៊ុតិ បសត្ថាចិត្តា អត្យុេយាគិស្ុ, អបរេភាេក េព កាល៍ កត្វា េគចយត្យុេស្សស្ុ សំសេត្តា ពត្ត ពត្ត យហាសម្បត្តិេឃា

អត្ថកថិត្វា អយ្យាកំ សត្ថុ បរិនិដ្ឋាលាទេតា ឱ្ចិត្តំ ចស្សសតាតំ អច្ចយេត អត្តទេតា អត្តទេតា សប្បត្តដ្ឋានេត និដ្ឋាតិហ្វ៉ៈ ទេតត ច្ចត្តំៈ

ប៉ៈ

អទេសាទេកា យត្តទេកា សត្ថិ, យិត្តាទេតិ ត្យ ទេចិកា;

ចណ្ឌាលចាតឹ និទ្រោកោទេឆា, តិទេស្សា ទេសា បិរចាតិទេកាតិៈ

ទេតស្ស ចណ្ឌាលចាតឹ ទេជ្ជចាលិទេខា ពិត្តុសារទទេណ្ណា ទេជ្ជបុត្តស្ស ស្សុយតរាឌក្យារទស្ស បុទេត្តា ហុត្វា និដ្ឋាតិៈ តស្សាឃយាត្សបុត្តិកចាៈ ពិត្តុសារទទេណ្ណា កិទ ទ្ទួលកាទេលទេយច អទេសាកក្យារទេរា អត្តតា លង្ឃ្វទេជ្ជតិឃា រជ្ជ បហាឃ អាកត្តុា សន្តាតកាទ៌ អត្តទេតា ហត្តកតំ កត្វា ស្សុយតរាឌក្យារ៌ អក្កទេហសិៈ តំ ឌិចសទេយច ស្សុយតស្ស រាឌក្យារស្ស ស្សុយតា តាយ ទេតិ បរិបុណ្ណកក្កា អទេហាសិៈ សា អណ្ណាតកទេចទេសត និក្កមិត្វា អចិក្ខុទេរ អណ្ណាតរ៌ ចណ្ឌាលកាយំ សត្តាឃ កត្តិ ទេជ្ជកចណ្ឌាលស្ស ទេកហទេតា អចិក្ខុទេរ និទ្រោកោទេឆា អត្តិ, តស្មិ រុទេក្ខ អឆិចត្តាឃ ទេទចតាឃ ខ្ទទេតា ឲុហិ ស្សុយទេតតិ ចទត្តិឃា សង្គំ ស្សុត្វា តស្សា សឃិបំ កតា, ទេទចតា អត្តទេតា អាត្សកាទេចត ឲុកំ សាលំ និម្មិហិត្វា ឲុត្តុ ចសាហីតិ បិទេកាសិៈ សា តំ សាលំ បិចិសិ, កតឌិចទេសទេយច សា បុត្តំ ចិខាឃិៈ សា តស្ស និទ្រោកោឆទេទចតាឃ បរិក្កហិតត្តា និទ្រោកោឆាទត្វច តាយ៌ អកាសិៈ ទេជ្ជកចណ្ឌាទេលា ឌិជ្ជឌិចសទេតាប្បភុតិ តំ អត្តទេតា សាយិឌិតរ៌ ចិឃ យណ្ណាយាទេតា និពទ្ធចត្តំ បជ្ជទេបសិៈ រាឌឌិតា តត្តុ សត្តចស្សាតិ ចសិ, និទ្រោកោក្យារទេរាបិ សត្តចស្សិទេកា ឌាទេតា, តទា យហាចទ្ទលទេត្តទេរា តាយ ឲុទេកា អទហា ដារកស្ស ទេហត្សសប្បជំ ឌិស្វា ចិហទយាទេតា សត្តចស្សិទេកា ដាតិ ដារទេកាៈ កាទេលា ត៌ បព្ពាទេឌត្យុតិ ចិទេត្តត្វា រាឌឌិតាឃ អារទោចារបត្វា និទ្រោកោក្យារ៌ បព្ពាទេឌសិ, ក្យារទេរា ខុរទេក្កទេយច អរហត្តំ បិបុណិៈ ទេតត ច្ចត្តំ យហាចំទេសៈ

៥ៈ

តំ យហាចទ្ទទេណា ទេឆទេរា, តដា ឌិស្វា ក្យារកំ;

ដ្ឋបតិស្សឃសប្បត្តំ, អរហា បុន្នំ យាតរ៌;

បព្ពាទេឌសិ ខុរទេក្ក ទេសា, អរហត្តយបិបុណិតិៈ

ទេសា កិរ ឲុកឌិចសំ បិទេតាច សរីរ៌ បដិឌក្កិត្វា អាចរិយុបជ្ឈាយចត្តំ កត្វា បត្តចិចរ យាដាឃ យាត្សបិសិកាឃ ទេកហក្វារ៌ កន្ទាយីតិ និក្កមិៈ យាត្សតិចាសដ្ឋាតត្ថាស្ស ឌក្កិលក្វាទេរត តករ៌ បចិសិត្វា តករទេយណ្ណត កត្វា បិចិតក្វាទេរត និក្កមិត្វា កត្តត្ថំ ទេហាតិៈ ទេតត ច សយទេយត

អនេសារោកា ឆព្វរាជា បរិទិតតិសារាគិព្យុលោ សីហបញ្ជរេ ឋក្កយតិ។ តំ លលំណេយឋ គិរេក្រោនសា រាជក្កលំ សព្យាបុលិ សត្តិត្ថិយោ សត្តយាតរោ

ឃ្យុកយត្តំ រេបក្លយាតេតា, រោតត ចុត្តំ ឲកន្តិចសំ សីហបញ្ជរេ ដិរោតា អត្ថុស គិរេក្រោនំ សាយលោទំ រាជក្កលោត កេឆ្នត្តំ ឥត្តំ ក្យុត្តំ សត្តិត្ថិយំ

ត្ថទិយាបឆសព្យត្តន្តិ។ ជិវ្ហា បតស្ស ឲតតរហោសិ។ អយំ ដរេតា សរេត្តាបិ ចិក្លិត្តចិរេត្តា កត្តយិកបដិការកោ។ អយំ បត តហរកោ អចិក្លិរេត្តា

អតិចិយស្ស អារេលិកិតចិរេលិកិតំ សព្វិត្ថាតបសារណាប្ត រោសាកតិ។ អត្ថា ឲតស្សត្តត្តរេ រលិក្យត្តរណយោ កចិស្សតីតិ ទរេត្តា សហ

ឥស្សរេតរេតឋ សាយលោរេ ចិត្តំ បសីឌិ, រេបយំ សណ្ណហិ, កក្ខា។ បុរេត្តា កិរ បុត្តាកទលាការេល ទរេត្តា រេដក្តកកាតា ចាលិដរេកាយំ។

១០។

បុរេត្តច [បុរេត្តត ត្ថតិកត្តចិ] សត្តិចារេសត, បក្កបត្តហិរោតត ចា;

ឲចំ តំ ខាឃរោត រេបយំ, ក្ខប្យលំច ឃរេចាឥរេកតិ។

អច រាជា សត្តាតរេបរេយា សពាហុយាតេតា សាយលោទំ បរេក្កាសចាតិ អយរេច្ឆ រេបរេសសិ, រោត អតិចិរាឃត្តិតិ បុត រេច្ឆ តរេយា រេបរេសសិ តុទិតំ

អាកេច្ឆត្តតិ។ សាយលោរេទា អត្តរេតា បកតិយា ឲច អកយាសិ។ រាជា បតិទ្ទបិរសតំ ពាត្តា តិសីឥចាតិ អាហ។ រេសា ត្ថរេតាចិរោតា ច

ចិរេលិរេកត្តា តត្តិ ឥាតិ អរេត្តា កិក្លតិ សព្យុស្សិតរេសតច្ឆត្តំ រាជបល្លង្កំ ក្ខបសក្កយិត្តា បត្តំ កលាត្តាយ ទរេត្តា អាកាទំ ឥរេស្សសិ។ រាជា តំ

បល្លង្កសយឹបំ កេឆ្នត្តំ ឲច ជិវ្ហា ចិរេត្តសិ អរេត្តច ឥាតិ អយំ សាយលោរេទា ត្ថយស្ស រេកហស្ស សាមិរេកា កចិស្សតីតិ, សាយលោរេទា ទរេត្តា ហរេត្ត

បត្តំ ឥត្តា បល្លង្កំ អភិទុហិត្តា តិសីឌិ។ រាជា អត្តរេតា អត្តាយ សព្យាឌិតំ សត្តំ ឃាក្យូលត្តកកត្តចិកតិ ក្ខបតារេយសិ។ សាយលោរេទា អត្តរេតា

ឃាបតយត្តរេយច សព្យជិត្តិ។ កត្តកិច្ចាចសារេត រាជា អាហ សត្តារា តុយ្យាកំ ជិត្តត្ថចាឝំ ខាតាចាតិ។ ខាតាយិ យហារាជ ឲករេឥរេសតាតិ។

តាត យឃ្យ្ស៊ី តំ កេចហិតិ។ សាឆុ យហារាជាតិ ទរេត្តា អត្តុទ្ទបំ ឆព្វបឲត អប្យាយាឥចក្កំ អត្តុយាឥតត្តាយ អកាសិ។ រាជា បត អប្យាយរេតា

អយតបឝំ, បយារេតា យត្ថុរេតា បឝំតិ ស្តុត្តាច អរេត្តាតំ តាត, បទិរេយាសារេបហឹតិ អាហ។ សាយលោរេទា អត្តុយាឥតា ចសារេត

ត្ថត្តិសឆុចកត្តាតិ [ត្ថិត្តិសឆុទកត្តាតិ ត្ថតិសត្តត្ត] លភិត្តា បុត ចិចរេស ត្ថត្តិសកិក្ល កេហត្តា រាជរេត្តាបុទំ បចិសិត្តា កត្តកិច្ច យកាសិ។ រាជា

អរេត្តាបិ ត្ថត្តិសកិក្ល តុរេយត្យ៉ំ សត្ថិរេច្ឆ កិក្លំ កលាត្តតិ ឲរេតរេតច ក្ខបិរេឃត ចិចរេស ចិចរេស ចត្ថារេបរេត្តា សត្ថិសហស្សាតំ ព្រាហ្មណបទិត្តាដកាតំ

កត្តំ ក្ខបត្ថិតិត្តា អរេត្តាតិរេចសរេត សត្ថិសហស្សាតំ កិក្លតំ តិច្ចកត្តំ បដ្ឋរេបសិ តិរេក្រោនរេត្តទករេតរេតច បសារេឥតា។ តិរេក្រោនរេត្តរេទាបិ រាជាតំ

សបទិសំ តីសុ សទរេណាសុ បត្តាសុ សីរេលសុ បតិដ្ឋារេបត្តា ត្ថុដ្ឋសាសរេត រេបាត្ថុត្តតិរេកត បសារេឥត អចលប្យសាឝំ កត្តា បតិដ្ឋារេបសិ។ រាជាបិ

អរេសាកាទាយំ តាយ យហាចិហារំ ការារេបត្តា សត្ថិសហស្សាតំ កិក្លតំ តិច្ចកត្តំ បដ្ឋរេបសិ។ សកលជម្ពុទីរេប ចតុរាសីតិយា តករសហរេស្សសុ

ចតុរាសីតិចិហារសហស្សាតិ ការារេបសិ។ រោតត ចុត្តំ។

១១។

ចណ្ឌាលចាដិំឆោវេនត,

ខារេតា ចណ្ឌាលកាយេក;

បត្តាត្វេយាឆភា បរិកា,

អាវេស េសា [អវេសេសា ត្ថតិបិកត្វូធិ] ហិ អភាយេចាតិ៑

អឃំ តិំេព្រាឆេត្ចូទេស្ស ពឆាភេឃា៑

យឆ្ការឃេកា បត ចាលិខោ េឆចេលិពេតា ចចិត្វា ប្ុប្យប្ុេទ ទាឌត្យេល ្ថប្បខ្ជិត្វា បិឃខាេសា ភាយ ត្យាេទា ហ្វត្វា ល្ឍ្តំ ្គស្សាេបត្វា

សពលខូឡឹេប ឲពទខ្លុំ អពាសិ៑ ពធិ៑

ចិត្តុសាទទាឌស្ស ឲពសតប្ុត្តា អេហ្សំ៑ េត សេត្តូ អេសាេកា អត្តភា សខ្ជិ ឲពយាតិពំ តិស្សក្យាទំ ឆេបត្វា ឈាេតសិ៑ ឈាេតេត្តា

ចត្តាទិ ចស្សាតិ អតកិសិេត្តាច ទខ្ញុំ ពាេទត្វា ចត្យត្តុ ចស្សាតំ អច្វេឃភ តឆាពតស្ស បទិតិត្តាឍេតា ខ្វិត្តុ ចស្សបតតំ ្ថបទិ អដ្ឋាេសេយ

ចេស្ស សពលខូឡឹេប ឲពទខ្លាកិេសពំ បិប្ុលិ៑ អឆ ពំ សពលខូឡឹេប ចត្យទាឃិតិភពេសហេស្ស ទាឌាេតា អាពត្វា ្ថបដ្ឋហិស្សត្តិ៑ តិល្លិ

្ថត្យតំ អត្យច្ឆចិកា តេឃា បិសាគា អេហ្សំ៑ ឲេកា យហាសប្យេកា , ឲេកា េយាទកឹេចា, ឲេកា យក្កេលិ ភាយ, េតស្ស

េភពភាងពសហស្សបទិច្វេតា បដិចសតិ៑ ឃាស្ស យឆ្អាបណ ឆេស្សសិ, សា អសត្តិ្យិត្តា ភាយ េឆចេត្ថុបទិកាកា ទាឌឆឹតា ហ្វត្វា

សដ្ឋិសហស្សាតំ ត្ថត្វិតំ េឌដ្ឋិកា ឆយ្វាេសាពេទត្លា អក្កយេហឹ អេហាសិ៑ អកិេសកាភត្តូទំ តស្ស ត្ថយា ទាឌិខ្លិេឃា អាពតា, បឆចិឃា ច

េហដ្ឋា េឃាឌភប្យយាេឍ អាឍា បចត្តតិ៑ តឆា ្ថបទិ អាពាេស៑ អេភាតត្តុឆហេតា អដ្ឋហិ ពាេឌហិ េសាត្យអសបរិតឹយឈេង ឌិចេស

ឌិចេស េឆចតា អាហទត្តិ៑ ឃេតា សាសេភ ្ថប្យត្តុសេខ្លា ហ្វត្វា អដ្ឋឈេង កិក្ខុសឈ្ឈស្ស អឆាសិ៑ ឆេត្វ ឈេង សដ្ឋិយត្តាតំ តេបិងពកិក្ខុតំ ឆេត្វ

ឈេង អក្កយេហសិឃា អសត្តិ្យិត្តាឃ៑ ចត្តាេទា ឈេង អត្តភា បទិក្ស្វិត្វ េឆចតា [េឆចតាឲធំ ត្ថតិសត្តូត្វ], ឲច ហិយចត្តុេតា

ភាពលតាឆត្តកដ្ឋិ សិតិខ្លិ យុក្យព ទសចត្តុ ឌិចេស ឌិចេស អាហទត្តិ, េតភ េទត្លា ច យេហសិឃា ច េសាត្យអសត្តុ ភាងពសហស្សាភត្វា

សដ្ឋិយត្តាភត្វា កិក្ខុសហស្សាតំ េឆចសិពំ ឆត្តុេបិលាពិត្វិ តិប្យខ្ជូតិ៑ េឆចសិពេយចស្ស េឆចតា អពភាយលពំ អពឆហឹងពំ ស្ថចល្លូចល្លូត្វា

ពត្តុទសសយត្តុ អឃ្លុបក្កិ អាហទត្តិ៑ លឌ្ឍត្តុឆហេតា បត្វាចល្លិ តិចាសភបិទ្យបតំ បឹតពចល្លិ ហត្វប្យឆ្ឋាភពបដំ [ហត្វប្យឆ្ឋភពបដ្ឋំ ត្ថតិសត្តូត្វ]

ឌិត្តូត្វា បិតំ អាហទត្តិ៑ េឆចសិពេយចស្ស អត្យេលបភពត្ថិ បិទ្យបតត្វាឃ អស្យត្តុយឃិពំ ស្យយតប្យប្យបដំ យហាេទហត្វា អត្វាតំ ភាពកចេភេតា

ភាពទាឌាេភា អាហទត្តិ៑ លឌ្ឍត្តុឆហេតាេឃច ្ថដ្ឋិតស្ស សាលិេភា ភចចាហសហស្សតិ ឌិចេស ឌិចេស ស្យចា អាហទត្តិ៑ េត ឃ្ញសិកា

តិត្វូសកាតិ ពេទាត្តិ៑ ឲេកាបិ លល្លូតល្វូេលិ ភាេហាសិ៑ េទត្លា សត្វដ្ឋាេភស្យ អឃេយច តល្វូេលិ បទិេភាពំ ពត្ថតិ៑ យឆ្យពក្កិកា យឆ្យំ

ពេទាត្តិ៑ ពយ្វាទសាលិស្ស អត្ថា ត្យដំ បហទត្តិ៑ ពទឌឹពសត្យឍា អាពត្វា យឆ្យទស្សទំ ចិត្យេឌត្តា េទត្លា ខាលិពយ្វំ ពេទាត្តិ៑ ត្ថយាហិ ត្ថខ្លិហិ

នយត្ថាគតោ រាជា ឯកឌិចនំ សុចណ្ណសង្ខលិកពទ្ធំ ពេសេត្វា ចតុត្ថំ ពុទ្ធាតំ អធិកតរូបសម្បត្តិំ កញ្ញំ ឃរុំ មហាកាលតាករាជាតំ អាគមិត្វា សេតច្ឆត្តស្ស ហេដ្ឋា មហារហេ បល្លង្កេ តិសីទាបេត្វា អនេកសត ចណ្ណេហិ ឌលឌលឌបុប្បេហិ សុចណ្ណបុប្បេហិ ច បូជំ កត្វា សដ្ឋា លង្ការបតិមណ្ឌិតេហិ សោឡសហិ តាដកសហស្សេហិ សមត្ថេតា បរិក្ខិបិត្វា អតត្ថជាលាស្ស តាច មេ សង្ខមុចរង្គចត្ថិតោ សមុាសមុឌ្ធស្ស [សមុាសមុឌ្ធស្សបំ ឌ្ពតិសព្ទត្ត] ទូបំ ឌ្ពមេសំ អក្គិតំ អាបាធំ ករោហីតិ ចត្វា ទេត តិម្មិតំ សកលសរីរេ ចិប្បកិណ្ណបុព្ណាប្បការចតិឌ្ឋត្តាសីតិ អត្ថញ្ញន្តបតិមណ្ឌិត ឌ្ឋត្តិស មហាបុរិសលក្ខណ សម្បីរិកតាឃ ចិកចកមលុប្បលបុណ្ឌរីកបតិមណ្ឌិតមិច សលិលតលំ តារាគណរំសិឌាលចិសរចិប្បុរិតសោភាសមុជ្ជលមិច កកតតលំ តិលបីតលោហិតា ឌីទេកនំ ចិចិត្តចណ្ណរំសិចិតឌ្ឋញ្ញាមប្បភាបរិក្ខេបចិលាសិតាឃ សញ្ញាប្បភាត្ថុរាភិក្ខឆត្តុចិជ្ជុលតាបរិក្ខិត្តមិច កណកគិរិសិខរំ តាតាចិរាគចិមលកេតុមាលាសមុជ្ជលិតចារុមត្តកសោភតំ តឃតសាឃតមិច ច ព្រហ្មទេចមត្ថុជតាគឃក្ខកណាតំ ឌ្ឋម្ពរូបំ បស្សេត្វា សត្តឌិចសាតិ អក្គិបូជំ តាម អការសិ។ រាជា កិរ អភិសេកំ បាប្បុណិត្វា តីណិមេច សំចច្ឆរាតិ ជាតិហិរកបាសណ្ឌំ បរិកណ្ហិចត្តុទ្ធេ សំចច្ឆរេ ឌុឌ្ធសាសតេ បសីទិ, តស្ស បត បិតា ចិត្តុសារោ ព្រហ្មណកទត្តា អទោហាសិ។ សោ ព្រហ្មណាតត្តា ព្រហ្មណជាតិបាសណ្ឌាតំ បណ្ឌរង្គបរិព្ពាជកាឌិត្តា សដ្ឋិសហស្សមត្តាតំ តិច្ចភត្តំ បដ្ឋបេសិ។ អសោកោបិ បិតរា បចត្តិតំ ឌាតំ អត្តតោ អតេត្តាបុរេ [អតេត្តបុរេ ឌ្ពតិសព្ទត្ត] តថេច ឌទមាតោ ឯកឌិចសំ សីហបញ្ជរេ ឋិតោ តេ ឧបសមបរិពាហិរេន អាចារេន ភុញ្ជមានេ អសំយតិន្ទ្រិយេ អចិតីតិតរិយាបថេ ឌិស្វា ចិតេត្តសិ, ព្រាឌិសំ ឌាតំ ឧបបរិក្ខិត្វា យុត្តដ្ឋានេ ឌាតុំ ចដ្ដតីតិ។ ឯចំ ចិតេត្វា អមច្ចេ អាហ, គច្ឆថ ភណេ អត្តតោ អត្តតោ សាធុសម្មតេ សមណព្រាហ្មណេ អតេត្តាបុរំ អភិហរថ ឌាតំ ឌស្សាមីតិ, អមច្ចា សាធុ ទេចាតិ រញ្ញោ បដិស្សុត្វា តេ តេ បណ្ឌរង្គបរិព្ពាជកា ជីចក តិគណ្ឋាឌយោ អាតេត្វា ឌ្ពមេ មហារាជ អម្ហាកំ អរហត្តោតិ អាហំសុ, អថ រាជា អតេត្តាបុរេ ឧច្ចាចចាតិ អាសតាតិ បញ្ញាបេត្វា អាគច្ឆន្តូតិ ចត្វា អាកតាកតេ អាហ អត្តតោ អត្តរូបេ អាសតេ តិសីឌថាតិ, ឯកច្ចេ ភទ្ទបីឋកេសុ ឯកច្ចេ ផលកបីឋកេសុ តិសីឌិំសុ, តំ ឌិស្វា រាជា តត្ថិ ឯតេសំ អតេត្តា សារោតិ ញត្វា តេសំ អត្តរូបំ ខាឌតីយភោជតីយំ ឌត្វា ឧយ្យោជេសិ។ ឯចំ គច្ឆន្តេ កាលេ ឯកឌិចសំ សីហបញ្ជរេ ឋិតោ តិគ្រោធសាមណេរំ ឌិស្វា តស្មិំ ករេតត បសាឌេត ឌ្ពុទ្ធសាសតេ បសតេ្កា សដ្ឋិសហស្សមត្តេ បាសណ្ឌិមេ អបតេត្វា សដ្ឋិសហស្សមត្តេ ភិក្ខូ តេតាជេត្តា ឌ្ពុទ្ធសាសតេ បសីទិត្វា អសោការាមំ ការេត្វា តត្ថ តេ ចសាបេត្តា ឯកឌិចសំ អសោការាមេ សដ្ឋិសហស្សភិក្ខូតំ ឌាតំ ឌត្វា តេសំ មជ្ឈេតិសជ្ជ សង្ឃំ ចតូហិ បច្ចមេហិ បចារេត្វា ឌ្ពុមំ បញ្ហាបុច្ឆិ, ភន្តេ ភគចតា ឌេសិតធម្មោ តាម កិត្តកោ ហោតីតិ, មហារាជ ភគ អង្គាតិ, ខន្ធតោ ចតុរាសីតិធម្មក្ខន្ធសហស្សាតីតិ។ រាជា ធម្មេ បសីឌិត្វា ឯកេកំ ធម្មក្ខន្ធំ ឯកេកចិហារេត បូជេស្សាមីតិ ឯកឌិចសមេច ឆន្នចុតិកោដិធនំ ចិស្សជ្ជេត្វា អមច្ចេ អាណាបេសិ, ឯកមេកស្មិំ តគរេ ឯកមេកំ ចិហារំ ការេន្តា ចតុរាសីតិយា តគរសហស្សេសុ ចតុរាសីតិចិហារសហស្សាតិ ការាបេថាតិ, សយញ្ច អសោការាមេ អសោកមហាចិហារត្ថាយ [សយំច អសោកមហាចិហារត្ថាយ ឌ្ពតិបិកត្ថុតិ] កម្មំ បដ្ឋបេសិ, សង្ឃោ ឌ្ពន្ទគុត្តត្ថេរំ តាម មហិទ្ធិកំ មហានុភាចំ ខីណាសចំ តចកម្មាធិដ្ឋាយកំ អឌាសិ, ថេរោ យំ យំ ត តិដ្ឋាតិ, តំ តំ អត្តតោ អានុភាចេត តិដ្ឋាបេសិ, ឯចំបិ តីហិ សំចច្ឆរេហិ ចិហារកម្មំ តិដ្ឋាបេសិ, ឯកឌិចសមេច សព្ពតគរេហិ បណ្ណាតិ អាគមិំសុ, អមច្ចា រញ្ញោ អារោចេសុំ តិដ្ឋិតាតិ ទេច ចតុរាសីតិមហាចិហារសហស្សាតីតិ។ អថ រាជា ភិក្ខុសង្ឃំ ឧបសង្កមិត្វា ភន្តេ មយា ចតុរាសីតិចិហារសហស្សាតិ ការិតាតិ, ធាតុយោ កុតោ លច្ឆាមីតិ បុច្ឆិ, មហារាជ ធាតុតិធាតំ តាម អត្ថីតិ សុណោម, ត បត បញ្ញាយតិ អសុកដ្ឋានេតិ។ រាជា រាជគេហ ចេតិយំ ភិន្ទាបេត្វា ធាតុំ អបស្សន្តោ បដិបាកតិកំ ការាបេត្វា ភិក្ខុភិក្ខុណិយោ ឧបាសកោបាសិកាយោតិ ចតស្សោ បរិសា គហេត្វា វេសាលិំ

កតោ៎ តត្រាបិ អលកិត្វា កបិលចត្ថុំ កតោ, តត្រាបិ អលកិត្វា រាយកាយំ កតោ, រាយកាយេ ភាកា ចេតិយំ កិត្តិតំ ភាគំស្វ៎ ចេតិយេ
តិបតិតក្យដ្ឋាលេ ពណ្ណាចណ្ឌំ ហោតិ, ឧចំ តត្រាបិ អលកិត្វា អល្លកប្បំ បិចំ ក្យសិភាទំតិ សព្ពចេតិយានិ កិត្តិត្វា ឆាតុំ អលកិត្វា
បជិបិលកតិកានិ កត្វា រាជកហំ កត្វា ចតស្សា បរិសា សត្ថុបិតាបេត្វា អត្ថិ កោតថិ ស្ញតបុត្តំ អស្ញកដ្ឋានេ ឆាតុតិឆាត់តិ បុច្ឆិ៎ តទត្ថកោ
ឌឹរំចស្ស បតិកោ ចេធរា អស្ញកដ្ឋានេ ឆាតុតិឆាត់តិ ភ ជាភាមិ, យឃិ្យបភ បិតាមហត្ថេរា យមិ សត្តចស្សិកាលេ យាលិចន្ទោជកំ
កាហាបេត្វា ឧហិ សាយណោរ អស្ញកក្ខត្ថុរ បិសាណច្ឆុរបិ អត្ថិ៎ តត្ថ កន្ឋាយាតិ កត្វា ប្ញុជេត្វា ព្ពុយំ ឆាត់ ដ្ឋបឆាទេត្វំ ចដ្ឋតិ
សាយណោរាតិ អាហ៎ អហំ ឧតយេច ជាភាមិ យហារាជាតិ អាហ៎ រាជា ឧតចេច ឆាត់តិ ចត្វា កន្ឋ ហរាបេត្វា បិសាណច្ឆុបំ ប៉ិស៊ុច
អបនេត្វា ហេដ្ឋា ស្ញឆាក្ញមិ អដ្ឋស, តតោ ស្ញឆា ច ព្ពុដ្ឋកាយោ ច ហរាបេត្វា អត្ញបុព្ពេភ បរិចេលំ ឌ្ឋរុឃ្យាសត្តរតភចាលិកំ អសិហត្ថានិ
ច កដ្ឋរុបកានិ សម្យរិចត្តត្តានិ អដ្ឋស, សោ យក្ខុងាសកោ បកោ្កសាបេត្វា ពាលិកម្មំ ការាបេត្វាបិ ភេច អត្ថិ បស្សន្តោ ចេចតា
ភមស្សមាភោ អហំ ព្ពុយា ឆាតុយោ កហេត្វា ចតុរាសីតិចិហារសហស្សេ តិងហិត្វា សក្កាទំ ករោមិ៎ យា យេ ចេចតា អត្តរាយំ ករោត្តូតិ
អាហ, សក្កោ ចេចរាជា ចារិកំ ចរន្តោ តំ ជិស្វា ចិស្សកម្មំ អាយន្តេត្វា តាត អសោកធម្មរាជា ឆាតុយោ តីហរិស្សាមីតិ បរិចេលំ
ឌ្ឋតិណ្ណោ៎ កត្វា កដ្ឋរុបិតិ តីហរាបេហីតិ៎ សោ បញ្ចុលកកាយធារកចេសេភ កត្វា រខ្ញោ បុរតោ ឆត្ញកហត្ថោ ធត្វា ហារេមិ
យហារាជាតិ អាហ, ហរ តាតាតិ សរំ កហេត្វា សត្តិមិស្យឃច ចិន្ន្យ សព្ពំ ចិប្បកិរីយិត្ថ, អច រាជា អាចិញ្ចនេ [អចិញ្ចិនេ ព្ពុតិបិកត្ថចិ]
ពាន្ទក្យញ្ចិកមុដ្ឋិកំ កល្យាមហិក្កត្ថិ បស្សិត្វា អតាកេត ងញ្ញដ្ឋរាជាតោ ព្ពុយំ យហិ កហេត្វា ឆាតុត់ សក្កាទំ ករោត្តូតិ បណ្ណេ អក្ខរានិ ជិស្វា
កញ្ចិញ្ញា យាជិសាត់ បភ រាជ្ញត់ [រាជាត់ ព្ពុតិសព្ពត្ថ] ងញ្ញដ្ឋរាជាតិ ចត្វា អយ្ញត្តិតិ បុភប្បុត់ ឈដេត្វា ន្ឋាទំ ចិចរិត្វា អន្តោកហំ បចិដ្ឋោ
អដ្ឋារសចស្សាធិកាត់ ន្ឋិត្ត ចស្សសតាត់ ដ្ឋបរិ អាពោបិតឌឹបិ តចេច បជ្ជលត្តិ, តីលុប្បលបុប្បានិ តំលលំយេច អាហរិត្វា អាពោបិតានិ
ចិយ បុប្បសន្តោរា តំ លលំ សន្តតា ចិយ កន្ទា តំ មុហុត្តំ បិសិត្វា ធបិតា ចិយ អហេសុំ៎ រាជា ស្ញុចណ្ណបដ្ឋិ កហេត្វា អតាកេត
បិយងាសោ ភាយ ក្យមាទេរា លត្តំ ដ្ឋស្សាបេត្វា អសោកោ ភាយ ធម្មរាជា កចិស្សតិ, សោ ព្ពុយា ឆាតុយោ ចិត្ថារិតា ករិស្សតីតិ ចាចេត្វា
ឌិដ្ឋោហំ អយ្យេភ យហាកស្សបត្ថេរេភាតិ ចត្វា ចាមហត្ថំ អាក្យជិត្វា ងក្ខិណហត្ថេភ អប្បោដេសិ៎ សោ តស្មិំ ធាភេ
បរិចរលកឆាតុមត្តមេច ធបេត្វា សេសឆាតុយោ សព្ពា កហេត្វា ឆាតុឃរំ បុព្ពេ បិហិតភយេនេច បិងហិត្វា សព្ពា យថា
បកតិយានេច ការេត្វា ដ្ឋបរិបិសាណចេតិយំ បតិដ្ឋាបេត្វា ចតុរាសីតិយា ចិហារសហស្សេស្ញ ឆាតុយោ បតិដ្ឋាបេសិ៎ អថេកឌិចសំ
រាជា ចិហារំ កត្វា កិក្ខុសំឃំ ចន្ទិត្វា ឯកមន្តំ តិសិន្នោ យជិ កន្តេ លត្តុតិកោដិធនំ ចិស្សជ្ជេត្វា
ចតុរាសីតិចិហារសហស្សានិ សចេតិយានិ ការាបេត្វាបិ អហំ ភ ងាយាទោ៎ អញ្ញោ កោ ងាយាទោតិ, បច្ចយងាយកោ ភាម ត្វំ
យហារាជ, យោ បភ អត្តតោ បុត្តញ្ចា ធីតរញ្ចា បព្ពាជេតិ, អយំ សាសនេ ងាយាទោ ភាមាតិ ឧចំ ចុត្តេ អសោកោ រាជា សាសនេ
ងាយាធភាចំ បត្ថយមាភោ អចិទូរេ ជិតំ យហិន្ទកុមារំ ជិស្វា សក្ខិស្សសិ តាត ត្វំ បព្ពជិតុំតិ អាហ៎ កុមារោ បកតិយា បព្ពជិតុកាមោ
រខ្ញោ ចចត់ ស្ញត្វា អតិចិយ បិមោជ្ជជាតោ បព្ពជាមិ [បព្ពជ្ជាមិ ព្ពុតិសព្ពត្ថ] ចេច៎ មំ បព្ពាជេត្វា សាសនេ ងាយាទា ហោថាតិ
អាហ៎ តេភ ច សមយេភ រាជធីតា សំឃមិត្តាបិ តស្មិំ ធាភេ ជិតា ហោតិ៎ តំ ជិស្វា អាហ ត្វម្បិ អម្ម បព្ពជិត្វំ សក្ខិស្សសីតិ, សាធុ តាតាតិ
សម្បដិច្ឆិ៎ រាជា បុត្តាត់ មត់ លកិត្វា បហដ្ឋចិត្តោ កិក្ខុសំឃំ ដ្ឋបសង្កមិត្វា កន្តេ ព្ពុមេ ងារកេ បព្ពាជេត្វា មំ សាសនេ ងាយាទំ
ករោថាតិ៎ សង្ឃោ រខ្ញោ ចចត់ សម្បដិច្ឆិត្វា កុមារំ មោក្កលិបុត្តតិស្សត្ថេរេភ ដ្ឋបជ្ឈាយេភ យហាធចត្ថេរេភ អាចរិយេភ បព្ពាជេសិ
[បព្ពជ្ជាបេសិ ព្ពុតិសព្ពត្ថ]៎ មជ្ឈន្តិកត្ថេរេភ អាចរិយេភ ដ្ឋបសម្បាទេសិ, សោ ដ្ឋបសម្បទាមាលកេយេច សហ បដិសម្ភិទាហិ អរហត្តំ

ປິປຸຬີˋ ສຊ຺ຌຍິຕ຺ຕາຍປິ ຣາຊຘີຕາຍ ອາຈຣິຍານີ ອາຍຸປາລເຕ຺ຖຣີ ນາມ [ອຈາຣິຍາ ອາຍຸປາລເຕ຺ຖຣີນາມ ຂຕິສຏ຺ຏຕ຺ຕ]ˋ ຄປ຺ຎາຍາ
ຌປ຺ປິລເຕ຺ຖຣີ ນາມ ອເຫາສິˋ ຣາຊາ ປນ ອເນກາກາເຣນ ພຸທ຺ຘສາສນໍ ເສາເຠຕ຺ວາ ເມາຄ຺ຄລິປຸຕ຺ຕຕິສ຺ສເຕ຺ຖຣສ຺ສ ສຫາເຍນ [ສຫເຍ຺ຍນˋ
ສາຫາເຍ຺ຍນˋ ສາຫເຍ຺ຍນ ຂຕິປິກຕ຺ຖີ] ສຏ຺ຐິໍ ສຫສ຺ສມຕ຺ເຕ ທຸສ຺ສີເລ ຕິຕ຺ຖິເຍ ພຸທ຺ຘສາສນາ ອຸປ຺ປພ຺ພາເຊຕ຺ວາ ຕຕິຍສງ຺ຄີຕິໍ ກາຣາເປສິˋ ຕສ຺ມິໍ
ກິຣ ສມາຄເມ ຠິກ຺ຂຸຠິກ຺ຂຸນິເຍາ ກິຕ຺ຕກາຕິ [ກິຕ຺ຕກາຕີຕິ ຂຕິສຏ຺ຏຕ຺ຕ], ວຸຕ຺ຕໍ

໑໗ˋ

ຕສ຺ມິໍ ສມາຄເມ ອາສຸໍ, ອສີຕິຠິກ຺ຂຸເກາຏິເຍາ;

ອເຫສຸໍ ສຕສຫສ຺ສານິ, ເຕສຸ ຂີຓາສວາ ຍຕີˋ

໑໘ˋ

ນວຸຕິສຕສຫສ຺ສານິ, ອຫຸ ຠິກ຺ຂຸນິເຍາ ຕຫິໍ;

ຂີຓາສວາ ຠິກ຺ຂຸນິເຍາ, ສຫສ຺ສໍ ອາສຸ ຕາສຸ ຈາຕິˋ

ຄຸຈໍ ເສາ ອເສາເກາ ຘມ຺ມຣາຊາ ສກລຊມ຺ພຸທີເປ ອຄ຺ຄຣາຊາ ຫຸຕ຺ວາ ພຸທ຺ຘສາສເນ ເສາເຠນ຺ເຕາ ວິຫາສິˋ ອຍໍ ປເນຕ຺ຖ ສງ຺ເຂເປາ, ວິຕ຺ຖາເຣາ ປນ ມຫາວໍເສ ວຸເຕ຺ຕາຕິˋ ວຸຕ຺ຕໍ

໑໙ˋ

ສມ຺ມຸຓ຺ຓຕ຺ຕາ ອຍໍ ຕິເສ຺ສາ, ເຈຕນາເຍາ ຍທຸປເຍາ;

ສຏ຺ຐຸ ສຏ຺ຐກາ ສຏ຺ຐາ, ສມ຺ປຕ຺ຕິຍກິສມ຺ຂີຕີˋ

ຍຏ຺ຐິເຍາ ປນ ຈາລີເຊາ ອຕ຺ຕເນາ ປິຣຈາຂີເຈາເສນ ປຣສມຸເທ຺ທ ລທ຺ຘາມໍ ກີຕ຺ຕິຕ຺ຕິˋ ຕສ຺ສໍ ກຈາປຊິປິຊີ ເຈຊິຕຕ຺ຕາˋ ຕປ຺ປຫ຺ສີເປ ກິຣ
ມຸຊສີເຈາ ນາມ ຣາຊາ ສທ຺ຘິໍຈສ຺ສານິ ຣຊ຺ຊໍ ກາເຣສິ, ຕສ຺ສ ປຸຏ຺ຏປຏ຺ຏາຄຸເຓາເປຕາ ອຏ຺ຏາມຏ຺ຏາ ຫິເຕສິເນາ ຂສ ປຸຕ຺ຕາ ອເຫສຸໍˋ ເຕສຸ ຂ
ຘີຕເຣາˋ ສເຕ຺ຕ ເຕ ສມຄ຺ຄາ ສເມາທມາຕາ ຈສຕ຺ຕີˋ ອຈາປຣສ຺ມິໍ ສມເຍ ອມຊ຺ຌາ ມຸຊສີຈເຣຏ຺ຏາ ກາລກເຕ ເຂຈາຕໍປິມຕິສ຺ສກຸມາເຣ

អភិនិក្ខិាស្ស, អភិនេសកាសយកាលេយេចស្ស អនេភកាតិ អច្ឆរិយាតិ អនេហស៊ុំ តាតិ បកាសេត្តា យហាចំសកឆាចរិយា អាហំស៊ុ

១៣៊

ឥចាត់បិឃតិស្សោតិ, ចិស្សុតោ ភូតិយោ ឃុតោ;

តោឃុ [អនេហាសិយុដសីចស្ស, ឥសបុត្តេឃុបុញ្ញាចា ខ្ចតិកត្តូចិ] ភាឰឃុ សឡោឃុ, បុញ្ញាបញ្ញាឆិកោ អហុ៊

១៩៊

ឥចាត់បិឃតិស្សា សេ, ទាឌាសិ បិឰអច្ចយេ;

តស្សាភិសេកោត សយំ, ពាហ្វតច្ឆរិយាតហ្វ៊

១សិ៊

លក្ខាឌឹបយិស្សកលេ, តិឆយោ ទតភាតិច;

អនេត្តាធិតាតិ ហ្កក្តា, បឆចឹតលយារ្ហំ៊

១ប៉៊

លក្ខាឌឹបសឹបយិ្យកិត្តភាចា កតាតិ ច;

តព្រ ឌាតាតិ ច ឆលំ, ទតភាតិ សយារ្ហំ៊

១ដ៊

ឈាតបឡ្ហុតបាិចយិ្យតិស្សា ច ចេឡ្ហុយដ្តិយោ;

ជាតា រូបតោ ច, សមានា បរិមាណតោ។

១០។

តាសុ ឯកា លតាយដ្ឋិ, រជតានា តហិ លតា;

សុវណ្ណវណ្ណា រុចិរា; ទិស្សន្តេ តា មនោរមា។

១១។

ឯកា កុសុមយដ្ឋី ច; កុសុមានិ តហិំ បន;

នានានិ នានាវណ្ណានិ; ទិស្សន្តិ បុប្ផានិ ច។

១២។

ឯកា សកុណយដ្ឋី ច, តហិំ បក្ខិមិកា ពហូ;

នានា ច នានាវណ្ណា ច, សទីវាវិយ ទិស្សរេ។

១៣។

ហយកជរឆា យលក្យា, វលយក្កុលិវេណកា វេច;

កក្ឆផលិ បិកតិកា, ព្ពេច្ឆ តា អដ្ឋ ជាតិយា។

១៤។

មុត្តា សមុទ្ទា ឧគ្គន្ត្វា; តីរេ វដ្ដិ វិយដ្ឋិតា;

ទេវានំបិយតិស្សស្ស; សព្វំ បុញ្ញវិជម្ភិតា។

១៣។

ឥន្ទនីលំ វេឡុរិយំ, លោហិតង្កមណី ឥមេ;

រតនានិ បនេ តានិ, មុត្តា តា តាច យដ្ឋិយោ;

សត្តាហព្ភន្តរេយេវ, រញ្ញោ សន្តិកមាហរុំតិ។

តេន ច សមយេន ទេវានំបិយតិស្សមហារាជា ច អសោកោ ធម្មរាជា ច អទិដ្ឋសហាយា ហោន្តិ។ តស្មា សោ ឯតានិ រតនានិ ច អញ្ញានិ ពហូនិ ឧបាយនានិ មម សហាយស្ស ទេថាតិ ធម្មាសោកមហានរិន្ទស្ស បណ្ណាការត្ថាយ បេសេសិ។ សោបិ តំ ទិស្វា បសីទិត្វា បញ្ចរាជកកុធភណ្ឌានិ ច អញ្ញញ្ច ពហុបណ្ណាការញ្ច អភិសេកត្ថាយ បេសេសិ។ មយ្ហំ សហាយំ អភិសេកំ ករោតូតិ។ ន កេវលញ្ចេតំ អាមិសបណ្ណាការំ។ ឥមំ កិរ ធម្មបណ្ណាការម្បិ បេសេសិ។

១៤។

អហំ ពុទ្ធញ្ច ធម្មញ្ច; សង្ឃញ្ច សរណំ គតោ;

ឧបាសកត្តំ វេទេសឹ; សក្យបុត្តស្ស សាសនេ។

១៥។

ឥមេសុ តីសុ វត្ថុសុ; ឧត្តមេសុ នរុត្តម;

ចិត្តំ បសាទយិត្វាន, សទ្ធាយ សរណំ វជាតិ។

អយច្ចា បុត លក្ខយាកយ្ខ រាជាតំ អភិសិញ្ចិំសុ, តេត លោ បត សមយេត យោក្កលិបុត្តតិស្សត្ថេរោ ពត្ថ គុលោ អភាកេត សាសតំ សុប្បតិដ្ឋិតំ កចេយ្យាតិ ឋបបរិក្ខត្តោ បច្ចត្តិយេ សុប្បតិដ្ឋិតំ កឋិស្សតីតិ ញាត្វា តេ តេ ឆេទេ តត្ត តត្ត បេសេត្វា យហាយហិត្ថត្ថេទំ គត្វា តឡូបល្លិតឹបំ បសាកេហឹតិ តិឃោឌេសិ, សក្កោ ច កេចាតយិត្ថោ យហាយហិត្ថត្ថេទំ ឋបសំកយិត្វា កាលកតោ កេត្ត យុដសឹចោ រាជា៍ ត្តកាតិ កេចាតំបិឃតិស្សយហារាជា រដ្ឋំ ការេតិ៍ សយ្ខាសឡូគ្គេត ច តុយេ ព្យាកតា អភាកេត យហិគ្គោ ភាយ កិក្ខ តឡូបល្លិតឹបំ បសាកេស្សតីតិ៍ តស្មា តិហ លោ កេត្ត កាលោ ឌឹបចទេ កយភាឃ, អហម្បិ សហាឃោ កឋិស្សាមីតិ, ឆេរោ តស្ស ចចតំ សម្បដិច្ឆិត្វា អត្តសត្តយោ ចេតិឃបត្តតចិហារតោ ចេហាសំ ឋប្បតិត្វា អគុរាឩបុរស្ស បុរត្ថិមឌិសាឃ មិស្សកបត្តតេ បតិដ្ឋហិ, ត្តមំ ឲតរហិ ចេតិឃបត្តតោតិបិ សញ្ញាគត្តិ៍ តកា តឡូបល្លិមំ ឋស្សចឌិចសោ តោតិ, រាជា ឈាំ ករោឆាតិ អយច្ចេ អាឈារបត្វា ចត្តាឡព្រាសសហស្សបុរិសេហិ បរិចារិតោ ភារេយ្យាតិក្ខយិត្វា មិស្សកបត្តតំ បិឃាសិ មិរកចំ កឹឡត្តតុកាយោ៍ អឆ តស្មិំ បត្តតេ អឆិចត្វា ឲកា កេចតា រញ្ញោ ឆេទេ ឥស្សេស្សាមីតិ រោហិតមឹកចណ្ណេត អឆិឥ្វទេ តិឈបណ្ណាតិ ឈាឥយាភា ចិឃ ចរតិ, រាជា អឃុត្តិ ឥាតិ បយត្តិ ចិឌ្ឍិញ៉ុតិ ឌិឃំ បិឆេសិ, មិកោ អឡ្គត្តលយក្ខ កហេត្វា បលិឃិតុំ អារកិ, រាជា តំ អគុពាគ្គត្តោ អឡ្គត្តលយេច អភិរុហិ, មិកោបិ ឆេរាតំ អឆិឥ្វទេ អគ្គរឆាឃិ, យហិត្ថត្តេរា រាជាតំ អឆិឥ្វទេ អាកច្ឆត្ត មំឃេច រាជា បស្សតុ, មា ត្តតរេតិ អឆិដ្ឋហិត្វា តិស្ស តិស្ស ត្តតោ ឲហឹតិ អាហ, រាជា តំ សុត្វា ចិត្តេសិ៍ ត្តមស្មិំ តឡូបល្លិតឹបេ ជាតោ មំ តិស្សោតិ ភាមំ កហេត្វា អាលបិតុំ សយេត្វា ភាយ តត្តិ៍ អឃំ បត ឈិត្តកិត្តបដេឆរោ កណ្ឌកាសាច ចសតោ មំ ភាយតោ លបតិ, កោ គុលោ ឃំ កឋិស្សតិ យគុស្សោ អយគុស្សោ ចាតិ៍ ឆេរោ អាហ៍

១ប័៍

សយណា យឃំ យហារាជ, ឆឡូរាជស្ស សាចកា;

តចេច អគុកយ្យាឃ, ឌឡ្គឹបិ ត្តឆាកតាតិ៍

រាជា ឆឡូសោកតិរត្ថេត បេសិតសាសតាគុសារេត អគុស្សរយោតោ អឃ្យា គុលោ អាកតាតិ តាចចេច អាឃុឆំ តិក្ខបិត្វា ឲកយត្តិ តិសឹឌិ សយោឆតឹឃំ កឆំ កឆឃយាតោ សារលឹឃំ [សយោឆតឹឃំ-ត្តតិសត្តត្ត] កឆំ កុរុយាតោ៍ តស្មិំ តាតិបិ ចត្តាឡព្រាសបុរិសសហស្សាតិ អាកត្វា តំ បរិចារេសុំ, តកា ឆេរោ ត្តតរេបិ ឌតេ ឥស្សេសិ, រាជា ឌិស្វា ត្តយេ កកា អាកតាតិ បុច្ឆិ, យឃា សឌ្ធិំឃេច យហារាជាតិ៍ ត្តកាតិ បត ឌឡ្គឹបេ អញ្ញេបិ ឲចន្ទបិ សយណា សន្តិតិ៍ យហារាជ ឲតរហិ ឌឡ្គឹបេបិ កាសាចបជ្ជោរតោ ត្តសិចាតបដិចារតោ, តស្មិំ៍

១ដ័៍

តេចិជ្ជា ត្តទ្ធិប្បត្តា ច, ចេនតោបរិញ្ញាកោចិកា;

លីឡាវចា អវហន្តា, ពហុ ពុទ្ធស្ស សាធកាតិ។

រាជា តំ សុត្វា បសន្នោ អហោសិ, អថ ថេរោ វុឌ្ឍាបយាចិតោ តស្ស បញ្ញាចេតិយម្ហិ ឋត្វា ឥទ្ធិំ ទស្សេសិ សភរាមវេហិ សាធុការំ ការាបយមានោ។ ថេរោ ចុតោ។

១០។

បណ្ឌិតោតិ ចិន្តេត្វាន, កុសលកត្វុបសោបមំ;

សុត្តន្តំ ទេសយី ថេរោ, យតីបស្ស យហាយតិ [យតីយតី ឬតិបិដកចិន្តា]។

ទេសនាបរិយោសានេ សោ សទ្ធិំ ទេវេហិ ភរិយាហិ ចត្តាឡីសសហស្សេហិ សរណេសុ បតិដ្ឋហីតិ។ អថស្ស រាជា សេដ្ឋ កនិដ្ឋ យយ កេហេ កិត្តិ កណ្យាទាតិ ឃាចិត្វា កត្វា ភកវេដ្ឋា រាជគេហដ្ឋា អលង្ការិត្វា ថេរេ តិសីការេបត្វា បណីតេនាហារេន បរិចិសិត្វា អត្តឡអារេចិប្បរុទាហិ បដ្ឋាសទ៌តត្តីហិ សទ្ធិំ ឲកយត្តិ តិសីទិ។ អថ ថេរោ ឥលុវតេ ចស្ស ចស្សារេបសិ។ ពតោ ពា បដ្ឋាសទ៌តត្តិយោ សោតាបត្តិផលំ បិបុលិសុ។ ពតោ ហត្តិសាលាយំ សហស្សំ, ភត្តភចតេ សហស្សំតិ ឲចំ ទុតិយទិចសេ អដ្ឋទេឃ្សាតិ បិលាសហស្សាតិ សោតាបត្តិផលេ បតិដ្ឋាបេសិ។ តតិយទិចសេ អដ្ឋភចប្បយាលា បិលាសហស្សំតិ ឲចំ អនេកាសតានំ អនេកាសហស្សានំ អនេកាសត សហស្សានំ ឥលុវា យតំ បិរេយសិ។ ទុត្តចិរា

១១។

យហាយហិត្តវុទិយោ, លក្ខារេចហាសយញ្ញកោ;

នេវាឥនេឃ្សុឡេ កាសិ, ចិកានំ ឥលុវទិសិតា។

១២។

យហាយហិត្តចន្ទោ សោ, លក្ខារេចហាសយញ្ញកោ;

នេវាឥសិ ឥលុវទិសីហិ, ទេចនេឃ្សកុយុតាកេរ។

១១៍

យហាយហិត្ថ្លេយេឈា េឃា, ចឃ្សៀ ឆយ្ឈ្យចុ្ជិ ឃា;

សាឆ្ងត៌ ចិត្តពឹេឌស្ង, ឌេតសិ ក្សលក្ក្សេទតិ៍

អឆ រាឌា ស្ងយតសាយេលាេទត ឆយ្ខាេសាកស្ស ហត្ថេតា សយ្ខាសយ្ឋ្ឍបរិក្សត្តបត្តប្ងទឆាត្សេយា ច សក្កស្ស សត្តិកា ឥក្ខិលាក្ខកឆាតំ្សច អាហទារេបត្វា [អាហារិត្វា-ត្ថតិសត្ថត្ថ] េចតិឃបត្ថេត ឆ្ងបំ អាឌិកត្វា សកលលក្ខាឌឹេប េឃាឌេត េឃាឌេត ឆ្ងបិតិ កាេទត្វា ឥក្ខិលាកឆាតំ្ស តិឥហិត្វា ឆ្ងបិរាយឆ្ងបញ្ញា បតិដ្ឋាេបសិ៍ អឆ សជ្ឈយិត្តាឃ េឆទិឃា អាតឹតំ ឌឃយហាេពលិេតា ឥក្ខិលាយហាសាល់ បតិដ្ឋាេបត្វា ប្ងឌំ កាេទសិ៍ សេត្ថា បេតត្ថ កឆាចិត្ថេទា យហាចំសេតា េចឌិតេត្ថា៍

១២៍

ប៊ិរចាឌិកេឆាេសត, ឌាេតចំ បេសាគេទ;

បត្តាត្សេយាឥតា ឲចំ, លក្ខាឃំ អាសិ ត្ថស្សេទា៍

១៣៍

ប៊ិបយ្យិ ឲចំ ឋលតឹតិ យត្វា,

ពាត្វាត ប្សត្ថាស្ស ឋលំ ត្ថឥត្តិ;

េកា េឃាតិេសា ក្សត្ថឆ ប្សត្ថាកេយ្ខ,

គត្វាត េឃ ឃត្ថ ត េសាចឃត្តិតិ៍

េតកាតិកយឆ្សចាលិឌកាត៌ ចត្ថ្ស អដ្ឋយំ៍

១៨។ ពោធិរាជធីតុយា [ពោធិរាជធីតាយ ញាតិវត្ថុ] វត្ថុម្ហិ អយមានុបុព្វិកថា

ឯកទតិ បរិក្ខិត្តេ លក្ខាយំ សាសនេ សុប្បតិដ្ឋិតេ តត្ថ ហកុរេញ្ញាតិ ឲ្យកោ គាមោ អហោសិ, តតេ្ថកា ទារិកា គាមទារិកាហិ សទ្ធិំ តត្ថ តត្ថ កីឡអន្តី វិហរតិ, តទា គាមសមីបេ មហាសោព្ភោ ហោតិ។ តតេ្ថកោ មហុត្តរុក្ខោ សព្ពទា បិញ្ញត្តបុប្ផោច តិដ្ឋតិ។ មនុស្សា ពុទ្ធបូជត្ថំ បុប្ផានិ វិចិនន្តា សោព្ភំ ឱតរិត្វា រុក្ខមារុយ្ហ បុប្ផានិ វិចិនន្តិ, កុមារិកា តេ ទិស្វា មនុស្សា សុខេន គន្ត្វា បុប្ផានិ វិចិនន្តូតិ ឯកំ សុក្ខបិលិក្ខទណ្ឌកំ អាហរិត្វា សេតុំ កត្វា ឋបេសិ, តតោ បដ្ឋាយ មនុស្សា សេតុនា គន្ត្វា បុប្ផានិ វិចិនន្តិ។ អថ សា តតោ ចុតា តត្ថេវ កុសលកម្មេន ជម្ពុទីបេ បាដលិបុត្តនគរេ សោមទត្តរញ្ញោ ធីតា ហុត្វា និព្ពត្តិ, វុត្តមត្តវិលាសា ទេវច្ឆរបដិភាគា អហោសិ។ មាតាបិតរោ បនស្សា ពោធិរាជកុមារិកាតិ នាមមកំសុ។ បុព្ពេ កតសេតុអានុភាវេន តស្សា សុចិរេកោ ភាវេកោ អាកាសគាមី សិន្ធវបោតកោ និព្ពត្តិ។ រាជធីតុយា បន បិតា ពុទ្ធមាមកោ ធម្មមាមកោ សង្ឃមាមកោ ហុត្វា មហន្តំ បុញ្ញំ បសវន្តោ សិន្ធវបោតកំ ទិស្វា បុញ្ញករណស្ស មេ សហាយោ លទ្ធោតិ តុដ្ឋមានសោ អស្សំ អភិរុហិត្វា ទិវសស្ស តិក្ខត្តុំ គន្ត្វា មហាពោធិំ វន្ទតិ។ រាជធីតា តំ ទិស្វា បិតុសន្តិកំ គន្ត្វា អភិណ្ហំ តាត កុហិំ គច្ឆសីតិ បុច្ឆិ។ រាជា ន កិញ្ចិ កថេសិ, អថ សា បុនប្បុនំ បិតរំ និពន្ធិត្វា បុច្ឆិ។ តតោ រាជា តស្សាបិ កថេន្តោ ឥមំ គាថមាហ។

១។

អយ្យកំ ឯកទា បុព្វេ, ពុទ្ធេរេត្តា ទសបារមី;

អទាសិ សិរសត្តក្លិ, យំសំ ខិចិតមេវ ច។

២។

បុត្តទារេ ច រជ្ជេ ច, ចត្វា [ទត្វា ញាតិបិកត្វិ] បិរមិមត្វកំ;

អនប្បកប្បកោដីនំ, ទេវេបត្វា កបិលវ្ហយេ។

៣។

សក្ករាជកុលេ ជាតោ, លោកេ អប្បដិបុគ្គលោ;

សព្យត្តចក្កចត្តិត្តំ, បហត្ថ្វាន ភទាឆិបោ៍

៣៍

ឌិស្វា តិយិទេត្ត ចត្យទោ, តិក្លូឡ អកិតិក្លូយំ;

ទេតាឆិម្ហូលយុបិកយ្ហូ, តិសិទេត្ត ចឌិទាសភោ៍

៤៍

សហស្សាតាំហ្យ យាទេបត្វា, ភាភាឃ្យឆសយាក្យល៌ [ភាភាចុឆសយាក្យល៌-ខ្ពតិសន្តត្វ];

យហាកឹតិកទំ ទេចសំ, កាញអបន្តួតសាឌិសំ៍

៥៍

យាទេបត្វាន សយាទ្យឃ្យា ពិទិទេយពលចាទណំ;

យាទទេសតំ សយាទេភត្វា, អាកាតំ យកទន្តូឌិ៍

៦៍

បិទយិតាតាទេលភ តំ, យាទទេសតំ បលិបិឃ;

ឃត្វាឃឹទេភា កិទេលសាទិ, សហស្សំ ឈាតឃឹ ឌិទេភា៍

៧៍

ភឃតំ ឃុឌលទេសទេកហិ, សត្តាហំ ឌិភទេសចិតំ;

បូជិតំ ទេវព្រហ្មេហិ, សិទ្ធោរគនរាទិហិ;

វន្ទិតំ ជយពោធិតំ, គណ្ហាមិ សតតំ អហំ។

៩។

រូបវតិ នាម កញ្ញា, យោ តទា ពោធិបាទបំ;

គន្ធទីបបុប្ផាទិ, នានាបូជាហិ សាធុកំ។

១០។

ស តទា និរាមយោ ហោតិ, បច្ឆតោ ច បុរតោ ច;

បូជិតោ យាតិតោ ហោតិ, ទីឃាយុ ពលវា សុខី។

១១។

តន្តំ បត្ថយន្តេន, អត្តកាយេន ជន្តុនា;

រូបវតីយំ សន្ធាយ, និច្ចំ តំ ពោធិបាទបំតិ។

តំ សុត្វា កុមារិកា បីតិយា ផុដសរីរា បិតរំ វន្ទិត្វា អហម្បិ តាត គណ្ហាមីតិ អាហ។ រាជា បនស្សា រូបច្ឆវិយេន កមនំ ន ញត្វិ។ តតោ សា យាវតតិយំ បិតរំ យាចិត្វា រញ្ញា អនុញ្ញាតា។ តតោ បដ្ឋាយ បិតរា សទ្ធិំ និច្ចមារុយ្ហពោធិំ វន្ទិតុំ សតតំ គណ្ហតិ។ អថាបរភាគេ រាជា មរណមញ្ចេ និបន្នោ ជិវិតក្ខយំ បត្វា មេ ធីតា វន្ទិត្វា ពោធិរុក្ខំ បដ្ឋាតិ គណ្ហតិ, ឧតិស្សា អនាគតេ ឃរកិច្ចំ ករំ រូបសម្បត្តិ តតោ រូបសម្បត្តិ។ តត្ថ មេ កិំ ការណន្តិ។ តតោ និន្ទិំ បរិក្ខារមេបត្វា តស្ស កណ្ណមូលេ មន្តេន្តា ឧបយាហ, តាត មម ធីតា អភិណ្ហញ្ច សហាយំ គត្វា ពោធិំ វន្ទិតុំ គណ្ហតិ។ តត្តស្សា ឃរកិច្ចំ ករំ ករេចយ្យំ។ តំ ភព្វតិរូបំ។ តត្ត កមភាគមេភ មម ធីតរំ វរេក្ខយ្យាសីតិ តស្ស ធីតរំ បដិបាទេត្វា កាលមកាសិ។ តតោ រាជធីតា បិតុសរីរកិច្ចំ ការេត្វា ជីវមស្ស តិក្ខត្តុំ អស្សមកិរុយ្យាពោធិំ រូបដ្ឋាតិ គណ្ហតិ។ មត្តស្សា បនស្សា រូបសម្បត្តិ

ຊິວ຺ຫາ ວິວິຘຍາຕນາ ຣາຊາຣຫໍ ຈຕ ໂຕ ຂາທໍ ປັຓ຺ຓາກາຣໍ ຊິວ຺ຫໍ. ກັຕ຺ວາ ຣັຎ຺ໂຎ ອາຈິກ຺ຂິສ຺ສາມິ. ອເປຈ ຕາຍ ຣາຊາ ໂສ ກິຎ຺ຈິ ໂຕ ເຄເຊຍ຺ຍາຕິ

ຈິເຕ຺ວາ ຣັຎ຺ໂຎ ສຕ຺ຕິກໍ ກັຕ຺ວາ ຈຕ຺ຸວາ ຊີວາ ໂທຈຍາຫໍສຸ.

໑໖.

ເຕາຊີຍຕ຺ວາ ສຍາກໂຍ, ອກິຍ຺ຍາຕ຺ຸຊຍາຕສາ;

ຈຕ຺ຕີ ຍາຕິ ກເຣຎ຺ຎກາ, ຈິຕ຺ຕຈ ສິຣິຍາ ຊລິ.

໑໗.

ສີລເຕຍ຺ວິລ຺ລກາຣາ ສາ, ຈິສາລິໂຍຕເລໄຈຕາ;

ເສາຓ຺ຓເທາລິໂກສຈຓາ, ສາຍາ ສຸກປເຍາຄຣາ.

໑໘.

ສຕຣໍສີຫິ ສຍິສ຺ສ, ສຍ຺ຍາຍ຺ຍຄສຍາຄຣາ;

ຕ຺ຸກຕາສາ ສີລກຍຸ, ຫາສກາສາ ຍໂຕຣຍາ.

໑໙.

ຖຸາຊິສໍ ໂຕ ມຫາຣາຊາ [ມຫາຣາຊຊິນ຺ທປຸຕ຺ຕ ຂຕິປິກຕ຺ວຈິ], ຊິນ຺ທປຸຕ຺ຕໍ ຄຸຄາຈຕໍ;

ໂທຫິ ຕສ຺ສາ ສິຣີ ເຄຈ, ເຕາຊີຍຕ຺ວຍິຖຸກ຺ລສີຕິ.

ຕໍ ສຸຕ຺ວາ ຣາຊາ ສຈຓສໍສເກ຺ຕຈ ຕາຍ ປຊິຕານ຺ທຈິເຕ຺ວາ ຈຕຸຣຕ຺ຕິຕິເສຕໍ ກເຫຕ຺ວາ ຣາຊສີຕຣໍ ເຕາລິຈຕ຺ຕຕ຺ວາຍ ອາກຕກາເລ

ຕາຫິປິກາເຣ ເສຕໍ ປຣິກ຺ລປິເປຕ຺ວາ ກຓ຺ຖຈຕຕ຺ຕິ ຍຕຸເສ຺ສ ຕິເຍາເຊສິ. ຕເຕາ ເສຕາປິ ຕໍ ກຫຓສຊ຺ຊາ ອຕ຺ຖາສິ. ຣາຊສີຕາ ເຕ ຊິວ຺ຫາ ສີລໍ

និក្ខិចិ ឧបសង្កមិត្វា តស្ស បិដ្ឋិយំ តិសិត្វា បលិព្វយា សញ្ញំ អកាសិ។ សោ តំ គហេត្វា ចោរេន អាកាសំ បក្ខន្ទិ។ សា បន ឥត្ថិសិត្ថការេន អស្សស្ស ចេវ សត្ថុទេវស្សសក្កាភិត្តិ អស្សបិដ្ឋិតោ បតិតសិ។ សិត្ថុចោ រាជនិវេសនំ បវិសិតំ ជិត្វា រាជ្ជាចារំ សទ្ធាយតោ ចោរេនាកត្វា តស្សា ពេលេន ធំសិត្វា ឧក្ខិបិត្វា បវិសាតាយ តស្សា បិដ្ឋិទត្វា តិសីទាបេត្វា អាកាសេន តំ នេត្វា បាដលិបុត្តនគរេ ឱតរិ បតិដ្ឋាបេសិ [បាតលិបុត្តនគរេ ឱតរិ បតិដ្ឋាបេសិត្តិបិពកតុទ]។

១៩។

វីរដ្ឋានកាតាវបច្ឆា, សទ្ធា ឧបការកំ;

ន ជហត្តីតិ យន្តានំ, កាលញ្ញូ ហោតុ [ហោតីតិ បាលិយោ-ឋានបិពកតុទ] បាលិយោតិ។

ឥតោ បដ្ឋាយ សា បុញ្ញកម្មំ កត្វា សក្កបរាយនា អហោសីតិ។

១សិ។

ឃោ ឃំ ឥហិត្ថិយតិតត្ថុតេន;

សព្វឌិតំ បុឌយតោ ស បតេញ្ញា;

ស គោកចា ហោតិ អតីតកាលេ ច,

សព្វត្ថ សោ ហោតិ បសត្ថរូបោ។

ចោរីរាជនិត្យា ចត្តុំ តថេវ។

៣០។ កុណ្ឌលិយា ចត្តុំ អយុយាតុបុញ្ញកថា

លង្កាទីបេ ទោហលជបទេ យហាគាមេ នាម អហោសិ, តត្ថ តិស្សចិហារំ នាម អនេកសតភិក្ខូហិ សយាកិណ្ណំ អនេកបរិវេណបតិមណ្ឌិតំ ចិហារំ អហោសិ។ តទេកោ តិស្សា នាម សាមណេរោ បដិវសតិ។ សោ ឧកាសិំ សមយេ ជនបទចារិកំ ចរន្តោ បិណ្ឌាយចារិកាយ កិត្តំ

ចទិត្វា ឃាបតយត្តំ កត្វា សប្បិតា សង្ខិ លកិត្វា គិល្លខុ កាយទ្វារេ បត្វា យហាកាយាកិយុលោ កណ្ឋទេត្វា យតុស្ស ហ្គកចាស្សុកដ្ឋាតំ បុដ្ឋិៈ ទេពហិ

កទេត្ត ពុយ្យាក់ អកិយុលេ អចិន្តុទដ្ឋាទេត ពកុជាត្តកត្តុទេ តាយ សត្តុយាតឃឹតលេលិងក់ ឆចលចាលុកាតលំ តត្វ ពុទេយ្យាក្កត្វា តហាត្វា

ឃឹតលច្ឋាឃាឃ ចាលុកាតលេល គិសិទេត្វា កត្តកិច្ចំ កត្វា កណ្ឋចាតិ ចុទេត្ត សាយលោទេរា សាឆ្ទតិ ចត្វា តត្វ កត្វា ចាស្សុកដ្ឋាទេត គិសិទេត្វា កត្វំ

កុញ្ញុំពុយាទកិៈ តកា ខុទេពត ចតកយ៉ិទេពត សង្ខិអទេញ្ញា កតា ខុកា ស្សុតលិ តស្វិ កត្តុទេ ខុកស្វិ បញ្ញាទដ្ឋាទេត ឥាទេព ចិឌាឃិត្វា លោតញ្ញុញ្ញា

បទេចឆយាតកត្តា ឥាទកាតំ សយឹទេបតិបត្វា សាយលោទេស្ស បទេត្ត អាហាទកត្តុំ ឈាឃិត្វា តិបត្តុដ្ឋាតទេតា ចុដ្ឋាឃ បទេចឆយាតា តស្ស សយឹបំ

អាកយុ តក្តុដ្ឋិ ចាទេលត្ថិ អដ្ឋាសិ, សាយលោទេរា តំ ឌិស្វា កយ្យិតយាតទេសា អត្តទេតា ទេកាឌតត្វាឃ ចដ្ឋិតំ បឆយាទេលិបំ តស្សា បុទទេតា

ឆទេបសិ, តទេតា សា ទេសាយតស្សា តំ កុញ្ញុៈ តំ ឌិស្វា ពុទេដ្ឋា បុតប្បុតំ អាទេលិបំ កទេទាទេត្តា តស្សា កត្តំ ឥត្វា បត្តំ ទេឆាចិត្វា ឆចិកាឃ

បក្លិបិត្វា អកយាសិៈ តទេតា សា ស្សុតលិ សាយលោទកទេតត បសាទេឥត តទេតា ទ្យុតា ឌយ្យុឌឹទេប ទេឥចបុត្តតកទេទ ទាឌាតំ បដិច្ច តស្ស

យទេហសិឃា កុដ្ឋិយិប្បដិសត្តិ កល្យិត្វា ឥសយាសច្ចុទេឃត យាពុកុដ្ឋិទេតា គិល្លយិ, អឆស្សា សិលាយក្តុលឌិចទេស សយុទេត្ត យាតាបិតទេទា បតស្សា

កុល្លុលិចដ្ឋុទេកសត្តា កុល្លុលិតិ តាយ យក់ស្មុៈ សា អតុក្កុទេយត ទេសាឡអសចស្សុទេច្ចុសិកា អទេហាសិ, តស្វិ កិទ សយទេឃ តិទេស្សា សាយលោទេរា

យហាទេពាឌិ ចត្តុំស្សាយឹតិ តាចំ អកិទុឃ្យាឌយ្យុឌឹបំ កត្តា អតុប្បុទេត្តត ទេឥចបុត្តតកទេ បត្វា ស្សុតិចទេត្វា ស្សុបិទុទេតា ឃុកយត្តឥទេសា កិក្លាឃ

ចទទេត្តា យហាចិឌិ សយ្យាបុហិៈ ទាឌឆឹតា ឃឹហបញ្ញាទេ ហ្គណ្ហុទេដត្វា អត្តុទចិឌិ ឌុទេលិទេកត្តិ កិក្លុត្តំ សាយលោទេ ឌិស្វា បុត្តាសិទេតហំ បដិលកិ,

តស្វិលទេលា តស្សា ឌាតិស្សទេពាកំ អទេហាសិៈ សា កិទ បុទេត្ត កិក្លុហិ ហុត្វា បណ្ហុស្នុចិឃា សង្ខិ ទេបិត្តកច្ចា បឌឹបិឃទេតលច្ចា ឥត្វា ឌាតិស្សទា

កទេចឃ្យិតិ បត្តំ ឆទេបសិ, តទេតា សាឌាតិ អតុស្សុទេត្តិ សាយលោទេត អត្តទេតា កពុបកាទេ ឌិត្វា ទេសាយតស្សា តំ បទេក្កាសាទេបត្វា ទាឌទេកទេហ

អាសតំ បញ្ញាទេបត្វា តត្វ គិសិត្តុំ តាតក្កុទស ទេកាឌទេតត បទិចិសិត្វា ឌុតឹតបត្តបិលិ សាយលោទេ ហ្គបសក្កុយិត្វា ចត្តិត្វា ខុកយត្តំ គិសិត្វា ទេពត

សង្ខិ សល្លបត្តិ ខុចយាហៈ

១ៈ

ត សញ្ញាតាសិ យំ ឆឹទ, បុទេត្តាហំ តច ឥាសិកា;

ទេពតាហំ ស្សុលិតា អាសិំ, តស្វា ត្វយសិ ត្ថស្សទេទាតិៈ

តំ ស្សុត្វា សាយលោទេរា អាហៈ

១ៈ

តត្តិ ទេយ តាឌឹឃឹ ឥាឃឹ, ត សញ្ញាតាយិ តំ អហំ;

ກາສິ ຕ຺ ກສ຺ສ ຮາ ຮີຕາ, ທ໌ ເຍ ອກ຺ລາຫິ ປຸຊ຺ຊິຕາຕິ໌

ຕເຕາ ສາ ທ໌ ສາຣາເປຕ຺ຕຶ ອາຫ໌

໑໌

ສາຣາເປຍິ ທຸຮ໌ ອຊ຺ຊ, ຍຮາ ຂາຄາສິຍ໌ ຖຸເສ;

ຖຸຊ຺ຊສ຺ສ ເຕາຝິເຕາ ຣາຄຶ, ຍຍາ ຂາຕິສຣຕ຺ຕິຍາ໌

໓໌

ປໂສາລຮາປິກາຍຍິ໌ຫຕ຺ຸຕປກ຺ກິຍິ໌ເຣາຫເລາ;

ກິກ຺ລິຕ຺ວາຄ ທຸຮ໌ ກເຕ຺ຕ, ຍຣາ ກກຸຖາຄ຺ກຄ຺ເຣ໌

໔໌

ຄິສິຊິຕ຺ວາຄ ຕ຺ ກຕ຺ຕ, ກຸຕ຺ຕກາລ໌ ສຣິສ຺ສສິ;

ຕຣາທ໌ ປຸຄຶ ອາສິ, ຮິຂາຕາ ລຕ຺ຕເກາຮຣາ໌

໕໌

ຮາຣເກ ເລາຂິຕ໌ ຍຍ຺ຍ ຍາສຕ຺ຕາ ທຸຮປີຖຸຖຕາ;

ປເຮຜຍາຄສຖ຺ຖກາ, ອຖ຺ຖາສິ ຕຮ ສຕ຺ຕິເກ໌

໖໌

ទិស្វា តំ យំ តទា កន្តេ, ចេតយាមិ ទុក្ខិតំ;

លិត្តកន្តោ ពុទ្ធំ ហុត្វា, យមំ កន្តេន តោរាយឈឺ៏

៨៏

តទាហំ ពុទ្ធចិន្តេត្វាន, ចិត្តំ តត្ថ បសាទយិំ;

តេនាហំ បុញ្ញកម្មេន, ទុតិយេ អត្តសម្ភវេ៏

៩៏

អហំ រាជកុលេ ជាតា, សព្វកាយសមិទ្ធិនី;

ចិត្តប្បសាទយិត្វាន, លោកនាថស្ស សាសនេ៏

១០៏

តទហុបព្វជិតស្សាបិ, ព្រហ្មសា ហោន្តិ សមាគតា;

កិចំ ហោតិ សម្ពុទ្ធ, បសាទេន ផលំ អហោ៏

១១៏

អញ្ញាតិ បន កិច្ចានិ, បហាយាត្តហិតេ រតា;

អតិត្ថិតោ និចារត្តិ, សរាតុ រតនត្តយំតិ៏

ឲចំ ឞាយណោទេត ពត្ឋបកាទិ ឞារាទេបត្វា កេត្ត តច ឌាឃិឃា អត្បក្កុហំ បឌិត្ថ ប្ដុខេច ចឞធាតិ តិយត្តិត្វា ទេតត ឞប្យឌិដ្ឋិទេត យហត្តិ ចិហាទិ ពារាទេបត្វា ឞាយណោទិ អាឌិ ពត្វា អទេតពកិក្ល្យឞទេត តិយទេត្តត្វា ចិហាទេទ ចឞារេបត្វា ឞុលកំ ពត្វា ចត្បច្ចទេឃហិ ប្ដុបដ្ឋាឃិ៍ ឞាយណោទោបិ ឞុតលិឃា ឌិត្តុឌាតំ អត្យុស្សិទិត្វា ពុទេដ្ឋា ពុឌ្ឍាត្យុស្សតិ៍ យតឃិពទេទាទេត្តា ត ចិទេទតច អទេហត្តំ បត្វា តស្វិ៎ទេឃច ចិហាទេទ ចឞទេត្តា អាឃុបទិទេឃាឞាទេត តទេត្វច បទិតិដ្ឋាឃិំតិ៍

១៧៍

តិឃទេឌ្ឍស្ស តិទេលិពស្វិំ, តត្តិ ចត្វុត្តឃំ ចិតា;

ឞត្តាត យញ្ញា យិដ្ឋត្វ, ឌាឃពំ ឞុទបិឌបំ៍

ពុល្លលិឃា ចត្តុំ ឌឞយំ៍

យហាទេឞតចទេក្កា ចត្យុទេត្វា៍

ឲត្តាចតា ឌប្ពុឌិបុប្យត្តិពធា ឞយត្តា៍